



Islamhouse.com



المحتوى الإسلامي

មូលដ្ឋានគ្រឹះ ដែលអ្នកមូស្លីមត្រូវដឹង



ឆ្លើយឆ្លើងដោយ
យ៉ាហ្ស៊ីន អាឡ់ហ្គានិម



مالايسع أطفال المسلمين جهله - خميري

មូលដ្ឋានគ្រឹះ ដែលអ្នកមូស្លីមត្រូវដឹង

រៀបរៀងដោយ៖ យ៉ាហ្ស៊ីន អាល់ហ្គនិម

ប្រែសម្រួលជាខេមរភាសាដោយ
គណៈកម្មការបកប្រែ និងបោះពុម្ពសៀវភៅ
នៃ
អង្គការវប្បធម៌ អារ្យធម៌ កម្ពុជា-អាវ៉ាប់

បោះពុម្ពលើកទី៣

ឆ្នាំ២០២៣

មាតិកា

អារម្ភកថា..... 1

ផ្នែកអេតិហ្មោះ(គោលជំនឿ)..... 5

សំណួរទី១. តើនរណាជាម្ចាស់របស់អ្នក? 5

សំណួរទី២. តើអ្វីជាសាសនារបស់អ្នក?..... 5

សំណួរទី៣. តើនរណាជាព្យាការី(ណាពី)របស់អ្នក?..... 6

សំណួរទី៤. ចូរលើកឡើងពី កាលីម៉ះ តាវហោទ..... 6

សំណួរទី៥. តើអស់ឡោះជាម្ចាស់ទ្រង់នៅឯណា? 6

សំណួរទី៦. តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ..... 7

សំណួរទី៧. ហេតុអ្វីបានជាអស់ឡោះទ្រង់បង្កើតពួកយើង?..... 8

សំណួរទី៨. តើអ្វីទៅជាការគោរពសក្ការៈ(អ៊ីប្តាហ្វាត់)?..... 9

សំណួរទី៩. តើអ្វីទៅជាកាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើយើង 9

សំណួរទី១០. តើតាវហោទ(ឯកទេពនិយមចំពោះអស់ឡោះ: 10

សំណួរទី១១. តើបាបកម្មអ្វីដែលធំជាងគេបំផុតក្នុងសាសនា 11

សំណួរទី១២. ចូរលើកឡើងពីស្ត្រីរិក និងប្រភេទរបស់វា? 11

សំណួរទី១៣. តើមាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំង 12

សំណួរទី១៤. តើរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនា 13

សំណួរទី១៥. ចូរពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ) 14

សំណួរទី១៦. តើគម្ពីរគួរអាន ជាអ្វី?..... 19

សំណួរទី១៧. តើអ្វីទៅជាស៊ុណ្ណៈ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)? 19

សំណួរទី១៨. តើប្រការពិទអះ(ប្រការដែលគេបង្កើតថ្មី..... 20

សំណួរទី១៩. តើគោលជំនឿទាក់ទងនឹងការស្រឡាញ់ និង 20

សំណួរទី២០. តើអល់ឡោះទ្រង់ទទួលយកសាសនាណាផ្សេង 21

សំណួរទី២១. ភាពគ្មានជំនឿ(ការហ្វៀរ)អាចកើតឡើងទាំង 22

សំណួរទី២២. តើភាពពុតត្បូត(នីហ្វាក)ជាអ្វី? 23

សំណួរទី២៣. តើនរណាជាព្យាការី និងជាអ្នកនាំសារចុងក្រោយ 24

សំណួរទី២៤. តើមុជីហ្សាត់(អច្ឆរិយភាព)ជាអ្វី?..... 24

សំណួរទី២៥. តើនរណាជាសហហ្គាត់? 25

សំណួរទី២៦. តើមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ 25

សំណួរទី២៧. តើអ្វីទៅជាសិទ្ធិរបស់ក្រុមគ្រួសាររបស់ព្យាការី..... 26

សំណួរទី២៨. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះថ្នាក់ដឹកនាំ 26

សំណួរទី២៩. តើអ្វីទៅជាគេហដ្ឋានរបស់អ្នកមានជំនឿ?..... 26

សំណួរទី៣០. តើអ្វីទៅជាគេហដ្ឋានរបស់ពួកគ្មានជំនឿ?..... 27

សំណួរទី៣១. តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម? 27

សំណួរទី៣២. ចូរលើកឡើងពីព្រះនាម និងលក្ខណៈមួយចំនួន 28

សំណួរទី៣៣. ចូរពន្យល់ពីបណ្តាព្រះនាមទាំងនោះ។ 29

សំណួរទី៣៤. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះសាសនវិទូ 30

សំណួរទី៣៥. តើនរណាជាអ្នកជំនិត(علم)របស់អល់ឡោះ? 31

សំណួរទី៣៦. តើជំនឿ គឺជាពាក្យសម្តី និងទង្វើឬ? 31

សំណួរទី៣៧. តើជំនឿអាចមានការកើនឡើង ឬថយចុះឬទេ? 32

សំណួរទី៣៨. តើអៀហសានជាអ្វី? 32

សំណួរទី៣៩. តើពេលណាដែលទង្វើកុសលត្រូវបានគេទទួល..... 33

សំណួរទី៤០. តើការប្រគល់ការទុកចិត្តចំពោះអល់ឡោះ(الله) ជាអ្វី?..... 33

សំណួរទី៤១. តើការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពី 33

សំណួរទី៤២. តើនរណាជាក្រុមអះលុសស៊ុណ្ណៈ វាល់ដើម៉ាអះ? 34

ផ្នែកប្រាំបី(ក្បួនច្បាប់អីស្លាម)..... 36

សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។ 36

សំណួរទី២. តើគេត្រូវសម្អាតប្រការកខ្វក់(ណាជីស)ដែលមាន 36

សំណួរទី៣. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការយករូប្យ?..... 36

សំណួរទី៤. តើត្រូវយកទឹករូប្យដោយរបៀបណា? 37

សំណួរទី៥. តើអ្វីទៅជាហ្វឺរទូ(កាតព្វកិច្ច)នៃការយករូប្យ? 38

សំណួរទី៦. តើប្រការស៊ូណិត(ប្រការដែលគួរគប្បីធ្វើ)នៃរូប្យ..... 39

សំណួរទី៧. ចូររាប់ប្រការដែលនាំឲ្យខូចឬដាច់ទឹករូប្យ..... 40

សំណួរទី៨. តើការតាយ៉ាំមុម ជាអ្វី?..... 40

សំណួរទី៩. តើត្រូវតាយ៉ាំមុមយ៉ាងដូចម្តេច?..... 41

សំណួរទី១០. តើប្រការអ្វីខ្លះដែលនាំឲ្យខូចតាយ៉ាំមុម? 41

សំណួរទី១១. តើគេអាចជូតលើស្បែកជើងឬស្រោមជើង 41

សំណួរទី១២. ចូរលើកឡើងពីបុព្វហេតុនៃការបង្គាប់ប្រើឲ្យជូត..... 41

សំណួរទី១៣. តើអ្វីទៅជាលក្ខខណ្ឌនៃភាពត្រឹមត្រូវនៅក្នុងការជូត 41

សំណួរទី១៤. ចូរប្រាប់ពីរបៀបនៃការជូតលើស្បែកជើងឬស្រោម 42

សំណួរទី១៥. តើប្រការអ្វីដែលនាំឲ្យខូចដល់ការជូតនេះ:..... 43

សំណួរទី១៦. តើសឡាត មានន័យយ៉ាងដូចម្តេច? 43

សំណួរទី១៧. តើច្បាប់អ៊ីស្លាមកំណត់យ៉ាងណាចំពោះ ការសឡាត 43

សំណួរទី១៨. តើច្បាប់អ៊ីស្លាមចែងយ៉ាងណាចំពោះអ្នកដែល 44

សំណួរទី១៩. តើសឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវ..... 44

សំណួរទី២០. តើលក្ខខណ្ឌ(សារ៉ាត់)នៃការសឡាត មានអ្វីខ្លះ? 45

សំណួរទី២១. តើរូកុន(គោលគ្រឹះ)នៃសឡាតមានអ្វីខ្លះ?..... 45

សំណួរទី២២. ចូររៀបរាប់ពីប្រការវ៉ាជិប(ប្រការចាំបាច់)នៃ សឡាត?..... 47

សំណួរទី២៣. តើប្រការស្វិណិត(ប្រការគួរគប្បីធ្វើ)នៅក្នុង..... 47

សំណួរទី២៤. ចូររៀបរាប់ពីប្រការដែលនាំឲ្យខូចសឡាត 50

សំណួរទី២៥. តើជនមូស្លីមត្រូវសឡាតដោយរបៀបណា? 50

សំណួរទី២៦. ចូរលើកឡើងពីហ្ស៊ីកៀវដែលគេត្រូវសូត្រក្រោយ..... 56

សំណួរទី២៧. តើសឡាតស្វិណិតវ៉ាតិប(ស្វិណិតអមហ្វៀរទូ)..... 57

សំណួរទី២៨. តើថ្ងៃណាដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍? 57

សំណួរទី២៩. តើច្បាប់ចែងយ៉ាងដូចម្តេចចំពោះសឡាត ដុមអាត់?..... 59

សំណួរទី៣០. តើសឡាតដុមអាត់មានប៉ុន្មានវ៉ាតាត់?..... 59

សំណួរទី៣១. តើគេអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាត 59

សំណួរទី៣២. ចូរលើកឡើងពីប្រការស្វិណិតដែលគួរគប្បីធ្វើ 60

សំណួរទី៣៣. ចូរលើកឡើងពីឧត្តមភាពនៃការសឡាតដើម៉ាអះ 60

សំណួរទី៣៤. តើអ្វីជាភាពស្ទឹងស្មាធ(យូសុ)ក្នុងសឡាត?..... 61

សំណួរទី៣៥. ចូរឲ្យនិយមន័យហ្សាកាត់? 61

សំណួរទី៣៦. តើអ្វីជាការបរិច្ចាគទានដែលគេជំរុញឲ្យធ្វើ 62

សំណួរទី៣៧. ចូរឲ្យនិយមន័យការបូស 62

សំណួរទី៣៨. ចូរលើកឡើងពីឧត្តមភាពនៃការបូសខែរ៉ម៉ាហ្វន 63

សំណួរទី៣៩. ចូរលើកឡើងពីឧត្តមភាពនៃការបូសស្ម័គ្រចិត្ត 64

សំណួរទី៤០. ចូរលើកឡើងពីប្រការមួយចំនួនដែលនាំឲ្យខូច 64

សំណួរទី៤១. តើប្រការស្និទ្ធស្នាលនៃការបូសមានអ្វីខ្លះ? 64

សំណួរទី៤២. ចូរឲ្យនិយមន័យធម្មយាត្រាហាជ្ជី 65

សំណួរទី៤៣. តើហាជ្ជីមានប៉ុន្មានរូកុន? 66

សំណួរទី៤៤. ចូរលើកឡើងពីឧត្តមភាពនៃការធ្វើហាជ្ជី 66

សំណួរទី៤៥. ចូរឲ្យនិយមន័យអ៊ុមរ៉ោះ 66

សំណួរទី៤៦. តើអ៊ុមរ៉ោះមានប៉ុន្មានរូកុន? 67

សំណួរទី៤៧. តើអ្វីទៅជាការតស៊ូក្នុងមាតិកាអល់ឡោះ? 67

ផ្នែកទី២ ប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ 68

សំណួរទី១. ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់ 68

សំណួរទី២. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី? 68

សំណួរទី៣. តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាព 68

សំណួរទី៤. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា? 68

សំណួរទី៥. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅឯណា?..... 69

សំណួរទី៦. ក្រៅពីម្តាយរបស់លោក តើអ្នកណាខ្លះដែលជា 69

សំណួរទី៧. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាព 69

សំណួរទី៨. តើអ្នកណាជាអ្នកមើលថែរក្សាព្យាការីមូហាំម៉ាត់ 69

សំណួរទី៩. តើព្យាការីមូហាំម៉ាត់ធ្វើដំណើរទៅកាន់ទឹកដីស្តាម 70

សំណួរទី១០. ចុះការធ្វើដំណើរទៅកាន់ទឹកដីស្តាមជាលើកទីពីរ 70

សំណួរទី១១. តើពួកគួរស្តុបានសាងសង់កាក់ហ្គុះឡើងវិញនៅ..... 70

សំណួរទី១២. នៅពេលដែលព្យាការីមូហាំម៉ាត់ត្រូវបាន 71

សំណួរទី១៣. តើអ្វីទៅជាការចាប់ផ្តើមនៃការបញ្ចុះវ៉ាហ្គី(សារ)..... 71

សំណួរទី១៤. តើព្យាការីមូហាំម៉ាត់មានស្ថានភាពដូចម្តេចមុន..... 72

សំណួរទី១៥. អាយ៉ាត់(វាក្យខណ្ឌ)អ្វីដែលត្រូវបានគេបញ្ចុះមក 72

សំណួរទី១៦. តើអ្នកណាដែលមានជំនឿនឹងសារដែលព្យាការី 73

សំណួរទី១៧. តើការអំពាវនាវ(ហ្វាករ៉េ)មនុស្សលោកទៅកាន់ 73

សំណួរទី១៨. តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុងពេលនោះ : 74

សំណួរទី១៩. តើអ្នកណាដែលបានស្លាប់នៅឆ្នាំទី១០..... 74

សំណួរទី២០. តើព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង “មៀករ៉ិច” 74

សំណួរទី២១. តើព្យាករីមូហាំម៉ាត់អំពាវនាវមនុស្ស..... 75

សំណួរទី២២. តើព្យាករីមូហាំម៉ាត់អំពាវនាវមនុស្សទៅកាន់ 75

សំណួរទី២៣. តើព្យាករីមូហាំម៉ាត់ លោកបានភៀសខ្លួនទៅ..... 75

សំណួរទី២៤. តើលោកបានរស់នៅទីក្រុងម៉ាទីណះអស់រយៈពេល 76

សំណួរទី២៥. តើមានច្បាប់បញ្ញត្តិអ៊ីស្លាមអ្វីខ្លះដែលគេបានដាក់..... 76

សំណួរទី២៦. តើសមរក្ខមិសំខាន់ៗអ្វីខ្លះដែលព្យាករីមូហាំម៉ាត់..... 76

សំណួរទី២៧. តើអាយ៉ាត់(វាក្យខណ្ឌ)មួយណានៃគម្ពីរគួរអាន..... 76

សំណួរទី២៨. តើព្យាករីមូហាំម៉ាត់បានទទួលមរណភាព..... 77

សំណួរទី២៩. ចូរលើកឡើងពីភរិយាមួយចំនួនរបស់ព្យាករី..... 77

សំណួរទី៣០. តើបុត្រាបុត្រីរបស់ព្យាករីមូហាំម៉ាត់មាននរណាខ្លះ? 78

សំណួរទី៣១. ចូរលើកឡើងពីលក្ខណៈរូបសម្បត្តិខ្លះៗរបស់..... 79

សំណួរទី៣២. តើព្យាករីមូហាំម៉ាត់បានបន្សល់ទុកអ្វីសម្រាប់..... 79

ផ្នែកតាហ្សសៀវ(បកស្រាយអត្ថន័យគម្ពីរគួរអាន) 80

សំណួរទី១. ចូរសូត្រជំពូក អាល់ហ្វាទីហៈ(سورة الفاتحة) 80

សំណួរទី២. ចូរសូត្រជំពូក អាសហ្សាល់ហ្សាឡ៖ (سورة الزلزلة)..... 82

សំណួរទី៣. ចូរសូត្រជំពូក អាល់អាទីយ៉ាត (سورة العاديات)..... 84

សំណួរទី៤. ចូរសូត្រជំពូក អាល់ការីអៈ (سورة القارعة)..... 87

សំណួរទី៥. ចូរសូត្រជំពូក អាត់តាកាស្ស័រ (سورة التكاثر)..... 89

សំណួរទី៦. ចូរសូត្រជំពូក អាល់អេស័រ (سورة العصر) 91

សំណួរទី៧. ចូរសូត្រជំពូក អាល់ហ្សីម៉ាហ្ស៖ (سورة الهمزة) 92

សំណួរទី៨. ចូរសូត្រជំពូក អាល់ហ្សីល (سورة الفيل) 94

សំណួរទី៩. ចូរសូត្រជំពូក គ្លីស្ស (سورة قريش) 95

សំណួរទី១០. ចូរសូត្រជំពូក អាល់ម៉ាអ៊ុន (سورة الماعون) 96

សំណួរទី១១. ចូរសូត្រជំពូក អាល់ការវេស័រ (سورة الكوثر) 98

សំណួរទី១២. ចូរសូត្រជំពូក អាល់កាហ្ស័រ (سورة الكافرون) 99

សំណួរទី១៣. ចូរសូត្រជំពូក អាន់ណេស័រ (سورة النصر)..... 100

សំណួរទី១៤. ចូរសូត្រជំពូក អាល់ម៉ាសាត់ (سورة المسد) 102

សំណួរទី១៥. ចូរសូត្រជំពូក អាល់អៀខ្លីស (سورة الإخلاص) 103

សំណួរទី១៦. ចូរសូត្រជំពូក អាល់ហ្សាឡ័ក (سورة الفلق) 104

សំណួរទី១៧. ចូរសូត្រជំពូក អាន់ណាស (سورة الناس)..... 105

ផ្នែកហានិភ័យ (ប្រសាសន៍របស់ព្យាករី)..... 107

សំណួរទី១. ចូរអានហានិភ័យ “រាល់ទង្វើទាំងឡាយ 107

សំណួរទី២. ចូរអានហានិភ័យដែលហាមឃាត់ពីការបង្កើតថ្មី 108

សំណួរទី៣. ចូរអានហានិភ័យដ៏ព្រិល ហើយចូរលើកឡើងពី..... 109

សំណួរទី៤. ចូរអានហានិភ័យស្តីពីឧត្តមភាពនៃសីលធម៌ល្អ..... 113

សំណួរទី៥. ចូរអានហានិភ័យ “បុគ្គលណាស្បថនឹងអ្វីផ្សេងក្រៅពី 114

សំណួរទី៦. ចូរអានហានិភ័យ “បុគ្គលណាក៏ដោយក្នុងចំណោម 115

សំណួរទី៧. ចូរអានហានិភ័យ “បុគ្គលណាក៏ដោយ 116

សំណួរទី៨. ចូរអានហានិភ័យស្តីអំពី “ឧត្តមភាពនៃជំពូក 117

សំណួរទី៩. ចូរអានហានិភ័យស្តីពីឧត្តមភាពនៃការពេលពាក្យ 117

សំណួរទី១០. ចូរអានហានិភ័យ “ពិតណាស់ នៅក្នុងខ្លួនប្រាណ..... 118

សំណួរទី១១. ចូរអានហានិភ័យ “បុគ្គលណាដែលពាក្យសំដី 119

សំណួរទី១២. ចូរអានហានិភ័យ “មិនមែនជាអ្នកមានជំនឿ 120

សំណួរទី១៣. ចូរអានហានិភ័យ “ក្នុងចំណោមប្រការដែល 121

សំណួរទី១៤. ចូរអានហានិភ័យ “បុគ្គលណាសូត្រមួយតូចអក្សរ 122

ផ្នែកសុខាភិបាលវិស្វកម្ម 124

សំណួរទី១. តើគេត្រូវមានសុដីវធម៌ចំពោះអស់ឡោះជាម្ចាស់ 124

សំណួរទី២. តើគេត្រូវមានសុដីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់ 124

សំណួរទី៣. តើគេត្រូវមានសុដីវធម៌ចំពោះឪពុកម្តាយ 125

សំណួរទី៤. តើគេត្រូវធ្វើដូចម្តេចខ្លះចំពោះសាច់ញាតិ? 126

សំណួរទី៥. តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះចំពោះបងប្អូនមូស្លីមរបស់ខ្ញុំ 126

សំណួរទី៦. តើសុដីវធម៌ចំពោះអ្នកជិតខាងមានអ្វីខ្លះ? 127

សំណួរទី៧. តើសុដីវធម៌ក្នុងការទទួលភ្ញៀវ និងចំពោះភ្ញៀវ 128

សំណួរទី៨. ចូរលើកឡើងពីសុដីវធម៌ចំពោះអ្នកជំងឺ 129

សំណួរទី៩. ចូរលើកឡើងពីសុដីវធម៌នៃការស្វែងរកចំណេះដឹង 130

សំណួរទី១០. តើសុដីវធម៌នៅកន្លែងជួបជុំមានអ្វីខ្លះ? 131

សំណួរទី១១. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការដេក 132

សំណួរទី១២. តើសុដីវធម៌ក្នុងការទទួលទានអាហារមានអ្វីខ្លះ? 133

សំណួរទី១៣. តើសុដីវធម៌ក្នុងការស្លៀកពាក់មានអ្វីខ្លះ? 134

សំណួរទី១៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការជិះជំនិះ 135

សំណួរទី១៥. ចូរលើកឡើងពីសុដីវធម៌នៅតាមផ្លូវ 135

សំណួរទី១៦. ចូរលើកឡើងពីសុដីវធម៌នៅពេលចូល និង 136

សំណួរទី១៧. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការបន្ទាបបង់ 137

សំណួរទី១៨. ចូរលើកឡើងពីសុដីវធម៌ចំពោះម៉ាស៊ូត 138

សំណួរទី១៩. ចូរលើកឡើងពីសុដីវធម៌នៃការឲ្យសាឡាម..... 138

សំណួរទី២០. ចូរលើកឡើងពីសុដីវធម៌នៃការសុំការអនុញ្ញាត 139

សំណួរទី២១. តើសុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានអ្វីខ្លះ? 140

សំណួរទី២២. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងកីឡា 140

សំណួរទី២៣. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងសើច 141

សំណួរទី២៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការកណ្តាស់ 141

សំណួរទី២៥. ចូរលើកឡើងពីសុដីវធម៌ក្នុងការស្លាប 142

សំណួរទី២៦. ចូរលើកឡើងពីសុដីវធម៌ក្នុងការសូត្រគម្ពីរគួរអាន 142

ផ្នែកសីលធម៌ 143

សំណួរទី១. ចូរលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃសីលធម៌ 143

សំណួរទី២. ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវ 143

សំណួរទី៣. តើយើងដកស្រង់យកសីលធម៌ពីប្រភពណាមក 144

សំណួរទី៤. តើអ្វីទៅជាសីលធម៌នៃអំពើល្អ(អាល់អៀហាសាន) 144

សំណួរទី៥. តើប្រការអ្វីដែលផ្ទុយនឹងអំពើល្អ(អាល់អៀហាសាន) 145

សំណួរទី៦. តើទំនួលខុសត្រូវ(អាម៉ាណៈ)មានប៉ុន្មានប្រភេទ?..... 146

សំណួរទី៧. តើប្រការអ្វីដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណៈ)..... 147

សំណួរទី៨. តើអ្វីទៅជាសីលធម៌នៃភាពស្មោះត្រង់?..... 147

សំណួរទី៩. តើប្រការអ្វីដែលផ្ទុយនឹងភាពស្មោះត្រង់?..... 148

សំណួរទី១០. ចូរលើកឡើងពីប្រភេទនៃការអត់អ្នត់..... 149

សំណួរទី១១. តើប្រការអ្វីដែលផ្ទុយនឹងការអត់អ្នត់?..... 150

សំណួរទី១២. ចូរលើកឡើងពីសីលធម៌នៃការរួមសហការគ្នា..... 151

សំណួរទី១៣. តើការខ្មាសអៀនមានប៉ុន្មានប្រភេទ? 153

សំណួរទី១៤. ចូរលើកឡើងពីរូបភាពនៃក្តីមេត្តាករុណា 153

សំណួរទី១៥. តើក្តីស្រឡាញ់មានប្រភេទអ្វីខ្លះ?..... 155

សំណួរទី១៦. ចូរឲ្យនិយមន័យពាក្យថា“មុខស្រស់” 156

សំណួរទី១៧. អ្វីទៅជាការច្រណែនឈ្នួនស៊ីស?..... 157

សំណួរទី១៨. តើអ្វីទៅជាការសើចចំអក? 157

សំណួរទី១៩. ចូរឲ្យនិយមន័យពាក្យថា“ឱនលំទោន ឬដាក់ខ្លួន 158

សំណួរទី២០. តើការក្រអឺតក្រទមដែលគេហាមឃាត់..... 159

សំណួរទី២១. ចូរលើកឡើងពីប្រភេទមួយចំនួននៃការបោកប្រាស់ 160

សំណួរទី២២. តើអ្វីទៅជាការនិយាយដើម?..... 161

សំណួរទី២៣. ចូរឲ្យនិយមន័យពាក្យ“ការនិយាយចាក់រុក” 162

សំណួរទី២៤. តើអ្វីទៅជាភាពខ្ជិលច្រអូស?..... 162

សំណួរទី២៥. ចូរលើកឡើងពីប្រភេទនៃការខឹងសម្បា 163

សំណួរទី២៦. តើអ្វីទៅជាការស៊ើបការណ៍អ្នកដទៃ?..... 164

សំណួរទី២៧. តើអ្វីទៅជាការខ្លះខ្លាយ? អ្វីទៅជាភាពកំណាញ់ 165

សំណួរទី២៨. តើអ្វីទៅជាភាពកំសាក? អ្វីទៅជាភាពក្លាហាន?..... 165

សំណួរទី២៩. ចូរលើកឡើងនូវពាក្យសម្តីមួយចំនួនដែល..... 166

សំណួរទី៣០. ចូរលើកឡើងពីប្រការមួយចំនួនដែលអាចជួយ 167

ផ្នែកទូទៅ និងហ្សឺរៀន..... 169

សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការហ្សឺរៀន 169

សំណួរទី២. ចូរលើកឡើងពីផលប្រយោជន៍មួយចំនួននៃការ 169

សំណួរទី៣. តើហ្សឺរៀនមួយណាដែលជាងគេ?..... 170

សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពីដំណេក? 170

សំណួរទី៥. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀកបំពាក់? 170

សំណួរទី៦. តើយើងសូត្រដូចម្តេចនៅពេលដោះសម្លៀកបំពាក់?..... 170

សំណួរទី៧. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀក 171

សំណួរទី៨. តើយើងត្រូវសូត្រដូចម្តេចទៅកាន់អ្នកដែលស្លៀក 171

សំណួរទី៩. ចូរលើកឡើងពីទូអាដែលត្រូវសូត្រនៅពេលចូល..... 171

សំណួរទី១០. ចូរលើកឡើងពីទូអាដែលយើងត្រូវសូត្រនៅពេល 172

សំណួរទី១១. តើយើងសូត្រដូចម្តេចមុនពេលយកវ៉ូហ្គ?..... 172

សំណួរទី១២. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលយក 172

សំណួរទី១៣. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេលចេញពីផ្ទះ?..... 172

សំណួរទី១៤. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេលចូលផ្ទះ? 173

សំណួរទី១៥. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រនៅពេលចូល..... 173

សំណួរទី១៦. តើហ្ស៊ីកៀរអ្វីដែលយើងត្រូវសូត្រពេលចេញពី 173

សំណួរទី១៧. តើយើងសូត្រដូចម្តេចនៅពេលឮគេអាហ្សាន?..... 174

សំណួរទី១៨. តើយើងសូត្រដូចម្តេចក្រោយពេលគេអាហ្សានរួច? 174

សំណួរទី១៩. តើហ្ស៊ីកៀរអ្វីខ្លះដែលយើងត្រូវសូត្រនៅពេលព្រឹក 175

សំណួរទី២០. តើយើងសូត្រអ្វីនៅពេលចូលគេង?..... 178

សំណួរទី២១. តើយើងត្រូវសូត្រដូចម្តេចមុនពេលទទួលទាន 178

សំណួរទី២២. តើយើងត្រូវសូត្រដូចម្តេចក្រោយពេលទទួលទាន 178

សំណួរទី២៣. តើទូអាអ៊ីដែលភ្ញៀវត្រូវទូអាឲ្យម្ចាស់អាហារ..... 179

សំណួរទី២៤. តើយើងត្រូវពោលដូចម្តេចពេលមានគេកណ្តាស់? 179

សំណួរទី២៥. តើយើងត្រូវសូត្រដូចម្តេចនៅពេលដែលបញ្ចប់ការ 180

សំណួរទី២៦. តើអ្វីទៅជាទូអាពេលជិះលើជំនិះ?..... 180

សំណួរទី២៧. ចូរលើកឡើងពីទូអាពេលធ្វើដំណើរ?..... 181

សំណួរទី២៨. តើអ្នកដែលធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់ 182

សំណួរទី២៩. តើអ្នកដែលមិនធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់..... 183

សំណួរទី៣០. តើអ្វីទៅជាទូអាពេលចូលផ្សារ? 183

សំណួរទី៣១. ចូរលើកឡើងពីទូអាពេលខឹងសម្បា 183

សំណួរទី៣២. តើយើងត្រូវពោលដូចម្តេចទៅកាន់អ្នកដែលបាន 184

សំណួរទី៣៣. តើអ្វីទៅជាទូអាដែលត្រូវសូត្រនៅពេលដែល 184

សំណួរទី៣៤. តើយើងត្រូវពោលដូចម្តេចនៅពេលទទួលបាន 184

សំណួរទី៣៥. តើយើងត្រូវពោលដូចម្តេចនៅពេលដែល..... 184

សំណួរទី៣៦. តើយើងត្រូវឲ្យសាឡាម និងទទួលសាឡាម..... 185

សំណួរទី៣៧. តើយើងសូត្រដូចម្តេចនៅពេលមានភ្ញៀវធ្លាក់?..... 185

សំណួរទី៣៨. តើយើងសូត្រដូចម្តេចក្រោយពេលភ្ញៀវធ្លាក់រួច?..... 185

សំណួរទី៣៩. ចូរលើកឡើងពីទូអានៅពេលមានខ្យល់ខ្លាំង?..... 186

សំណួរទី៤០. ចូរលើកឡើងពីទូអានៅពេលឮសំឡេងផ្លូវ រន្ទះ? 186

សំណួរទី៤១. តើយើងត្រូវសូត្រដូចម្តេចនៅពេលឃើញ 187

សំណួរទី៤២. ចូរលើកឡើងពីទូអាដែលអ្នកដែលមានការបារម្ភ..... 187

សំណួរទី៤៣. តើគេត្រូវសឡាវ៉ាតលើណាពីយ៉ាងដូចម្តេច? 187

ផ្នែកផ្សេងៗ189

សំណួរទី១. តើច្បាប់បញ្ញត្តិទាំងប្រាំមានអ្វីខ្លះ?..... 189

សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ?..... 189

សំណួរទី៣. តើច្បាប់អ៊ីស្លាមចែងយ៉ាងដូចម្តេចចំពោះការលក់ដូរ 191

សំណួរទី៤. ចូរលើកឡើងពីប្រភេទមួយចំនួននៃការលក់ដូរ 192

សំណួរទី៥. ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយចំនួន 193

សំណួរទី៦. ចំពោះនៀកម៉ាត់(ឧបការគុណ)ទាំងឡាយដែល 194

សំណួរទី៧. តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានប៉ុន្មាន?..... 194

សំណួរទី៨. តើខែណាដែលល្អជាងគេ? 196

សំណួរទី៩. តើថ្ងៃណាដែលល្អជាងគេ? 196

សំណួរទី១០. ក្នុងរយៈពេលមួយឆ្នាំ តើថ្ងៃណាដែលល្អប្រសើរ 196

សំណួរទី១១. ក្នុងរយៈពេលមួយឆ្នាំ តើយប់អ្វីដែលល្អប្រសើរ 196

សំណួរទី១២. នៅពេលដែលយើងឃើញស្រ្តីដែលអាចរៀបការ 196

សំណួរទី១៣. តើសត្រូវរបស់មនុស្សលោក មានអ្វីខ្លះ?..... 197

សំណួរទី១៤. តើអ្វីទៅជាការសារភាពកំហុស(តារប្តាត់)? 198

សំណួរទី១៥. តើលក្ខខណ្ឌនៃការសារភាពកំហុសមានអ្វីខ្លះ? 198

សំណួរទី១៦. តើការសឡាវ៉ាតលើណាពី ﷺ មានន័យដូចម្តេច? 199

សំណួរទី១៧. តើពាក្យថា “سُبْحَانَ اللَّهِ” មានអត្ថន័យដូចម្តេច?..... 199

សំណួរទី១៨. តើពាក្យថា “الْحَمْدُ لِلَّهِ” មានអត្ថន័យដូចម្តេច? 199

សំណួរទី១៩. តើពាក្យថា “اللَّهُ أَكْبَرُ” មានអត្ថន័យដូចម្តេច?..... 199

សំណួរទី២០. តើពាក្យថា “لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ” មានអត្ថន័យ 200

សំណួរទី២១. តើពាក្យថា “أَسْتَغْفِرُ اللَّهَ” មានអត្ថន័យដូចម្តេច?..... 200

សេចក្តីបញ្ចប់ 201

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

អារម្ភកថា

នេះគឺជាមូលដ្ឋានគ្រឹះដែលកុមារមូស្លីម ក៏ដូចជាជនមូស្លីមគ្រប់រូប ត្រូវដឹងទាក់ទងទៅនឹងសាសនារបស់អល់ឡោះ ហើយជាកាតព្វកិច្ចលើ អាណាព្យាបាល ត្រូវបង្រៀនកូនៗរបស់ខ្លួនចាប់តាំងពីពួកគេនៅវ័យ កុមារ។

វាជាវិធីសាស្ត្រងាយស្រួល ពេញលេញក្នុងផ្នែកអាគីហ្វៈ(គោល ជំនឿ) ហ្វីកោះ(ក្បួនច្បាប់អ៊ីស្លាម) ដីវប្រវត្តិរបស់ព្យាការីមូហាំម៉ាត់ តាហ្សសៀវ(អធិប្បាយគម្ពីរគួរអាន) សីលធម៌ ហាទីស្ត សុដីវធម៌ និង ហ្សីកៀវ ស័ក្តិសមសំរាប់កុមារ និងមនុស្សគ្រប់វ័យ ក៏ដូចជាអ្នកដែល ទើបចូលកាន់សាសនាអ៊ីស្លាមថ្មីៗ, សំរាប់ចែកជូនដល់អ្នកភូមិ មត្តេយ្យ សិក្សា គ្រឹះស្ថានអប់រំ សម្រាប់ទន្លេញ និងសម្រាប់បកស្រាយពន្យល់។ ជាការពិតណាស់ យើងបានរៀបចំវាទៅតាមផ្នែកៗ និងបានរៀបចំវាជា លក្ខណៈបែបសំណួរ-ចម្លើយ ពីព្រោះការធ្វើបែបនោះ វាធ្វើឲ្យគេងាយ ទទួលយក ងាយស្រួលក្នុងការទន្លេញ ហើយដែលអ្នកបង្រៀនអាច ជ្រើសរើសវាឲ្យស័ក្តិសមទៅនឹងវ័យរបស់ពួកគេ។

ខ្ញុំសូមបូងសូងពីអល់ឡោះ សូមឲ្យទទួលបានអត្ថប្រយោជន៍ពី សៀវភៅមួយក្បាលនេះ និងសូមទ្រង់ទទួលយកវាផងចុះ។

មូលដ្ឋានគ្រឹះនេះ គឺបន្ទូលអស់ឡោះជាម្ចាស់ដែលទ្រង់បានមាន
បន្ទូលថា៖

﴿ يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنْفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا
مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴾ سورة
التحریم: 6

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួន
របស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់
ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវា មានម៉ាឡាអ៊ីកាត់ដែលមាន
ទឹកមុខម៉ឹងម៉ាត់ដែលពួកគេមិនជំទាស់នឹងអស់ឡោះនូវអ្វីដែលទ្រង់
បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលអស់ឡោះទ្រង់
បញ្ជា។”

និងហាទីស្ត អំពី អាប័ទុលឡោះ ពិន អាប័ហ្គាស رضي الله عنه
គាត់បាននិយាយថា៖

(كُنْتُ خَلْفَ النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَوْمًا فَقَالَ : يَا غُلَامُ! إِنِّي أَعْلَمُكَ
كَلِمَاتٍ : احْفَظِ اللَّهَ يَحْفَظَكَ، احْفَظِ اللَّهَ تَحْفَظَكَ، إِذَا سَأَلْتَ فَاسْأَلِ اللَّهَ،
وَإِذَا اسْتَعَنْتَ فَاسْتَعِنْ بِاللَّهِ، وَاعْلَمْ أَنَّ الْأُمَّةَ لَوِ اجْتَمَعَتْ عَلَى أَنْ يَنْفَعُوكَ
بِشَيْءٍ ، لَمْ يَنْفَعُوكَ إِلَّا بِشَيْءٍ قَدْ كَتَبَهُ اللَّهُ لَكَ ، وَإِنْ اجْتَمَعُوا عَلَى أَنْ يَضُرُّوكَ
بِشَيْءٍ ، لَمْ يَضُرُّوكَ إِلَّا بِشَيْءٍ قَدْ كَتَبَهُ اللَّهُ عَلَيْكَ ، رُفِعَتِ الْأَقْلَامُ ، وَجَفَّتِ
الصُّحُفُ.) رواه الترمذي وأحمد

មានន័យថា៖ ថ្ងៃមួយខ្ញុំបាននៅពីក្រោយព្យាការី ពេលនោះ លោកបានមានប្រសាសន៍ថា៖ “នៃក្មេងប្រុស! ប្រាកដណាស់ យើងនឹង បង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អស់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អស់ឡោះ អ្នកនឹង ទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នក ចង់សុំអ្វីមួយត្រូវ អ្នកត្រូវសុំពីអស់ឡោះ។ ត្រូវដឹងថាមនុស្សលោកទាំង អស់ ប្រសិនបើពួកគេរូបរួមគ្នាដើម្បីផ្តល់ផលប្រយោជន៍អ្វីមួយដល់អ្នក ពួកគេនឹងមិនអាចផ្តល់ប្រយោជន៍នោះដល់អ្នកបានឡើយ លើកលែង តែអ្វីដែលអស់ឡោះបានកត់ត្រាឲ្យអ្នករួចប៉ុណ្ណោះ។ ហើយប្រសិនបើ មនុស្សលោកទាំងអស់រូបរួមគ្នាដើម្បីធ្វើបាបអ្នកលើបញ្ហាអ្វីមួយ ពួកគេ នឹងមិនអាចធ្វើបាបអ្នកបានឡើយ លើកលែងតែអ្វីដែលអស់ឡោះបាន កត់ត្រាចំពោះអ្នករួចប៉ុណ្ណោះ។ គេបានលើកស្ទូបប៉ាកកា ហើយ ក្រដាសទាំងឡាយក៏បានស្ងួតអស់ដែរ(ការកត់ត្រារួចរាល់)។”

ទាក់ទងនឹងសារៈសំខាន់នៃការបង្រៀនកុមារតូចៗនេះដែរ៖

អ៊ីម៉ា មូហាំម៉ាត់ បានលើកឡើងនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ “បង្រៀនកុមារតូចៗនូវជំនឿឯកទេពនិយម(តារាហេទ)” ៖

គាត់បានលើកឡើងនៅក្នុងអារម្ភកថា(ទំព័រទី៧) ថា៖

“នេះគឺជាសារដ៏មានសារៈប្រយោជន៍ដែលចាំបាច់លើមនុស្សត្រូវ បង្រៀនកុមារតូចៗមុននឹងបង្រៀនពួកគេអំពីគម្ពីរគួរអាន ដើម្បីឲ្យពួក គេទទួលបាននូវភាពជាមនុស្សលោកពេញលេញនៅលើភាពបរិសុទ្ធនៃ

សាសនាអ៊ីស្លាម និងជាអ្នកដែលស្ថិតលើមាតិកានៃជំនឿតែមួយគត់ដ៏ ត្រឹមត្រូវ។”

អ៊ីម៉ា អាពីហ្ស៊ីទ អាល់កុយរ៉ូវ៉ានី បាននិយាយថា៖

“ជាការពិតណាស់ មានច្បាប់ដែលដាក់បទបញ្ជាលើពួកគេឲ្យ បង្គាប់ប្រើក្មេងៗឲ្យប្រតិបត្តិសឡាតនៅពេលពួកគេមានអាយុ៧ឆ្នាំ និង ត្រូវវាយអប់រំពួកគេនៅពេលដែលពួកគេមានអាយុ១០ឆ្នាំ(ប្រសិនបើពួក គេមិនព្រមសឡាត) ហើយត្រូវបំបែកកន្លែងគេងរបស់ពួកគេផងដែរ។ ក៏ ដូច្នោះដែរ ចាំបាច់ត្រូវបង្រៀនពួកគេនូវកាតព្វកិច្ចទាំងឡាយដែល អស់ឡោះជាម្ចាស់បានដាក់មកលើខ្ញុំបម្រើរបស់ទ្រង់ ទាំងពាក្យសំដី និងកាយវិការ មុនពេលពួកគេធំដឹងក្តី ដើម្បីឲ្យពួកគេមានភាពរឹងមាំ និង នឹងនរក្នុងដួងចិត្តរបស់ពួកគេនៅពេលដែលពួកគេធំដឹងក្តី ហើយក៏ធ្វើ ឲ្យអវៈយវៈរបស់ពួកគេមានភាពស៊ាំក្នុងការប្រតិបត្តិវាផងដែរ។”

(អារម្ភកថា អាពីហ្ស៊ីទ អាល់កុយរ៉ូវ៉ានី ទំព័រទី៥)

ថ្លែងអនាម្បៈ (គោលជំនឿ)

សំណួរទី១. តើនរណាជាម្ចាស់របស់អ្នក?

ចម្លើយ. អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ ជាអ្នកដែលគ្រប់គ្រងខ្ញុំ និងជាអ្នកគ្រប់គ្រងសាកលលោកទាំងមូលដោយឧបការគុណរបស់ទ្រង់។ ភស្តុតាង៖ បន្ទូលរបស់អល់ឡោះជាម្ចាស់ ៖

﴿ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴾ سورة الفاتحة : 1

មានន័យថា : “រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់”។

សំណួរទី២. តើអ្វីជាសាសនារបស់អ្នក?

ចម្លើយ. សាសនារបស់ខ្ញុំ គឺសាសនាអ៊ីស្លាម វានោះគឺជាសាសនាដែលទទួលយកអល់ឡោះតែមួយគត់ធ្វើជាម្ចាស់ ប្រគល់ខ្លួនចំពោះទ្រង់ដោយការប្រតិបត្តិ និងចៀសឆ្ងាយពីអំពើស្តីរិក(ពហុទេពនិយម) ទាំងឡាយ។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

﴿ إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ ﴾ سورة آل عمران : 19

មានន័យថា : “ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះគឺសាសនាអ៊ីស្លាម”។

សំណួរទី៣. តើនរណាជាព្យាការី(ណាពី)របស់អ្នក?

ចម្លើយ. ព្យាការីរបស់ខ្ញុំ គឺព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

﴿ مُحَمَّدٌ رَّسُولُ اللَّهِ ﴾ سورة الفتح : 19

មានន័យថា : “មូហាំម៉ាត់ ជាអ្នកនាំសាររបស់អល់ឡោះ”។

សំណួរទី៤. ចូរលើកឡើងពី កាលីម៉ៈ តាវហោទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះ) និងអត្ថន័យរបស់វា?

ចម្លើយ. កាលីម៉ៈ តាវហោទ នោះគឺ ٱللَّهُ ٱلْوَ ٱللَّهُ (ឡើអ៊ីឡើហាអ៊ុលលល់ឡោះ) ហើយដែលមានន័យថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ فَاعْلَمَ أَنَّهُ لَا إِلَهَ إِلَّا اللَّهُ ﴾ سورة محمد : 19

មានន័យថា៖ “ដូច្នេះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ចុះថា ជាការពិតណាស់ គ្មានម្ចាស់ណាផ្សេងដែលគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ”។

សំណួរទី៥. តើអល់ឡោះជាម្ចាស់ទ្រង់នៅឯណា?

ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់នៅលើមេឃ គង់លើអាវស្ត(បល្ល័ង្ក)របស់ទ្រង់ នៅពីលើអ្វីៗទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ الرَّحْمَنُ عَلَى الْعَرْشِ اسْتَوَى ﴾ سورة طه : 9

មានន័យថា : “ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអាវ៉ែស្ត”។

ទ្រង់បានមានបន្ទូលទៀតថា ៖

﴿ وَهُوَ الْفَاهِرُ فَوْقَ عِبَادِهِ ۗ وَهُوَ الْحَكِيمُ الْخَبِيرُ ﴾ سورة الأنعام : 18

មានន័យថា : “ហើយទ្រង់ជាអ្នកមានអានុភាពលើបណ្តាខ្ញុំរបស់ទ្រង់ ហើយទ្រង់មហាគតិបណ្ឌិត មហាជ្រួតជ្រាប”។

សំណួរទី៦. តើការសច្ចាថា “មូហាំម៉ាត់ គឺជាអ្នកនាំសារ(វិស្វល) របស់អល់ឡោះ” មានន័យយ៉ាងដូចម្តេច?

ចម្លើយ. គឺមានន័យថា ជាការពិតណាស់ អល់ឡោះជាម្ចាស់បានបញ្ជូនលោកមកកាន់ពិភពទាំងអស់ ដើម្បីផ្តល់ដំណឹងរីករាយ និងព្រមានបន្តាច។

ហើយគេចាំបាច់ត្រូវ ៖

១. គោរពតាមរាល់បទបញ្ជាទាំងឡាយរបស់លោក

២. ជឿជាក់ចំពោះដំណឹងទាំងឡាយដែលលោកបានប្រាប់

៣. មិនត្រូវប្រព្រឹត្តល្មើសចំពោះលោក

៤. ត្រូវគោរពសក្ការៈ(ធ្វើអ៊ីហ្គាហ្វាត់)ស្របទៅតាមច្បាប់បញ្ញត្តិរបស់លោក ពោលគឺត្រូវយកគំរូតាមលោក និងបោះបង់ចោលរាល់ការបង្កើតថ្មីក្នុងសាសនា(ប្រការពិទ្ធអះ)។

៥. ចាំបាច់ត្រូវគោរពស្រឡាញ់ព្យាការីមូហាំម៉ាត់ (សូមសន្តិភាពកើតមានដល់លោក)ជាងនរណាៗទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ مَنْ يُطِيعِ الرَّسُولَ فَقَدْ أَطَاعَ اللَّهَ ﴾ سورة النساء : 80

មានន័យថា : “អ្នកណាហើយប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៀតថា ៖

﴿ وَمَا يَنْطِقُ عَنِ الْهَوَىٰ. إِنْ هُوَ إِلَّا وَحْيٌ يُوحَىٰ ﴾ سورة النجم : 3-4

មានន័យថា : “ហើយគាត់(មូហាំម៉ាត់)ក៏មិននិយាយអ្វីតាមទំនើងចិត្តដែរ។ វា(ពាក្យសំដីដែលគាត់និយាយ) គ្មានអ្វីក្រៅពីវាហ៊ីដែលត្រូវគេវាហ៊ីមកនោះឡើយ”។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលផងដែរថា ៖

﴿ لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُوا اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا ﴾ سورة الأحزاب : 21

មានន័យថា៖ “ជាការពិតណាស់ សម្រាប់ពួកអ្នក គឺមានអ្នកនាំសាររបស់អល់ឡោះ(ព្យាការីមូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់ជនណាដែលសង្ឃឹមថា នឹងបានជួបអល់ឡោះនិងថ្ងៃបរលោក ហើយនិងបានរំលឹកចំពោះអល់ឡោះយ៉ាងច្រើន”។

សំណួរទី៧. ហេតុអ្វីបានជាអល់ឡោះទ្រង់បង្កើតពួកយើង?

ចម្លើយ. អល់ឡោះជាម្ចាស់ទ្រង់បង្កើតពួកយើងមកដើម្បីឲ្យពួកយើងគោរពសក្ការៈ(ធ្វើអ៊ីហ្គាហ្គាត់)ចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងរួមជាមួយនឹងទ្រង់ឡើយ។ ទ្រង់ពុំ

មែនបង្កើតពួកយើងមកជាការលេងសើច ទទេៗ ឥតប្រយោជន៍នោះ ឡើយ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ وَمَا خَلَقْتُ الْجِنَّ وَالْإِنْسَ إِلَّا لِيَعْبُدُونِ ﴾ سورة الذاريات : 56

មានន័យថា : “ហើយយើងមិនបានបង្កើតជិននិងមនុស្សលោក ក្រៅពីដើម្បីឱ្យពួកគេគោរពសក្ការៈមកចំពោះយើងឡើយ”។

សំណួរទី៨. តើអ្វីទៅជាការគោរពសក្ការៈ(អ៊ីហ្គាហ្គាត់)?

ចម្លើយ. ការគោរពសក្ការៈ(អ៊ីហ្គាហ្គាត់) គឺជាសមូហនាមដែល សំដៅលើគ្រប់ប្រការទាំងអស់ដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ និងពេញចិត្ត មិនថាជាពាក្យសម្តី ឬទង្វើ ទាំងខាងក្រៅ និងខាងក្នុង។

- ផ្នែកខាងក្រៅ៖ ដូចជាការហ្ស៊ីកៀវ(រលឹក)ចំពោះអល់ឡោះ ដោយអណ្តាត ដូចជាការតាសពេស្ត តៈមីទ និងតឹកពៀវ ការ ប្រតិបត្តិសឡាត ការធ្វើធម្មយាត្រាហាជ្ជីជាដើម។
- ផ្នែកខាងក្នុង៖ ដូចជាការប្រគល់ការទុកចិត្ត(តារឹកកាល់) ការ ខ្លាច និងការសង្ឃឹម។

សំណួរទី៩. តើអ្វីទៅជាកាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើយើង ទាំងអស់គ្នា?

ចម្លើយ. កាតព្វកិច្ចដ៏ធំជាងគេបំផុតមកលើពួកយើងទាំងអស់គ្នា នោះ គឺតារហោទ(ឯកទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។

សំណួរទី១០. តើតារហោទ(ឯកទេពនិយមចំពោះអល់ឡោះ

ជាម្ចាស់)មានប៉ុន្មានប្រភេទ?

ចម្លើយ. តារហោទត្រូវបានបែងចែកទៅជាបីប្រភេទគឺ ៖

១. តារហោទ រូព្យពីយ៉ៈ (ឯកទេពនិយមចំពោះការបង្កើត)៖ គឺការមានជំនឿថា អល់ឡោះជាម្ចាស់តែមួយគត់ដែលជាអ្នកបង្កើត ជាអ្នកប្រទានលាភសក្ការៈ ជាអ្នកត្រួតត្រា និងជាអ្នកចាត់ចែង(អ្វីៗទាំងអស់ក្នុងចក្រវាឡ) ដោយពុំមានដៃគូណាមួយរួមជាមួយនឹងទ្រង់ឡើយ។

២. តារហោទ អ៊ូលូហ៊ីយ៉ៈ (ឯកទេពនិយមចំពោះការគោរពសក្ការៈ)៖ គឺការទទួលយកអល់ឡោះជាម្ចាស់តែមួយគត់ក្នុងការគោរពសក្ការៈ ពោលគឺត្រូវគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដោយមិនត្រូវគោរពសក្ការៈចំពោះអ្វីផ្សេងជាដាច់ខាត។

៣. តារហោទ អាល់អាស្មាក វ៉ាសស៊ីហ្វាត (ឯកទេពនិយមចំពោះព្រះនាម និងលក្ខណៈរបស់ទ្រង់)៖ គឺត្រូវមានជំនឿចំពោះបណ្តាព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)ទាំងឡាយណាដែលមានភស្តុតាងបញ្ជាក់នៅក្នុងគម្ពីរគួរអាននិងស៊ីណ្តៈ(លំអានរបស់ព្យាការី) ដោយមិនមានការប្រៀបធៀប ប្រៀបប្រដូច ឬក៏បដិសេធឡើយ។

ភស្តុតាងដែលបញ្ជាក់ពីតារហោទទាំងបីប្រភេទនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖

﴿ رَبُّ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا فَاعْبُدْهُ وَاصْطَبِرْ لِعِبَادَتِهِ ۗ هَلْ تَعْلَمُ لَهُ

سَمِيًّا ﴿ سورة مريم : 65

មានន័យថា : “ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូច្នោះ ចូរអ្នក(មូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ?”

សំណួរទី១១. តើបាបកម្មអ្វីដែលធំជាងគេបំផុតក្នុងសាសនា

អ៊ីស្លាម?

ចម្លើយ. បាបកម្មដែលធំជាងគេបំផុតក្នុងសាសនាអ៊ីស្លាម គឺការធ្វើស្ដីរិក(ពហុទេពនិយម)ចំពោះអល់ឡោះជាម្ចាស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا ﴾
سورة النساء : 48

មានន័យថា : “ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នកដែលធ្វើស្ដីរិកចំពោះទ្រង់ឡើយ តែទ្រង់នឹងអភ័យទោសឱ្យចំពោះបាបកម្មផ្សេងពីនោះ ចំពោះជនណាដែលទ្រង់មានចេតនា។ ហើយជនណាធ្វើស្ដីរិកចំពោះអល់ឡោះ គឺគេពិតជាបានប្រព្រឹត្តបាបកម្មមួយដ៏ធ្ងន់ធ្ងរ។”

សំណួរទី១២. ចូរលើកឡើងពីស្ដីរិក និងប្រភេទរបស់វា?

ចម្លើយ. ស្ដីរិក គឺការគោរពសក្ការៈ(ធ្វើអ៊ីហ្គាហ្គាត់)ចំពោះអ្នកផ្សេងឬចំពោះអ្វីមួយរួមជាមួយនឹងអល់ឡោះជាម្ចាស់ ឬជាការបង្វែរនូវ

ប្រភេទណាមួយក្នុងចំណោមប្រភេទទាំងឡាយនៃការគោរពសក្ការៈ
ទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។

ចំណែកឯប្រភេទរបស់វា គឺមាន ៖

ស្ល៊ីវិកធំ(ពហុទេពនិយមកំរិតធ្ងន់)៖ ដូចជាការបូងស្ងួតសុំអ្វីមួយ
ក្រៅពីអល់ឡោះ ឬស្ល៊ីជោត(លុតក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះ
ឬក៏សំឡេះសត្វសម្រាប់បូជាទៅកាន់អ្នកផ្សេងក្រៅពីអល់ឡោះ។

ស្ល៊ីវិកតូច(ពហុទេពនិយមកំរិតស្រាល)៖ ដូចជាការស្ស៊ូចនឹងអ្វី
មួយក្រៅពីអល់ឡោះ ឬពាក់ខ្សែគាថា គឺការពាក់អ្វីមួយដើម្បីឲ្យជួយ
ផ្តល់ប្រយោជន៍ឬការពារគ្រោះថ្នាក់ ឬក៏ធ្វើអំពើល្អណាមួយដើម្បីចង់ឲ្យ
គេឃើញ(រឺយ៉ាក) ដូចជាអ្នកដែលខំប្រតិបត្តិសឡាតឲ្យបានល្អនៅពេល
ណាដែលគេដឹងថា មានគេមើលទៅកាន់ខ្លួន។

សំណួរទី១៣. តើមាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំង
ក្រៅពីអល់ឡោះជាម្ចាស់ដែរឬទេ?

ចម្លើយ. គ្មាននរណាម្នាក់អាចដឹងពីប្រការអាថ៌កំបាំងនោះឡើយ
លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ قُلْ لَا يَعْلَمُ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ الْعَيْبَ إِلَّا اللَّهُ ۚ وَمَا يَشْعُرُونَ أَيَّانَ
يُبْعَثُونَ ﴾ سورة النمل : 65

មានន័យថា : "ចូរអ្នក(មូហាំម៉ាត់)ពោលថា គ្មាននរណាម្នាក់អាច
ដឹងពីអាថ៌កំបាំងនៅលើមេឃជាច្រើនជាន់និងផែនដី ក្រៅពីអល់ឡោះ

នោះឡើយ ហើយពួកគេក៏មិនដឹងថា តើនៅពេលណាដែលពួកគេនឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនោះដែរ។

សំណួរទី១៤. តើរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាម មានប៉ុន្មាន?

ចម្លើយ. រូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុងសាសនាអ៊ីស្លាមមានប្រាំមួយគឺ ៖

- ១. ជឿចំពោះអស់ឡោះ
- ២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់
- ៣. ជឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់(ដែលទ្រង់បានបញ្ជូះមក)
- ៤. ជឿចំពោះបណ្តារវសូល(អ្នកនាំសារ)របស់ទ្រង់(ដែលទ្រង់បានបញ្ជូនមក)
- ៥. ជឿចំពោះថ្ងៃបរលោក(ថា វានឹងកើតឡើងយ៉ាងពិតប្រាកដ)
- ៦. ជឿចំពោះវាសនាល្អ ឬអាក្រក់ (ថាវាត្រូវបានអស់ឡោះកំណត់រួចជាស្រេច)។

ភស្តុតាងរបស់វា៖ គឺហាទីស្តដីព្រីលដ៍ល្បីល្បាញដែលត្រូវបានរាយការណ៍ដោយអ៊ីម៉ាមូស្លីម ម៉ាឡាអ៊ីកាត់ដីព្រីលបានពោលទៅកាន់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានដល់លោក)ថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)? លោកបានឆ្លើយថា៖

(أَنْ تُوْمِنَ بِاللّٰهِ وَمَلَائِكَتِهِ ، وَكُتُبِهِ وَرُسُلِهِ ، وَالْيَوْمِ الْآخِرِ ، وَتُوْمِنَ بِالْقَدْرِ خَيْرِهِ وَشَرِّهِ) رواه مسلم

មានន័យថា : “អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ជូនមក បណ្តាវិស្វល(អ្នកនាំសារ)របស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អនិងវាសនាអាក្រក់ សុទ្ធតែអល់ឡោះបានកំណត់រួច”។

សំណួរទី១៥. ចូរពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ក្នុង សាសនាអ៊ីស្លាម?

ចម្លើយ. ពន្យល់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយ ក្នុងសាសនាអ៊ីស្លាម៖

១. ជឿចំពោះអល់ឡោះ : គឺអ្នកត្រូវជឿថា អល់ឡោះជាម្ចាស់ គឺ ជាអ្នកដែលបានបង្កើតអ្នក ជាអ្នកផ្តល់លាភសក្ការៈដល់អ្នក។ ហើយ ទ្រង់គឺជាអ្នកគ្រប់គ្រង និងជាអ្នកចាត់ចែងរាល់កិច្ចការទាំងអស់របស់ ភារៈ(ម៉ាឡា)ទាំងអស់ដែលទ្រង់បានបង្កើតមកតែមួយអង្គឯងគត់។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈ ដោយពុំមានម្ចាស់ណាផ្សេង ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់នោះឡើយ។ ជាការ ពិតណាស់ ទ្រង់ជាម្ចាស់ដ៏មហាធំធេង ជាម្ចាស់ដែលមានលក្ខណៈ ពេញលេញបំផុត ដែលរាល់ការកោតសរសើរទាំងឡាយ គឺសម្រាប់ ទ្រង់។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ និងមានលក្ខណៈសម្បត្តិ (ស៊ីហ្គាត)ដ៏ប្រសើរខ្ពង់ខ្ពស់។ ទ្រង់គ្មានដៃគូនោះឡើយ ហើយក៏គ្មានអ្វី មួយអាចប្រដូចនឹងទ្រង់បាននោះដែរ។

២. ជឿចំពោះបណ្តាម៉ាឡាអ៊ីកាត់(ទេវតា)របស់ទ្រង់ : ពួកគេ គឺជា ភារៈមួយដែលអល់ឡោះជាម្ចាស់ទ្រង់បានបង្កើតមកពីពន្លឺ ដើម្បីឲ្យ

ពួកគេគោរពសក្ការៈចំពោះទ្រង់ និងអនុវត្តន៍តាមយ៉ាងពេញលេញ ចំពោះបទបញ្ជាទាំងឡាយរបស់ទ្រង់។

ហើយក្នុងចំណោមនោះ គឺម៉ាឡាអ៊ីកាត់ដ៏ព្រិល ដែលជាអ្នកនាំ វ៉ាហ៊ី(សារ)មកកាន់បណ្តាព្យាការីទាំងអស់។

៣. ជឿចំពោះបណ្តាព្រះគម្ពីរទាំងឡាយ : គឺត្រូវមានជំនឿចំពោះ បណ្តាព្រះគម្ពីរទាំងអស់ដែលអស់ឡោះបានបញ្ចុះមក ដូចជា ៖

- គម្ពីរគួរអាន ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់
- គម្ពីរអ៊ុនដីល ដែលទ្រង់បានបញ្ចុះទៅលើព្យាការីអ៊ីសា
- គម្ពីរតារវ៉ិត ដែលទ្រង់បានបញ្ចុះទៅលើព្យាការីមូសា
- គម្ពីរប្យាពូរ ដែលទ្រង់បានបញ្ចុះទៅលើព្យាការី ហ្វារូទ
- សូហ៊ីហ្វអ៊ីប្រហ៊ីមនិងមូសា ដែលទ្រង់បានបញ្ចុះទៅលើព្យាការី អ៊ីប្រហ៊ីម និងព្យាការីមូសា។

៤. ជឿចំពោះបណ្តារស៊ីល(អ្នកនាំសារ) : ពួកគេ គឺជាអ្នកដែលត្រូវ បានអស់ឡោះជាម្ចាស់បញ្ជូនទៅកាន់មនុស្សលោកទាំងឡាយ ដើម្បី បង្រៀនពួកគេ(ពិភពការសាសនា) និងផ្តល់ដំណឹងរីករាយដល់ពួកគេពី ប្រការល្អនិងឋានសួគ៌(ចំពោះអ្នកដែលប្រតិបត្តិតាម) ព្រមទាំងព្រមាន បន្ទាចពួកគេពីប្រការអាក្រក់និងឋាននរក(ចំពោះអ្នកដែលប្រឆាំងមិន គោរពតាម)។

ហើយក្នុងចំណោមពួកគេ អ្នកនាំសារដែលល្អប្រសើរជាងគេ បំផុត គឺអ្នកនាំសារដែលជា “អ៊ុលុលអាហ្សមី” (អ្នកដែលមានឆន្ទៈ

មោះមុតជាងគេបំផុតក្នុងចំណោមអ្នកនាំសារទាំងឡាយ) ដែលមានដូចជា ៖

- ព្យាការីនូហា
- ព្យាការីអ៊ីប្រហ៊ីម
- ព្យាការីមូសា
- ព្យាការីអ៊ីសា
- និងព្យាការីមូហាំម៉ាត់។

៥. ជឿចំពោះថ្ងៃបរលោក : គឺត្រូវមានជំនឿចំពោះអ្វីដែលកើតមានឡើងនៅក្នុងផ្លូវក្រោយពីការស្លាប់ ជឿចំពោះថ្ងៃបរលោក ថ្ងៃដែលត្រូវគេពង្រសំឡើងវិញ ហើយនិងការជំនុំជម្រះ ដោយអ្នកដែលសាងអំពើល្អនឹងបានចូលឋានសួគ៌ ហើយអ្នកដែលសាងអំពើអាក្រក់ នឹងត្រូវចូលឋាននរក។

៦. ជឿចំពោះវាសនាល្អ និងអាក្រក់ : គឺការមានជំនឿថា ជាការពិតណាស់ អស់ឡោះជាម្ចាស់ទ្រង់ដឹងនូវរាល់អ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងចក្រវាឡ ហើយពិតណាស់ ទ្រង់បានកត់ត្រារឿងរ៉ាវទាំងអស់នោះនៅក្នុងសៀវភៅកំណត់ត្រាឡារហ៊ីលម៉ះហ្វ៊ូស រាល់អ្វីដែលទ្រង់មានចេតនាឲ្យមានវត្តមាន ទ្រង់នឹងបង្កើតវាឡើង។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ إِنَّا كُلَّ شَيْءٍ خَلَقْنَاهُ بِقَدَرٍ ﴾ سورة القمر: 49

មានន័យថា៖ “ពិតប្រាកដណាស់រាល់អ្វីៗទាំងអស់ គឺយើងបានបង្កើតវាដោយមានកំណត់រួចជាស្រេច”។

ជំនឿចំពោះការកំណត់វាសនាល្អនិងអាក្រក់នេះ មានបួនលំដាប់
គឺ ៖

ទីមួយ : ការដឹងរបស់អល់ឡោះ ពោលគឺការដឹងរបស់អល់ឡោះ
ជាម្ចាស់មានមុននឹងអ្វីមួយកើតឡើង និងបន្ទាប់ពីវាកើតឡើង។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖

﴿إِنَّ اللَّهَ عِنْدَهُ عِلْمُ السَّاعَةِ وَيُنَزِّلُ الْغَيْثَ وَيَعْلَمُ مَا فِي الْأَرْحَامِ ۗ وَمَا تَدْرِي
نَفْسٌ مَّاذَا تَكْسِبُ غَدًا ۗ وَمَا تَدْرِي نَفْسٌ بِأَيِّ أَرْضٍ تَمُوتُ ۗ إِنَّ اللَّهَ عَلِيمٌ حَبِيرٌ﴾

سورة لقمان : 34

មានន័យថា : “ពិតប្រាកដណាស់ អល់ឡោះជាអ្នកដឹងនូវដំណឹង
នៃថ្ងៃបរលោក និងការបញ្ចុះទឹកភ្លៀង។ ហើយទ្រង់ជាអ្នកដឹងនូវអ្វី
ដែលមានក្នុងស្បូន។ ហើយគ្មានបុគ្គលណាម្នាក់ដឹងថា តើអ្វីដែលគេ
នឹងទទួលបាននៅថ្ងៃស្អែកឡើយ ហើយក៏គ្មានបុគ្គលណាម្នាក់ដឹងថា
តើគេនឹងស្លាប់នៅលើទឹកដីណាដែរ។ ពិតប្រាកដណាស់ អល់ឡោះ
មហាដឹង មហាជ្រួតជ្រាប”។

ទីពីរ : ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រារឿងរ៉ាវទាំង
នោះនៅក្នុងសៀវភៅកំណត់ត្រាឡារហ៊ុលម៉ៈហ៊ុស។ ដូចនេះ រាល់អ្វីៗ
ទាំងអស់ដែលបានកើតឡើង និងអ្វីដែលនឹងត្រូវកើតឡើង គឺត្រូវបាន
កត់ត្រាទុករួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រាដែលនៅជាមួយនឹង
ទ្រង់។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖

﴿ وَعِنْدَهُ مَفَاتِحُ الْغَيْبِ لَا يُعَلِّمُهَا إِلَّا هُوَ ۚ وَيَعْلَمُ مَا فِي الْبَرِّ وَالْبَحْرِ ۗ وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِي ظِلْمَاتِ الْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِي كِتَابٍ مُبِينٍ ﴾ سورة الأنعام : 59

មានន័យថា : “ហើយកូនសោទាំងឡាយនៃប្រការអាចិកំបាំង គឺស្ថិតនៅនឹងទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវអ្វីដែលមាននៅលើគោកនិងអ្វីដែលមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើមួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែលស្ថិតនៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់”។

ទីបី : រាល់អ្វីៗទាំងអស់ គឺកើតឡើងដោយចេតនារបស់អស់ឡោះ ជាម្ចាស់តែមួយគត់ ដោយគ្មានអ្វីមួយអាចកើតឡើងជាដាច់ខាត លើកលែងតែអ្វីដែលអស់ឡោះមានចេតនាឲ្យវាកើតឡើងប៉ុណ្ណោះ។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អស់ឡោះជាម្ចាស់ :

﴿ لِمَنْ شَاءَ مِنْكُمْ أَنْ يَسْتَقِيمَ . وَمَا تَشَاءُونَ إِلَّا أَنْ يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ ﴾

سورة التكوير : 28-29

មានន័យថា : “សម្រាប់ជនណាដែលមានបំណងចង់ដើរលើមាតិកាដ៏ត្រឹមត្រូវក្នុងចំណោមពួកអ្នក។ ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអស់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់មានចេតនាប៉ុណ្ណោះ”។

ទីបួន : ការមានជំនឿថា រាល់ម៉ាឌូកទាំងអស់(រាល់ភាវៈទាំងអស់) សុទ្ធតែត្រូវបានអល់ឡោះជាអ្នកបង្កើតវាមក ហើយទ្រង់បានបង្កើតរូប រាងរបស់វា លក្ខណៈរបស់វា និងចលនារបស់វា ហើយនិងអ្វីៗទាំងអស់ ដែលនៅក្នុងវា។

ភស្តុតាងដែលបញ្ជាក់ដូចនេះ គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ ៖

﴿ وَاللَّهُ خَلَقَكُمْ وَمَا تَعْمَلُونَ ﴾ سورة الصفات : 96

មានន័យថា : “ហើយអល់ឡោះបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើ”។

សំណួរទី១៦. តើគម្ពីរគួរអាន ជាអ្វី?

ចម្លើយ. គម្ពីរគួរអាន គឺជាបន្ទូលរបស់អល់ឡោះជាម្ចាស់ ហើយវាពុំមែនជាភាវៈមួយដែលទ្រង់បានបង្កើត(ម៉ាឌូក)នោះទេ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ وَإِنْ أَحَدٌ مِنَ الْمُشْرِكِينَ اسْتَجَارَكَ فَأَجِرْهُ حَتَّىٰ يَسْمَعَ كَلَامَ اللَّهِ ﴾ سورة التوبة : 6

មានន័យថា : “ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកមុស្លីមវិគីន (ពួកពហុទេពនិយម)បានសុំឱ្យអ្នកជួយការពារគេ ចូរអ្នកការពារគេចុះ ដើម្បីឱ្យគេបានស្តាប់ពាក្យបន្ទូលរបស់អល់ឡោះ(គម្ពីរគួរអាន)”។

សំណួរទី១៧. តើអ្វីទៅជាស៊ីណ្តៈ(មាតិកាបស់ព្យាការីមូហាំម៉ាត់)?

ចម្លើយ. ស៊ីណ្តៈ(មាតិកាបួលអានរបស់ព្យាការីមូហាំម៉ាត់) គឺរាល់ពាក្យសម្តី ទង្វើ ការទទួលស្គាល់ លក្ខណៈរូបសម្បត្តិ និងចរិយាសម្បត្តិ ឬអត្តចរិតរបស់ព្យាការីមូហាំម៉ាត់។

សំណួរទី១៨. តើប្រការពិទអះ(ប្រការដែលគេបង្កើតថ្មីក្នុងសាសនា)ជាអ្វី? តើវាត្រូវបានអនុញ្ញាតដែរឬទេ?

ចម្លើយ. ប្រការពិទអះ គឺរាល់ប្រការទាំងឡាយដែលមនុស្សបង្កើតឡើងថ្មីនៅក្នុងសាសនាអ៊ីស្លាម ហើយដែលវាពុំធ្លាប់មាននៅក្នុងសម័យកាលព្យាការីមូហាំម៉ាត់ និងសហាហ្គាត់របស់លោកឡើយ។

❖ វាពុំត្រូវបានអនុញ្ញាតនោះឡើយនៅក្នុងសាសនាអ៊ីស្លាម។ ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា ៖

(كُلُّ بَدْعٍ ضَلَالَةٌ) رواه أبو داود

មានន័យថា : “រាល់ប្រការពិទអះទាំងអស់ គឺសុទ្ធតែវង្វេង”។

ឧទាហរណ៍ដូចជា៖ ការបន្ថែមទៅក្នុងអ៊ីហ្គាហ្គាត់ណាមួយ ដូចជាការបន្ថែមនៅក្នុងការយកវូហ្គុដោយបន្ថែមនូវការជូតចំនួនបួនដង ការធ្វើបុណ្យខួបកំណើតព្យាការីមូហាំម៉ាត់(ម៉ារឡុតណាពី) ជាដើម ពីព្រោះទង្វើទាំងនោះ គឺពុំមានភស្តុតាងបញ្ជាក់ពីព្យាការី និងសហាហ្គាត់របស់លោកនោះឡើយ។

សំណួរទី១៩. តើគោលជំនឿទាក់ទងនឹងការស្រឡាញ់ និងការស្អប់(الولاء والبراء) ជាអ្វី?

ចម្លើយ. គឺ៖

- ការស្រឡាញ់(الولاء)៖ គឺក្តីស្រឡាញ់ចំពោះបណ្តាអ្នកមានជំនឿ និងជួយដល់ពួកគេ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ وَالْمُؤْمِنُونَ وَالْمُؤْمِنَاتُ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ﴾ سورة التوبة : 71

មានន័យថា : "ហើយបណ្តាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រី គឺពួកគេជួយគ្នាទៅវិញទៅមក"។

- ការស្អប់(البراء)៖ គឺការស្អប់ពួកគ្មានជំនឿ និងអ្នកទាំងឡាយ ដែលចង់សត្រូវនឹងបណ្តាអ្នកមានជំនឿ។

អស់ឡោះជាម្ចាស់បានមានបន្ទូលទៀតថា ៖

﴿ قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَاءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ

وَالْبَغْضَاءُ أَبَدًا حَتَّى تُؤْمِنُوا بِاللَّهِ وَحَدَهُ ﴾ سورة الممتحنة : 4

មានន័យថា : "ជាការពិតណាស់សម្រាប់ពួកអ្នក គឺមានអ៊ីប្រាហ៊ីម ជាគំរូដ៏ល្អម្នាក់ និងបណ្តាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែល ពួកគាត់បានពោលទៅកាន់ក្រុមរបស់ពួកគាត់ថា ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរព សក្ការៈផ្សេងពីអស់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយវាបានស្តែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនិង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអស់ឡោះតែមួយ គត់"។

សំណួរទី២០. តើអស់ឡោះទ្រង់ទទួលយកសាសនាណាផ្សេង ក្រៅពីសាសនាអ៊ីស្លាមដែរឬទេ?

ចម្លើយ. អល់ឡោះជាម្ចាស់មិនទទួលយកសាសនាណាផ្សេង
ក្រៅពីសាសនាអ៊ីស្លាមឡើយ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿وَمَنْ يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَنْ يُقْبَلَ مِنْهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ﴾

سورة آل عمران: 85

មានន័យថា៖ “ហើយជនណាដែលស្វែងរកសាសនាណាផ្សេង
ក្រៅពីសាសនាអ៊ីស្លាម អល់ឡោះជាម្ចាស់នឹងមិនទទួលយក(ទង្វើល្អ)
ពីគេឡើយ ហើយនៅថ្ងៃបរលោក រូបគេនឹងស្ថិតនៅក្នុងចំណោមពួក
ដែលខាតបង់”។

សំណួរទី២១. ភាពគ្មានជំនឿ(កាហ្វៀរ)អាចកើតឡើងទាំងតាម
រយៈពេលពេលវេលា ទង្វើ និងគោលជំនឿ។ ចូរលើកឧទាហរណ៍បញ្ជាក់។

ចម្លើយ. ឧទាហរណ៍បញ្ជាក់លើបញ្ហាទាំងនោះ៖

- តាមរយៈពេលវេលា៖ ដូចជាការជេរប្រមាថអល់ឡោះជាម្ចាស់
ឬជេរប្រមាថអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)។
- តាមរយៈទង្វើ៖ ដូចជាជាន់ល្អិតគម្ពីរគួរអាន ឬក៏ស្វិដោត(លុត
ក្រាប)ចំពោះអ្វីមួយក្រៅពីអល់ឡោះជាម្ចាស់។
- តាមរយៈគោលជំនឿ៖ ដូចជាការជឿជាក់ថា មានអ្នកដែល
ស័ក្តិសមនឹងត្រូវគេគោរពសក្ការៈក្រៅពីអល់ឡោះ ឬក៏មាន
អ្នកបង្កើត(អ្វីគ្រប់យ៉ាង)រួមជាមួយអល់ឡោះជាដើម។

សំណួរទី២២. តើភាពពុតត្បាត(នីហ្វាក)ជាអ្វី? វាមានប៉ុន្មាន

ប្រភេទ?

ចម្លើយ. ភាពពុតត្បាត(នីហ្វាក) គឺការស្តែងចេញមកខាងក្រៅផ្ទុយពីអ្វីដែលនៅខាងក្នុង។ វាមានពីរប្រភេទគឺ៖

១. ភាពពុតត្បាតកម្រិតធ្ងន់(នីហ្វាកធំ)៖ គឺការលាក់ទុកនូវភាពគ្មានជំនឿ ហើយស្តែងចេញឲ្យគេឃើញនូវភាពមានជំនឿ។ ជនប្រភេទនេះនឹងត្រូវរហូតចេញពីសាសនាអ៊ីស្លាម ហើយវាស្ថិតក្នុងចំណោមភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿إِنَّ الْمُنَافِقِينَ فِي الدَّرَكِ الْأَسْفَلِ مِنَ النَّارِ وَلَنْ يَجِدَهُمْ صَيْرًا﴾ سورة النساء: 145

មានន័យថា៖ ពិតប្រាកដណាស់ ពួកពុតត្បាតទាំងនោះនឹងស្ថិតនៅក្នុងបាតក្រោមបង្អស់នៃឋាននរក ហើយអ្នក(មូហាំម៉ាត់)នឹងមិនឃើញអ្នកណាម្នាក់ជួយពួកគេឡើយ។

២. ភាពពុតត្បាតកម្រិតស្រាល(នីហ្វាកតូច)៖ ដូចជាការភូតកុហក ការមិនបំពេញតាមការសន្យា និងការបោកប្រាស់ឬក្បត់ទំនុកចិត្ត។ វាមិនធ្វើឲ្យជនប្រភេទនេះរហូតចេញពីសាសនាអ៊ីស្លាមឡើយ តែវាស្ថិតក្នុងចំណោមទង្វើបាបកម្ម និងធ្វើឲ្យអ្នកដែលប្រព្រឹត្ត ប្រឈមនឹងទណ្ឌកម្មពីអស់ឡោះ។

ព្យាករឹមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(آيَةُ الْمُنَافِقِ ثَلَاثٌ : إِذَا حَدَّثَ كَذِبًا، وَإِذَا وَعَدَ أَخْلَفَ، وَإِذَا أُؤْتِمِنَ خَانَ)

متفق عليه

មានន័យថា : “លក្ខណៈសម្គាល់ពួកពុតត្បុតមានបីគឺ នៅពេលគាត់និយាយ គាត់កុហក, នៅពេលគាត់សន្យា គាត់មិនធ្វើតាមការសន្យា, ហើយនៅពេលដែលគេទុកចិត្តគាត់ គាត់បោកប្រាស់គេ”។

សំណួរទី២៣. តើនរណាជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ مَا كَانَ مُحَمَّدٌ أَبَا أَحَدٍ مِّن رِّجَالِكُمْ وَلَكِن رَّسُولَ اللَّهِ وَخَاتَمَ النَّبِيِّينَ ﴾

سورة الأحزاب: 40

មានន័យថា៖ ព្យាការីមូហាំម៉ាត់ មិនមែនជាឪពុករបស់អ្នកណាម្នាក់ក្នុងចំណោមបុរសរបស់ពួកអ្នកឡើយ ក៏ប៉ុន្តែគាត់ជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយបង្អស់”។

ព្យាការី មូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(وَأَنَا خَاتَمُ النَّبِيِّينَ، لَا نَبِيَّ بَعْدِي) رواه أبو داود والترمذي وغيرهم

មានន័យថា៖ “ហើយខ្ញុំជាព្យាការីចុងក្រោយបង្អស់ គ្មានព្យាការីណាបន្ទាប់ពីខ្ញុំឡើយ”។

សំណួរទី២៤. តើមុជីហ្សាត់(អច្ឆរិយភាព)ជាអ្វី?

ចម្លើយ. គឺរាល់អ្វីទាំងឡាយដែលអល់ឡោះទ្រង់ប្រទានឲ្យបណ្តាព្យាការីទាំងឡាយរបស់ទ្រង់ដែលកើតឡើងខុសពីធម្មតា ដើម្បីជាភស្តុតាងបញ្ជាក់ពីសច្ចភាពរបស់ពួកគាត់។ ឧទាហរណ៍ដូចជា៖

- ការបំបែកដួងចន្ទ ចំពោះព្យាការីមូហាំម៉ាត់
- ការបំបែកទឹកសមុទ្រ និងការពន្លឺចេញរោងនិងពលទាហានរបស់គេ ចំពោះព្យាការីមូសា។

សំណួរទី២៥. តើនរណាជាសហហ្គាត់? តើគេត្រូវស្រឡាញ់ពួកគាត់ឬទេ?


ចម្លើយ. គឺអ្នកទាំងឡាយដែលបានជួបនឹងព្យាការីមូហាំម៉ាត់ក្នុងនាមជាអ្នកមានជំនឿលើគាត់ ព្រមទាំងបានស្លាប់នៅលើសាសនាអ៊ីស្លាម។

យើងត្រូវស្រឡាញ់ពួកគាត់ និងអនុវត្តន៍តាមគំរូរបស់ពួកគាត់ ព្រោះពួកគាត់ គឺជាមនុស្សដែលល្អប្រសើរជាងគេបំផុតក្នុងលោក បន្ទាប់ពីព្យាការីទាំងឡាយ។

អ្នកដែលល្អប្រសើរជាងគេបំផុតក្នុងចំណោមពួកគេ គឺខលីហ្វៈ (មេដឹកនាំកំពូលរបស់អ៊ីស្លាមបន្ទាប់ពីព្យាការីមូហាំម៉ាត់) ទាំងបួន គឺ៖

- ✓ អាពូហ្គាកើរ
- ✓ អ៊ូមែរ
- ✓ អ៊ូស្មាន
- ✓ និងអាលី

សំណួរទី២៦. តើមាតានៃបណ្តាអ្នកមានជំនឿទាំងឡាយ(អ៊ិមមូលមុមីនីន) ជានរណា?

ចម្លើយ. គឺបណ្តាភរិយាទាំងឡាយរបស់ព្យាការីមូហាំម៉ាត់  ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿الَّتِي أَوْلَىٰ بِالْمُؤْمِنِينَ مِنْ أَنفُسِهِمْ وَأَزْوَاجُهُ أُمَّهَاتُهُمْ﴾ سورة الأحزاب: 6

មានន័យថា៖ ព្យាការី(មូហាំម៉ាត់) គឺជាអ្នកដែលសំខាន់បំផុត ចំពោះបណ្តាអ្នកមានជំនឿជាងខ្លួនពួកគេផ្ទាល់ទៅទៀត ហើយភរិយា ទាំងឡាយរបស់គាត់ គឺជាមាតារបស់ពួកគេ។

សំណួរទី២៧. តើអ្វីទៅជាសិទ្ធិរបស់ក្រុមគ្រួសាររបស់ព្យាការី មូហាំម៉ាត់(آل البيت) ចំពោះពួកយើង?

ចម្លើយ. គឺយើងត្រូវស្រឡាញ់ពួកគាត់ មានភក្តីភាពចំពោះពួក គាត់ និងចង់សត្រូវចំពោះអ្នកដែលស្អប់ឬចង់សត្រូវនឹងពួកគាត់។

សំណួរទី២៨. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះថ្នាក់ដឹកនាំ អ៊ីស្លាម?

ចម្លើយ. កាតព្វកិច្ចលើយើងចាំបាច់ត្រូវគោរពពួកគាត់ ស្តាប់ បង្គាប់និងប្រណិប័តន៍តាមពួកគាត់ចំពោះប្រការណាដែលមិនមែនជា ការប្រព្រឹត្តល្មើសនឹងអល់ឡោះ ហើយមិនត្រូវចាកចេញពីការដឹកនាំ របស់ពួកគាត់ឡើយ និងត្រូវសុំទូអាបូងស្ទង់ឲ្យពួកគាត់ ហើយត្រូវផ្តល់ ជំនួយដល់ពួកគាត់ដោយស្វាត័យ(មិនត្រូវបើកចំហឡើយ)។

សំណួរទី២៩. តើអ្វីទៅជាគេហដ្ឋានរបស់អ្នកមានជំនឿ?

ចម្លើយ. គេហដ្ឋានរបស់អ្នកមានជំនឿ នោះគឺឋានសួគ៌។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ بَّحْرِيٍّ مِنْ تَحْتِهَا الْأَنْهَارُ ﴾ سورة محمد : 12

មានន័យថា : “ពិតប្រាកដណាស់ អស់ឡោះនឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរពីក្រោមវា”។

សំណួរទី៣០. តើអ្វីទៅជាគេហដ្ឋានរបស់ពួកគ្មានជំនឿ?

ចម្លើយ. ជាគេហដ្ឋានរបស់ពួកគ្មានជំនឿ នោះគឺឋាននរក។ អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ فَاتَّقُوا النَّارَ الَّتِي وَقُودُهَا النَّاسُ وَالْحِجَارَةُ ۗ أُعِدَّتْ لِلْكَافِرِينَ ﴾ سورة البقرة : 24

មានន័យថា : “ដូច្នោះ ចូរពួកអ្នកខ្លាចភ្លើងនរកដែលវត្ថុសម្រាប់ដុតវា គឺមនុស្សនិងដុំថ្មដែលគេបានរៀបចំសម្រាប់ពួកដែលគ្មានជំនឿ”។

សំណួរទី៣១. តើអ្វីទៅជាការខ្លាច និងអ្វីទៅជាក្តីសង្ឃឹម? តើមានអ្វីជាអំណះអំណាង?

ចម្លើយ. ការខ្លាច និងក្តីសង្ឃឹម ៖

ការខ្លាច : គឺការខ្លាចអស់ឡោះ និងខ្លាចទណ្ឌកម្មរបស់ទ្រង់។

ក្តីសង្ឃឹម : គឺការសង្ឃឹមនូវផលបុណ្យ ការអភ័យទោស និងក្តីមេត្តាករុណារបស់ទ្រង់។

ភស្តុតាងរបស់វា គឺអស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ أُولَئِكَ الَّذِينَ يَدْعُونَ يَبْتَغُونَ إِلَىٰ رَبِّهِمُ الْوَسِيلَةَ أَيُّهُمْ أَقْرَبُ وَيَرْجُونَ رَحْمَتَهُ وَيَخَافُونَ عَذَابَهُ ۗ إِنَّ عَذَابَ رَبِّكَ كَانَ مَحْذُورًا ﴾ سورة الإسراء : 57

មានន័យថា : “ពួក(ព្រះនាម)ដែលពួកមុស្លីមគឺនៅប្លង់ស្ងួងសុំ នោះ ពួកគេក៏ស្វែងរកមធ្យោបាយទៅកាន់ម្ចាស់របស់ពួកគេដែរ ថា តើ ពួកគេណាម្នាក់ដែលជិត(នឹងអស់ឡោះ)បំផុតនោះ? ហើយពួកគេនៅ សង្ឃឹមនូវការប្រោសប្រណីរបស់ទ្រង់ និងពួកគេខ្លាចចំពោះទណ្ឌកម្ម របស់ទ្រង់។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃម្ចាស់របស់អ្នក គឺត្រូវគេ (គ្រប់ៗគ្នា)ប្រុងប្រយ័ត្ន”។

ទ្រង់បានមានបន្ទូលទៀតថា៖

﴿ نَبِيَّ عِبَادِي أَبِي أَمَا الْعُفُورُ الرَّحِيمُ. وَأَنَّ عَذَابِي هُوَ الْعَذَابُ الْأَلِيمُ ﴾ سورة الحجر: 49-50

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ប្រាប់បណ្តាខ្ញុំបម្រើរបស់យើង ថា ពិតប្រាកដណាស់ យើងជាម្ចាស់មហាអភ័យទោស មហាអាណិត ស្រឡាញ់។ ហើយពិតណាស់ ទណ្ឌកម្មរបស់យើង គឺជាទណ្ឌកម្មដ៏យឺ ចាប់បំផុត”។

សំណួរទី៣២. ចូរលើកឡើងពីព្រះនាម និងលក្ខណៈមួយចំនួន របស់អស់ឡោះជាម្ចាស់។

ចម្លើយ. ព្រះនាម និងលក្ខណៈ(ស៊ីហ្វាត)មួយចំនួនរបស់ អស់ឡោះជាម្ចាស់មានដូចជា الله (ព្រះអស់ឡោះ), الرب (ព្រះជាម្ចាស់), السميع (ទ្រង់មហាឮ), البصير (ទ្រង់មហាយើញ), العليم (ទ្រង់មហាដឹង), الرحمن (ទ្រង់មហាសប្បុរស), الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្តារៈ), الحي (ទ្រង់នៅរស់), العظيم (ទ្រង់មហាធំធេង) ...ជាដើម ដែលសុទ្ធតែជា

ព្រះនាមដ៏ប្រពៃ និងជាលក្ខណៈរបស់អល់ឡោះជាម្ចាស់ដ៏ប្រសើរខ្ពង់ខ្ពស់។

សំណួរទី៣៣. ចូរពន្យល់ពីបណ្តាព្រះនាមទាំងនោះ។

ចម្លើយ. ពន្យល់ពីបណ្តាព្រះនាមទាំងនោះ ៖

الله (ព្រះអល់ឡោះ) : អត្ថន័យរបស់វា គឺព្រះជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដតែមួយគត់ ពុំមានដៃគូរួមជាមួយទ្រង់ឡើយ។

الرب (ព្រះជាម្ចាស់) : ពោលគឺព្រះជាម្ចាស់ដែលជាអ្នកបង្កើត ជាអ្នកគ្រប់គ្រង ជាអ្នកប្រទានលាភសក្ការៈ និងជាអ្នកចាត់ចែងអ្វីៗទាំងអស់តែមួយអង្គគត់។

السميع (ទ្រង់មហាឮ) : គឺទ្រង់ជាអ្នកដែលការពាររបស់ទ្រង់គ្របដណ្តប់លើរាល់អ្វីៗទាំងអស់។ ទ្រង់ស្តាប់ឮនូវសំឡេងទាំងអស់ទោះបីជាសំឡេងទាំងនោះមានប្រភេទខុសៗគ្នាក៏ដោយ។

البصير (ទ្រង់មហាយើញ) : គឺទ្រង់ជាអ្នកដែលមហាយើញបំផុតនូវរាល់អ្វីៗទាំងអស់ ហើយទ្រង់យើញទាំងអស់មិនថាតូច ឬធំយ៉ាងណាក៏ដោយ។

العليم (ទ្រង់មហាដឹង) : ទ្រង់ជាអ្នកដែលការដឹងរបស់ទ្រង់គ្របដណ្តប់និងជ្រួតជ្រាបលើអ្វីៗទាំងអស់ មិនថាអ្វីដែលនៅក្នុងអតីតកាល បច្ចុប្បន្នកាល និងអ្វីដែលនឹងកើតឡើងនាអនាគតកាលនោះទេ។

الرحمن (ទ្រង់មហាសប្បុរស) : ទ្រង់ជាម្ចាស់ដែលក្តីមេត្តាករុណារបស់ទ្រង់គ្របដណ្តប់ជ្រួតជ្រាបលើភាវៈ(ម៉ាឌ្លុក)ទាំងអស់ដែលទ្រង់បានបង្កើត។ ដូចនេះ រាល់ខ្ញុំបម្រើរបស់ទ្រង់ និងភាវៈ(ម៉ាឌ្លុក)ទាំងអស់គឺស្ថិតក្រោមក្តីមេត្តាករុណារបស់ទ្រង់។

الرزاق (ទ្រង់ជាអ្នកប្រទានលាភសក្តារៈ) : ទ្រង់គឺជាអ្នកដែលប្រទាននូវលាភសក្តារៈដល់ភាវៈទាំងអស់ ទាំងមនុស្ស ជិន និងសត្វលោកទាំងអស់។

الحي (ទ្រង់នៅរស់) : ទ្រង់គឺជាម្ចាស់ដែលនៅរស់ដោយទ្រង់ពុំស្លាប់ឡើយ ប៉ុន្តែភាវៈទាំងអស់ដែលទ្រង់បានបង្កើត គឺនឹងត្រូវស្លាប់។

العظيم (ទ្រង់មហាធំធេង) : ទ្រង់ជាម្ចាស់ដែលមានលក្ខណៈពេញលេញ និងធំធេងបំផុតចំពោះព្រះនាមរបស់ទ្រង់ លក្ខណៈរបស់ទ្រង់ និងទង្វើរបស់ទ្រង់។

សំណួរទី៣៤. តើអ្វីទៅជាកាតព្វកិច្ចរបស់យើងចំពោះសាសនាវិទូ ឬអ្នកចេះដឹង(អ៊ីឡាម៉ាក)អ៊ីស្លាម?

ចម្លើយ. ចាំបាច់លើយើងត្រូវស្រឡាញ់ពួកគាត់ និងត្រឡប់ទៅរកពួកគាត់ចំពោះបញ្ហាផ្សេងៗពាក់ព័ន្ធនឹងច្បាប់បញ្ញត្តិអ៊ីស្លាម ហើយយើងត្រូវរំលឹកតែអ្វីដែលល្អៗអំពីពួកគាត់ប៉ុណ្ណោះ។ ជនណាហើយដែលរំលឹកពីអ្វីដែលមិនល្អអំពីពួកគាត់នោះ គឺគេមិនមែនស្ថិតលើផ្លូវត្រូវឡើយ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿يَرْفَعُ اللَّهُ الَّذِينَ آمَنُوا مِنْكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۗ وَاللَّهُ بِمَا تَعْمَلُونَ

حَبِيرٌ﴾ سورة المجادلة: 11

មានន័យថា: “អស់ឡោះទ្រង់លើកឋានៈបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះវិជ្ជាឱ្យ។ ហើយអស់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ត”។

សំណួរទី៣៥. តើនរណាជាអ្នកជំនិត(أولياء)របស់អស់ឡោះ?

ចម្លើយ. អ្នកជំនិត(أولياء)របស់អស់ឡោះ គឺបណ្តាអ្នកមានជំនឿដែលកោតខ្លាចទ្រង់។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿أَلَا إِنَّ أَوْلِيَاءَ اللَّهِ لَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ. الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ﴾

سورة يونس: 62-63

មានន័យថា: “តើមិនមែនទេឬ អ្នកជំនិត(أولياء)របស់អស់ឡោះពិតជាគ្មានការភ័យខ្លាចចំពោះពួកគេ ហើយពួកគេក៏គ្មានទុក្ខព្រួយអ្វីដែរនោះ? គឺបណ្តាអ្នកដែលមានជំនឿ ហើយពួកគេបានកោតខ្លាចអស់ឡោះ”។

សំណួរទី៣៦. តើជំនឿ គឺជាពាក្យសម្តី និងទង្វើឬ?

ចម្លើយ. ជំនឿ គឺជាពាក្យសម្តី ទង្វើ និងគោលជំនឿ ហើយទង្វើ គឺជាគោលគ្រឹះមួយក្នុងចំណោមគោលគ្រឹះនៃជំនឿ ដោយជំនឿមិនអាចមានភាពត្រឹមត្រូវដោយគ្មានវានោះទេ។

អស់ឡោះជាម្ចាស់បានមានបន្ទូលថា៖

﴿ ادْخُلُوا الْجَنَّةَ بِمَا كُنْتُمْ تَعْمَلُونَ ﴾ سورة النحل : 32

មានន័យថា : “ចូរពួកអ្នកចូលឋានសួគ៌ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាងចុះ។”

សំណួរទី៣៧. តើជំនឿអាចមានការកើនឡើង ឬថយចុះឬទេ?

ចម្លើយ. ជំនឿមានការកើនឡើងដោយការគោរពប្រតិបត្តិ និងថយចុះដោយការប្រព្រឹត្តល្មើស។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿ إِنَّمَا الْمُؤْمِنُونَ الَّذِينَ إِذَا ذُكِرَ اللَّهُ وَجِلَّتْ قُلُوبُهُمْ وَإِذَا تُلِيَتْ عَلَيْهِمْ آيَاتُهُ زَادَتْهُمْ إِيمَانًا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴾ سورة الأنفال : 2

មានន័យថា : “តាមពិតបណ្តាអ្នកដែលមានជំនឿនោះ គឺជាបណ្តាអ្នកដែលនៅពេលមានគេរំលឹកចំពោះអស់ឡោះ ចិត្តរបស់ពួកគេមានការភ័យខ្លាចញាប់ញ័រ។ ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្តាប់ វាធ្វើឱ្យពួកគេកាន់តែមានជំនឿថែមទៀត។ ហើយចំពោះម្ចាស់របស់ពួកគេតែមួយគត់ ដែលពួកគេប្រគល់ការទុកចិត្ត។”

សំណួរទី៣៨. តើអៀហសានជាអ្វី?

ចម្លើយ. អៀហសាននោះគឺ អ្នកត្រូវគោរពសក្តារៈចំពោះអស់ឡោះហាក់បីដូចជាអ្នកកំពុងឃើញទ្រង់ តែទោះបីអ្នកមិនឃើញទ្រង់ក៏ដោយ ពិតណាស់ ទ្រង់កំពុងតែទតឃើញអ្នក។

សំណួរទី៣៩. តើពេលណាដែលទង្វើកុសលត្រូវបានគេទទួលយកចំពោះអល់ឡោះជាម្ចាស់?

ចម្លើយ. គឺត្រូវមានពីរលក្ខខណ្ឌ ៖

១. នៅពេលដែលទង្វើនោះ គឺជាទង្វើដែលគេធ្វើដោយស្មោះសជ្រះថ្លា(អៀខ្លើស)ចំពោះអល់ឡោះជាម្ចាស់។

២. ទង្វើនោះ គឺស្របតាមស៊ីណ្តៈ(លំអានឬមាតិកា)របស់ព្យាការីមូហាំម៉ាត់។

សំណួរទី៤០. តើការប្រគល់ការទុកចិត្តចំពោះអល់ឡោះ(كفر) ជាអ្វី?

ចម្លើយ. គឺការប្រគល់ និងទុកចិត្តទាំងស្រុងលើអល់ឡោះជាម្ចាស់ក្នុងការទទួលបានផលប្រយោជន៍(ប្រការល្អ) និងការពារគ្រោះថ្នាក់(ប្រការអាក្រក់) ជាមួយនឹងការយកហេតុជាបច្ច័យ។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

﴿ وَمَنْ يَتَوَكَّلْ عَلَى اللَّهِ فَهُوَ حَسْبُهُ ﴾ سورة الطلاق : 3

មានន័យថា : “ហើយជនណាដែលប្រគល់ការទុកចិត្តលើអល់ឡោះ គឺទ្រង់ជាអ្នកផ្តល់ភាពគ្រប់គ្រាន់ដល់គេ”។

សំណួរទី៤១. តើការប្រើគ្នាឲ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ជាអ្វី?

ចម្លើយ. ការប្រើគ្នាឲ្យធ្វើប្រការល្អ គឺការប្រើគ្នាឲ្យធ្វើរាល់ប្រការទាំងឡាយណាដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ ហើយការ

ហាមឃាត់គ្នាពីប្រការអាក្រក់ គឺការហាមឃាត់ពីរាល់ប្រការទាំងឡាយ ណាដែលជាការល្មើសនឹងអល់ឡោះជាម្ចាស់។

អល់ឡោះជាម្ចាស់បានមានបន្ទូលថា៖

﴿كُنْتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنْكَرِ
وَتُؤْمِنُونَ بِاللَّهِ﴾ سورة آل عمران: 110

មានន័យថា៖ “ពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់) គឺជាប្រជាជាតិ ដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។”

សំណួរទី៤២. តើនរណាជាក្រុមអះលុសស៊ីណ្តូ៖ វាល់ដើម៉ាអះ?¹

ចម្លើយ. គឺក្រុមដែលអនុវត្តន៍ដូចអ្វីដែលព្យាការីមូហាំម៉ាត់ និង សហាហ្គាត់របស់លោកបានអនុវត្តន៍ ទាំងពាក្យសម្តី ទង្វើឬកាយវិការ និងគោលជំនឿ។

គេឲ្យឈ្មោះពួកគេថា អះលុសស៊ីណ្តូ៖ ពីព្រោះពួកគេជាអ្នកដែល ដើរតាមស៊ីណ្តូ៖(លំអានឬមាតិកា)របស់ព្យាការីមូហាំម៉ាត់ និងបោះបង់ ចោលប្រការពិតអះ(ប្រការដែលបង្កើតថ្មីក្នុងសាសនា)។
(អះលុសស៊ីណ្តូ៖ មានន័យថា “អ្នកដែលកាន់តាមស៊ីណ្តូ៖”)

¹ ក្រុមអះលុសស៊ីណ្តូ៖ វាល់ដើម៉ាអះ មានន័យថា “ក្រុមដែលប្រកាន់តាមស៊ីណ្តូ៖ និង ការរូបរួម”។

វាល់ដើម៉ាអៈ ៖ ពីព្រោះពួកគេជាក្រុមដែលរូបរួមគ្នានៅលើការពិត(ប្រការត្រឹមត្រូវ) ហើយពួកគេមិនបែកបាក់គ្នានៅក្នុងវាឡើយ។
 (ដើម៉ាអៈ មានន័យថា “ក្រុម” ដែលសំដៅលើការរូបរួម)

ផ្នែកហ្វីកោះ(កូនច្បាប់អ៊ីស្លាម)

សំណួរទី១. ចូរឲ្យនិយមន័យ ការជម្រះសម្អាត។

ចម្លើយ. ការជម្រះសម្អាត គឺជាការបំបាត់នូវហាហ្គាស និងប្រការកខ្វក់ផ្សេងៗ។

ការសម្អាតពីហាហ្គាស៖ គឺតាមរយៈការយកទឹករូហ្គ ឬតាមរយៈការងូតទឹក ឬតាយាំមុម(ដោយប្រើដីស្អាត)ចំពោះអ្នកដែលគ្មានទឹកប្រើប្រាស់ ឬមិនអាចប្រើប្រាស់ទឹកបាន។

ការសម្អាតពីប្រការកខ្វក់៖ គឺការបំបាត់ប្រការកខ្វក់(ណាជីស)ដែលមាននៅលើខ្លួនប្រាណរបស់គេ ឬនៅលើសម្លៀកបំពាក់របស់គេ ឬកន្លែងដែលគេស្ងៀម។

សំណួរទី២. តើគេត្រូវសម្អាតប្រការកខ្វក់(ណាជីស)ដែលមានដោយរបៀបណា?

ចម្លើយ. គឺត្រូវសម្អាតដោយប្រើទឹក រហូតដល់វាជ្រះស្អាត។

ចំណែករបស់ឬអ្វីដែលត្រូវផ្តោលិទ្ធវិញនោះ គឺត្រូវលាងវានឹងទឹកស្អាតចំនួនប្រាំពីរដង ដោយនៅលើកទីមួយ ត្រូវលាងនឹងដី។

សំណួរទី៣. តើអ្វីទៅជាឧត្តមភាព(ហ្វាទីឡាត់)នៃការយករូហ្គ?

ចម្លើយ. ឧត្តមភាពនៃការយកទឹករូហ្គ គឺដូចដែលព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា ៖

(إِذَا تَوَضَّأَ الْعَبْدُ الْمُسْلِمَ ، أَوْ الْمُؤْمِنُ فَغَسَلَ وَجْهَهُ خَرَجَ مِنْ وَجْهِهِ كُلُّ خَطِيئَةٍ نَظَرَ إِلَيْهَا بِعَيْنِهِ مَعَ الْمَاءِ ، أَوْ مَعَ آخِرِ قَطْرِ الْمَاءِ ، فَإِذَا غَسَلَ يَدَيْهِ خَرَجَ مِنْ يَدَيْهِ كُلُّ خَطِيئَةٍ كَانَ بِطَشْتِهَا يَدَاهُ مَعَ الْمَاءِ أَوْ مَعَ آخِرِ قَطْرِ الْمَاءِ ، فَإِذَا غَسَلَ رِجْلَيْهِ خَرَجَتْ كُلُّ خَطِيئَةٍ مَشَتْهَا رِجْلَاهُ مَعَ الْمَاءِ أَوْ مَعَ آخِرِ قَطْرِ الْمَاءِ حَتَّى يَخْرُجَ نَقِيًّا مِنَ الدُّنُوبِ) رواه مسلم

មានន័យថា : “នៅពេលដែលអ្នកអ៊ីស្លាមឬអ្នកមានជំនឿយកូរហ្មុដោយគាត់លាងមុខរបស់គាត់ នោះបាបកម្មទាំងឡាយដែលគាត់បានមើលដោយភ្នែក បានហូរចេញពីមុខរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងដៃទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានប៉ះពាល់ដោយដៃ បានហូរចេញពីដៃរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ។ នៅពេលគាត់លាងជើងទាំងពីររបស់គាត់ បាបកម្មទាំងឡាយដែលគាត់បានដើរទៅធ្វើដោយជើងរបស់គាត់ បានហូរចេញពីជើងរបស់គាត់តាមទឹក ឬតាមតំណក់ទឹកចុងក្រោយ រហូតដល់ចុងបញ្ចប់ គាត់ចេញពីរូបដោយស្អាតស្អំពីបាបកម្មទាំងឡាយ។”

សំណួរទី៥. តើត្រូវយកទឹករូហ្មុដោយរបៀបណា?

ចម្លើយ. គឺត្រូវ ៖

- ១. លាងប្រអប់ដៃទាំងពីរចំនួនបីដង
- ២. ខ្ពុរមាត់ បីតទឹកចូលក្នុងច្រមុះ រួចបញ្ចេញមកវិញ ចំនួនបីដង
- ៣. បន្ទាប់មក លាងមុខចំនួនបីដង

៤. បន្ទាប់មកទៀត លាងដៃទាំងពីររហូតដល់កែងដៃ ចំនួនបីដង

៥. ក្រោយមក ជូតក្បាលដោយយកដៃទាំងពីរជូតពីខាងមុខ រហូតដល់ក្រោយ និងត្រឡប់មកខាងមុខវិញ

៦. ជាចុងក្រោយ លាងជើងទាំងពីររហូតដល់ភ្នែកគោល ចំនួនបីដង។

នេះគឺជារបៀបយកទឹករូហ្គដែលមានលក្ខណៈពេញលេញ។ មានភស្តុតាងដែលបញ្ជាក់ដូចនេះពីព្យាករីមូហាំម៉ាត់ ﷺ នៅក្នុងហាទីស្តរូបស់អ៊ីម៉ាតូខី និងមូស្លីម ដែលគាត់បានរាយការណ៍ពី អ៊ីស្មាន និងអាប៊ុលឡោះ ពិន ហ្ស៊ីទ និងអ្នកដទៃទៀត។ ហើយក៏មានភស្តុតាងបញ្ជាក់ផងដែរនៅក្នុងសេចក្តីរាយការណ៍របស់អ៊ីម៉ាតូខី និងអ្នកផ្សេងទៀតថា៖ “ពិតណាស់ ព្យាករីលោកបានយកទឹករូហ្គមួយដងៗ ហើយក៏បានយកទឹករូហ្គពីរដងផងដែរ”។ បានន័យថា លោកយកទឹករូហ្គដោយលាងអវៈយវៈនីមួយៗចំនួនមួយដង ឬពីរដង។

សំណួរទី៥. តើអ្វីទៅជាហ្វ៊ែរទូ(កាតព្វកិច្ច)នៃការយករូហ្គ? តើមានអ្វីខ្លះ?

ចម្លើយ. ហ្វ៊ែរទូ(កាតព្វកិច្ច)នៃការយករូហ្គ គឺជាប្រការទាំងឡាយណាដែលនៅពេលណាហើយដែលជនមូស្លីមបោះបង់ប្រការណាមួយនោះ ការយកទឹករូហ្គរបស់គេ គឺមិនត្រឹមត្រូវឡើយ។ វាមានដូចជា ៖

១. លាងមុខ ដែលរួមបញ្ចូលទាំងការខ្ពុរមាត់ ការបឺតទឹកចូលច្រមុះ ហើយបញ្ចេញមកវិញ

២. លាងដៃទាំងពីររហូតដល់កែងដៃ

៣. ជូតក្បាល រួមនឹងស្លឹកត្រចៀកទាំងពីរ

៤. លាងជើងទាំងពីររហូតដល់ភ្នែកគោល

៥. លំដាប់លំដោយរវាងប្រការទាំងនេះ ពោលគឺត្រូវលាងមុខ បន្ទាប់មកដៃទាំងពីរ បន្ទាប់មកទៀត ជូតក្បាល និងចុងក្រោយ គឺលាងជើងទាំងពីរ

៦. ប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ពោលគឺត្រូវយកវូហូជាបន្តបន្ទាប់គ្នា ដោយមិនត្រូវឲ្យមានគម្លាតរយៈពេលយូរដែលធ្វើឲ្យអវៈយវៈមុនស្ងួតអស់នោះទេ។

ឧទាហរណ៍ដូចជា ការយកវូហូពាក់កណ្តាលសិន ហើយពាក់កណ្តាលទៀត ចាំយកពេលក្រោយជាដើម។

សំណួរទី៦. តើប្រការស្វិណិត(ប្រការដែលគួរគប្បីធ្វើ)នៃវូហូ ជាអ្វី? តើមានអ្វីខ្លះ?

ចម្លើយ. ប្រការស្វិណិតនៃវូហូ គឺរាល់ប្រការទាំងឡាយណាដែលប្រសិនបើគេធ្វើវា នោះគេនឹងទទួលបានផលបុណ្យបន្ថែម។ តែប្រសិនបើគេបោះបង់វាចោលនោះ ក៏គ្មានបាបកម្មអ្វីលើគេដែរ ហើយការយកវូហូរបស់គេ គឺត្រឹមត្រូវ។

ប្រការស្វិណិតនៃវូហូមាន ៖

១. សូត្រ "بِسْمِ اللَّهِ"

២. ប្រើស៊ីវ៉ាក(ឈើម្យ៉ាងសម្រាប់ដុសធ្មេញ)

៣. លាងប្រអប់ដៃទាំងពីរ

៤. ឈ្លីម្រាមដៃ

៥. លាងអវៈយវៈនីមួយៗលើសពីមួយដង។

៦. ចាប់ផ្តើមដោយខាងស្តាំមុន។

៧. សូត្រទូអាបន្ទាប់ពីយកវូហ្សូច ដោយសូត្រថា ៖

أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ

(ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្តារៈដ៏ត្រឹមត្រូវ មានតែអស់ឡោះម្នាក់គត់ គ្មានទេស៊ីរិកចំពោះទ្រង់ ហើយខ្ញុំធ្វើសាក្សី ដែរថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់)។

៨. សឡាតពីរវិញបន្ទាប់ពីយកវូហ្សូច។

សំណួរទី៧. ចូររាប់ប្រការដែលនាំឲ្យខូចឬដាច់ទឹកវូហ្សូ។

ចម្លើយ. ប្រការដែលនាំឲ្យខូច ឬដាច់ទឹកវូហ្សូមានដូចជា ៖

១. រាល់អ្វីដែលចេញពីផ្លូវទាំងពីរ(ទ្វារមុខ ឬទ្វារក្រោយ) ដូចជា ទឹកនោម លាមក និងដោម

២. ដេកលក់ ឆ្ងួត ឬសន្លប់

៣. បរិភោគសាច់សត្វអដ្ឋ

៤. ប៉ះទ្វារមុខ ឬទ្វារក្រោយដោយផ្ទាល់ដៃ(ដោយគ្មានអ្វីទ្រាប់)

សំណួរទី៨. តើការតាយុំមុម ជាអ្វី?

ចម្លើយ. តាយុំមុម គឺជាការប្រើប្រាស់ដីស្អាត(ដើម្បីសម្អាត)

ជំនួសទឹកនៅពេលគ្មានទឹក ឬមិនអាចប្រើប្រាស់ទឹកបាន។

សំណួរទី៩. តើត្រូវតាយាំមុមយ៉ាងដូចម្តេច?

ចម្លើយ. របៀបតាយាំមុម គឺត្រូវទះដីនឹងបាតដៃទាំងពីរចំនួនមួយដង រួចយកមកជូតមុខ និងជូតខ្នងដៃទាំងពីរ តែមួយដងគត់។

សំណួរទី១០. តើប្រការអ្វីខ្លះដែលនាំឲ្យខូចតាយាំមុម?

ចម្លើយ. គឺមានពីរប្រការ ៖

- ១. រាល់ប្រការទាំងអស់ដែលនាំឲ្យខូចទឹករូហ្សា។
- ២. នៅពេលដែលមានទឹក(ឬអាចប្រើប្រាស់ទឹកបានវិញ)។

សំណួរទី១១. តើគេអាចជូតលើស្បែកជើងឃ្មុបឬស្រោមជើងដែរឬទេ?

ចម្លើយ. ច្បាប់បង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្មុប ឬស្រោមជើងជំនួសឲ្យការលាងជើង(នៅពេលយករូហ្សា)។

សំណួរទី១២. ចូរលើកឡើងពីបុព្វហេតុនៃការបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្មុប ឬស្រោមជើង។

ចម្លើយ. គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្មុប ឬស្រោមជើងដើម្បីជាការសម្រួលដល់ខ្ញុំបម្រើរបស់អល់ឡោះ ជាពិសេស ក្នុងពេលអាកាសធាតុត្រជាក់ ពេលរដូវរងា និងពេលធ្វើដំណើរ ដោយក្នុងពេលនេះ គេអាចមានការលំបាកក្នុងការដោះស្រោមជើង ឬស្បែកជើងឃ្មុបចេញ។

សំណួរទី១៣. តើអ្វីទៅជាលក្ខខណ្ឌនៃភាពត្រឹមត្រូវនៅក្នុងការជូតស្បែកជើងឃ្មុប ឬស្រោមជើង?

ចម្លើយ. លក្ខខណ្ឌនៃភាពត្រឹមត្រូវនៅការជូតលើស្បែកជើងឃ្មុប ឬស្រោមជើងមាន៖

១. គេត្រូវពាក់ស្បែកជើងឃ្មុបឬស្រោមជើងនេះក្នុងពេលដែលគេ មានភាពជ្រះស្អាត ពោលគឺបន្ទាប់ពីបានយកទឹករូហ្សូច ។

២. ស្បែកជើងឃ្មុបឬស្រោមជើងនោះ មានភាពជ្រះស្អាត។ ដូចនេះ គេមិនអនុញ្ញាតឲ្យជូតលើស្បែកជើងឃ្មុបឬស្រោមជើងដែល កខ្វក់(ណាជិស)នោះឡើយ។

៣. ស្បែកជើងឃ្មុបឬស្រោមជើងនោះ ត្រូវគ្របជិតកន្លែងដែល ចាំបាច់ត្រូវលាងក្នុងពេលយករូហ្សូ(ពោលគឺត្រូវគ្របជិតភ្នែកគោល)។

៤. ត្រូវជូតវាក្នុងរយៈពេលដែលត្រូវបានគេកំណត់ជាក់លាក់។ ចំពោះអ្នកដែលមិនធ្វើដំណើរ គេអាចជូតបានក្នុងកំឡុងពេលមួយថ្ងៃ មួយយប់។ រីឯអ្នកដែលធ្វើដំណើរវិញ គេអាចជូតបានក្នុងកំឡុងពេលបី ថ្ងៃ បីយប់។

សំណួរទី១៤. ចូរប្រាប់ពីរបៀបនៃការជូតលើស្បែកជើងឃ្មុប ឬ ស្រោមជើង។

ចម្លើយ. ចំពោះរបៀបនៃការជូតលើស្បែកជើងឃ្មុប ឬស្រោម ជើង គឺគេត្រូវផ្សើមដៃរបស់គេនឹងទឹក រួចយកទៅជូតលើស្បែកជើង ឃ្មុប ឬស្រោមជើងនោះ ដោយត្រូវបង្អួសពីចុងម្រាមជើង រហូតដល់ក ជើង។ ជូតជើងស្តាំដោយដៃស្តាំ និងជូតជើងឆ្វេងដោយដៃឆ្វេង ហើយ ត្រូវញែកម្រាមដៃចេញពីគ្នានៅពេលជូត និងត្រូវជូតតែមួយដង ប៉ុណ្ណោះ។

សំណួរទី១៥. តើប្រការអ្វីដែលនាំឲ្យខូចដល់ការជួតនេះ?

ចម្លើយ. ប្រការដែលនាំឲ្យខូចដល់ការជួតនេះគឺ៖

១) ការផុតរយៈពេលនៃការជួត។ ដូចនេះ គេមិនអនុញ្ញាតឲ្យបន្តការជួតលើស្បែកជើងឃ្មុប ឬស្រោមជើងនេះក្រោយពីផុតរយៈពេលនៃការជួតដែលត្រូវបានកំណត់នោះឡើយ ពោលគឺមួយថ្ងៃ មួយយប់សម្រាប់អ្នកដែលមិនធ្វើដំណើរ និងបីថ្ងៃ បីយប់សម្រាប់អ្នកធ្វើដំណើរ។

២) ដោះស្បែកជើងឃ្មុប ឬស្រោមជើងចេញ៖ កាលគេដោះស្បែកជើងឃ្មុប ឬស្រោមជើងចេញក្រោយពីគេបានជួតលើវាហើយនោះ គឺការជួតនោះត្រូវខូច។

សំណួរទី១៦. តើសឡាត មានន័យយ៉ាងដូចម្តេច?

ចម្លើយ. សឡាត គឺជាការគោរពសក្តារៈចំពោះអស់ឡោះជាម្ចាស់តាមរយៈពាក្យសម្តី និងកាយវិការដែលត្រូវបានកំណត់ ដែលចាប់ផ្តើមដោយការតឹកពៀរ និងបញ្ចប់ដោយការឲ្យសាឡាម។

សំណួរទី១៧. តើច្បាប់អ៊ីស្លាមកំណត់យ៉ាងណាចំពោះការសឡាត?

ចម្លើយ. ការសឡាត គឺជាកាតព្វកិច្ច(ហ្វើរទូ)ទៅលើជនមូស្លីមគ្រប់រូប។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا ﴾ سورة النساء: 113

មានន័យថា៖ “ពិតប្រាកដណាស់សឡាត គឺជាកាតព្វកិច្ចលើ បណ្តាអ្នកមានជំនឿ ដែលមានពេលវេលាកំណត់យ៉ាងច្បាស់លាស់”។

សំណួរទី១៨ តើច្បាប់អ៊ីស្លាមចែងយ៉ាងណាចំពោះអ្នកដែល បោះបង់សឡាត?

ចម្លើយ. អ្នកដែលបោះបង់សឡាត គឺក្លាយជាអ្នកដែលបោះបង់ ជំនឿ(ការហ្វៀរ)។

ព្យាករីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(العهد الذي بيننا وبينهم الصلاة، فمن تركها فقد كفر) رواه أحمد والترمذي وغيرهما

មានន័យថា៖ “ការបែងចែករវាងពួកយើងនិងពួកគេ គឺការ សឡាត។ ហេតុនេះ ជនណាដែលបោះបង់ចោលវា គេពិតជាក្លាយជា អ្នកបោះបង់ជំនឿ(ការហ្វៀរ)”។

សំណួរទី១៩. តើសឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវ ប្រតិបត្តិក្នុងមួយថ្ងៃមួយយប់មានប៉ុន្មាន? តើសឡាតនីមួយៗមាន ប៉ុន្មានរ៉ក្កាត់?

ចម្លើយ. សឡាតដែលជាកាតព្វកិច្ចលើជនមូស្លីមត្រូវប្រតិបត្តិ គឺ មានប្រាំពេលក្នុងមួយថ្ងៃមួយយប់ គឺសឡាតស៊ិរុស(ពេលទៀបភ្លឺ) មានចំនួនពីររ៉ក្កាត់ សឡាតហ្ស៊ិហោរ(ពេលថ្ងៃត្រង់) មានចំនួនបួនរ៉ក្កាត់ សឡាតអាស៊ីរ(ពេលរសៀល) មានចំនួនបួនរ៉ក្កាត់ សឡាតម៉ាហ្គ្រីប

(ពេលព្រលប់បន្ទាប់ពីថ្ងៃលិច) មានចំនួនបីរ៉ក្កាត់ និងសឡាតអ៊ីស្លា
(សឡាតពេលយប់) មានចំនួនបួនរ៉ក្កាត់។

សំណួរទី២០. តើលក្ខខណ្ឌ(សារ៉ាត់)នៃការសឡាត មានអ្វីខ្លះ?

ចម្លើយ. លក្ខខណ្ឌ(សារ៉ាត់)នៃការសឡាតមាន ៖

១. អ្នកអ៊ីស្លាម៖ ដូចនេះ ការសឡាតរបស់អ្នកដែលមិនមែនជា
មូស្លីម គឺមិនត្រឹមត្រូវ(មិនសះ)ឡើយ

២. មានសតិបញ្ញា៖ ដូចនេះ ការសឡាតរបស់មនុស្សរិកលចរិត គឺ
មិនត្រឹមត្រូវនោះទេ។

៣. ចេះដឹងខុសត្រូវ៖ ដូចនេះ ការសឡាតរបស់កូនក្មេងដែលមិន
ទាន់ដឹងខុសត្រូវ គឺមិនត្រឹមត្រូវឡើយ។

៤. នៀត(តាំងចិត្ត)

៥. ចូលដល់ពេលវេលាសឡាត

៦. ជ្រះស្អាតពីហាហ្វាស(មានទឹករូហ្ស)

៧. ជ្រះស្អាតពីប្រការកខ្វក់(ណាជីស)ផ្សេងៗ

៨. បិតបាំងរាងកាយ(អាវរ៉ាត់)

៩. តម្រង់ទៅកាន់គិបឡាត។

សំណួរទី២១. តើរូកុន(គោលគ្រឹះ)នៃសឡាតមានអ្វីខ្លះ?

ចម្លើយ. រូកុនសឡាតមានចំនួន១៤ ដូចខាងក្រោម ៖

១. ឈរនៅក្នុងការសឡាតហ្វីរទូ(សឡាតដែលជាកាតព្វកិច្ច)
ចំពោះអ្នកដែលមានលទ្ធភាព

២. តិកពៀរតុលអៀហារីម គឺការពោលថា "الله أكبر"

៣. សូត្រស៊ីរ៉ោះ អាល់ហ្សាទីហា:

៤. ឱនរុកុ ដោយត្រូវសន្លឹងខ្នងឲ្យបានស្មើ ហើយក្បាលត្រូវស្មើនឹងខ្នង

៥. ងើបពីរុកុ

៦. ឈរត្រង់បន្ទាប់ពីងើបពីរុកុ

៧. ក្រាបស៊ូជោតលើអវៈយវៈទាំងប្រាំពីរ គឺថាសរួមនឹងច្រមុះរបស់គេ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុងជើងទាំងពីរ។

៨. ងើបពីស៊ូជោត

៩. អង្គុយចន្លោះរវាងស៊ូជោតទាំងពីរ

តាមស៊ុណ្ណៈ៖ ត្រូវអង្គុយលើប្រអប់ជើងឆ្វេង បញ្ឈរ ប្រអប់ជើងស្តាំ ហើយតម្រង់ម្រាមជើងទៅរកទិសគិបឡាត់។

១០. មានលំនឹង(តម៉ាក់នីណៈ)រវាងរូកុនទាំងអស់

១១. សូត្រតៈយិតចុងក្រោយ

១២. អង្គុយដើម្បីសូត្រតៈយិតចុងក្រោយ។

១៣. ឲ្យសាឡាមចំនួនពីរដង ដោយត្រូវសូត្រថា៖

"السلام عليكم ورحمة الله"

១៤. លំដាប់លំដោយរវាងរូកុនទាំងឡាយ(ដូចដែលបានរៀបរាប់ខាងលើ)។ ដូចនេះ ប្រសិនបើគេស៊ូជោតមុននឹងរូកុដោយចេតនានោះ សឡាតរបស់គេនឹងត្រូវខូច(ប៉ាតាល់)។ តែប្រសិនបើដោយអចេតនា

ដោយសារតែភ្លេចនោះ ចាំបាច់ត្រូវត្រឡប់ទៅរកឡើងវិញ បន្ទាប់មក ទើបស្វ័យជោគ។

សំណួរទី២២. ចូររៀបរាប់ពីប្រការវ៉ាជិប(ប្រការចាំបាច់)នៃ សឡាត?

ចម្លើយ. ប្រការវ៉ាជិបនៃសឡាតមាន៨ប្រការដូចជា ៖

១. តឹកពៀរទាំងអស់ក្រៅពីតឹកពៀរតុលអៀហាវម

២. សូត្រថា៖ " **سَمِعَ اللهُ لِمَنْ حَمِدَهُ** " សម្រាប់អ៊ីម៉ាំ និងអ្នកសឡាត ម្នាក់ឯង

៣. សូត្រថា៖ " **رَبَّنَا وَلَكَ الْحَمْدُ** "

៤. សូត្រថា៖ " **سُبْحَانَ رَبِّيَ الْعَظِيمِ** " ចំនួនមួយដងនៅក្នុងពេលរូកុ

៥. សូត្រថា៖ " **سُبْحَانَ رَبِّيَ الْأَعْلَى** " ចំនួនមួយដងក្នុងពេលស្វ័យជោគ

៦. សូត្រថា៖ " **رَبِّ اغْفِرْ لِي** " នៅចន្លោះរវាងស្វ័យជោគទាំងពីរ

៧. សូត្រតះយិតទីមួយ

៨. អង្គុយដើម្បីសូត្រតះយិតទីមួយ។

សំណួរទី២៣. តើប្រការស្វ័យជោគ(ប្រការគួរតប្បីធ្វើ)នៅក្នុង សឡាតមានអ្វីខ្លះ?

ចម្លើយ. ចំពោះប្រការស្វ័យជោគក្នុងសឡាត គេចែកចេញជាពីរគឺ៖
ទីមួយ៖ ប្រការស្វ័យជោគដែលទាក់ទងនឹងពាក្យសម្តី ដែលគេឲ្យ ឈ្មោះថា ស្វ័យជោគពាក្យសម្តី ៖

ប្រការស្វីណិតក្នុងសឡាតដែលទាក់ទងនឹងពាក្យសម្តី ឬការសូត្រ មានចំនួន១១ប្រការដូចខាងក្រោម ៖

១. សូត្របន្ទាប់ពីតឹកពៀរតុលអៀហារមថា ៖

سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، وَتَبَارَكَ اسْمُكَ، وَتَعَالَى جَدُّكَ، وَلَا إِلَهَ غَيْرُكَ

ដែលគេឲ្យឈ្មោះថា ទូអា អ៊ុសទីហ្វាតៈ។

២. សូត្រ "أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ"

៣. សូត្រ "بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ"

៤. ពោលពាក្យ "آمين" បន្ទាប់ពីសូត្រហ្វាទីហៈចប់។

៥. សូត្រស្វីរ៉ោះអ៊ីម្យបន្ទាប់ពីសូត្រហ្វាទីហៈរួច។

៦. សូត្រ៧៧សម្រាប់អ្នកដែលជាអ៊ីម្យ

៧. សូត្រថា៖

”مِلْءُ السَّمَاوَاتِ وَمِلْءُ الْأَرْضِ، وَمِلْءُ مَا شِئْتَ مِنْ شَيْءٍ بَعْدُ“

បន្ទាប់ពីសូត្រថា ”رَبَّنَا وَلَكَ الْحَمْدُ“

៨. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលរូកុពោលគឺសូត្រថា "سُبْحَانَ رَبِّيَ الْعَظِيمِ" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ

៩. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលស្វីដោត ពោលគឺសូត្រថា ៖ "سُبْحَانَ رَبِّيَ الْأَعْلَى" ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ

១០. សូត្របន្ថែមលើសពីមួយដងទៅលើការសូត្រក្នុងពេលអង្គុយនៅចន្លោះរវាងស៊ូដោតទាំងពីរ ពោលគឺសូត្រ " رَبِّ اغْفِرْ لِي " ចំនួនពីរដង ឬបីដង ឬច្រើនជាងនេះ ។

១១. សឡាវ៉ាតលើក្រុមគ្រួសាររបស់ព្យាការីនៅក្នុងពេលតះយិតចុងក្រោយ សុំពរជ័យ(ហ្គារ៉ាកាត់)ពីអល់ឡោះឲ្យកើតមានដល់លោក និងក្រុមគ្រួសាររបស់លោក ព្រមទាំងសុំទូអាបន្ទាប់ពីនេះ ។

ទីពីរ៖ ប្រការស្វីណិតដែលទាក់ទងនឹងកាយវិការ ដែលគេឲ្យឈ្មោះថា ស្វីណិតកាយវិការ មានដូចជា៖

- ១. លើកដៃទាំងពីរក្នុងពេលតឹកពៀរតុលអៀហារម ពេលតឹកពៀរចុះទៅរូកុ និងពេលងើបពីរូកុ
- ៤. លើកដៃពេលងើបពីតះយិតដើម្បីបន្តវត្តាត់ទីបី
- ៥. ដាក់ដៃស្តាំលើដៃឆ្វេង(ក្នុងពេលឈរ)
- ៦. សម្លឹងមើលទៅកន្លែងស៊ូដោត
- ៧. ញែកជើងទាំងពីរចេញពីគ្នានៅពេលឈរ
- ៨. ចាប់ក្បាលជង្គង់ដោយដៃទាំងពីរ ហើយញែកម្រាមដៃក្នុងពេលរូកុ និងត្រូវសន្ធឹងខ្នងឲ្យបានស្មើ ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង
- ៩. ដាក់អវៈយវៈស៊ូដោតទាំងអស់ឲ្យដល់ដី ដោយឲ្យប៉ះផ្ទាល់នឹងកន្លែងស៊ូដោត

១០. ញែកកែងដៃទាំងពីរចេញពីខ្លួន ញែកពោះចេញពីភ្លៅទាំងពីរ ញែកភ្លៅទាំងពីរចេញពីកំភួនជើង ញែកជង្គង់ទាំងពីរចេញពីគ្នា បញ្ឈរ

ប្រអប់ជើងទាំងពីរ ហើយដាក់ម្រាមជើងតម្រង់ទិសគិបឡាត់ ដាក់ដៃ
ទាំងពីរស្មើនឹងស្មា ហើយម្រាមដៃតម្រង់ទិសគិបឡាត់។

១១. អង្គុយលើបាតជើងឆ្វេងក្នុងពេលអង្គុយនៅចន្លោះរវាង
ស៊ូដោតទាំងពីរ និងក្នុងពេលអង្គុយសូត្រតះយិតទីមួយ និងត្រូវអង្គុយ
ដាក់តូទដល់ដីក្នុងពេលអង្គុយសូត្រតះយិតទីពីរ

១២. លាដៃទាំងពីរដាក់នៅលើភ្លៅ ដោយដាក់ម្រាមដៃជាប់ក្នុង
ពេលអង្គុយ និងពេលអង្គុយសូត្រតះយិត គ្រាន់តែពេលអង្គុយសូត្រ
តះយិត ត្រូវក្តាប់ដៃស្តាំ ក្តាប់ម្រាមដៃមេនឹងម្រាមដៃកណ្តាល ហើយ
ចង្អុលម្រាមដៃចង្អុលក្នុងពេលហ្ស៊ីកៀរទៅចំពោះអស់ឡោះ។

១៣. ងាកមុខទៅខាងស្តាំនិងខាងឆ្វេង នៅពេលឲ្យសាឡាម។

សំណួរទី២៤. ចូររៀបរាប់ពីប្រការដែលនាំឲ្យខូចសឡាត។

ចម្លើយ. ប្រការដែលនាំឲ្យខូចសឡាតមានដូចជា ៖

- ១. បោះបង់រូកុនណាមួយ ឬលក្ខខណ្ឌណាមួយនៃការសឡាត
- ២. និយាយដោយចេតនា
- ៣. ការហូប និងផឹក
- ៤. ធ្វើចលនាច្រើនបន្តបន្ទាប់គ្នា(ដោយគ្មានការចាំបាច់)។

សំណួរទី២៥. តើជនមូស្លីមត្រូវសឡាតដោយរបៀបណា?

ចម្លើយ. របៀបនៃការសឡាតមានដូចខាងក្រោម ៖

១. តម្រង់ខ្លួនប្រាណរបស់គេទាំងមូលទៅកាន់ទិសគិបឡាត់
ដោយមិនត្រូវងាកខ្លួនចេញ ឬបែរខ្លួនចេញនោះឡើយ។

២. បន្ទាប់មក ត្រូវនៀតនៅក្នុងចិត្តនូវសឡាតដែលគេចង់សឡាត ដោយមិនត្រូវបញ្ចេញសំឡេងនៀតនោះឡើយ។

៣. បន្ទាប់មក សូត្រតឹកពៀរតុលអៀហារីម ដោយសូត្រថា “الله أكبر” ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មា នៅពេលតឹកពៀរនោះ :

៤. បន្ទាប់មក ដាក់បាតដៃស្តាំរបស់គេលើខ្នងដៃឆ្វេង និងដាក់លើ ទ្រូង

៥. បន្ទាប់មក សូត្រទូអា អ៊ុសទីហ្វតៈ ដោយសូត្រថា ៖
اللَّهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللَّهُمَّ نَقِّنِي
مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأَبْيَضُ مِنَ الدَّنَسِ، اللَّهُمَّ اغْسِلْنِي مِنْ
خَطَايَايَ بِالْثَّلَجِ وَالْمَاءِ وَالْبَرَدِ

ឬសូត្រថា ៖
سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ وَتَبَارَكَ اسْمُكَ وَتَعَالَى جَدُّكَ وَلَا إِلَهَ غَيْرُكَ

៦. បន្ទាប់មក សូត្រ "أعوذ بالله من الشيطان الرجيم"

៧. បន្ទាប់មកទៀតសូត្រ "بسم الله الرحمن الرحيم" ហើយសូត្រស្វ៊ីរ៉ោះ អាល់ហ្សាទីហៈ ដោយសូត្រថា ៖

﴿ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ الرَّحْمَنِ الرَّحِيمِ مَالِكِ يَوْمِ الدِّينِ إِيَّاكَ نَعْبُدُ وَإِيَّاكَ
نَسْتَعِينُ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ
عَلَيْهِمْ وَلَا الضَّالِّينَ ﴾

ក្រោយសូត្រហ្វាទីហៈចប់ ត្រូវពោលពាក្យ “ آمین ” ដែលមានន័យថា “សូមអស់ឡោះជាម្ចាស់ទទួលយកផងចុះ”។

៨. បន្ទាប់មកទៀត សូត្រអ្វីដែលងាយស្រួលអំពីគម្ពីរគួរអានដែលគេចាំ ហើយគួរសូត្រឲ្យបានយូរ(សូត្រវែង)ក្នុងពេលសឡាតស៊ូពុស។

៩. បន្ទាប់មកទៀត ត្រូវឱនរូកុ ពោលគឺត្រូវបន្ទន់ខ្នងរបស់គេ ជាការលើកតម្កើងចំពោះអស់ឡោះជាម្ចាស់។ ត្រូវសូត្រតិកពៀរពេលឱនចុះទៅរូកុនេះ ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេឲ្យស្មើនឹងស្មាទាំងពីរ។ ត្រូវសន្លឹងខ្នងឲ្យបានស្មើ ហើយត្រូវដាក់ក្បាលស្មើនឹងខ្នង ហើយដាក់ដៃទាំងពីរលើជង្គង់ដោយញែកម្រាមដៃចេញពីគ្នា។

១០. សូត្រនៅក្នុងពេលរូកុថា " سُبْحَانَ رَبِّيَ الْعَظِيمِ " ចំនួនបីដង ហើយប្រសិនបើគេអាចបន្ថែមថា៖ "اللَّهُمَّ اغْفِرْ لِي ، وَبِحَمْدِكَ ، اللَّهُمَّ اغْفِرْ لِي" ទៀត គឺជាការប្រសើរ។

១១. បន្ទាប់មក ងើបពីរូកុវិញ ហើយសូត្រថា "سَمِعَ اللَّهُ لِمَنْ حَمِدَهُ" ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេរហូតស្មើនឹងស្មាទាំងពីរ។ ចំពោះម៉ាក់មុម គឺមិនតម្រូវឲ្យសូត្រ "سَمِعَ اللَّهُ لِمَنْ حَمِدَهُ" នោះទេ។

១២. បន្ទាប់ពីឈរត្រង់ហើយ ត្រូវសូត្រថា رَبَّنَا وَلَكَ الْحَمْدُ، مِلْءُ السَّمَاوَاتِ وَالْأَرْضِ، وَمِْلْءُ مَا شِئْتَ مِنْ شَيْءٍ بَعْدُ

១៣. បន្ទាប់មកទៀត ចុះទៅស្ថិតលើកទីមួយ ដោយសូត្រនៅពេលចុះទៅស្ថិតនោះថា “ اللهُ أكبر ”។ ត្រូវស្ថិតលើអវៈយវៈទាំងប្រាំពីរ គឺថាសរួមនឹងច្រមុះ បាតដៃទាំងពីរ ក្បាលជង្គង់ទាំងពីរ និងចុង

ជើងទាំងពីរ។ ញែកកែងដៃទាំងពីរចេញពីខ្លួន មិនត្រូវដាក់ដៃរាបស្មើលើដីឡើយ ហើយត្រូវដាក់ម្រាមដៃតម្រង់គឺបឡាត់។

១៤. សូត្រក្នុងពេលស្វ៊ីជោគនោះថា៖ "سُبْحَانَ رَبِّيَ الْأَعْلَى" ចំនួនបីដង។ ប្រសិនបើគេបន្ថែមថា "اللَّهُمَّ اغْفِرْ لِي" គឺជាការប្រសើរ។

១៥. បន្ទាប់មកទៀត ងើបក្បាលរបស់គេពីស្វ៊ីជោគមកវិញ ដោយសូត្រថា "الله أكبر" ។

១៦. បន្ទាប់មកទៀត អង្គុយចន្លោះរវាងស្វ៊ីជោគទាំងពីរ ដោយអង្គុយលើប្រអប់ជើងខាងឆ្វេង បញ្ឈររប្រអប់ជើងខាងស្តាំ ភ្ជាប់ដៃស្តាំដាក់លើភ្លៅស្តាំជិតក្បាលជង្គង់ ហើយចង្អុលនឹងម្រាមចង្អុលរួចកម្រើកវានៅពេលទូអា ភ្ជាប់ចុងម្រាមដៃមេជាមួយចុងម្រាមដៃកណ្តាលរវាងជង្គង់ លាដៃឆ្វេង និងដាក់ម្រាមដៃជាប់គ្នាលើភ្លៅឆ្វេងជិតក្បាលជង្គង់។

១៧. សូត្រក្នុងពេលអង្គុយចន្លោះរវាងស្វ៊ីជោគនោះថា៖
رب اغْفِرْ لِي، وارْحَمْنِي، واهدني، وارزُقني، واجبرني، وَعَافِنِي

១៨. បន្ទាប់មកទៀត ត្រូវចុះទៅស្វ៊ីជោគជាលើកទីពីរដូចការស្វ៊ីជោគលើកទីមួយដែរ ទាំងការសូត្រ និងកាយវិការ ព្រមទាំងតឹកពៀរពេលស្វ៊ីជោគ។

១៩. បន្ទាប់មកទៀត ត្រូវក្រោកពីស្វ៊ីជោគលើកទីពីរនេះ(មកឈរត្រង់វិញ) ដោយសូត្រថា "الله أكبر" ហើយត្រូវសឡាតនៅវិញ្ញាតទីពីរនេះ

ដូចក្នុងវគ្គតំទីមួយដែរ ទាំងការសូត្រ និងកាយវិការផ្សេងៗ លើកលែង តែទូអាអ៊ីសទីហ្វតៈប៉ុណ្ណោះដែលមិនតម្រូវឲ្យសូត្រ។

២០. បន្ទាប់ពីបញ្ចប់វគ្គតំទីពីរ(ក្រោយពីបានស្និដ្ឋានលើកទីពីរ រួច) គេត្រូវសូត្រតឹកពៀរ " اللهُ أَكْبَرُ " ហើយត្រូវអង្គុយចុះ និងត្រូវអង្គុយ ដូចរបៀបដែលគេអង្គុយនៅចន្លោះរវាងស្និដ្ឋានទាំងពីរដូច្នោះដែរ។

២១. បន្ទាប់មកទៀត ត្រូវសូត្រតៈយិតនៅក្នុងពេលអង្គុយនេះ ដោយសូត្រថា ៖

التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلَامُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ
وَبَرَكَاتُهُ السَّلَامُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ
وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ

២២. ក្រោយមក ត្រូវសឡាវ៉ាតលើណាពីដោយសូត្រថា៖

اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى إِبْرَاهِيمَ وَعَلَى
آلِ إِبْرَاهِيمَ ، إِنَّكَ حَمِيدٌ مَجِيدٌ ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ،
كَمَا بَارَكْتَ عَلَى إِبْرَاهِيمَ وَعَلَى آلِ إِبْرَاهِيمَ ، إِنَّكَ حَمِيدٌ مَجِيدٌ ،

២៣. រួចមក គេអាចទូអាដូចខាងក្រោម៖

اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ عَذَابِ جَهَنَّمَ ، وَمِنْ عَذَابِ الْقَبْرِ ، وَمِنْ فِتْنَةِ الْمَحْيَا
وَالْمَمَاتِ ، وَمِنْ شَرِّ فِتْنَةِ الْمَسِيحِ الدَّجَالِ

ហើយគេអាចសុំទូអា(បូងសូង)ផ្សេងៗទៀតដែលគេចង់បាននៃ ប្រការល្អក្នុងលោកិយ និងបរលោក។

២៤. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នា នេះដែរ។

២៥. ប្រសិនបើសឡាតនោះជាសឡាតដែលមានបីរ៉ក្កាត់ ឬបួនរ៉ក្កាត់ នៅពេលដែលគេសូត្រតះយិតទីមួយចប់ គឺត្រង់ឃ្លាថា៖

"أشهد أن لا إله إلا الله وأشهد أن محمداً عبده ورسوله"

គេត្រូវឈប់សូត្រ រួចមក គេត្រូវក្រោកឈរឡើងដោយសូត្រថា៖ الله أكبر ព្រមជាមួយនឹងលើកដៃទាំងពីររបស់គេស្មើនឹងស្មាទាំងពីរ។

២៦. បន្ទាប់មក គេត្រូវបន្តសឡាតនូវរ៉ក្កាត់ដែលនៅសល់ ដោយត្រូវសឡាតដូចក្នុងរ៉ក្កាត់ទីពីរដែរ តែមិនត្រូវសូត្រអ្វីផ្សេងបន្ទាប់ពីសូត្រហ្វាទីហៈរួចនោះទេ។

២៧. បន្ទាប់មកទៀត ត្រូវអង្គុយលក្ខណៈបែបដាក់គូទផ្ទាល់ដី ដោយអង្គុយបញ្ឈរ ប្រអប់ជើងខាងស្តាំ ដាក់ប្រអប់ជើងខាងឆ្វេងពីក្រោមកជើងខាងស្តាំ និងដាក់គូទអង្គុយលើដី ហើយដាក់ដៃទាំងពីរលើក្តៅដូចពេលអង្គុយតះយិតទីមួយដែរ។

២៨. សូត្រតះយិតនៅក្នុងពេលអង្គុយនេះរហូតដល់ចប់ រួចសឡាតលើណាពី ហើយគេអាចសុំទូអាផ្សេងៗបន្ទាប់ពីនោះ។

២៩. ជាចុងក្រោយ គេត្រូវឲ្យសាឡាមទៅខាងស្តាំ ដោយសូត្រថា "السلام عليكم ورحمة الله" រួចឲ្យសាឡាមទៅខាងឆ្វេងដោយសូត្រដូចគ្នាដែរ។

សំណួរទី២៦. ចូរលើកឡើងពីហ្សីកៀរដែលគេត្រូវសូត្រក្រោយសឡាតហ្វីរទូ(សឡាតដែលជាកាតព្វកិច្ច)។

ចម្លើយ. ហ្សីកៀរបន្ទាប់ពីសឡាតហ្វីរទូ(សឡាតដែលជាកាតព្វកិច្ច) គឺគេត្រូវសូត្រដូចខាងក្រោម៖

• **أَسْتَغْفِرُ اللَّهَ، أَسْتَغْفِرُ اللَّهَ، أَسْتَغْفِرُ اللَّهَ**

• **اللَّهُمَّ أَنْتَ السَّلَامُ، وَمِنْكَ السَّلَامُ، تَبَارَكْتَ يَا ذَا الْجَلَالِ وَالْإِكْرَامِ**

• **لا إِلَهَ إِلاَّ اللَّهُ وَحْدَهُ لا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. اللَّهُمَّ لا مَانِعَ لِمَا أَعْطَيْتَ، وَلا مُعْطِي لِمَا مَنَعْتَ، وَلا يَنْفَعُ ذَا الْجَدِّ مِنْكَ الْجَدُّ**

• **لا إِلَهَ إِلاَّ اللَّهُ وَحْدَهُ لا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ. لا حَوْلَ وَلا قُوَّةَ إِلاَّ بِاللَّهِ، لا إِلَهَ إِلاَّ اللَّهُ، وَلا نَعْبُدُ إِلاَّ إِيَّاهُ، لَهُ التَّعْمَةُ وَهُوَ الْفَضْلُ وَلَهُ الثَّنَاءُ الْحَسَنُ، لا إِلَهَ إِلاَّ اللَّهُ مُخْلِصِينَ لَهُ الدِّينَ وَلَوْ كَرِهَ الْكَافِرُونَ.**

• រួចមកសូត្រ “سُبْحَانَ اللَّهِ” ៣៣ដង “الْحَمْدُ لِلَّهِ” ៣៣ដង “اللَّهُ أَكْبَرُ” ៣៣ដង និងសូត្របង្កប់១០០ដងនឹង៖

لا إِلَهَ إِلاَّ اللَّهُ وَحْدَهُ لا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ

• បន្ទាប់មក សូត្រស្វីរ៉ោះ អាស់អៀខ្លឹស, ស្វីរ៉ោះ អាស់ហ្វាឡីក, និងស្វីរ៉ោះ អាស័ណាស ដោយត្រូវសូត្រចំនួនបីៗដងចំពោះសឡាតស្វីពុស និងសឡាតម៉ាហ្គ្រីប និងសូត្រចំនួនមួយដងចំពោះសឡាតផ្សេងទៀត។

• សូត្រអាយ៉ាត់គួរស៊ីយ៍ ចំនួនមួយដង

សំណួរទី២៧. តើសឡាតស្វីណិតរ៉ាតិប(ស្វីណិតអមហ្វៀរទូ)មានអ្វីខ្លះ? តើវាមានឧត្តមភាពបែបណា?

ចម្លើយ. សឡាតស្វីណិតរ៉ាតិប(ស្វីណិតអមសឡាតហ្វៀរទូ)មាន ៖

- ❖ ពីរវគ្គតម្កល់សឡាតស្វីពុស(សឡាតពេលទៀបត្រង់)
- ❖ បួនវគ្គតម្កល់សឡាតហ្ស៊ីហោរ(សឡាតពេលថ្ងៃត្រង់)
- ❖ ពីរវគ្គតម្កល់បន្ទាប់ពីសឡាតហ្ស៊ីហោរ
- ❖ ពីរវគ្គតម្កល់បន្ទាប់ពីសឡាតម៉ាហ្គ្រីប (សឡាតពេលព្រលប់)
- ❖ ពីរវគ្គតម្កល់បន្ទាប់ពីសឡាតអ៊ីស្លា (សឡាតពេលយប់)

ឧត្តមភាព(ហ្វាទីឡាត់)របស់វា៖

ព្យាករឹមហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(مَا مِنْ عَبْدٍ مُسْلِمٍ يُصَلِّيَ لِلَّهِ تَعَالَى كُلَّ يَوْمٍ ثِنْتَيْ عَشْرَةَ رَكْعَةً تَطَوُّعًا غَيْرَ
 الْفَرِيضَةِ ، إِلَّا بَنَى اللَّهُ لَهُ بَيْتًا فِي الْجَنَّةِ) رواه مسلم

មានន័យថា៖ “អ្នកអ៊ីស្លាមទាំងឡាយណាដែលសឡាតដើម្បីអស់ឡោះរាល់ថ្ងៃចំនួន១២វគ្គតម្កល់ដោយស្ម័គ្រចិត្ត ក្រៅពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វៀរទូ)នោះ អស់ឡោះជាម្ចាស់នឹងសង់ផ្ទះមួយសម្រាប់គាត់នៅក្នុងឋានសួគ៌”។

សំណួរទី២៨. តើថ្ងៃណាដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍?

ចម្លើយ. ថ្ងៃដែលល្អប្រសើរជាងគេក្នុងមួយសប្តាហ៍ គឺថ្ងៃដុមអាត់ (ថ្ងៃសុក្រ)។

ព្យាការីមូហាំម៉ាត់ លោកបានមានប្រសាសន៍ថា៖

(إِنَّ مِنْ أَفْضَلِ أَيَّامِكُمْ يَوْمَ الْجُمُعَةِ : فِيهِ خُلِقَ آدَمُ، وَفِيهِ قُبِضَ، وَفِيهِ النَّفْخَةُ،
وَفِيهِ الصَّعْقَةُ ؛ فَأَكْثَرُوا عَلَيَّ مِنَ الصَّلَاةِ فِيهِ ؛ فَإِنَّ صَلَاتَكُمْ مَعْرُوضَةٌ عَلَيَّ .
قَالَ : قَالُوا : يَا رَسُولَ اللَّهِ ! وَكَيْفَ تُعْرَضُ صَلَاتُنَا عَلَيْكَ وَقَدْ أَرَمْتَ - يَقُولُونَ :
بَلَيْتَ - ؟ فَقَالَ : " إِنَّ اللَّهَ عَزَّ وَجَلَّ حَرَّمَ عَلَى الْأَرْضِ أَجْسَادَ الْأَنْبِيَاءِ) رواه

أبو داود وغيره

មានន័យថា : “ពិតណាស់ នៅក្នុងចំណោមថ្ងៃដ៏ល្អបំផុតរបស់
ពួកអ្នក គឺថ្ងៃដុមអាត់(ថ្ងៃសុក្រ)។ ក្នុងថ្ងៃនោះ គេបានបង្កើតអាហ្វាំ
ហើយក្នុងថ្ងៃនោះដែរ គេបានដកយកជីវិតគាត់វិញ។ នៅក្នុងថ្ងៃនោះ
ដែរ ជាថ្ងៃដែលគេផ្តុំត្រៃ(ថ្ងៃបរលោក) ហើយនៅក្នុងថ្ងៃនោះផងដែរ ជា
ថ្ងៃដែលគេដកយកជីវិតទាំងឡាយ។ ហេតុនេះ ចូរពួកអ្នកសឡាវ៉ាត
មកចំពោះខ្ញុំឲ្យបានច្រើននៅថ្ងៃនេះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នក
ត្រូវគេយកមកបង្ហាញខ្ញុំ។ គេបានបន្តថា៖ ពួកគេបានសួរថា៖ “ឱវស្វី
លុលឡោះ! តើការសឡាវ៉ាតរបស់ពួកខ្ញុំត្រូវគេយកទៅបង្ហាញលោក
យ៉ាងដូចម្តេច ខណៈដែលរាងកាយរបស់លោករលួយហើយនោះ?”
លោកបានឆ្លើយថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បាន
ហាមឃាត់ដីមិនឲ្យស៊ីរាងកាយរបស់បណ្តាព្យាការីទាំងឡាយនោះ
ឡើយ”។

សំណួរទី២៩. តើច្បាប់ចែងយ៉ាងដូចម្តេចចំពោះសឡាត

ជុមអាត់?

ចម្លើយ. សឡាតជុមអាត់ គឺជាកាតព្វកិច្ចលើបុរសអ៊ីស្លាមគ្រប់រូប ដែលធំដឹងក្តី និងមានសតិបញ្ញា។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نُودِيَ لِلصَّلَاةِ مِنْ يَوْمِ الْجُمُعَةِ فَاسْعَوْا إِلَىٰ ذِكْرِ اللَّهِ
وَدَرُّوا الْبَيْعَ ۚ ذَلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ ﴾ سورة الجمعة: 9

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលមានគេ អំពាវនាវពួកអ្នកឱ្យទៅសឡាតនៅថ្ងៃសុក្រ ចូរពួកអ្នករួសរាន់ទៅរក ការរំលឹកចំពោះអស់ឡោះ ហើយចូរពួកអ្នកបោះបង់ចោលនូវការលក់ ជួរ។ នោះគឺជាការប្រសើររបស់បំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបាន ដឹង”។

សំណួរទី៣០. តើសឡាតជុមអាត់មានប៉ុន្មានរឺក្តាត់?

ចម្លើយ. សឡាតជុមអាត់មានពីររឺក្តាត់។ អ៊ីម៉ាត្រូសូត្រព្វៗនៅក្នុង រឺក្តាត់ទាំងពីរនេះ។ ព្រមជាមួយនេះ គេត្រូវសូត្រខុតហ្នះមុននឹងសឡាត ជុមអាត់នេះផងដែរ។

សំណួរទី៣១. តើគេអនុញ្ញាតឱ្យគេចវេសមិនចូលរួមសឡាត

ជុមអាត់ដែរឬទេ?

ចម្លើយ. គេមិនអនុញ្ញាតឲ្យគេចវេសមិនចូលរួមសឡាតដុមអាត់ ឡើយ ព្រោះមានភស្តុតាងដែលបញ្ជាក់ដូចនេះ ដោយព្យាការី មូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(مَنْ تَرَكَ ثَلَاثَ جُمُعٍ تَهَاوُنًا بِهَا طَبَعَ اللَّهُ عَلَى قَلْبِهِ) رواه أبو داود وغيره

មានន័យថា៖ “ជនណាដែលបោះបង់(សឡាត)បីដុមអាត់ដោយ ភាពមើលស្រាលចំពោះវានោះ អស់ឡោះជាម្ចាស់នឹងបោះត្រាភ្និតលើ ចិត្តរបស់គេ”។

សំណួរទី៣២. ចូរលើកឡើងពីប្រការស្វីណិតដែលគួរគប្បីធ្វើនៅ ថ្ងៃដុមអាត់។

ចម្លើយ. ប្រការស្វីណិតដែលគួរគប្បីធ្វើនៅថ្ងៃដុមអាត់ មានដូចជា៖

១. ងូតទឹក
២. ប្រើប្រាស់គ្រឿងក្រអូប
៣. ស្លៀកសម្លៀកបំពាក់ស្អាតៗ
៤. រួសរាន់ទៅកាន់ម៉ាស៊ូត
៥. បង្កើននូវការសឡាតលើព្យាការីមូហាំម៉ាត់ ﷺ
៦. សូត្រសូរ៉ោះ អាល់កះហ្វី
៧. ធ្វើដំណើរទៅម៉ាស៊ូតដោយដើរថ្មើដឹង
៨. ព្យាយាមស្វែងរកពេលវេលា១ម៉ោងដែលគេទទួលយកទូអា

សំណួរទី៣៣. ចូរលើកឡើងពីឧត្តមភាពនៃការសឡាតដើម៉ាអ៖ (សឡាតរួមគ្នា)។

ចម្លើយ. ឧត្តមភាពនៃការសឡាតដើម៉ាអះ(សឡាតរួមគ្នា) គឺដូចមានបញ្ជាក់ក្នុងហាទីស្ត អាប់ទុលឡោះ ពិន អ៊ូមើរ **رضي الله عنه** ពិតណាស់ រឺស៊ូលុលឡោះ **ﷺ** លោកបានមានប្រសាសន៍ថា៖

(صَلَاةَ الْجَمَاعَةِ أَفْضَلُ مِنْ صَلَاةِ الْفَدِّ بِسَبْعٍ وَعِشْرِينَ دَرَجَةً) متفق عليه

មានន័យថា៖ “ការសឡាតរួមគ្នា ល្អជាងការសឡាតម្នាក់ឯង ចំនួន២៧កម្រិត”។

សំណួរទី៣៤. តើអ្វីជាភាពស្នឹងស្មាធ(ឃ្មសុ)ក្នុងសឡាត?

ចម្លើយ. គឺការធ្វើកាយវិការផ្សេងៗនៃសឡាតដោយភាពនឹងនរ ព្រមជាមួយនឹងការផ្ទុះអារម្មណ៍ ឬដាក់ចិត្ត។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ قَدْ أَفْلَحَ الْمُؤْمِنُونَ. الَّذِينَ هُمْ فِي صَلَاتِهِمْ خَاشِعُونَ ﴾ سورة المؤمنون: 1-2

មានន័យថា៖ “បណ្តាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ គឺបណ្តាអ្នកដែលមានចិត្តនឹងនរក្នុងការប្រតិបត្តិសឡាតរបស់ពួកគេ”។

សំណួរទី៣៥. ចូរឲ្យនិយមន័យហ្សាកាត់?

ចម្លើយ. ហ្សាកាត់ គឺជាសិទ្ធិដែលចាំបាច់ចំពោះប្រភេទទ្រព្យសម្បត្តិជាក់លាក់ដែលត្រូវផ្តល់ទៅឲ្យក្រុមណាមួយជាក់លាក់ និងក្នុងពេលវេលាជាក់លាក់។

វាជារូកុន(គោលគ្រឹះ)មួយក្នុងចំណោមរូកុនអ៊ីស្លាម ហើយការបរិច្ចាគហ្សាកាត់នេះ គឺជាកាតព្វកិច្ចដែលគេដកយកពីអ្នកមានផ្តល់ទៅឲ្យអ្នកក្រី។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَأَتُوا الزَّكَاةَ ﴾ سورة البقرة: 43

មានន័យថា៖ “ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់”។

សំណួរទី៣៦. តើអ្វីជាការបរិច្ចាគទានដែលគេជំរុញឲ្យធ្វើ(មិនមែនជាកាតព្វកិច្ច)?

ចម្លើយ. គឺជាការបរិច្ចាគទានទាំងឡាយក្រៅពីហ្សាកាត់ ដូចជាការបរិច្ចាគអ្វីមួយទៅក្នុងផ្លូវសប្បុរសនៅក្នុងពេលវេលាណាមួយ (ដោយគ្មានកំណត់)។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَأَنْفِقُوا فِي سَبِيلِ اللَّهِ ﴾ سورة البقرة: 195

មានន័យថា៖ “ហើយចូរពួកអ្នកចំណាយ(ទ្រព្យសម្បត្តិ)ក្នុងមាតិកា របស់អស់ឡោះ”។

សំណួរទី៣៧. ចូរឲ្យនិយមន័យការបូស។

ចម្លើយ. ការបូស គឺជាការគោរពសក្តារៈ(អ៊ីហ្គាហ្គាត់)ចំពោះអស់ឡោះជាម្ចាស់ដោយការតម(អត់ទ្រាំ)ពីរាល់ប្រការទាំងឡាយណាដែលនាំឲ្យខូចបូស ចាប់តាំងពីហ្វាដើរ(សេតរុណារៈ) រហូតដល់ថ្ងៃលិចដោយភ្ជាប់ជាមួយនឹងការនៀត(តាំងចិត្ត)។ វាមានពីរប្រភេទ ៖

១. ការបួសដែលជាកាតព្វកិច្ច៖ ដូចជាការបួសខែរ៉ម៉ាហ្គាន ដែលវាជារូកុនមួយក្នុងចំណោមរូកុនអ៊ីស្លាម។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ ﴾ سورة البقرة: 183

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! គេបានដាក់កាតព្វកិច្ចបួសមកលើពួកអ្នក ដូចដែលគេបានដាក់កាតព្វកិច្ចទៅលើអ្នកជំនាន់មុនៗដែរ ដើម្បីឱ្យពួកអ្នកកោតខ្លាចអស់ឡោះ។”

២. ការបួសដែលមិនមែនជាកាតព្វកិច្ច(បួសស្ម័គ្រចិត្ត)៖ ដូចជាការបួសថ្ងៃច័ន្ទនិងថ្ងៃព្រហស្បតិ៍នៅរៀងរាល់សប្តាហ៍ បួសបីថ្ងៃនៅរៀងរាល់ខែ ជាពិសេស គឺបណ្តាថ្ងៃខែភ្លឺ(ថ្ងៃទី១៣ ទី១៤ និងទី១៥)នៃខែចន្ទគតិ។

សំណួរទី៣៨. ចូរលើកឡើងពីឧត្តមភាពនៃការបួសខែរ៉ម៉ាហ្គាន។

ចម្លើយ. ឧត្តមភាពនៃការបួសខែរ៉ម៉ាហ្គាន គឺដូចមានបញ្ជាក់ក្នុងហាទីស្ត អាឡហ្វីរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស្វីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(مَنْ صَامَ رَمَضَانَ إِيمَانًا وَاحْتِسَابًا، غُفِرَ لَهُ مَا تَقَدَّمَ مِنْ ذَنْبِهِ) متفق عليه

មានន័យថា : “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្គាន ប្រកបដោយមានជំនឿ និងរំពឹងផលបុណ្យពីអស់ឡោះនោះ គេនឹងអភ័យទោសឱ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក។”

សំណួរទី៣៩. ចូរលើកឡើងពីឧត្តមភាពនៃការបួសស្ម័គ្រចិត្ត (បួសស្វិណិត)ក្រៅពីបួសក្នុងខែរ៉ម៉ាហ្គាន ។

ចម្លើយ. ឧត្តមភាពនៃការបួសស្ម័គ្រចិត្ត(បួសស្វិណិត)ក្រៅពីបួសក្នុងខែរ៉ម៉ាហ្គាន គឺដូចមានបញ្ជាក់ក្នុងហាទីស្ត អាពូសាអ៊ីត អាល់យុតវី បាននិយាយថា៖ រ៉ស្វីលុលឡោះ ៖ លោកបានមានប្រសាសន៍ថា៖

مَا مِنْ عَبْدٍ يَصُومُ يَوْمًا فِي سَبِيلِ اللَّهِ إِلَّا بَاعَدَ اللَّهُ بِذَلِكَ الْيَوْمِ وَجْهَهُ عَنِ النَّارِ سَبْعِينَ خَرِيفًا) متفقٌ عليه

មានន័យថា៖ “ខ្ញុំបម្រើទាំងឡាយណាដែលបានបួសមួយថ្ងៃដើម្បីអស់ឡោះជាម្ចាស់ នោះទ្រង់នឹងធ្វើឲ្យគាត់ឃ្លាតឆ្ងាយពីឋាននរកចំនួន ៧០ឆ្នាំ”។

សំណួរទី៤០. ចូរលើកឡើងពីប្រការមួយចំនួនដែលនាំឲ្យខូច ឬ ជាប់បួស។

ចម្លើយ. ប្រការមួយចំនួនដែលនាំឲ្យខូចឬជាប់បួសមានដូចជា៖

- ១. ការហូប និងផឹកដោយចេតនា
- ២. ក្អួតដោយចេតនា
- ៣. ការចេញពីសាសនាអ៊ីស្លាម(មូរតាត់)។

សំណួរទី៤១. តើប្រការស្វិណិតនៃការបួសមានអ្វីខ្លះ?

ចម្លើយ. ប្រការស្វិណិតនៃការបួសមានដូចជា៖

- ១. រួសរាន់នៅក្នុងការស្រាយបួស

២. ហូបបាយបួស និងពន្យារពេលក្នុងការហូបបាយបួស

៣. បង្កើនការសាងអំពើល្អ និងការគោរពប្រតិបត្តិផ្សេងៗ

៤. នៅពេលមានអ្នកដេរប្រមាថឬបង្កជម្លោះ ត្រូវពោលថា៖ “ខ្ញុំ ជាអ្នកបួស”។

៥. សុំទូអាទៅពេលស្រាយបួស

៦. ស្រាយបួសនឹងផ្លែល្មើស្រស់ ឬល្មើក្រៀម។ តែប្រសិនបើគ្មាន ទេ ត្រូវស្រាយបួសនឹងទឹក។

សំណួរទី៤២. ចូរឲ្យនិយមន័យធម្មយាត្រាហាជ្ជី។

ចម្លើយ. និយមន័យហាជ្ជី៖

ហាជ្ជី គឺជាការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដោយ គោលបំណងធ្វើដំណើរទៅកាន់ពៃតុលឡោះ(កាក់ហ្គុះ)ដើម្បីធ្វើកិច្ច ប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ និងក្នុងពេលវេលាដែលគេ កំណត់ជាក់លាក់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَلِلَّهِ عَلَى النَّاسِ حِجُّ الْبَيْتِ مَنِ اسْتَطَاعَ إِلَيْهِ سَبِيلًا ۚ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ عَنِ الْعَالَمِينَ﴾ سورة آل عمران: 97

មានន័យថា៖ “ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើហាជ្ជីនៅគេហដ្ឋានរបស់អល់ឡោះ(កាក់ហ្គុះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ តែបើជនណាហើយបានបដិសេធ ពិត ណាស់ អល់ឡោះជាម្ចាស់មិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ”។

សំណួរទី៤៣. តើហាជ្ជីមានប៉ុន្មានរូកុន?

ចម្លើយ. ហាជ្ជីមានបួនរូកុនគឺ៖

- ១. អៀហារឹម
- ២. ឈប់សំចតនៅឯអារ៉ាហ្វៈ
- ៣. តវ៉ាហ្វអ៊ីហ្វាហ្វៈ
- ៤. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារ៉ាវៈ។

សំណួរទី៤៤. ចូរលើកឡើងពីឧត្តមភាពនៃការធ្វើហាជ្ជី។

ចម្លើយ. ឧត្តមភាពនៃការធ្វើធម្មយាត្រាហាជ្ជី គឺដូចមានបញ្ជាក់ក្នុងហាទីស្ត អាពូហ្វីរីយរ៉ោះ **رضي الله عنه** គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស្វីលុលឡោះ **ﷺ** លោកបានមានប្រសាសន៍ថា៖

(مَنْ حَجَّ لِلَّهِ فَلَمْ يَرْفُثْ وَلَمْ يَفْسُقْ رَجَعَ كَيَوْمَ وَلَدَتْهُ أُمُّهُ) រោហ ហ្វាហ្វារី ហ្វាហ្វារី ហ្វាហ្វារី

មានន័យថា៖ “ជនណាដែលបានធ្វើហាជ្ជីដើម្បីអល់ឡោះ ហើយ (ក្នុងពេលបំពេញកិច្ចការហាជ្ជីនោះ) គេមិនបានរួមមេត្រីជាមួយភរិយា និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់គេដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)។”

សំណួរទី៤៥. ចូរឲ្យនិយមន័យអ៊ីមរ៉ោះ។

ចម្លើយ. និយមន័យអ៊ីមរ៉ោះ៖

អ៊ីមរ៉ោះ គឺជាការគោរពសក្តារៈចំពោះអល់ឡោះជាម្ចាស់ដោយគោលបំណងធ្វើដំណើរទៅកាន់ពែតុលឡោះ(កាក់ហ្គ្លោះ)ដើម្បីធ្វើកិច្ច

ប្រណិប័តន៍ដែលគេបានកំណត់ជាក់លាក់ ក្នុងពេលវេលាណាមួយ (ដោយគ្មានកំណត់ជាក់លាក់)។

សំណួរទី៤៦. តើអ៊ីមរោះមានប៉ុន្មានរូកុន?

ចម្លើយ. អ៊ីមរោះមានបីរូកុនគឺ៖

- ១. អៀហារីម
- ២. តវ៉ាហ្វ(ប្រទក្សិណ)ជុំវិញពេតុលឡោះ
- ៣. ដើរសាអ៊ីរវាងភ្នំសហ្វា និងភ្នំម៉ារវ៉េ។

សំណួរទី៤៧. តើអ្វីទៅជាការតស៊ូក្នុងមាគ៌ាអល់ឡោះ?

ចម្លើយ. គឺជាការបូជា និងលះបង់ក្នុងការផ្សព្វផ្សាយសាសនាអ៊ីស្លាម ឬការពារសាសនាអ៊ីស្លាម ឬសាសនិកអ៊ីស្លាម ឬក៏ការធ្វើសង្គ្រាមប្រឆាំងនឹងសត្រូវអ៊ីស្លាម ឬសត្រូវរបស់សាសនិកអ៊ីស្លាម។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿انْفِرُوا خِفَافًا وَثِقَالًا وَجَاهِدُوا بِأَمْوَالِكُمْ وَأَنْفُسِكُمْ فِي سَبِيلِ اللَّهِ ۚ ذَٰلِكُمْ خَيْرٌ

لَكُمْ إِن كُنْتُمْ تَعْلَمُونَ﴾ سورة التوبة: 41

មានន័យថា៖ “ចូរពួកអ្នកចេញទៅប្រយុទ្ធទាំងសភាពស្រាល(យុវវ័យ ធូរធារ...) ឬសភាពធ្ងន់(វ័យចំណាស់ ក្រលំបាក) ហើយចូរពួកអ្នកតស៊ូលះបង់ទ្រព្យសម្បត្តិ និងខ្លួនប្រាណរបស់ពួកអ្នកក្នុងមាគ៌ារបស់អល់ឡោះ។ នោះជាការប្រសើររបស់បំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកបានដឹង”។

ផ្នែកទី១ ប្រវត្តិរបស់ព្យាការីមូហាំម៉ាត់

សំណួរទី១. ចូររៀបរាប់ពីពូជពង្សរបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ. ពូជពង្សរបស់ព្យាការីមូហាំម៉ាត់គឺ ៖

មូហាំម៉ាត់ ជាកូនរបស់អាប៊ុលទុលឡោះ ជាចៅរបស់ អាប៊ុលមូតល់ឡីប និងត្រូវជាចៅទូតរបស់ ហាស្គីម។ ហើយហាស្គីម គឺចេញមកពីអម្បូរគូរ៉ុស្ត ហើយអម្បូរគូរ៉ុស្ត គឺចេញមកពីជនជាតិអារ៉ាប់។ រីឯជនជាតិអារ៉ាប់វិញ គឺចេញមកពីពូជពង្សរបស់ព្យាការីអ៊ីស្លាអែល កូនប្រុសរបស់ព្យាការីអ៊ីប្រហ៊ីម **عليهما السلام**។

សំណួរទី២. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ មានឈ្មោះអ្វី?

ចម្លើយ. ម្តាយរបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាមីណា កូនស្រីរបស់ វ៉ាហាប់។

សំណួរទី៣. តើឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅពេលណា?

ចម្លើយ. ឪពុករបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅឯម៉ាទីណា ខណៈដែលម្តាយរបស់លោកពពោះលោក ដោយលោកពុំទាន់ប្រសូត្រនៅឡើយទេ។

សំណួរទី៤. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅពេលណា?

ចម្លើយ. ព្យាការីមូហាំម៉ាត់ប្រសូត្រនៅក្នុងឆ្នាំដំរី នាថ្ងៃច័ន្ទ ខែរ៉ាប៊ីអ៊ុលអាវវ៉ាល់(ខែទី៣នៃប្រតិទិនអ៊ីស្លាម)។

សំណួរទី៥. តើព្យាការីមូហាំម៉ាត់ ប្រសូត្រនៅឯណា?

ចម្លើយ. ព្យាការីមូហាំម៉ាត់ប្រសូត្រនៅក្នុងទីក្រុងម៉ាក្កៈ (ប្រទេស អាវ៉ាប៊ីសាអ៊ីឌីតបច្ចុប្បន្ន)។

សំណួរទី៦. ក្រៅពីម្តាយរបស់លោក តើអ្នកណាខ្លះដែលជាអ្នក បំបៅលោក?

ចម្លើយ. ក្រៅពីម្តាយរបស់លោក អ្នកដែលបំបៅលោក(ម៉ែដោះ) មានដូចជា ៖

- អ្នកបម្រើឪពុករបស់លោក គឺលោកស្រី អ៊ុមមូ អែម៉ាន់
- អ្នកបម្រើឪពុកមារបស់លោកឈ្មោះអាពូឡាហាប់ គឺលោកស្រី ស្វីវ៉ៃហ្គ្លុះ
- លោកស្រី ហាលីម៉ៈ អាស្សាក់ទីយ៉ៈ។

សំណួរទី៧. តើម្តាយរបស់ព្យាការីមូហាំម៉ាត់ទទួលមរណភាពនៅ ពេលណា?

ចម្លើយ. ម្តាយរបស់ព្យាការីមូហាំម៉ាត់បានទទួលមរណភាពនៅ ពេលដែលលោកទើបតែមានអាយុប្រាំមួយឆ្នាំប៉ុណ្ណោះ ហើយអ្នកដែល គ្រប់គ្រង មើលថែរក្សាលោកបន្ត គឺជីតារបស់លោកឈ្មោះ អាប័ទុល មូតល់ឡីប។

សំណួរទី៨. តើអ្នកណាជាអ្នកមើលថែរក្សាព្យាការីមូហាំម៉ាត់ បន្ទាប់ពីជីតារបស់លោក អាប័ទុលមូតល់ឡីប ទទួលមរណភាព?

ចម្លើយ. ដីតាររបស់ព្យាការីមូហាំម៉ាត់ គឺលោក អាប័ទុលមូតល់ ឡីប បានទទួលមរណភាពក្នុងពេលដែលព្យាការីទើបតែមានអាយុ ប្រាំបីឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលមើលថែរក្សាលោកបន្ត គឺឪពុកមារបស់លោកដែលមានឈ្មោះថា អាពូត៍ឡីប។

សំណួរទី៩. តើព្យាការីមូហាំម៉ាត់ធ្វើដំណើរទៅកាន់ទឹកដីស្ពាម (ប្រទេសស៊ីរី)ជាមួយឪពុកមារបស់លោកនៅពេលណា?

ចម្លើយ. លោកធ្វើដំណើរទៅកាន់ទឹកដីស្ពាម(ប្រទេសស៊ីរី)ជាមួយ ឪពុកមារបស់លោកនៅពេលដែលលោកមានអាយុ១២ឆ្នាំ។

សំណួរទី១០. ចុះការធ្វើដំណើរទៅកាន់ទឹកដីស្ពាមជាលើកទីពីរ របស់លោក តើនៅពេលណាដែរ?

ចម្លើយ. ការធ្វើដំណើរជាលើកទីពីររបស់លោកទៅកាន់ទឹកដី ស្ពាម គឺក្នុងការធ្វើជំនួញរបស់លោកឲ្យលោកស្រី ខទីហ្វ្លុះ។ នៅពេល ដែលលោកវិលត្រឡប់មកវិញ ព្យាការីក៏បានរៀបការជាមួយនឹង លោកស្រី ខទីហ្វ្លុះ ដែលនៅពេលនោះ លោកមានអាយុ២៥ឆ្នាំ។

សំណួរទី១១. តើពួកគូរ៉ុស្តបានសាងសង់កាក់ហ្គ្លុះឡើងវិញនៅ ពេលណា?

ចម្លើយ. ពួកគូរ៉ុស្តបានសាងសង់កាក់ហ្គ្លុះឡើងវិញនៅពេលដែល ព្យាការីមូហាំម៉ាត់មានអាយុ៣៥ឆ្នាំ។

លោកបានកាត់ក្តីឲ្យពួកគូរ៉ុស្តនៅពេលដែលពួកគេមានការខ្វែង គំនិតគ្នា ថា តើអ្នកណាដែលស័ក្តិសមនឹងយកហាដើររុលអាសវ៉ាត់(ថ្ម

ខ្មៅនៅជាប់កាក់ហ្គ្លុះ)ទៅដាក់នៅកន្លែងដើមវិញ។ ពេលនោះ លោក បានយកថ្មនោះដាក់លើក្រណាត់មួយផ្ទាំង ហើយលោកបានប្រើឲ្យ កុលសម្ព័ន្ធនីមួយៗកាន់ដោយក្រណាត់នោះ ដែលនៅពេលនោះ គឺមាន បួនកុលសម្ព័ន្ធ។ នៅពេលដែលពួកគេបានលើកវាទៅដល់កន្លែងដើម របស់វាវិញហើយនោះ ព្យាករមូហាំម៉ាត់ក៏បានលើកថ្មនោះដោយផ្ទាល់ ដែរបស់លោកដាក់នៅកន្លែងដើមរបស់វាវិញ។

សំណួរទី១២. នៅពេលដែលព្យាករមូហាំម៉ាត់ត្រូវបានអស់ឡោះ តែងតាំងជាអ្នកនាំសារ តើនៅពេលនោះ លោកមានអាយុប៉ុន្មាន? តើ លោកត្រូវបានគេតែងតាំងជាអ្នកនាំសារទៅកាន់នរណា?

ចម្លើយ. ព្យាករមូហាំម៉ាត់ត្រូវបានអស់ឡោះតែងតាំងជាអ្នក នាំសារ ក្នុងពេលដែលលោកមានអាយុ៤០ឆ្នាំ ហើយលោកត្រូវបានគេ តែងតាំងជាអ្នកនាំសារទៅកាន់មនុស្សលោកទាំងអស់ ជាអ្នកផ្តល់ ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន។

សំណួរទី១៣. តើអ្វីទៅជាការចាប់ផ្តើមនៃការបញ្ចុះវ៉ាហ៊ី(សារ)ពី អស់ឡោះ?

ចម្លើយ. គឺការយល់សុបិនយ៉ាងពិតប្រាកដ។ នៅពេលដែល លោកយល់សុបិនឃើញអ្វីមួយ វាក៏បានកើតឡើងយ៉ាងពិតប្រាកដ ប្រៀបដូចជាពន្លឺអរុណោភាសបានរះឡើង។

សំណួរទី១៤. តើព្យាករីមូហាំម៉ាត់មានស្ថានភាពដូចម្តេចមុនពេលដែលលោកទទួលបានវ៉ាហ៊ី(សារពីអល់ឡោះ)? តើវ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ជូនមកនៅពេលណា?

ចម្លើយ. គឺលោកតែងតែទៅគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់នៅក្នុងរូងភ្នំ “ហ៊ីរ៉ក”។ វ៉ាហ៊ីដំបូងបង្អស់ត្រូវបានបញ្ជូនមកខណៈពេលលោកកំពុងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងរូងភ្នំ“ហ៊ីរ៉ក”នេះ។

សំណួរទី១៥. អាយ៉ាត់(វាក្យខណ្ឌ)អ្វីដែលត្រូវបានគេបញ្ជូនមកដំបូងគេបង្អស់នៃគម្ពីរគួរអាន?

ចម្លើយ. អាយ៉ាត់(វាក្យខណ្ឌ)ដែលត្រូវបានបញ្ជូនមកដំបូងគេបង្អស់នៃគម្ពីរគួរអាន គឺបន្ទូលរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានមានបន្ទូលថា ៖

﴿ اِقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ. خَلَقَ الْإِنْسَانَ مِنْ عَلَقٍ. اِقْرَأْ وَرَبُّكَ الْأَكْرَمُ.

الَّذِي عَلَّمَ بِالْقَلَمِ. عَلَّمَ الْإِنْسَانَ مَا لَمْ يَعْلَمْ ﴾ سورة العلق : 1-5

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(នូវអ្វីៗទាំងអស់)ចុះ(១)។ ទ្រង់បានបង្កើតមនុស្សលោកពីកំណកឈាមមួយដុំ(២)។ ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស(៣) ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកកា(៤)។ ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង(៥)។”

សំណួរទី១៦. តើអ្នកណាដែលមានជំនឿនឹងសារដែលព្យាករណ៍មូហាំម៉ាត់នាំមកមុនគេបង្អស់?

ចម្លើយ. អ្នកដែលមានជំនឿនឹងសារដែលព្យាករណ៍មូហាំម៉ាត់នាំមកមុនគេបង្អស់គឺ ៖

- ❖ ក្នុងចំណោមបុរស គឺអាពូហ្គាកើរ អាស្ស៊ីទ្វីក (ជាមិត្តសំឡាញ់របស់លោក)
- ❖ ក្នុងចំណោមស្ត្រី គឺលោកស្រី ខទីហ្វ្លុះ កូនស្រីរបស់ យូវែឡីត (ជាភរិយារបស់លោក)
- ❖ ក្នុងចំណោមកុមារ គឺអាឡី កូនប្រុសរបស់ អាពូតឡីប (ត្រូវជាជីដូនមួយរបស់លោក)
- ❖ ក្នុងចំណោមអ្នកបម្រើគឺ ហ្សឺទ កូនរបស់ ហារីសៈ
- ❖ ក្នុងចំណោមទាសករ គឺ ពីឡាល កូនរបស់ វ៉េហ្គាស
- ❖ និងអ្នកផ្សេងទៀតក្រៅពីពួកគេ។

សំណួរទី១៧. តើការអំពាវនាវ(ហ្វាក់វ៉ះ)មនុស្សលោកទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាករណ៍មូហាំម៉ាត់មានលក្ខណៈដូចម្តេច?

ចម្លើយ. ការអំពាវនាវ(ហ្វាក់វ៉ះ)មនុស្សទៅកាន់សាសនាអ៊ីស្លាមរបស់ព្យាករណ៍មូហាំម៉ាត់ គឺធ្វើឡើងដោយស្ងៀមស្ងាត់អស់រយៈពេលប្រមាណជាងបីឆ្នាំ។ ក្រោយមក ទើបគេបង្គាប់ប្រើព្យាករណ៍មូហាំម៉ាត់ឲ្យធ្វើការអំពាវនាវមនុស្សជាលក្ខណៈបើកចំហ។

សំណួរទី១៨. តើស្ថានភាពរបស់ព្យាការីមូហាំម៉ាត់នៅក្នុងពេលនោះយ៉ាងដូចម្តេចដែរ? តើអ្នកណាដែលមានជំនឿចំពោះលោកក្រោយពីការអំពាវនាវមនុស្សដោយបើកចំហមក?

ចម្លើយ. ពួកមូស្លីគីន(ពួកពហុទេពនិយម)បានធ្វើទុក្ខបុកម្នេញលោក និងអ្នកមូស្លីមយ៉ាងខ្លាំងក្លា រហូតដល់លោកបានអនុញ្ញាតឲ្យពួកគេធ្វើការភៀសខ្លួនទៅកាន់ស្តេច“ណាដើស្សី”នៅឯទឹកដីហាហ្គាស្ទៈ (ប្រទេសអេចូពី)។

ពួកមូស្លីគីនបានឯកភាពគ្នាលើការសម្លាប់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែអស់ឡោះជាម្ចាស់បានការពារលោកដោយឲ្យឪពុកមារបស់លោកគឺលោក អាពូត់ឡឺប ក្លាយជាអ្នកបីបាច់ថែរក្សាលោកដើម្បីការពារលោកពីពួកគេ។

សំណួរទី១៩. តើអ្នកណាដែលបានស្លាប់នៅឆ្នាំទី១០បន្ទាប់ពីការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារ?

ចម្លើយ. គឺឪពុកមារបស់ព្យាការីមូហាំម៉ាត់ឈ្មោះ អាពូត់ឡឺប និងភរិយារបស់លោក គឺលោកស្រី ខទីហ្វ្លុះ។

សំណួរទី២០. តើព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង“មៀករ៉ិច” កើតឡើងនៅពេលណា?

ចម្លើយ. ព្រឹត្តិការណ៍ “អ៊ីសរ៉ក” និង“មៀករ៉ិច” កើតឡើងក្នុងពេលដែលលោកមានអាយុ៥០ឆ្នាំ ដោយក្នុងពេលនោះ គេបានដាក់កាតព្វកិច្ចសឡាតទាំងប្រាំពេល។

អ៊ីសរ៉ាត : គឺការធ្វើដំណើររបស់ព្យាការីមូហាំម៉ាត់ពីម៉ាស្សិទ្ធ អាល់ហារ៉ាម(ទីក្រុងម៉ាក្កុះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) ទៅកាន់ម៉ាស្សិទ្ធ អាល់អ៊ីកស៍(ទីក្រុងយេរូសាឡឹម ប្រទេសប៉ាឡេស្ទីន)។

មៀករ៉ាច : គឺការធ្វើដំណើរ(ឡើង)ពីម៉ាស្សិទ្ធអាល់អ៊ីកស៍ ឆ្ពោះទៅ លើមេយ និងទៅកាន់“ស៊ុទ័រទុលមុនតាហា”(នៅពីលើមេយជាន់ទី៧)។

សំណួរទី២១. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្ស(ទៅកាន់ សាសនាអ៊ីស្លាម)នៅក្រៅទីក្រុងម៉ាក្កុះយ៉ាងដូចម្តេច?

ចម្លើយ. គឺលោកបានអំពាវនាវអ្នកស្រុកតំបន់តអ៊ីហ្វ ហើយលោក ក៏បានបង្ហាញខ្លួនផងដែរនៅក្នុងរដូវកាលនិងកន្លែងដែលមនុស្សជួបជុំ គ្នា រហូតដល់មានអ្នកមកពីទីក្រុងម៉ាទីណាៈក្នុងចំណោមពួកអាន់ស័រ។ ពេលនោះ ពួកគេមានជំនឿលើលោក និងបានសច្ចាប្រណិធានលើការ ជួយលោក។

សំណួរទី២២. តើព្យាការីមូហាំម៉ាត់អំពាវនាវមនុស្សទៅកាន់ សាសនាអ៊ីស្លាមក្នុងក្រុងម៉ាក្កុះអស់រយៈពេលប៉ុន្មានឆ្នាំ?

ចម្លើយ. ព្យាការីមូហាំម៉ាត់បានអំពាវនាវមនុស្សទៅកាន់សាសនា អ៊ីស្លាមក្នុងទីក្រុងម៉ាក្កុះអស់រយៈពេល១៣ឆ្នាំ។

សំណួរទី២៣. តើព្យាការីមូហាំម៉ាត់ លោកបានភៀសខ្លួនទៅ ឯណា?

ចម្លើយ. ព្យាការីមូហាំម៉ាត់លោកបានភៀសខ្លួនពីក្រុងម៉ាក្កុះឆ្ពោះ ទៅកាន់ក្រុងម៉ាទីណាៈ។

សំណួរទី២៤. តើលោកបានរស់នៅទីក្រុងម៉ាទីណាអស់រយៈ

ពេលប៉ុន្មានឆ្នាំ?

ចម្លើយ. លោកបានរស់នៅទីក្រុងម៉ាទីណាអស់រយៈពេល១០

ឆ្នាំ។

សំណួរទី២៥. តើមានច្បាប់បញ្ញត្តិអ៊ីស្លាមអ្វីខ្លះដែលគេបានដាក់

កាតព្វកិច្ចលើលោកនៅទីក្រុងម៉ាទីណា?

ចម្លើយ. គឺមានដូចជា ការបរិច្ចាគហ្សាកាត់ ការបូស ការធ្វើហាជី

ការធ្វើសង្គ្រាម ការអាហ្សាន(ប្រកាសប្រាប់មនុស្សពីការចូលដល់ម៉ោង

សឡាត) និងច្បាប់អ៊ីស្លាមផ្សេងៗជាច្រើនទៀត។

សំណួរទី២៦. តើសមរក្ខមិសំខាន់ៗអ្វីខ្លះដែលព្យាការីមូហាំម៉ាត់

បានចូលរួម?

ចម្លើយ. សមរក្ខមិសំខាន់ៗដែលព្យាការីមូហាំម៉ាត់លោកបាន

ចូលរួម មានដូចជា ៖

- ✓ សមរក្ខមិហ្គាទេរ
- ✓ សមរក្ខមិអ៊ីហ៊ីទ
- ✓ សមរក្ខមិអះហ្សាប
- ✓ សមរក្ខមិរំដោះក្រុងម៉ាក្ក:

សំណួរទី២៧. តើអាយ៉ាត់(វាក្យខណ្ឌ)មួយណានៃគម្ពីរគួរអាន

ដែលត្រូវបានបញ្ចុះមកចុងក្រោយគេបង្អស់?

ចម្លើយ. អាយ៉ាត់ចុងក្រោយបង្អស់នៃគម្ពីរគួរអានដែលត្រូវបានបញ្ចុះមក គឺ ៖

﴿وَاتَّقُوا يَوْمًا تُرْجَعُونَ فِيهِ إِلَى اللَّهِ ۗ ثُمَّ تُوَفَّى كُلُّ نَفْسٍ مَّا كَسَبَتْ وَهُمْ لَا يُظْلَمُونَ﴾ سورة البقرة : 281

មានន័យថា : “ហើយចូរពួកអ្នកខ្លាចថ្ងៃមួយដែលនៅថ្ងៃនោះ គេនឹងនាំពួកអ្នកវិលត្រឡប់ទៅជួបអស់ឡោះវិញ។ បន្ទាប់មក គេនឹងតបស្នងដល់បុគ្គលម្នាក់ៗតាមអ្វីដែលគេបានប្រព្រឹត្ត ហើយពួកគេមិនត្រូវបានគេបំពានឡើយ”។

សំណួរទី២៨. តើព្យាការីមូហាំម៉ាត់បានទទួលមរណភាពនៅពេលណា? តើលោកមានអាយុប៉ុន្មានឆ្នាំ?

ចម្លើយ. ព្យាការីមូហាំម៉ាត់បានទទួលមរណភាពក្នុងខែរ៉ាជីអ៊ុល អារវ៉ាល់ ឆ្នាំទី១១ បន្ទាប់ពីលោកបានភៀសខ្លួន ក្នុងជន្មាយុ៦៣ឆ្នាំ។

សំណួរទី២៩. ចូរលើកឡើងពីភរិយារបស់ព្យាការីមូហាំម៉ាត់។

ចម្លើយ. ភរិយារបស់ព្យាការីមូហាំម៉ាត់មានដូចជា ៖

- ១) ខទីហ្គ្វៈ កូនស្រីរបស់ យូវ៉ៃឡិត
- ២) សាវហ្គ្វៈ កូនស្រីរបស់ ហ្សាំអៈ
- ៣) អាអ៊ីស្ត្លៈ កូនស្រីរបស់ អាពូហ្គាភើរ
- ៤) ហាហ្វសោះ កូនស្រីរបស់ អ៊ូមើរ
- ៥) ហ្សែណាប់ កូនស្រីរបស់ យូហ្សែមៈ
- ៦) អ៊ីមមូសាឡាមៈ ហ៊ុនទី កូនស្រីរបស់ អាពូអ៊ូម៉ែយៈ

៧) អ៊ីមមូហាពីហ្គ្លៈ រ៉ុមឡៈ កូនស្រីរបស់ អាពូសាហ្វយ៉ាន

៨) ជូវ៉ែវីយ៉ៈ កូនស្រីរបស់ អាល់ហារីស

៩) ម៉ែមូណៈ កូនស្រីរបស់ អាល់ហារីស

១០) សហ្វីយ៉ៈ កូនស្រីរបស់ ហ្វីយ៉ែ

១១) ហ្សែណាប់ កូនស្រីរបស់ ហ្វ្ល្លៈស៊ុន

សំណួរទី៣០. តើបុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាននរណាខ្លះ?

ចម្លើយ. បុត្រាបុត្រីរបស់ព្យាការីមូហាំម៉ាត់មាន ៖

បុត្រារបស់លោក មានចំនួនបីនាក់ ៖

- កសីម
- អាប័ទុលឡោះ
- និងអ៊ីប្រហ៊ីម

ចំណែកឯបុត្រីវិញ មានចំនួនបួននាក់គឺ ៖

- ហ្វាទីម៉ៈ
- រូក័យយ៉ៈ
- អ៊ីមមូកាល់សូម
- និងហ្សែណាប់។

បុត្រាបុត្រីទាំងអស់ខាងលើនេះ សុទ្ធតែជាកូននឹងលោកស្រី ខទីហ្វ្ល្លៈទាំងអស់ លើកលែងតែអ៊ីប្រហ៊ីមម្នាក់ប៉ុណ្ណោះ ហើយពួកគេ ទាំងអស់ក៏សុទ្ធតែបានទទួលមរណភាពមុនព្យាការីផងដែរ លើកលែង តែហ្វាទីម៉ៈម្នាក់គត់ដែលទទួលមរណភាពក្រោយមរណភាពរបស់ ព្យាការីរយៈពេល៦ខែ។

សំណួរទី៣១. ចូរលើកឡើងពីលក្ខណៈរូបសម្បត្តិខ្លះៗរបស់
ព្យាការីមូហាំម៉ាត់។

ចម្លើយ. ព្យាការីមូហាំម៉ាត់ ﷺ មានកម្ពស់សមល្មម មិនខ្ពស់ពេក
មិនទាបពេក សម្បុរសក្លីថ្លា ពុកចង្កាគ្រាស់ ភ្នែកធំស្រឡះ មាត់ធំ
ទូលាយស្អាត សក់ខ្មៅ ស្មាធំទូលាយ ក្លិនខ្លួនក្រអូប ហើយរូបសម្បត្តិ
ផ្សេងៗទៀតរបស់លោក សុទ្ធតែស្រស់ស្អាត។

សំណួរទី៣២. តើព្យាការីមូហាំម៉ាត់បានបន្សល់ទុកអ្វីសម្រាប់
ប្រជាជាតិរបស់លោក?

ចម្លើយ. ព្យាការីមូហាំម៉ាត់បានបន្សល់ទុកនូវមាតិកាដ៏ក្លឹស្វាង
ត្រចះត្រចង់សម្រាប់ប្រជាជាតិរបស់លោក ដែលពេលយប់របស់វា
ប្រៀបដូចជាពេលថ្ងៃ ហើយមិនរង្វេងចេញពីវាឡើយ លើកលែងតែអ្នក
ដែលអន្តរាយប៉ុណ្ណោះ។ គ្មានប្រការណាមួយ លើកលែងតែលោក
បានចង្អុលបង្ហាញដល់ប្រជាជាតិរបស់លោក(ឲ្យធ្វើវា) ហើយក៏គ្មាន
ប្រការអាក្រក់ណាមួយដែរ លើកលែងតែលោកបានព្រមានពួកគេឲ្យ
មានការប្រុងប្រយ័ត្នអំពីវា។

ផ្នែកតាហ្សៀវ (បកស្រាយអត្ថន័យគម្ពីរគួរអាន)

សំណួរទី១. ចូរសូត្រជំពូក អាស់ហ្វាទីហៈ (سورة الفاتحة) និង

បកស្រាយអត្ថន័យរបស់វា ។

ចម្លើយ. ជំពូក អាស់ហ្វាទីហៈ (سورة الفاتحة) និងអត្ថន័យរបស់វា ៖

﴿ بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ . الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ . الرَّحْمَنُ الرَّحِيمِ . مَالِكِ يَوْمِ
الدِّينِ . إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ . اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ . صِرَاطَ الَّذِينَ
أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴾

មានន័យថា : “ក្នុងនាមអស់ឡោះមហាសប្បុរស មហាអាណិត
ស្រឡាញ់(១)។ រាល់ការសរសើរ គឺចំពោះអស់ឡោះដែលជាម្ចាស់
គ្រប់គ្រងពិភពទាំងអស់(២)។ ជាម្ចាស់មហាសប្បុរស មហាអាណិត
ស្រឡាញ់(៣)។ ជាស្តេច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(៤)។ ចំពោះទ្រង់តែ
មួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់
ដែលពួកយើងសុំឱ្យជួយ(៥)។ សូមទ្រង់មេត្តាចង្អុលបង្ហាញពួកយើងនូវ
មាតិកាត្រឹមត្រូវផងចុះ(៦)។ គឺមាតិកាសំបូរអ្នកដែលទ្រង់បាន
ប្រទាននៀកម៉ាត់ដល់ពួកគេ ពុំមែនជា(មាតិកា)អ្នកដែលត្រូវគេខឹងសម្បា
និងពុំមែនជា(មាតិកា)ពួកដែលរង្វេងឡើយ”(៧)។

បកស្រាយអត្ថន័យ

១. ﴿ بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴾ (ក្នុងនាមអស់ឡោះមហាសប្បុរស
មហាអាណិតស្រឡាញ់) ពោលគឺខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹង

ព្រះនាមរបស់អល់ឡោះជាម្ចាស់ ដើម្បីជាការសុំជំនួយពីទ្រង់ និងសុំពរជ័យ(ហ្គារីកាត់)តាមរយៈការរំលឹកពីព្រះនាមរបស់ទ្រង់។

﴿الله﴾ (ព្រះអល់ឡោះ) គឺព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈជំពិតប្រាកដ ហើយគេមិនប្រសិទ្ធនាមនេះចំពោះនរណាម្នាក់ក្រៅពីទ្រង់ឡើយ។

﴿الرحمن﴾ (ទ្រង់មហាសប្បុរស) ៖ ទ្រង់មហាសប្បុរស មហាមេត្តាករុណា ដែលក្តីមេត្តាករុណារបស់ទ្រង់ គ្របដណ្តប់លើអ្វីៗទាំងអស់។

﴿الرحيم﴾ (ទ្រង់មហាអាណិតស្រឡាញ់) ៖ គឺទ្រង់មានក្តីមេត្តាករុណាជាពិសេសចំពោះបណ្តាអ្នកមានជំនឿ។

២. ﴿الحمد لله رب العالمين﴾ (រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) ពោលគឺរាល់ប្រភេទនៃការកោតសរសើរទាំងអស់ ហើយនិងភាពពេញលេញ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។

៣. ﴿الرحمن الرحيم﴾ (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) ពោលគឺទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយ និងមានក្តីមេត្តាករុណាជាពិសេសសម្រាប់តែអ្នកមានជំនឿ។

៤. ﴿مالك يوم الدين﴾ (ជាស្តេច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ) ពោលគឺថ្ងៃបរលោក។

៥. ﴿ يَا كَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴾ (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ពោលគឺពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកយើងក៏សុំជំនួយពីទ្រង់តែមួយគត់ដែរ។

៦. ﴿ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ﴾ (សូមទ្រង់មេត្តាចង្អុលបង្ហាញដល់ពួកយើងនូវមាគិដ៍ត្រឹមត្រូវផងចុះ។) ពោលគឺចង្អុលបង្ហាញពួកយើងទៅកាន់សាសនាអ៊ីស្លាម និងស៊ីណ្តុះ(មាគិររបស់ព្យាការី)។

៧. ﴿ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴾ (គឺមាគិររបស់បណ្តាអ្នកដែលទ្រង់បានប្រទានឧបការគុណ(នៀកម៉ាត់) ដល់ពួកគេ ពុំមែនជា(មាគិរ)អ្នកដែលត្រូវគេខឹងសម្បាឡើយ ហើយក៏ពុំមែនជា(មាគិរ)ពួកដែលវង្វេងដែរ។) ពោលគឺមាគិររបស់បណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមបណ្តាព្យាការី និងអ្នកដែលដើរតាមពួកគាត់ ពុំមែនជាមាគិរពួកណាសរវើនី(ពួកគ្រីស្ទាន) និងពួកយូដានោះទេ។

آمين : សូមទ្រង់មេត្តាទទួលយកផងចុះ។

សំណួរទី២. ចូរសូត្រជំពូក អាសហ្សាល់ហ្សាឡ្យ៖ (سورة الزلزلة)

និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាសហ្សាល់ហ្សាឡ្យ៖ (سورة الزلزلة) និងអត្ថន័យ

របស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿۱﴾ إِذَا زُلْزِلَتِ الْأَرْضُ زِلْزَالَهَا. وَأَخْرَجَتِ الْأَرْضُ أَثْقَالَهَا. وَقَالَ الْإِنْسَانُ مَا لَهَا. يَوْمَئِذٍ تُحَدِّثُ أَخْبَارَهَا. بِأَنَّ رَبَّكَ أَوْحَىٰ لَهَا. يَوْمَئِذٍ يَصْدُرُ النَّاسُ أَشْتَاتًا لِيُرَوْا أَعْمَالَهُمْ. فَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ خَيْرًا يَرَهُ. وَمَنْ يَعْمَلْ مِثْقَالَ ذَرَّةٍ شَرًّا يَرَهُ ﴿۲﴾

មានន័យថា : “នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា(១) ហើយផែនដីបានបញ្ចេញនូវសាកសពទាំងអស់ដែលមាននៅក្នុងខ្លួនរបស់វា(២) ហើយមនុស្សលោកក៏និយាយថា តើមានរឿងអ្វីកើតឡើងចំពោះផែនដីនេះ(៣)? នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា(៤) ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ(៥)។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្ទះមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ពួកគេ(៦)។ ដូច្នោះ អ្នកដែលធ្វើអំពើល្អ សូម្បីមានទម្ងន់ប៉ុនល្អងធូលី ក៏គេនឹងឃើញវាដែរ(៧)។ ចំណែកអ្នកដែលធ្វើអំពើអាក្រក់ សូម្បីមានទម្ងន់ប៉ុនល្អងធូលី ក៏គេនឹងមើលឃើញវាដែរ(៨)។

បកស្រាយអត្ថន័យ

១. នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លាដែលវាជាការកើតឡើងនៃថ្ងៃបរលោក។
២. ហើយផែនដីបានបញ្ចេញនូវសាកសពទាំងឡាយនិងអ្វីផ្សេងទៀតដែលមាននៅក្នុងខ្លួនរបស់វា(ក្នុងផ្ទៃផែនដី)ចេញមកក្រៅ។

៣. ហើយមនុស្សក៏បាននិយាយទាំងរៀងរាល់ថា តើមានអ្វីកើតឡើងចំពោះផែនដី ទើបបានជាវាញ្ញ័យរញ្ជួយបែបនេះ?

៤. នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់នូវអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការរល្អ និងប្រការអាក្រក់។

៥. ពីព្រោះអស់ឡោះបានឲ្យវាដឹង និងបានបញ្ជាវាឲ្យធ្វើដូច្នោះ។

៦. នៅក្នុងថ្ងៃធំធេងដែលផែនដីញ្ញ័យរញ្ជួយនោះ មនុស្សលោកនឹងចេញមកពីកន្លែងជំនុំជម្រះទាំងក្រុមៗដើម្បីមើលនូវទង្វើទាំងឡាយដែលពួកគេបានសាងនៅក្នុងលោកិយ។

៧. ដូចនេះ ជនណាហើយដែលបានសាងនូវទង្វើល្អ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។

៨. ហើយ(ក៏ដូចគ្នាដែរ) ជនណាហើយដែលបានសាងនូវទង្វើអាក្រក់ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។

សំណួរទី៣. ចូរសូត្រជំពូក អាល់អាទីយ៉ាត(سورة العاديات) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អាទីយ៉ាត (سورة العاديات) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿ وَالْعَادِيَاتِ ضَبْحًا . فَالْمُورِيَّاتِ قَدْحًا . فَالْمُغِيرَاتِ صُبْحًا . فَأَثَرْنَ بِهِ نَقْعًا . فَوَسَطْنَ بِهِ جَمْعًا . إِنَّ الْإِنْسَانَ لِرَبِّهِ لَكَنُودٌ . وَإِنَّهُ

عَلَىٰ ذٰلِكَ لَشَهِيدٌ . وَإِنَّهُ لِحُبِّ الْخَيْرِ لَشَدِيدٌ . أَفَلَا يَعْلَمُ إِذَا بُعْثِرَ مَا فِي الْقُبُورِ .
وَحُصِّلَ مَا فِي الصُّدُورِ . إِنَّ رَبَّهُمْ بِهِمْ يَوْمَئِذٍ لَّخَبِيرٌ ﴿

មានន័យថា : “អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់
ទាំងដង្កក់នៅក្នុងសមរកូមិ(១) និងសត្វសេះដែលរត់យ៉ាងលឿនចេញ
ផ្កាភ្លើងតាមក្រចករបស់វា(២) និងសត្វសេះដែលវាបោលសម្រុកទៅ
ខ្លាំងសត្រូវទាំងព្រឹកព្រលឹម(៣) ហើយពួកវាធ្វើឱ្យធ្ងល់ហុយទ្រលោម
នៅចំពោះមុខពួកសត្រូវ(៤) ហើយពួកវាសម្រុកចូលទៅកណ្តាលហ្វូង
សត្រូវ(៥)។ ពិតណាស់ មនុស្សលោក គឺរមិលគុណចំពោះម្ចាស់របស់
គេ(៦) ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ(៧) ពីព្រោះ
គេគឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្តិយ៉ាងខ្លាំង(៨)។ ដូច្នោះ តើគេ
មិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្លូវត្រូវគេបញ្ជាញមក(ដើម្បី
ជំនុំជម្រះ)(៩) និងអ្វីដែលមាននៅក្នុងចិត្ត(របស់មនុស្ស)នឹងត្រូវគេ
លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ(១០)? ពិតណាស់ នៅថ្ងៃនោះ
ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងវារបស់ពួកគេ”(១១)។

បកស្រាយអត្ថន័យ

- ១. អល់ឡោះជាម្ចាស់បានស្បថនឹងសត្វសេះទាំងឡាយដែលរត់
ទាំងដង្កក់យ៉ាងខ្លាំងនៅក្នុងសមរកូមិ។
- ២. ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតដល់
ចេញផ្កាភ្លើងតាមក្រចករបស់វាពេលដែលវាដោយជាន់យ៉ាងខ្លាំងទៅ
លើដុំថ្ម ។

៣. ហើយទ្រង់ស្ស៊ីថនឹងសត្វសេះដែលបោលសម្រុកទៅរកខ្នាំងសត្រូវទាំងព្រឹកព្រលឹម

៤. ដោយពួកវាធ្វើឱ្យធ្ងល់បើងហុយទ្រលោមនៅចំពោះមុខសត្រូវ

៥. ហើយពួកវាសម្រុកចូលទៅកណ្តាលហ្វូងសត្រូវ។

៦. ពិតប្រាកដណាស់ មនុស្សលោកគឺមិលគុណចំពោះម្ចាស់របស់គេ។

៧. គេនឹងធ្វើជាសាក្សីលើខ្លួនឯងចំពោះការមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយ ដោយសារតែវាបានស្តែងចេញមកយ៉ាងច្បាស់។

៨. គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងឯងឯង ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។

៩. តើមនុស្សដែលស្រលាញ់ឯងឯងនឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអស់ឡោះធ្វើឱ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?

១០. គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។

១១. ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអំពីកិច្ចការខ្ញុំបម្រើទាំងឡាយរបស់

ទ្រង់អាចលាក់បាំងនឹងទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងពួកគេ ទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។

សំណួរទី៥. ចូរសូត្រជំពូក អាល់ករីអៈ(سورة الفارعة) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ករីអៈ(سورة الفارعة) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿۱﴾ الْفَارِعَةُ . مَا الْفَارِعَةُ . وَمَا أَذْرَاكَ مَا الْفَارِعَةُ . يَوْمَ
يَكُونُ النَّاسُ كَالْفَرَاشِ الْمَبْتُوثِ . وَتَكُونُ الْجِبَالُ كَالْعِهْنِ الْمَنْفُوشِ . فَأَمَّا مَنْ
ثَقُلَتْ مَوَازِينُهُ . فَهُوَ فِي عِيشَةٍ رَاضِيَةٍ . وَأَمَّا مَنْ خَفَّتْ مَوَازِينُهُ . فَأُمُّهُ هَاوِيَةٌ .
وَمَا أَذْرَاكَ مَا هِيَةٌ . نَارٌ حَامِيَةٌ ﴿۲﴾

មានន័យថា : “អាល់ករីអៈ(១)។ តើអាល់ករីអៈជាអ្វី(២)? តើអ្វី ដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអៈ ជាអ្វីនោះ(៣)? គឺជាថ្ងៃដែលមនុស្ស លោកប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាច(៤)។ ហើយភ្នំទាំងឡាយប្រៀបដូចជាពាមសត្វដែលត្រូវគេធ្វើឱ្យប៉ើង(៥)។ ហើយរីងជនណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ(៦) គឺ គេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្តីពេញចិត្ត(នៅក្នុងឋានសួគ៌) (៧)។ ហើយចំណែកឯជនណាដែលភ្នែកជញ្ជីងរបស់គេស្រាល(ខាង អំពើល្អ)នោះ(៨) ទីលំនៅរបស់គេ គឺនរកហារីយៈ(រណ្តៅនរកដ៏ជ្រៅ) (៩)។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា វាជាអ្វីនោះ(១០)? វាគឺជាភ្លើងនរកដ៏ សែនក្តៅ”(១១)។

បកស្រាយអត្ថន័យ

១. ពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពជំនួតនៃថ្ងៃនោះ។

២. តើអ្វីទៅជាពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពជំនួតរបស់វានោះ?

៣. ហើយតើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពជំនួតរបស់វានោះ? ពិតណាស់ វានោះគឺថ្ងៃបរលោក។

៤. គឺថ្ងៃដែលដូងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ ប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។

៥. ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌ដែលត្រូវគេធ្វើឱ្យប៉ើងរំពាត់របាយ។

៦. រីឯអ្នកដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់នោះ:

៧. រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយជំងឺជាទីគាប់ចិត្តដែលគេនឹងទទួលបានវានៅក្នុងឋានសួគ៌។

៨. ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អនោះ:

៩. ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃបរលោកនោះ គឺនៅក្នុងឋាននរកដើហាន់ណាំ។

១០. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វាជាអ្វីនោះ?

១១. វាគឺជាភ្លើងនរកដ៏សែនក្តៅបំផុត។

សំណួរទី៥. ចូរសូត្រជំពូក អាត់តាកាស្ស៊ីរ(سورة التكاثر) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាត់តាកាស្ស៊ីរ(سورة التكاثر) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿۱﴾ أَهْلَاكُمُ التَّكَاثُرُ . حَتَّىٰ زُرُّمُ الْمَقَابِرَ . كَلَّا سَوْفَ
تَعْلَمُونَ . ثُمَّ كَلَّا سَوْفَ تَعْلَمُونَ . كَلَّا لَوْ تَعْلَمُونَ عِلْمَ الْيَقِينِ . لَتَرَوُنَّ الْجَحِيمَ
.. ثُمَّ لَتَرَوْهَا عَيْنَ الْيَقِينِ . ثُمَّ لَتَسْأَلَنَّ يَوْمَئِذٍ عَنِ النَّعِيمِ ﴿۲﴾

មានន័យថា : “ភាពក្រអឺតក្រទមនឹងការមានទ្រព្យសម្បត្តិច្រើន
ហើយនិងកូនចៅ បានធ្វើឱ្យពួកអ្នកភ្លេចខ្លួន(ពីការគោរពប្រតិបត្តិ
ចំពោះអស់ឡោះ)(១) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(២)។ ទេ! ពួកអ្នក
គង់តែនឹងដឹងជាមិនខាន(៣)។ ទេ! បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងមិន
ខានឡើយ(៤)។ ទេ! ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភ្លេចខ្លួន
របស់ពួកអ្នក)នូវការដឹងមួយយ៉ាងច្បាស់នោះ(ពួកអ្នកពិតជាមិនធ្វើ
ដូច្នោះឡើយ)(៥)។ ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកដើហ៊ីមជា
មិនខាន(៦)។ បន្ទាប់មក ពួកអ្នកពិតជាឃើញវាយ៉ាងច្បាស់ផ្ទាល់នឹង
ភ្នែក(៧)។ ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការ-
គុណ(នៀកម៉ាត់)ដែលទ្រង់បានប្រទានឱ្យពួកអ្នក”(៨)។

បកស្រាយអត្ថន័យ

១. ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងកូនចៅច្រើន បានធ្វើ
ឱ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអស់ឡោះ

២. រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។

៣. អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។

៤. បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។

៥. ជាការពិត ប្រសិនបើពួកអ្នកដឹងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រសុំឱ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនជាប់រវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិ និងរឿងកូនចៅឡើយ។

៦. ជាការពិតណាស់ អល់ឡោះពិតជានឹងឱ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។

៧. បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។

៨. ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកអំពីរាល់ឧបការគុណទាំងឡាយដែលទ្រង់បានប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងប្រការផ្សេងៗទៀត។

សំណួរទី៦. ចូរសូត្រជំពូក អាល់អើសរី(سورة العصر) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អើសរី(سورة العصر) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿ وَالْعَصْرِ . إِنَّ الْإِنْسَانَ لَفِي خُسْرٍ . إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَتَوَّصَوْا بِالْحَقِّ وَتَوَّصَوْا بِالصَّبْرِ ﴾

មានន័យថា : “អស់ឡោះទស្សៈនឹងពេលវេលា(១)។ ពិតប្រាកដណាស់ មនុស្សលោក គឺស្ថិតក្នុងភាពខាតបង់(២)។ លើកលែងតែបណ្តាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ និងបានផ្តេផ្តាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្តេផ្តាំគ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ”(៣)។

បកស្រាយអត្ថន័យ

១. អស់ឡោះជាម្ចាស់ទ្រង់ស្សៈនឹងពេលវេលា។

២. ពិតប្រាកដណាស់ មនុស្សលោកទាំងអស់ស្ថិតក្នុងភាពខាតបង់ និងភាពអន្តរាយ។

៣. លើកលែងតែជនទាំងឡាយណាដែលមានជំនឿ និងបានសាងទង្វើកុសល ហើយព្រមជាមួយគ្នានេះ ពួកគេបានអំពាវនាវ (មនុស្ស)ទៅកាន់ផ្លូវពិត ហើយពួកគេមានការអត់ធ្មត់លើវាប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលជាអ្នកទទួលបានជោគជ័យចាកផុតពីការខាតបង់នោះ។

សំណួរទី៧. ចូរសូត្រជំពូក អាស់ហ្វីម៉ាហ្សៈ (سورة الهمة) និង

បកស្រាយអត្ថន័យរបស់វា ។

ចម្លើយ. ជំពូក អាស់ហ្វីម៉ាហ្សៈ (سورة الهمة) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿١﴾ وَيْلٌ لِّكُلِّ هُمَزَةٍ لُّمَزَةٍ . الَّذِي جَمَعَ مَالًا وَعَدَّدَهُ .
يَحْسَبُ أَنَّ مَالَهُ أَخْلَدَهُ . كَلَّا لَيُنْبَذَنَّ فِي الْحُطَمَةِ . وَمَا أَدْرَاكَ مَا الْحُطَمَةُ . نَارُ
اللَّهِ الْمُوقَدَةُ . الَّتِي تَطَّلِعُ عَلَى الْأَفْئِدَةِ . إِنَّهَا عَلَيْهِمْ مُّوَصَّدَةٌ . فِي عَمَدٍ مُّمَدَّدَةٍ ﴿٢﴾

មានន័យថា : “វិនាសអន្តរាយហើយចំពោះអ្នកនិយាយមូលបង្កាច់ និងអ្នកនិយាយដើមគេ(១) គឺអ្នកដែលខំប្រមូលទ្រព្យសម្បត្តិ និងរាប់ចំនួនរបស់វា(២) ដោយគេគិតថា ទ្រព្យសម្បត្តិរបស់គេ ពិតជាធ្វើឱ្យគេនៅគង់វង្សជារៀងរហូត(៣)។ មិនដូច្នោះទេ ការពិតរូបគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ្វីតម៉ៈ(៤)។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ្វីតម៉ៈ ជាអ្វីនោះ(៥)? គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុងនរក) (៦) ដែលវាឆាបឆេះរាលដាលដល់បេះដូង(៧)។ ពិតប្រាកដណាស់នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកគេចេញ(៨)។ ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង”(៩)។

បកស្រាយអត្ថន័យ

១. ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលចូលចិត្តនិយាយដើម និងមូលបង្កាច់អ្នកដទៃ។

២. ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យសម្បត្តិ និងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះឡើយ។

៣. ដោយគេគិតស្មានថា ទ្រព្យសម្បត្តិរបស់គេដែលគេខំប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។ ដូច្នោះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។

៤. រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះឡើយ។ តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងនរកដើម្បីហាន់ណាំដែលវានឹងបំផ្លាញ និងកម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែកម្ដៅដ៏សែនក្ដៅបំផុតរបស់វា។

៥. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរកដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវា ជាអ្វីនោះ?

៦. គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះយ៉ាងសន្ទោសន្ទៅ

៧. ដែលវានឹងឆាបឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្សរហូតដល់បេះដូងរបស់ពួកគេ។

៨. ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកដែលត្រូវទណ្ឌកម្មរត់ចេញ។

៩. ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែងដើម្បីកុំឱ្យពួកគេអាចចេញរួច។

សំណួរទី៨. ចូរសូត្រជំពូក អាស់ហ្គីល(سورة الفيل) និងបកស្រាយ អត្ថន័យរបស់វា ។

ចម្លើយ. ជំពូក អាស់ហ្គីល(سورة الفيل) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿۱﴾ أَمْ تَرَىٰ كَيْفَ فَعَلَ رَبُّكَ بِأَصْحَابِ الْفِيلِ . أَمْ يَجْعَلُ كَيْدَهُمْ فِي تَضَلُّيلٍ . وَأَرْسَلَ عَلَيْهِمْ طَيْرًا أَبَابِيلَ . تَرْمِيهِمْ بِحِجَارَةٍ مِّن سِجِّيلٍ . فَجَعَلَهُمْ كَعَصْفٍ مَّأْكُولٍ ﴿۵﴾

មានន័យថា : “តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់ របស់អ្នកបានធ្វើដូចម្តេចទៅលើក្រុមទ័ពជំរីនោះ(១)? តើទ្រង់មិនបាន ធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវង្វេង(បរាជ័យ)ទេឬ(២)? ហើយ ទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់នឹងពួកគេ(៣)។ ពួកវា ទម្លាក់ទៅលើពួកគេដោយដុំថ្មស៊ីចង្អៀល(ដែលមកពីភ្លើងនរក)(៤)។ រួច មក ទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវដង្កូវស៊ី”(៥)។

បកស្រាយអត្ថន័យ

១. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់ របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើ អាប័រហា: និងក្រុមរបស់គេដែល ជាទ័ពជំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្គុននោះ?

២. ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលអាក្រក់របស់ ពួកគេដែលចង់កម្ទេចកាក់ហ្គុននោះ ទទួលបរាជ័យ។ ដូចនេះ ពួកគេ មិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឱ្យបែរ

ចេញពីកាក់ហ្គុននោះឡើយ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែ
បន្តិចនោះដែរ។

៣. ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ

៤. ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរក
ទៅលើពួកគេ។

៥. ពិតណាស់ អស់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជា
ស្លឹកឈើដែលត្រូវសត្វស៊ីជាចំខ្លួនខ្លីដូច្នោះដែរ។

សំណួរទី៩. ចូរសូត្រជំពូក គូរ៉ីស្ត (سورة قريش) និងបកស្រាយ
អត្ថន័យរបស់វា។

ចម្លើយ. ជំពូក គូរ៉ីស្ត (سورة قريش) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿لَا إِلَهَ إِلَّا اللَّهُ ۚ الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَذَا وَمَا كُنَّا لِنَشْكُرَهُ إِلَّا لَهُ ۚ وَبِاللَّهِ اتِّكِنُنَا ۚ وَأَنَّ الْآخِرَةَ خَيْرٌ لِّمَنْ هَدَى اللَّهُ سَبِيلًا ۚ وَاللَّهُ يَهْدِي مَن يَشَاءُ ۚ وَالصَّيْفُ
فَلْيَعْبُدُوا رَبَّ هَذَا الْبَيْتِ ۚ الَّذِي أَطْعَمَهُمْ مِنْ جُوعٍ وَأَمَّنَّهُمْ مِنْ خَوْفٍ ﴿

មានន័យថា : “ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ីស្ត(១) ទម្លាប់របស់ពួកគេ
គឺការធ្វើដំណើរនៅរដូវរងារ(ទៅកាន់ប្រទេសយេមែន) និងនៅរដូវក្តៅ
(ទៅកាន់ប្រទេសស្ពាម) (២)។ ដូច្នោះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះ
ម្ចាស់គ្រប់គ្រងកាក់ហ្គុននេះចុះ(៣)។ គឺទ្រង់ជាអ្នកដែលបានផ្តល់ចំណី
អាហារដល់ពួកគេដើម្បីបំបាត់នូវការស្រេកឃ្លាន និងផ្តល់សន្តិភាព
ដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច”(៤)។

បកស្រាយអត្ថន័យ

១. ជាទម្លាប់របស់កុលសម្ព័ន្ធគូរ៉ីស្ត

២. ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារ នៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្តៅនៅកាន់ តំបន់ស្លាម ប្រកបដោយសុវត្ថិភាព។

៣. ដូច្នោះ ចូរឱ្យពួកគេគោរពសក្តារៈចំពោះអល់ឡោះដែលជា ម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្គ្លុះ)តែមួយគត់ ដែលទ្រង់បាន ផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេ មិនត្រូវធ្វើស្តីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។

៤. ព្រោះទ្រង់ជាអ្នកដែលផ្តល់ចំណីអាហារដល់ពួកគេដើម្បី បំបាត់ភាពស្រេកឃ្លាន និងផ្តល់សន្តិភាពដល់ពួកគេឱ្យចៀសផុតពីការ ភ័យខ្លាច ត្បិតអល់ឡោះបានដាក់នៅក្នុងដួងចិត្តរបស់ពួកគេអំពីការ លើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នកដែលរស់នៅក្នុងវា។

សំណួរទី១០. ចូរសូត្រជំពូក អាល់ម៉ាអ៊ូន (سورة الماعون) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ម៉ាអ៊ូន(سورة الماعون) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿۱﴾ أَرَأَيْتَ الَّذِي يُكَذِّبُ بِالْإِيمَانِ . فَذَلِكَ الَّذِي يَدْعُ
الْيَتِيمَ . وَلَا يَحْضُ عَلَىٰ طَعَامِ الْمَسْكِينِ . فَوَيْلٌ لِلْمُصَلِّينَ . الَّذِينَ هُمْ عَنْ
صَلَاتِهِمْ سَاهُونَ . الَّذِينَ هُمْ يُرَاءُونَ . وَيَمْنَعُونَ الْمَاعُونَ ﴿۲﴾

មានន័យថា : “តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធ នឹងថ្ងៃជំនុំជម្រះដែរឬទេ(១)? នោះហើយគឺជាបុគ្គលដែលបោះបង់ កូនកំព្រា(២) ហើយមិនជំរុញគ្នាឱ្យផ្តល់ចំណីអាហារដល់អ្នកក្រីក្រ

ឡើយ(៣)។ ដូច្នោះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលសឡាត(៥) ដែលពួកគេព្រងើយកន្តើយចំពោះការសឡាតរបស់ខ្លួន(៥)។ ពួកគេ គឺ ជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ(៦)។ ហើយពួកគេមិនឱ្យទ្រព្យគេខ្លីឡើយ សូម្បីតែបន្តិចបន្តួចក៏ដោយ(៧)។

បកស្រាយអត្ថន័យ

- ១. តើអ្នកបានស្គាល់បុគ្គលដែលបដិសេធនឹងការទទួលបានការ តបស្នងនៅថ្ងៃបរលោកដែរឬទេ?
- ២. គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាង ខ្លាំងក្លា
- ៣. ហើយមិនជំរុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារ ដល់អ្នកក្រីក្រឡើយ។
- ៤. ដូច្នោះ ភាពវិនាសអន្តរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកសឡាត ទាំងឡាយណា
- ៥. ដែលពួកគេព្រងើយកន្តើយចំពោះការសឡាតរបស់ខ្លួន។ ពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុត ពេលវេលារបស់វា។
- ៦. ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗ ដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវា ដោយចិត្តស្មោះសចំពោះអស់ឡោះឡើយ។
- ៧. ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយ នោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។

សំណួរទី១១. ចូរសូត្រជំពូក អាល់ការសើរ (سورة الكوثر) និង

បកស្រាយអត្ថន័យរបស់វា ។

ចម្លើយ. ជំពូក អាល់ការសើរ (سورة الكوثر) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿ إِنَّا أَعْطَيْنَاكَ الْكَوْثَرَ . فَصَلِّ لِرَبِّكَ وَأَحْز . إِنَّ شَانِكَ هُوَ الْأَبْتَرُ ﴾

មានន័យថា : “ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក (មូហាំម៉ាត់)នូវអាល់ការសើរ(១)។ ដូច្នោះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នកចុះ(២)។ ពិតប្រាកដណាស់ អ្នកដែលស្អប់ខ្ពើមអ្នក(មូហាំម៉ាត់) នឹងត្រូវគេកាត់ផ្តាច់ពីផលល្អ(ក្នុងលោកិយ និងបរលោក)(៣)។

បកស្រាយអត្ថន័យ

១. ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារ មូហាំម៉ាត់)នូវប្រការល្អជាច្រើន ក្នុងនោះ គឺទន្លេមួយនៅក្នុងឋានសួគ៌ ដែលមានឈ្មោះថា អាល់ការសើរ។

២. ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្លីរឺគីន(ពួកពហុទេពនិយម)បានធ្វើ ដោយពួកគេសំឡេះសត្វ គឺដើម្បីបញ្ជិតខ្លួនទៅកាន់រូបបដិមារបស់ពួកគេ។

៣. ពិតប្រាកដណាស់ បុគ្គលដែលស្អប់ខ្ពើមអ្នកនោះ គឺជាអ្នកដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែលត្រូវគេបំភ្លេចមិននឹកនាទោះឡើយ ហើយបើទោះបីជាគេរំលឹកពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់ពួកគេដែរ។

សំណួរទី១២. ចូរសូត្រជំពូក អាល់កាហ្ស៊ីរូន (سورة الكافرون) និងបក-ស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់កាហ្ស៊ីរូន (سورة الكافرون) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿قُلْ يَا أَيُّهَا الْكَافِرُونَ . لَا أَعْبُدُ مَا تَعْبُدُونَ . وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ . وَلَا أَنَا عَابِدٌ مَا عَبَدْتُمْ . وَلَا أَنْتُمْ عَابِدُونَ مَا أَعْبُدُ . لَكُمْ دِينُكُمْ وَلِيَ دِينِ﴾

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱពួកដែលប្រឆាំង (១)! ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ(២) ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ(៣)។ ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកបានគោរពសក្ការៈនោះឡើយ(៤)។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ(៥)។ សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ”(៦)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ នៃពួកដែលប្រឆាំងនឹងអស់ឡោះ!

២. ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ មិនថាពេលនេះ ឬពេលខាងមុខនោះឡើយ។

៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អស់ឡោះតែមួយគត់។

៤. ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។

៥. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អស់ឡោះតែមួយគត់។

៦. សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអស់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។

សំណួរទី១៣. ចូរសូត្រជំពូក អាន់ណើស៊ី(سورة النصر) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាន់ណើស៊ី(سورة النصر) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿١﴾ إِذَا جَاءَ نَصْرُ اللَّهِ وَالْفَتْحُ . وَرَأَيْتَ النَّاسَ يَدْخُلُونَ فِي دِينِ اللَّهِ أَفْوَاجًا . فَسَبِّحْ بِحَمْدِ رَبِّكَ وَاسْتَغْفِرْهُ ۚ إِنَّهُ كَانَ تَوَّابًا ﴿٢﴾

មានន័យថា : “នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះ បានមកដល់(ការរំដោះទីក្រុងម៉ាក្កុះ)(១) ពេលនោះ អ្នកនឹងឃើញ មនុស្សម្នាចូលសាសនារបស់អល់ឡោះទាំងក្រុមៗ(២)។ ដូច្នោះ ចូរអ្នក លើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់អ្នក និងសុំអភ័យ ទោសពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលទទួលយកការសុំ អភ័យទោសបំផុត”(៣)។

បកស្រាយអត្ថន័យ

១. នៅពេលដែលជំនួយរបស់អល់ឡោះចំពោះសាសនារបស់អ្នក (ឱព្យាការីមូហាំម៉ាត់) ការផ្តល់ភាពខ្លាំងក្លារបស់ទ្រង់ដល់វា(សាសនា អ៊ីស្លាម) និងការទទួលបានជ័យជម្នះដោយការរំដោះបានទីក្រុងម៉ាក្កុះ បានមកដល់

២. ហើយអ្នកនឹងបានឃើញមនុស្សចូលសាសនាអ៊ីស្លាមទាំង ក្រុមៗនោះ

៣. ពេលនោះ ចូរអ្នកដឹងចុះថា ជាការពិតណាស់ ទាំងនេះគឺជា សញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូច្នោះ ចូរអ្នកលើកតម្កើងដោយការ កោតសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះ ទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កុះ នេះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺ ជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើ ទាំងឡាយរបស់ទ្រង់ ហើយទ្រង់អភ័យទោសដល់ពួកគេ។

សំណួរទី១៤. ចូរសូត្រជំពូក អាស់ម៉ាសាត់(سورة المسد) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាស់ម៉ាសាត់(سورة المسد) និងអត្ថន័យរបស់វា៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿ تَبَّتْ يَدَا أَبِي هَبٍ وَتَبَّ . مَا أَغْنَىٰ عَنْهُ مَالُهُ وَمَا كَسَبَ .
سَيَصْلَىٰ نَارًا ذَاتَ لَهَبٍ . وَامْرَأَتُهُ حَمَّالَةَ الْحَطَبِ . فِي جِيدِهَا حَبْلٌ مِّن مَّسَدٍ ﴾

មានន័យថា : “ដៃទាំងពីរ(ទង្វើ)របស់អាពុំឡាហាប់បានវិនាស
អន្តរាយ ហើយគេក៏វិនាសអន្តរាយ(១)។ ទ្រព្យសម្បត្តិរបស់គេ និងអ្វីៗ
ដែលគេបានសាងកន្លងមក មិនបានផ្តល់ផលប្រយោជន៍ដល់គេឡើយ
(២)។ គេនឹងចូលទៅក្នុងនរកដែលមានអណ្តាតភ្លើងដ៏សន្លោសន្លៅ
(៣)។ ហើយភរិយារបស់គេដែលជាអ្នកយកបន្លា(រាយលើផ្លូវដើម្បីធ្វើ
បាបព្យាការីមូហាំម៉ាត់)នោះ ក៏ដូច្នោះដែរ(៤)។ នៅនឹងករបស់នាង មាន
ខ្សែច្រវាក់ភ្លើង”(៥)។

បកស្រាយអត្ថន័យ

១. ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពុំឡាហាប់
ដែលជាកូនប្រុសរបស់អាប័ទុលមុតល់ឡើប គឺបានវិនាសអន្តរាយ
ហើយ ដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្តេចទៅ
លើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផល
អ្វីដែរ។

២. តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យ
សម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពី

ទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឱ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះ ដែរ។

៣. រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្តាតភ្លើងដ៏សន្លោសន្លៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្ដៅដ៏ក្ដៅរបស់វា។

៤. ហើយប្រពន្ធរបស់គេ គឺ អ៊ិមមូដើមីល ដែលជាអ្នកយកបន្លា រាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូល ទៅក្នុងនរកដែលមានអណ្តាតភ្លើងដ៏សន្លោសន្លៅនោះដូចគ្នាដែរ។

៥. នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅ ក្នុងឋាននរក។

សំណួរទី១៥. ចូរសូត្រជំពូក អាល់អៀខ្លីស(سورة الإخلاص) និង បក-ស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់អៀខ្លីស(سورة الإخلاص)និងអត្ថន័យរបស់វា៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿قُلْ هُوَ اللَّهُ أَحَدٌ. اللَّهُ الصَّمَدُ. لَمْ يَلِدْ وَلَمْ يُولَدْ. ﴿۱﴾
يَكُنْ لَهُ كُفُوًا أَحَدٌ ﴿۲﴾

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អល់ឡោះគឺជាម្ចាស់ តែមួយគត់(១)។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់(២)។ ទ្រង់មិន បានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ(៣)។ ហើយ គ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ”(៤)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពោលចុះថា៖ អល់ឡោះ គឺជា ព្រះជាម្ចាស់តែមួយគត់ គ្មានព្រះជាម្ចាស់ណាក្រៅពីទ្រង់ឡើយ។

២. តម្រូវការនៃភារៈទាំងអស់(ដែលទ្រង់បង្កើត) គឺឆ្ពោះទៅកាន់ ទ្រង់(ទ្រង់ជាអ្នកបំពេញនូវតម្រូវការទាំងនោះ)។

៣. អល់ឡោះជាម្ចាស់ទ្រង់ពុំមានបុត្រនោះទេ ហើយទ្រង់ក៏ពុំមាន ឪពុកម្តាយ(ជាអ្នកបង្កើត)នោះដែរ។

៤. ហើយក៏គ្មានភារៈរបស់ទ្រង់ណាមួយអាចប្រៀបប្រដូចនឹង ទ្រង់បានឡើយ។

សំណួរទី១៦. ចូរសូត្រជំពូក អាល់ហ្វាឡីក(سورة الفلق) និង

បកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ហ្វាឡីក(سورة الفلق) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿قُلْ أَعُوذُ بِرَبِّ الْفَلَقِ. مِنْ شَرِّ مَا خَلَقَ. وَمِنْ شَرِّ غَاسِقٍ إِذَا وَقَبَ. وَمِنْ شَرِّ النَّفَّاثَاتِ فِي الْعُقَدِ. وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ﴾

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់គ្រប់គ្រង ពេលទៀបភ្លឺឱ្យបញ្ចៀស(១) អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់ បានបង្កើតមក(២) និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែល ភាពងងឹតបានមកដល់(៣) និងអំពីប្រការអាក្រក់របស់ពួកស្រ្តី មន្តអាគមដែលសូត្រផ្លុំមន្តអាគមទៅក្នុងខ្សែចំណង(៤) ហើយនិងអំពី ប្រការអាក្រក់របស់អ្នកច្រណែនឈ្មាស៊ីសនៅពេលដែលគេច្រណែន ឈ្មាស៊ីស”(៥)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃពេលទៀបភ្លឺ និងសុំការបញ្ចៀសពីទ្រង់

២. (សូមទ្រង់ការពារនិងបញ្ចៀស)ពីប្រការអាក្រក់ដែលកើតចេញពីភារៈ(ម៉ាឌូក)ទាំងឡាយដែលផ្តល់គ្រោះថ្នាក់

៣. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់ដែលលេចឡើងនៅពេលយប់ ដូចជាសត្វសាហារ និងចោរ។

៤. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់នៃពួកគ្រូធ្មប់ទាំងឡាយដែលពួកគេបានផ្គុំទៅក្នុងខ្សែចំណងរបស់ពួកគេ។

៥. ហើយខ្ញុំក៏សុំការការពារពីអល់ឡោះជាម្ចាស់ផងដែរអំពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្មួនីស នៅពេលដែលគេបានច្រណែនឈ្មួនីសពួកគេចំពោះឧបការគុណ(នៀកម៉ាត់)ទាំងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានឲ្យពួកគេ ដោយគេ(អ្នកដែលច្រណែនឈ្មួនីស)ចង់ឲ្យឧបការគុណដែលពួកគេទទួលបាន បាត់បង់អំពីពួកគេ ហើយផ្តល់គ្រោះថ្នាក់ដល់ពួកគេ។

សំណួរទី១៧. ចូរសូត្រជំពូក អាន់ណាស(سورة الناس) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាន់ណាស(سورة الناس) និងអត្ថន័យរបស់វា ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿۱﴾ قُلْ أَعُوذُ بِرَبِّ النَّاسِ . مَلِكِ النَّاسِ . إِلَهِ النَّاسِ .

﴿ مِنْ شَرِّ الْوَسْوَاسِ الْخَنَّاسِ. الَّذِي يُوَسْوِسُ فِي صُدُورِ النَّاسِ. مِنَ الْجِنَّةِ وَالنَّاسِ ﴾

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា: ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក(១) ដែលជាស្តេចគ្រប់គ្រងមនុស្សលោក(២) ជាម្ចាស់នៃមនុស្សលោក(៣) ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ពួកស្លែតន(៤) ដែលវាញុះញង់នៅក្នុងចិត្តមនុស្សលោក(៥)។ (ស្លែតននោះ)មកអំពីជិន និងមនុស្សលោក(៦)។

បកស្រាយអត្ថន័យ

១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា: ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃមនុស្សលោក និងសុំការបញ្ចៀសពីទ្រង់

២. ជាស្តេចគ្រប់គ្រងមនុស្សលោក ដោយទ្រង់ចាត់ចែងចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកគ្រប់គ្រងណាសម្រាប់ពួកគេក្រៅពីទ្រង់នោះឡើយ។

៣. ជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរបស់ពួកគេ ដោយគ្មានព្រះជាម្ចាស់ណាដែលពួកគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ

៤. (សូមទ្រង់បញ្ចៀស)អំពីប្រការអាក្រក់របស់ពួកស្លែតនដែលតែងតែញុះញង់មនុស្សលោក

៥. ដែលវាញុះញង់នៅក្នុងដួងចិត្តមនុស្សលោក។

៦. អ្នកញុះញង់នោះ អាចមកពីជិន និងអាចមកពីមនុស្ស។

ផ្នែកហាទីស្ត (ប្រសាសន៍របស់ព្យាករី)

សំណួរទី១. ចូរអានហាទីស្ត “រាល់ទង្វើទាំងឡាយ គឺអាស្រ័យលើការនៀត” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “រាល់ទង្វើទាំងឡាយអាស្រ័យលើការនៀត”៖

عَنْ أَمِيرِ الْمُؤْمِنِينَ أَبِي حَفْصِ عُمَرَ بْنِ الْخَطَّابِ رَضِيَ اللَّهُ عَنْهُ ، قَالَ :
سَمِعْتُ رَسُولَ اللَّهِ ﷺ يَقُولُ « إِنَّمَا الْأَعْمَالُ بِالنِّيَّاتِ ، وَإِنَّمَا لِكُلِّ امْرِئٍ مَا نَوَى ، فَمَنْ كَانَتْ هَجْرَتُهُ إِلَى اللَّهِ وَرَسُولِهِ فَهَجْرَتُهُ إِلَى اللَّهِ وَرَسُولِهِ ، وَمَنْ كَانَتْ هَجْرَتُهُ لِدُنْيَا يُصِيبُهَا ، أَوْ امْرَأَةٍ يَنْكِحُهَا فَهَجْرَتُهُ إِلَى مَا هَاجَرَ إِلَيْهِ »
رواه البخاري ومسلم

មានន័យថា៖ អំពី អាមីរុលមុមីនីន អាពូហាហូស៊ិន អ៊ូមើរ ពិន អាល់ខត្តប បាននិយាយថា៖ ខ្ញុំបានឮរស្មីលុលឡោះ លោក បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ទង្វើ(អាម៉ាល់)ទាំងឡាយ អាស្រ័យទៅតាមគោលបំណង(នៀត) ហើយបុគ្គលគ្រប់រូបនឹងទទួលបានផល(ការតបស្នង)តាមអ្វីដែលជាបំណងប្រាថ្នា(នៀត)របស់គាត់។ ដូចនេះ បុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បីអល់ឡោះ និងអ្នកនាំសារ(រ៉ស្មីល)របស់ទ្រង់ ការផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)របស់គាត់ត្រូវបានអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ទទួលស្គាល់(អល់ឡោះផ្តល់ផលបុណ្យឲ្យ)។ ហើយបុគ្គលណាផ្លាស់ប្តូរទីកន្លែង(ហិជ្ជរ៉ោះ)ដើម្បី

ផលប្រយោជន៍លោកិយ គាត់នឹងទទួលបានផលប្រយោជន៍នោះ (តែ មិនបានទទួលផលបុណ្យពីអស់ឡោះឡើយ) ឬអ្នកខ្លះផ្លាស់ប្តូរទីកន្លែង (ហិដ្ឋដោះ) ដើម្បីរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីណាម្នាក់ ការផ្លាស់ប្តូរ ទីកន្លែងរបស់គាត់ នឹងបានផលទៅតាមគោលបំណងរបស់គាត់។
(រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. រាល់ទង្វើកុសលទាំងឡាយ ចាំបាច់ត្រូវមានការនៀត ដូចជា ការប្រតិបត្តិសឡាត ការបូស ការធ្វើហាដ្ឋី ក៏ដូចជាទង្វើកុសល ផ្សេងៗទៀត។

២. ចាំបាច់ត្រូវមានភាពអៀង្រើស(ជ្រះថ្លា)ក្នុងការនៀតចំពោះ អស់ឡោះជាម្ចាស់។

សំណួរទី២. ចូរអានហាទីស្តដែលហាមឃាត់ពីការបង្កើតថ្មីក្នុង សាសនា ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញ ចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តដែលហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនា៖

عن أم المؤمنين أم عبد الله عائشة ، رضي الله عنها ، قالت قال رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ : « مَنْ أَحْدَثَ فِي أَمْرِنَا هَذَا مَا لَيْسَ مِنْهُ فَهُوَ رَدٌّ »

رواه البخاري ومسلم

មានន័យថា : អំពី អ៊ីមមុលមុមីនីន អ៊ីមមូ អាប់ទុលឡោះ អាអ៊ីស្តៈ

رضي الله عنها បាននិយាយថា៖ រស្សីលុលឡោះ ﷺ បានមានប្រសាសន៍

ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះពុំមែនជាកិច្ចការសាសនាពីយើងទេនោះ វានឹងត្រូវគេ បដិសេធចោល”។

(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ហាមឃាត់ពីការបង្កើតថ្មីក្នុងសាសនាអ៊ីស្លាម(ប្រការពិទអះ)។

២. ជាការពិតណាស់ រាល់ទង្វើទាំងឡាយដែលគេបង្កើតឡើងថ្មី នៅក្នុងសាសនាអ៊ីស្លាមនោះ នឹងត្រូវគេបដិសេធចោលដោយគេមិន ទទួលយកវានោះឡើយ។

សំណួរទី៣. ចូរអានហាទីស្តដ៏ព្រិល ហើយចូរលើកឡើងពី

មេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តដ៏ព្រិល ៖

عَنْ عُمَرَ بْنِ الْخَطَّابِ ، رَضِيَ اللَّهُ عَنْهُ ، قَالَ : « بَيْنَمَا نَحْنُ جُلُوسٌ عِنْدَ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ، ذَاتَ يَوْمٍ ، إِذْ طَلَعَ عَلَيْنَا رَجُلٌ شَدِيدُ بَيَاضِ الثِّيَابِ ، شَدِيدُ سَوَادِ الشَّعْرِ ، لَا يُرَى عَلَيْهِ أَثَرُ السَّفَرِ ، وَلَا يَعْرِفُهُ مِنَّا أَحَدٌ ، حَتَّى جَلَسَ إِلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ، فَأَسْنَدَ رُكْبَتَيْهِ إِلَى رُكْبَتَيْهِ ، وَوَضَعَ كَفَّيْهِ عَلَى فَخْذَيْهِ وَقَالَ : يَا مُحَمَّدُ أَخْبِرْنِي عَنِ الْإِسْلَامِ فَقَالَ لَهُ : الْإِسْلَامُ أَنْ تَشْهَدَ أَنْ لَا إِلَهَ إِلَّا اللَّهُ ، وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ وَتُقِيمَ الصَّلَاةَ ، وَتُؤْتِيَ الزَّكَاةَ ، وَتَصُومَ رَمَضَانَ ، وَتَحُجَّ الْبَيْتَ إِنْ اسْتَطَعْتَ إِلَيْهِ سَبِيلًا . قَالَ : صَدَقْتَ . فَعَجَبْنَا لَهُ يَسْأَلُهُ وَيُصَدِّقُهُ . قَالَ : فَأَخْبِرْنِي عَنِ الْإِيمَانِ ، قَالَ : أَنْ تُؤْمِنَ بِاللَّهِ

وملائكته ، وكتبه ورسله ، واليوم الآخر ، وتؤمن بالقدر خيره وشره . قال : صدقت قال : فأخبرني عن الإحسان . قال : أن تعبد الله كأنك تراه . فإن لم تكن تراه فإنه يراك قال : فأخبرني عن الساعة . قال : ما المسؤول عنها بأعلم من السائل . قال : فأخبرني عن أماراتها . قال : أن تلد الأمة رببتها ، وأن ترى الحفاة العراة العالة رعاء الشاء يتطاولون في البنيان . ثم انطلق ، فلبنت ملياً ، ثم قال : يا عمر ، أتدري من السائل؟ قلت : الله ورسوله أعلم قال : فإنه جبريل أتاكم يعلمكم دينكم » رواه مسلم

មានន័យថា : អំពី អ្វីមើរ ពិន អាល់ខត្តប បាននិយាយ ថា៖ “ថ្ងៃមួយ ពេលពួកយើងកំពុងអង្គុយជាមួយរស្មីលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានមកដល់ ដោយស្លៀកសម្លៀកបំពាក់ពណ៌ សស្កុស សក់ខ្មៅរលោង មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួន គាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះទេ ហើយក៏គ្មានអ្នក ណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរស នោះក៏អង្គុយទល់មុខនឹងព្យាការី ដោយយកជង្គង់របស់គាត់ទាំងពីរ ដាក់ទល់នឹងជង្គង់ព្យាការី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅ ខ្លួនឯង រួចសួរថា៖ “ឱមូហាំម៉ាត់! ចូរប្រាប់ខ្ញុំអំពីអ៊ីស្លាម”។ លោកបាន ឆ្លើយថា៖ “អ៊ីស្លាម គឺអ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរព សក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នក នាំសារ(រស្មីល)របស់អល់ឡោះ។ បន្ទាប់មក ត្រូវប្រតិបត្តិសឡាត ត្រូវ បរិច្ចាគហ្សាកាត់ ត្រូវបូសខែរម៉ាហ្វន និងធ្វើហាជ្ជីនៅពេលតុលឡោះ

ប្រសិនបើអ្នកមានលទ្ធភាពទៅដល់។ បុរសនោះក៏តបថា៖ “ត្រឹមត្រូវហើយ។ ពេលនោះ ពួកយើងមានការរឿងឆ្ងល់ណាស់ ព្រោះគាត់ជាអ្នកសូរព្យាការី ហើយគាត់និយាយថា៖ “ត្រឹមត្រូវ”។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)”? ព្យាការីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអស់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីរដែលទ្រង់បានបញ្ចុះមក បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក និងជឿថា វាសនាល្អនិងវាសនាអាក្រក់ សុទ្ធតែអស់ឡោះបានកំណត់រួច”។ បុរសនោះនិយាយថា៖ “ត្រឹមត្រូវ”។ ហើយបុរសនោះក៏សួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(ទង្វើល្អ)”? លោកបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្តារៈចំពោះអស់ឡោះ ហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជាជាក់ស្តែង អ្នកមិនបានឃើញទ្រង់ តែអ្នកត្រូវជឿជាក់ថា ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះក៏សួរបន្តទៀតថា៖ “ចូរប្រាប់ខ្ញុំពីពេលវេលានៃថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)”? ព្យាការីលោកបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះសួរបន្តទៀតថា៖ “ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)”? លោកបានឆ្លើយថា៖ “នៅពេលដែលស្រ្តីជាទាសករគេ ប្រសូត្របានកូនជាចៅហ្វាយនាយរបស់នាងនៅពេលដែលអ្នកក្រឡាត់ គ្មានស្បែកជើងនិងសម្លៀកបំពាក់ និងអ្នកគង្វាលចៀម ប្រកូតប្រដែងគ្នាខាងគេហដ្ឋាន(មនុស្សវណ្ណៈទាបបំផុតក្លាយជាមេដឹកនាំ ហើយមានទ្រព្យសម្បត្តិច្រើននិងមានអំនួតធ្វើផ្ទះ

សំបែងយកល្អ និងខ្ពស់ជាងគ្នា។ ក្រោយពីសូររួចរាល់ហើយ បុរសនោះក៏ចេញទៅ។ មួយសន្ទុះក្រោយមក ព្យាករីបានសួរថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាសួរខ្ញុំនោះ?” ខ្ញុំ(អ៊ូមើរ)បានឆ្លើយថា៖ “មានតែអស់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ”។ លោកក៏ប្រាប់ថា៖ “គាត់គឺម៉ាឡាអ៊ីកាត់ជីព្រីលដែលមកជួបពួកអ្នកទាំងអស់គ្នាដើម្បីបង្រៀនពួកអ្នកនូវសាសនារបស់ពួកអ្នក”។ (រាយការណ៍ដោយមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. បានលើកឡើងអំពីរូកុន(គោលគ្រឹះ)ទាំងប្រាំនៃសាសនាអ៊ីស្លាម ៖

- > ការសច្ចាថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអស់ឡោះតែមួយគត់ ហើយព្យាករីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អស់ឡោះ។
- > ប្រតិបត្តិសឡាត
- > បរិច្ចាគហ្សាកាត់
- > បូសខែរីម៉ាហ្វន
- > ធ្វើធម្មយាត្រាហាជ្ជីនៅឯពៃតុលហារីម(ទីក្រុងម៉ាក្កុះ)។

២. បានលើកឡើងពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយនៃសាសនាអ៊ីស្លាម ៖

- ❖ ជំនឿចំពោះអស់ឡោះជាម្ចាស់
- ❖ ជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់របស់ទ្រង់

- ❖ ជំនឿចំពោះបណ្តាព្រះគម្ពីររបស់ទ្រង់
- ❖ ជំនឿចំពោះបណ្តាអ្នកនាំសាររបស់ទ្រង់
- ❖ ជំនឿចំពោះថ្ងៃបរលោក
- ❖ និងជំនឿចំពោះវាសនាល្អ និងអាក្រក់(មកពីអល់ឡោះ)។

៣. បានលើកឡើងពីរូកុនអៀហាសាន ដែលមានមួយរូកុន នោះគឺ អ្នកត្រូវគោរពសក្តារៈចំពោះអល់ឡោះហាក់បីដូចជាអ្នកមើលឃើញ ទ្រង់ តែអ្នកពុំបានមើលឃើញទ្រង់ទេ ប៉ុន្តែទ្រង់កំពុងមើលឃើញអ្នក។

៤. ពេលវេលាដែលថ្ងៃបរលោកនឹងកើតឡើង គឺគ្មាននរណាម្នាក់ ដឹងនោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់តែមួយគត់។

សំណួរទី៤. ចូរអានហាទីស្តស្តីពីឧត្តមភាពនៃសីលធម៌ល្អ ហើយ ចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្ត នេះ។

ចម្លើយ. ហាទីស្តស្តីអំពីឧត្តមភាពនៃសីលធម៌ល្អ

عن أبي هريرة رضي الله عنه، قال : قال رسول الله ﷺ : « أَكْمَلُ الْمُؤْمِنِينَ إِيمَانًا أَحْسَنُهُمْ خُلُقًا » رواه الترمذي

មានន័យថា : អំពី អាពូ ហ្ស៊ីរីយ៉ា រ៉ោះ រ៉ាដិ បាននិយាយថា៖ រ៉េស៊ីលុលឡោះ លោកបានមានប្រសាសន៍ថា៖ “អ្នកមានជំនឿដែល មានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

(រាយការណ៍ដោយ អាត់តៀរមីត្ស៊ី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ជំរុញឲ្យមានសីលធម៌ល្អប្រពៃ

២. ភាពពេញលេញនៃសីលធម៌ គឺជាភាពពេញលេញនៃជំនឿ។

៣. ពិតប្រាកដណាស់ ជំនឿ(អ៊ីម៉ាន់) មានការកើនឡើង និងមានការថយចុះ។

សំណួរទី៥. ចូរអានហាទីស្ត “បុគ្គលណាស្បថនឹងអ្វីផ្សេងក្រៅពីអស់ឡោះ” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “ជនណាស្បថនឹងអ្វីផ្សេងពីអស់ឡោះ”៖

عن ابن عمر رضي الله عنهما أَنَّ النبي صَلَّى اللهُ عَلَيْهِ وَسَلَّمَ قال : « مَنْ حَلَفَ بِغَيْرِ اللَّهِ ، فَقَدْ كَفَرَ أَوْ أَشْرَكَ » رواه الترمذي

មានន័យថា : អំពី អ៊ុំពន្ធអ៊ុំមើរ رضي الله عنهما ពិតណាស់ ព្យាករី ﷺ

លោកបានមានប្រសាសន៍ថា៖ “ជនណាស្បថនឹងអ្វីផ្សេងពីអស់ឡោះ គាត់ពិតជាក្លាយជាអ្នកបោះបង់ជំនឿ ឬជាអ្នកស្តីរិក”។

(រាយការណ៍ដោយ អាត់តៀរមីត្ស៊ី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. គេមិនអនុញ្ញាតឲ្យស្បថនឹងអ្វីមួយក្រៅពីអស់ឡោះឡើយ។

២. ការស្បថនឹងអ្វីមួយក្រៅពីអស់ឡោះជាម្ចាស់ គឺស្ថិតក្នុងចំណោមប្រការស្តីរិកតូច(ពហុទេពនិយមកម្រិតស្រាល)។

សំណួរទី៦. ចូរអានហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកមិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ...” ៖

عن أنس رضي الله عنه، قال رسول الله صلى الله عليه وسلم: « لَا يُؤْمِنُ أَحَدُكُمْ، حَتَّىٰ أَكُونَ أَحَبَّ إِلَيْهِ مِنْ وَالِدِهِ وَوَلَدِهِ وَالنَّاسِ أَجْمَعِينَ » رواه البخاري ومسلم

មានន័យថា : អំពី អាណាស رضي الله عنه រ៉ស្វីលុលឡោះ: ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញនោះទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ ជាងឪពុកម្តាយរបស់គេ កូនៗរបស់គេ និងមនុស្សលោកទាំងអស់”។

(រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ចាំបាច់ត្រូវមានក្តីស្រឡាញ់ចំពោះព្យាការីមូហាំម៉ាត់ជាងនរណាៗទាំងអស់។

២. ពិតណាស់ ការស្រឡាញ់ចំពោះព្យាការីមូហាំម៉ាត់ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។

សំណួរទី៧. ចូរអានហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់.....” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់.....”៖

عَنْ أَنَسِ رَضِيَ اللَّهُ عَنْهُ، قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : « لَا يُؤْمِنُ أَحَدُكُمْ حَتَّىٰ يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ » رواه البخاري ومسلم

មានន័យថា : អំពី អាណាស រَضِيَ اللَّهُ عَنْهُ រីស៊ីលុលឡោះ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។

(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ចាំបាច់ត្រូវស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួន ដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរ។

២. ពិតណាស់ ការស្រឡាញ់ ចង់បានល្អដល់បងប្អូនរបស់ខ្លួន ដូចដែលគេស្រឡាញ់ចង់បានល្អសម្រាប់ខ្លួនឯងដែរនោះ ស្ថិតក្នុងចំណោមភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។

សំណួរទី៨. ចូរអានហាទីស្តអំពី “ឧត្តមភាពនៃជំពូក អាល់-អៀខ្លឺស” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តអំពី “ឧត្តមភាពនៃជំពូក អាល់-អៀខ្លឺស”៖

» : **عن أبي سعيد رضي الله عنه عن رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ قال : « وَالَّذِي نَفْسِي بِيَدِهِ ، إِهْمَا لَتَعْدِلُ ثُلُثُ الْقُرْآنِ »** رواه البخاري

មានន័យថា : អំពី អាពូសាអ៊ីទ **رضي الله عنه** អំពី រ៉ស្វីលុលឡោះ **ﷺ** លោកបានមានប្រសាសន៍ថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតនៅលើដែរបស់ទ្រង់ថា ជំពូក(អាល់-អៀខ្លឺស)នេះ ពិតជាស្មើនឹងមួយភាគបី(១/៣)នៃគម្ពីរគួរអាន”។ (រាយការណ៍ដោយ អាល់-ពូខរី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

- ១. ឧត្តមភាពនៃជំពូក អាល់-អៀខ្លឺស
- ២. ពិតណាស់ ជំពូកនេះ គឺស្មើនឹងមួយភាគបីនៃគម្ពីរគួរអាន។

សំណួរទី៩. ចូរអានហាទីស្តអំពីឧត្តមភាពនៃការពោលពាក្យ **لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ** ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្តអំពីឧត្តមភាពនៃពាក្យ **لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ**

» : **عن أبي موسى رضي الله عنه، قال رسول الله صَلَّى اللهُ عَلَيْهِ وَسَلَّمَ : « لا حول ولا قُوَّةَ إِلَّا بِاللَّهِ كُنْزُ مِنَ الْجَنَّةِ »** متفق عليه

មានន័យថា : អំពី អាពូមូសា رضي الله عنه រឺស៊ីលុលឡោះ ﷺ លោក បានមានប្រសាសន៍ថា៖

لا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ

គឺជាកំណប់មួយក្នុងចំណោមកំណប់នានានៃឋានសួគ៌។

(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. បញ្ជាក់ពីឧត្តមភាពនៃពាក្យនេះ ដោយវាកំណប់មួយក្នុង ចំណោមកំណប់នានានៃឋានសួគ៌។

២. ការបដិសេធពីអនុភាពនិងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់ខ្លួនទៅចំពោះអស់ឡោះតែមួយគត់។

សំណួរទី១០. ចូរអានហាទីស្ត “ពិតណាស់ នៅក្នុងខ្លួនប្រាណ នីមួយៗមានសាច់មួយដុំ...” ហើយចូរលើកឡើងនូវមេរៀនមួយចំនួន ដែលគេអាចទាញចេញបានពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “ពិតណាស់ នៅក្នុងខ្លួនប្រាណនីមួយៗមាន សាច់មួយដុំ...”៖

عن النُّعْمَانِ بْنِ بَشِيرٍ رَضِيَ اللَّهُ عَنْهُمَا قَالَ : سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ : « أَلَا وَإِنَّ فِي الْجَسَدِ مُضَغَةً إِذَا صَلَحَتْ صَلَحَ الْجَسَدُ كُلُّهُ ، وَإِذَا فَسَدَتْ فَسَدَ الْجَسَدُ كُلُّهُ : أَلَا وَهِيَ الْقَلْبُ » رواه البخاري

ومسلم

មានន័យថា : អំពី អាន់នូកម៉ាន ពិន ហ្គាស្លៀរ **رضي الله عنه** បាននិយាយថា៖ ខ្ញុំបានឮវិស្វលុលឡោះ **ﷺ** លោកមានប្រសាសន៍ថា៖ “ពិតណាស់ នៅក្នុងខ្លួនប្រាណ(មនុស្សគ្រប់រូប)មានសាច់មួយដុំ កាលណាសាច់នោះល្អ ខ្លួនប្រាណទាំងមូលក៏ល្អដែរ។ ប៉ុន្តែ ប្រសិនបើសាច់នោះខូចវិញ ខ្លួនប្រាណទាំងមូលក៏ខូចដែរ។ ប្រាកដណាស់ សាច់នោះគឺ បេះដូង(ចិត្ត)”។ (រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ភាពល្អប្រសើរនៃដួងចិត្ត គឺជាភាពល្អប្រសើរនៃរាងកាយ ក៏ដូចជាផ្នែកខាងក្រៅផងដែរ។

២. យកចិត្តទុកដាក់ចំពោះភាពល្អប្រសើរនៃដួងចិត្ត ពីព្រោះ វាគឺជាភាពល្អប្រសើររបស់មនុស្សលោក។

សំណួរទី១១. ចូរអានហាទីស្ត “បុគ្គលណាដែលពាក្យសំដីចុងក្រោយរបស់គាត់គឺ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត “បុគ្គលណាដែលពាក្យសំដីចុងក្រោយរបស់គាត់គឺ...”៖

عن معاذ بن جبل رضي الله عنه قال : قال رسول الله ﷺ : « من كان آخر كلامه لا إله إلا الله دخل الجنة » رواه أبو داود

មានន័យថា : អំពី មូអាត្ស ពិន ហ្គាហ្គាល់ បាននិយាយថា៖ វិស្វលុលឡោះ **ﷺ** លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលពាក្យ

សំដីចុងក្រោយរបស់គាត់គឺ "الله لا إله إلا هو" (គ្មានទេម្ចាស់ដែលត្រូវគេ
គោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអស់ឡោះជាម្ចាស់)នោះ នឹងបានចូល
ឋានសួគ៌"។ (រាយការណ៍ដោយ អាពូហ្សាវូទ)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ឧត្តមភាពនៃពាក្យ "الله لا إله إلا هو" ដោយខ្ញុំបម្រើរបស់អស់ឡោះ
អាចចូលឋានសួគ៌តាមរយៈពាក្យនេះ។

២. ឧត្តមភាពរបស់អ្នកដែលសម្តីចុងក្រោយរបស់គេលើលោកិយ
នេះ គឺពាក្យ "الله لا إله إلا هو" ។

សំណួរទី១២. ចូរអានហាទីស្ត"មិនមែនជាអ្នកមានជំនឿពេញ-
លេញទេដែលគាត់តែងតែបន្តុះបង្ហាប់គេ..." ហើយចូរលើកឡើងពី
មេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត"មិនមែនជាអ្នកមានជំនឿពេញលេញទេដែល
គាត់តែងតែបន្តុះបង្ហាប់គេ..."៖

عن عبد الله بن مسعود رضي الله عنه قال : قال رسول الله صَلَّى اللهُ عَلَيْهِ
وَسَلَّمَ : « لَيْسَ الْمُؤْمِنُ بِالطَّعَّانِ ، وَلَا اللَّعَّانِ وَلَا الْفَاحِشِ ، وَلَا الْبَدِيِّ »
رواه الترمذي

មានន័យថា : អំពី អាប័ទុលឡោះ ពិន ម៉ាស្ស៊ីទ រដ្ឋិ បាន
និយាយថា៖ រស្ស៊ីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ "មិន
មែនជាអ្នកមានជំនឿពេញលេញទេដែលគាត់តែងតែបន្តុះបង្ហាប់គេ ឬ

ដាក់បណ្តាសាគេ ឬប្រព្រឹត្តទង្វើអសីលធម៌ ឬអ្នកដែលនិយាយស្តីអសីលធម៌នោះ។”

(រាយការណ៍ដោយអាត់តៀរមីត្ស៊ី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ហាមឃាត់ពីពាក្យសម្តីដែលមិនពិត និងពាក្យសម្តីដែលអាក្រក់។

២. ពិតណាស់ការចៀសផុតពីរឿងនេះ គឺជាលក្ខណៈរបស់អ្នកមានជំនឿ ចំពោះការនិយាយស្តីរបស់គេ។

សំណួរទី១៣. ចូរអានហាទីស្ត“ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អ...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាចទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត“ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អ...”៖

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ : قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ :

«مَنْ حَسَّنَ إِسْلَامَ الْمَرْءِ : تَرَكَّهُ مَا لَا يَغْنِيهِ » رواه التِّرْمِذِيُّ وَغَيْرُهُ

មានន័យថា៖ អំពី អាពូហ៊ីរ៉ាយវ៉ា៖ បាននិយាយថា៖ រឺស៊ូលុលឡោះﷺលោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមប្រការដែលបញ្ជាក់ថា អ៊ីស្លាមរបស់បុគ្គលម្នាក់បានល្អប្រសើរនោះ គឺគាត់បោះបង់ចោលនូវអ្វីដែលមិនសំខាន់(គ្មានប្រយោជន៍)”។

(រាយការណ៍ដោយអាត់តៀរមីត្ស៊ី និងអ្នកផ្សេងទៀត)។

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. បោះបង់អ្វីដែលគ្មានប្រយោជន៍ដល់មនុស្ស មិនថា ទាក់ទងនឹងកិច្ចការសាសនា ឬកិច្ចការលោកិយរបស់គេ។

២. ពិតណាស់ ការបោះបង់អ្វីដែលគ្មានប្រយោជន៍ គឺស្ថិតក្នុង ចំណោមភាពពេញលេញនៃអ៊ីស្លាមរបស់គេ។

សំណួរទី១៥. ចូរអានហាទីស្ត“បុគ្គលណាសូត្រមួយតួអក្សរនៃ គម្ពីរគួរអាន...” ហើយចូរលើកឡើងពីមេរៀនមួយចំនួនដែលគេអាច ទាញចេញពីហាទីស្តនេះ។

ចម្លើយ. ហាទីស្ត“បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីរគួរអាន...”៖

عن عبد الله بن مسعود رضي الله عنه : أن النبي صَلَّى اللهُ عَلَيْهِ وَسَلَّمَ قال : «من قرأ حرفاً من كتاب الله فله به حسنة، والحسنة بعشر أمثالها. لا أقول :

الم حرف، ولكن : ألف حرف، ولام حرف، وميم حرف» رواه الترمذي

មានន័យថា៖ អំពី អាប៌ទុលឡោះ ពិន ម៉ាស្តីទ عنه رضي الله عنه ពិតណាស់ ព្យាករី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណា សូត្រមួយតួអក្សរនៃគម្ពីរគួរអាន គាត់នឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងកើនទៅជាដប់។ ខ្ញុំមិនសំដៅថា “អាលីហ្វ ឡាម មីម” ជាតួអក្សរតែមួយនោះទេ ផ្ទុយទៅវិញ “អាលីហ្វ” គឺ ជាតួអក្សរមួយ “ឡាម” គឺជាតួអក្សរមួយ ហើយ“មីម” ជាតួអក្សរមួយ”។ (រាយការណ៍ដោយ អាត់តៀរមីត្សី)

មេរៀនមួយចំនួនដែលគេអាចទាញចេញបានពីហាទីស្តនេះ

១. ឧត្តមភាពនៃការសូត្រគម្ពីរគួរអាន។

២. រាល់តួអក្សរដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន គឺអ្នកទទួលបានផលបុណ្យយ៉ាងច្រើន។

ផ្នែកសុដីវធម៌អ៊ីស្លាម

សុដីវធម៌ចំពោះអល់ឡោះជាម្ចាស់

សំណួរទី១. តើគេត្រូវមានសុដីវធម៌ចំពោះអល់ឡោះជាម្ចាស់

ដូចម្តេចខ្លះ?

ចម្លើយ. គឺគេត្រូវ ៖

១. លើកតម្កើងទ្រង់

២. គោរពសក្ការៈចំពោះទ្រង់តែមួយគត់ ដោយមិនត្រូវធ្វើស្តីរិក

ចំពោះទ្រង់នូវអ្វីមួយជាដាច់ខាត។

៣. គោរពប្រតិបត្តិចំពោះទ្រង់

៤. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះទ្រង់

៥. ថ្លែងអំណរគុណទ្រង់ចំពោះភាពសប្បុរស និងឧបការគុណរបស់ទ្រង់ដែលគេមិនអាចគណនាបាន។

៦. អត់ធ្មត់ចំពោះព្រេងវាសនាដែលទ្រង់បានកំណត់មក។

សុដីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់

សំណួរទី២. តើគេត្រូវមានសុដីវធម៌ចំពោះអ្នកនាំសារមូហាំម៉ាត់

ដូចម្តេចខ្លះ?

ចម្លើយ. គឺគេត្រូវ ៖

១. ដើរតាមលោក និងយកគំរូតាមលោក

២. គោរពប្រតិបត្តិចំពោះលោក

- ៣. បោះបង់ចោលការប្រព្រឹត្តល្មើសចំពោះលោក
- ៤. ជឿជាក់ចំពោះអ្វីដែលលោកបានប្រាប់
- ៥. មិនត្រូវបង្កើតអ្វីថ្មីបន្ថែមទៅលើស៊ុណ្ណៈ(លំអាន)របស់លោក
- ៦. ស្រឡាញ់លោកជាងខ្លួនឯង និងជាងនរណាៗទាំងអស់
- ៧. លើកតម្កើងលោក ជួយលោក និងជួយស៊ុណ្ណៈរបស់លោក។

សុន្ទរធម៌ចំពោះឪពុកម្តាយ

សំណួរទី៣. តើគេត្រូវមានសុដីវធម៌ចំពោះឪពុកម្តាយយ៉ាង

ដូចម្តេចខ្លះ?

ចម្លើយ. គឺគេត្រូវ ៖

- ១. ប្រតិបត្តិតាមលោកទាំងពីរនូវអ្វីដែលមិនមែនជាប្រការខុសឆ្គងនឹងបទបញ្ជារបស់អស់ឡោះជាម្ចាស់
- ២. បម្រើលោកទាំងពីរ
- ៣. ជួយដល់លោកទាំងពីរ
- ៤. បំពេញនូវសេចក្តីត្រូវការរបស់លោកទាំងពីរ
- ៥. សុំទូអាបូងស្ងួតដល់លោកទាំងពីរ
- ៦. និយាយស្តីជាមួយពួកគាត់ប្រកបដោយសុដីវធម៌ ហើយគេមិនអនុញ្ញាតឲ្យនិយាយពាក្យ “អិះ អ៊ុស” ទៅកាន់លោកទាំងពីរឡើយ។
- ៧. ត្រូវមានទឹកមុខញញឹមជានិច្ចចំពោះលោកទាំងពីរ និងមិនត្រូវធ្វើមុខជូរជាក់លោកទាំងពីរឡើយ។
- ៨. មិនត្រូវតម្កើងសំឡេងឲ្យខ្លាំងលើសសំឡេងរបស់លោកទាំងពីរឡើយ ត្រូវស្តាប់តាមលោកទាំងពីរ មិនត្រូវនិយាយកាត់ប្រសាសន៍

លោកទាំងពីរ និងមិនត្រូវហៅលោកទាំងពីរដោយឈ្មោះចំពោះនោះទេ ដូចជាទៅវិញត្រូវហៅលោកទាំងពីរថា “ឱលោកឪពុក! ឱអ្នកម្តាយ”។

៩. ត្រូវសុំការអនុញ្ញាតពីលោកទាំងពីរជាមុន មុននឹងចូលទៅ ជួបលោកទាំងពីរក្នុងបន្ទប់របស់លោក។

១០. ថើបដៃ និងថើបក្បាលរបស់លោកទាំងពីរ។

សុន្ទរធម៌ចំពោះសាច់ញាតិ

សំណួរទី៤. តើគេត្រូវធ្វើដូចម្តេចខ្លះចំពោះសាច់ញាតិ?

ចម្លើយ. គឺគេត្រូវ ៖

១. ត្រូវទៅសួរសុខទុក្ខសាច់ញាតិ ដូចជាបងប្អូន មា មីង (ទាំង ខាងឪពុក ទាំងខាងម្តាយ) ក៏ដូចជាសាច់ញាតិផ្សេងៗទៀត។

២. ត្រូវធ្វើល្អទៅកាន់ពួកគាត់តាមរយៈពាក្យសម្តី កាយវិការ និង ជួយដល់ពួកគាត់។

៣. ទូរសព្ទសួរសុខទុក្ខពួកគាត់។

សុន្ទរធម៌ចំពោះបងប្អូននិងគ្នាក្នុងនាមអល់ឡោះ

សំណួរទី៥. តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះចំពោះបងប្អូនមូស្លីមរបស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ?

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. ស្រឡាញ់ និងរាប់អានមិត្តភក្តិល្អៗ

២. ចៀសវាង និងបោះបង់ការរាប់អានមិត្តភក្តិដែលមិនល្អ

- ៣. ខ្ញុំឲ្យសាឡាមទៅកាន់បងប្អូនមូស្លីមរបស់ខ្ញុំ និងចាប់ដៃពួកគេ។
- ៤. ខ្ញុំទៅសួរសុខទុក្ខពួកគេនៅពេលដែលពួកគេឈឺ និងប្លង់ស្ងួតសុំឲ្យពួកគេឆាប់ជាសះស្បើយ។
- ៥. ខ្ញុំទទួលកណ្តាស់របស់អ្នកដែលកណ្តាស់
- ៦. ខ្ញុំទទួលយកនូវការអញ្ជើញរបស់គាត់ប្រសិនបើគាត់អញ្ជើញខ្ញុំទៅលេងនឹងគាត់។
- ៧. ខ្ញុំផ្តល់នូវការទូន្មានដល់គាត់។
- ៨. ខ្ញុំជួយគាត់ប្រសិនបើគាត់ត្រូវគេបំពាន និងរារាំងគាត់មិនឲ្យបំពានលើគេ។
- ៩. ខ្ញុំស្រឡាញ់បងប្អូនមូស្លីមរបស់ខ្ញុំដូចខ្ញុំស្រឡាញ់ខ្លួនឯងដែរ
- ១០. ខ្ញុំជួយគាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។
- ១១. ខ្ញុំមិនធ្វើអ្វីមួយដែលប៉ះពាល់ដល់គាត់នោះទេ មិនថាតាមរយៈពាក្យសម្តី ឬកាយវិការ។
- ១២. ខ្ញុំលាក់បាំងនូវរឿងសម្ងាត់របស់គាត់។
- ១៣. ខ្ញុំមិនជេរគាត់ មើលងាយគាត់ បន្តុះបង្ហាប់គាត់ មិនច្រណែនឈ្មោះសគាត់ មិនស៊ើបការសម្ងាត់របស់គាត់ និងមិនបោកប្រាស់គាត់ទេ។

សុន្ទរដ្ឋកថាចំពោះអ្នកជិតខាង

សំណួរទី៦. តើសុដីវធម៌ចំពោះអ្នកជិតខាងមានអ្វីខ្លះ?

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. ខ្ញុំត្រូវធ្វើល្អចំពោះអ្នកជិតខាង ទាំងតាមរយៈពាក្យសម្តី និង កាយវិការ ហើយខ្ញុំជួយដល់គាត់នៅពេលដែលគាត់ត្រូវការឲ្យខ្ញុំជួយ។

២. ខ្ញុំអបអរសាទរនិងរីករាយជាមួយគាត់នៅក្នុងថ្ងៃរ័យ៉ា(ថ្ងៃ បុណ្យ) ពេលរៀបគាត់អាពាហ៍ពិពាហ៍ និងផ្សេងៗទៀត។

៣. ខ្ញុំទៅសួរសុខទុក្ខគាត់នៅពេលដែលគាត់ឈឺ និងចូលរួម រំលែកទុក្ខគាត់នៅពេលដែលគាត់មានទុក្ខ។

៤. ខ្ញុំផ្តល់ម្ហូបអាហារដល់គាត់នូវអ្វីដែលខ្ញុំមានតាមដែលអាច។

៥. ខ្ញុំមិនធ្វើទុក្ខបុកម្នេញដល់គាត់ជាដាច់ខាត មិនថាតាមរយៈ ពាក្យសម្តី ឬកាយវិការ។

៦. ខ្ញុំមិនរំខានអ្នកជិតខាងតាមរយៈសំឡេងកងរំពង ឬស្តើបការ សម្ងាត់របស់គាត់នោះទេ ហើយខ្ញុំអត់ធ្មត់ប្រសិនបើគាត់ធ្វើដូច្នោះ។

សុច្ឆិច្ឆមនៃការទទួលភ្ញៀវ

សំណួរទី៧. តើសុដីវធម៌ក្នុងការទទួលភ្ញៀវ និងចំពោះភ្ញៀវ មានអ្វីខ្លះ?

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. ខ្ញុំត្រូវឆ្លើយតបនឹងការអញ្ជើញចំពោះអ្នកដែលបានអញ្ជើញ ខ្ញុំធ្វើជាភ្ញៀវ។

២. នៅពេលដែលខ្ញុំចង់ទៅសួរសុខទុក្ខនរណាម្នាក់ គឺខ្ញុំសុំការ អនុញ្ញាតជាមុន និងកំណត់ពេលវេលា។

៣. ខ្ញុំសុំការអនុញ្ញាតមុននឹងចូល។

៤. ខ្ញុំមិនទៅសួរសុខទុក្ខគាត់យូរពេកទេ។

៥. ខ្ញុំទម្លាក់ក្រសែភ្នែកចុះពីការសម្លឹងមើលគ្រួសារគេ។

៦. ខ្ញុំស្វាគមន៍ភ្ញៀវ និងរាក់ទាក់ភ្ញៀវឲ្យបានល្អតាមរយៈទឹកមុខ រីករាយស្រស់បស់ និងនិយាយពាក្យស្វាគមន៍ដែលល្អៗ។

៧. ខ្ញុំឲ្យភ្ញៀវអង្គុយនៅកន្លែងដែលល្អ។

៨. ខ្ញុំទទួលស្វាគមន៍ភ្ញៀវដោយរៀបចំចំណីអាហារ និងភេសជ្ជៈ ជូនពួកគេ។

សុប្បិចធម៌ចំពោះអ្នកជំងឺ

សំណួរទី៨. ចូរលើកឡើងពីសុដីរធម៌ចំពោះអ្នកជំងឺ និងការសួរ សុខទុក្ខអ្នកជំងឺ។

ចម្លើយ. គឺខ្ញុំត្រូវ ៖

១. នៅពេលដែលខ្ញុំមានអារម្មណ៍ថាលឺចាប់ ខ្ញុំយកដៃរបស់ខ្ញុំ ដាក់ត្រង់កន្លែងដែលលឺចាប់នោះ ហើយខ្ញុំសូត្រថា **الله بِسْمِ** ចំនួនបីដង រួចសូត្រថា ៖

أَعُوذُ بِعِزَّةِ اللَّهِ وَقُدْرَتِهِ مِنْ شَرِّ مَا أَحْدَرُ وَأُحَادِرُ

ចំនួនប្រាំពីរដង។

២. ខ្ញុំយល់ព្រម ពេញចិត្តចំពោះអ្វីដែលអស់ឡោះបានកំណត់ ហើយខ្ញុំអត់ធ្មត់។

៣. ខ្ញុំរួសរាន់ក្នុងការទៅសួរសុខទុក្ខបងប្អូនមូស្លីមរបស់ខ្ញុំដែល មានជំងឺ ហើយប្លង់ស្លង់សុំទូអាឲ្យគាត់ តែខ្ញុំមិននៅជាមួយគាត់យូរពេក ទេ។

៤. ខ្ញុំស្មោះផ្អែមគាត់ ដោយមិនចាំបាច់ទាល់តែគាត់សុំខ្ញុំឡើយ។

៥. ខ្ញុំផ្តាំផ្ទៃគាត់ឲ្យមានការអត់ធ្មត់ ត្រូវសុំទូអាបូងស្ងួត ប្រតិបត្តិសឡាត និងជម្រះសម្អាតតាមលទ្ធភាពដែលគាត់មាន។

៦. ទូអាឲ្យអ្នកជំងឺថា ៖

" أَسْأَلُ اللَّهَ الْعَظِيمَ، رَبَّ الْعَرْشِ الْعَظِيمِ، أَنْ يَشْفِيكَ "

ចំនួន៧ដង។

សុដីវធម៌ក្នុងការស្វែងរកចំណេះដឹង

សំណួរទី៩. ចូរលើកឡើងពីសុដីវធម៌នៃការស្វែងរកចំណេះដឹង។

ចម្លើយ. សុដីវធម៌ក្នុងការស្វែងរកចំណេះដឹងមានដូចជា ៖

១. ត្រូវនៀតដោយចិត្តអៀងខ្លីស(ស្មោះស ជ្រះថ្លា)ចំពោះអស់ឡោះជាម្ចាស់។

២. ខ្ញុំអនុវត្តតាមនូវអ្វីដែលខ្ញុំបានរៀន។

៣. ខ្ញុំគោរពនិងលើកតម្កើងចំពោះលោកគ្រូ អ្នកគ្រូ ទោះជាពេលមានវត្តមានគាត់ ឬគ្មាន។

៤. ខ្ញុំអង្គុយនៅមុខគ្រូប្រកបដោយសុដីវធម៌។

៥. ខ្ញុំស្ងៀមស្ងាត់ស្តាប់គាត់ និងមិនកាត់សម្តីគាត់នៅពេលដែលគាត់បង្រៀននោះទេ។

៦. ខ្ញុំត្រូវមានសីលធម៌ សុដីវធម៌ នៅពេលលើកជាសំណួរសួរទៅកាន់គ្រូ។

៧. ខ្ញុំមិនហៅឈ្មោះគាត់ចំៗនោះទេ។

សុដីរធម៌នៅកន្លែងជួបជុំ

សំណួរទី១០. តើសុដីរធម៌នៅកន្លែងជួបជុំមានអ្វីខ្លះ?

ចម្លើយ. សុដីរធម៌នៅកន្លែងជួបជុំមានដូចជា ៖

- ១. ខ្ញុំឲ្យសាឡាមទៅកាន់អ្នកដែលអង្គុយនៅកន្លែងជួបជុំនោះ។
- ២. ខ្ញុំអង្គុយនៅកន្លែងចុងគេ(ប្រសិនបើខ្ញុំទៅក្រោយគេ)។ ខ្ញុំមិនឲ្យនរណាម្នាក់ឈរ(ដើម្បីខ្ញុំបានអង្គុយ)នៅកន្លែងនោះ ឬអង្គុយនៅចន្លោះរវាងមនុស្សពីរនាក់នោះទេ លើកលែងតែមានការអនុញ្ញាតពីគេទាំងពីរ។
- ៣. ខ្ញុំញែកកន្លែងអង្គុយឲ្យបានទូលាយ ដើម្បីឲ្យអ្នកដទៃបានអង្គុយដែរ។
- ៤. ខ្ញុំមិនកាត់សម្តីគេនិយាយក្នុងកន្លែងជួបជុំនោះទេ។
- ៥. ខ្ញុំសុំការអនុញ្ញាត និងឲ្យសាឡាមមុនពេលចាកចេញពីកន្លែងជួបជុំនោះ។
- ៦. នៅពេលដែលការជួបជុំបានបញ្ចប់ ខ្ញុំសូត្រទូអាបញ្ចប់ការជួបជុំ ដោយសូត្រថា ៖
سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ ، أَشْهَدُ أَنْ لَا إِلَهَ إِلَّا أَنْتَ ، أَسْتَغْفِرُكَ وَأَتُوبُ إِلَيْكَ
 (ឱអស់ឡោះ! ទ្រង់ដ៏មហាបរិសុទ្ធ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្តារៈដ៏ត្រឹមត្រូវមានតែទ្រង់ ខ្ញុំសូមអភ័យទោសនិងសារភាពកំហុសទៅចំពោះទ្រង់)។

សុដីវធម៌ក្នុងការដេក

សំណួរទី១១. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការដេក។

ចម្លើយ. សុដីវធម៌នៅក្នុងការដេកមានដូចជា ៖

- ១. ខ្ញុំចូលគេងពីព្រលប់(បន្ទាប់ពីសឡាតអ៊ីស្លាមរួច)។
- ២. ខ្ញុំគេងដោយភាពជ្រះស្អាត(យកទឹករូហ្មមុនចូលគេង)។
- ៣. ខ្ញុំមិនដេកផ្កាប់នោះទេ។
- ៤. ខ្ញុំគេងដោយផ្អៀងទៅខាងស្តាំ ហើយដាក់ដៃស្តាំនៅក្រោមផ្តាល់ស្តាំ។

៥. ខ្ញុំរលាស់កម្រាលពូករបស់ខ្ញុំ(មុនគេង)។

៦. ខ្ញុំសូត្រហ្ស៊ីកៀរពេលចូលគេង ដូចជាអាយ៉ាត់គួរស៊ីយ៍ ជំពូកអាល់អៀខ្លឺស ជំពូកអាល់ហ្សាឡីក និងជំពូកអាន់ណាស ចំនួនបីៗដង ហើយខ្ញុំសូត្រថា៖

بِسْمِكَ اللَّهُمَّ أَمُوتُ وَأَحْيَا

៧. ខ្ញុំក្រោកសឡាតស៊ីពុស។

៨. ពេលក្រោកពីគេងវិញ ខ្ញុំសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي أَحْيَانَا بَعْدَ مَا أَمَاتَنَا وَإِلَيْهِ النُّشُورُ

(រាល់ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះដែលទ្រង់បានពង្រសព្វកយើងបន្ទាប់ពីការស្លាប់របស់ពួកយើង ហើយទៅចំពោះទ្រង់ហើយដែលពួកយើងវិលត្រឡប់)។

សុដីវធម៌ក្នុងការទទួលទានអាហារ

សំណួរទី១២. តើសុដីវធម៌ក្នុងការទទួលទានអាហារមានអ្វីខ្លះ?

ចម្លើយ. សុដីវធម៌ក្នុងការទទួលទានអាហារមានដូចជា ៖

១. ខ្ញុំនៀតថា ការហូប និងការផឹករបស់ខ្ញុំនេះ គឺដើម្បីពង្រឹង (មានកម្លាំង)លើការគោរពប្រតិបត្តិចំពោះអស់ឡោះជាម្ចាស់។

២. លាងដៃទាំងពីរមុននឹងទទួលទានអាហារ។

៣. ខ្ញុំសូត្រ “**بِسْمِ اللَّهِ**” ហើយខ្ញុំទទួលទានអាហារនឹងដៃស្តាំ និងទទួលទាននូវអ្វីដែលនៅជិតខ្ញុំ។ ខ្ញុំមិនបរិភោគអាហារពីកណ្តាលបាន ហើយក៏មិនបរិភោគអាហារដែលមិននៅមុខខ្ញុំនោះដែរ។

៤. ប្រសិនបើខ្ញុំភ្លេចសូត្រ **بِسْمِ اللَّهِ** នៅពេលចាប់ផ្តើមហូប គឺខ្ញុំសូត្រថា ៖

بِسْمِ اللَّهِ فِي أَوَّلِهِ وَآخِرِهِ

៥. ខ្ញុំពេញចិត្តចំពោះអាហារដែលមាន។ ខ្ញុំមិនបន្តុះបង្គាប់អាហារនោះទេ។ ប្រសិនបើខ្ញុំចូលចិត្ត ខ្ញុំហូប តែបើខ្ញុំមិនចូលចិត្តទេ នោះ ខ្ញុំទុកវា។

៦. ខ្ញុំហូបល្មមៗ ដោយមិនហូបច្រើនពេកនោះទេ។

៧. ខ្ញុំមិនផ្អុំអាហារ ឬគ្រឿងផឹក(ដែលក្តៅ)នោះទេ ដោយខ្ញុំទុកវាឲ្យត្រជាក់សិន។

៨. ខ្ញុំទទួលទានអាហារជុំគ្នាជាមួយគ្រួសារ ឬជាមួយភ្ញៀវ។

៩. ខ្ញុំមិនចាប់ផ្តើមទទួលទានអាហារមុនអ្នកដែលមានអាយុ ច្រើនជាងខ្ញុំនោះទេ។

១០. ខ្ញុំពោលព្រះនាមអស់ឡោះ (សូត្រ **الله** **بسم**) នៅពេលខ្ញុំដឹក ហើយខ្ញុំដឹកដោយអង្គុយ និងដឹកបីដង។

១១. ខ្ញុំថ្លែងសរសើរអស់ឡោះជាម្ចាស់បន្ទាប់ពីខ្ញុំទទួលទាន អាហាររួច។

សុដីវធម៌ក្នុងការស្លៀកពាក់

សំណួរទី១៣. តើសុដីវធម៌ក្នុងការស្លៀកពាក់មានអ្វីខ្លះ?

ចម្លើយ. សុដីវធម៌ក្នុងការស្លៀកពាក់មានដូចជា ៖

១. ខ្ញុំចាប់ផ្តើមស្លៀកសម្លៀកបំពាក់របស់ខ្ញុំពីខាងស្តាំមុន ហើយ ខ្ញុំថ្លែងសរសើរអស់ឡោះជាម្ចាស់។

២. ខ្ញុំមិនបង្វួសសម្លៀកបំពាក់របស់ខ្ញុំក្រោមភ្នែកគោលឡើយ។

៣. មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងស្រីឲ្យក្មេងប្រុសនោះទេ ហើយក៏មិនត្រូវស្លៀកសម្លៀកបំពាក់ក្មេងប្រុសឲ្យក្មេងស្រីនោះដែរ។

៤. មិនត្រូវស្លៀកសម្លៀកបំពាក់ប្រដូចនឹងពួកគ្មានជំនឿ និងពួក ប្រព្រឹត្តអាក្រក់នោះទេ។

៥. សូត្រ **الله** **بسم** នៅពេលដោះសម្លៀកបំពាក់។

៦. ពាក់ស្បែកជើងដោយស្តាំមុនជើងឆ្វេង ហើយដោះ ស្បែកជើងដោយជើងឆ្វេងមុនជើងស្តាំ។

សុដីវធម៌ក្នុងការជិះជំនិះ

សំណួរទី១៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការជិះជំនិះ។

ចម្លើយ. សុដីវធម៌ក្នុងការជិះជំនិះមាន ៖

១. ខ្ញុំសូត្រ ពិសមិលឡ្យ៖ អាល់ហាំទូលិលឡ្យ៖ រួចសូត្រថា ៖

﴿سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ * وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ﴾

سورة الزخرف : 13-14

(មហាបរិសុទ្ធទ្រង់ដែលបានសម្រួលដល់ពួកយើង ដោយពួកយើង គ្មានលទ្ធភាពចំពោះវាឡើយ។ ហើយពិតណាស់ ពួកយើងនឹងត្រូវវិលត្រឡប់ទៅចំពោះម្ចាស់របស់យើងវិញ)។

២. ប្រសិនបើខ្ញុំដើរកាត់អ្នកមូស្លីម គឺខ្ញុំឲ្យសាឡាមទៅកាន់គាត់។

សុដីវធម៌នៅតាមផ្លូវ

សំណួរទី១៥. ចូរលើកឡើងពីសុដីវធម៌នៅតាមផ្លូវ។

ចម្លើយ. សុដីវធម៌នៅតាមផ្លូវមានដូចជា ៖

១. ខ្ញុំដើរដោយរមទម ឱនលំទោន និងដើរប្រកាន់ស្តាំ។

២. ខ្ញុំឲ្យសាឡាមទៅកាន់អ្នកដែលខ្ញុំបានជួប។

៣. ខ្ញុំទម្លាក់ក្រសែភ្នែករបស់ខ្ញុំ ហើយខ្ញុំមិនបង្កទុក្ខទោសដល់នរណាម្នាក់នោះឡើយ។

៤. ខ្ញុំប្រើគេឲ្យធ្វើល្អ និងហាមឃាត់គេពីទង្វើអាក្រក់។

៥. ខ្ញុំយកវត្ថុដែលអាចបង្កគ្រោះថ្នាក់ចេញពីផ្លូវ។

សុដីវធម៌នៅពេលចូល និងចេញពីគេហដ្ឋាន

សំណួរទី១៦. ចូរលើកឡើងពីសុដីវធម៌នៅពេលចូល និងចេញពីគេហដ្ឋាន។

ចម្លើយ. សុដីវធម៌នៅពេលចូលនិងចេញពីគេហដ្ឋានមានដូចជា៖

១. ខ្ញុំចេញពីផ្ទះដោយឈានជើងឆ្វេងមុន ហើយសូត្រថា៖

بِسْمِ اللَّهِ تَوَكَّلْتُ عَلَى اللَّهِ ، وَلَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ . اللَّهُمَّ إِنِّي أَعُوذُ بِكَ
أَنْ أَضِلَّ أَوْ أُضِلَّ ، أَوْ أَزِلَّ أَوْ أُزِلَّ ، أَوْ أَظْلِمَ أَوْ أُظْلَمَ ، أَوْ أَجْهَلَ أَوْ يُجْهَلَ
عَلَيَّ

(ក្នុងនាមអស់ឡោះ ខ្ញុំបានពឹងផ្អែកលើអស់ឡោះ ហើយគ្មានទេ
អានុភាព និងឥទ្ធិពលគឺមានតែមកពីអស់ឡោះ។ ឱអស់ឡោះ! ពិត
ប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្តាបញ្ជៀសខ្ញុំពីការវង្វេង ឬត្រូវគេធ្វើឲ្យ
វង្វេង។ សូមបញ្ជៀសខ្ញុំពីការធ្វើខុស ឬត្រូវគេនាំឲ្យធ្វើខុស។ សូម
បញ្ជៀសខ្ញុំពីការប្រព្រឹត្តអយុត្តិធម៌លើគេ ឬត្រូវគេប្រព្រឹត្តអយុត្តិធម៌មក
លើ និងសូមបញ្ជៀសខ្ញុំពីការប្រព្រឹត្តអំពើល្ងង់ខ្លៅ ឬត្រូវគេប្រព្រឹត្តអំពើ
ល្ងង់ខ្លៅមកលើខ្ញុំ)។

២. ខ្ញុំចូលផ្ទះដោយឈានជើងស្តាំចូលមុន ហើយសូត្រថា៖

بِسْمِ اللَّهِ وَجَّئْنَا وَبِسْمِ اللَّهِ خَرَجْنَا وَعَلَى اللَّهِ رَبِّنَا تَوَكَّلْنَا

៣. ខ្ញុំឲ្យសាឡាមទៅកាន់ក្រុមគ្រួសារ ហើយចាប់ផ្តើម
(ដុសធ្មេញ)នឹងស៊ីវ៉ាក។

សុដីវធម៌ក្នុងការបន្ទោបង់

សំណួរទី១៧. ចូរលើកឡើងពីសុដីវធម៌នៅក្នុងការបន្ទោបង់។

ចម្លើយ. សុដីវធម៌នៅក្នុងការបន្ទោបង់មាន ៖

១. ខ្ញុំឈានជើងធ្វេងចូលមុន។

២. មុនពេលចូល ខ្ញុំសូត្រថា៖

اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْحُبِّثِ وَالْحَبَائِثِ

៣. ខ្ញុំមិននាំយកអ្វីមួយដែលមាននៅក្នុងនោះនូវការហឫកៀរ

អស់ឡោះចូលក្នុងបន្ទប់ទឹកឡើយ។

៤. ខ្ញុំបិទបាំងរាងកាយនៅពេលដែលបន្ទោបង់។

៥. ខ្ញុំមិននិយាយគ្នានៅកន្លែងបន្ទោបង់ឡើយ។

៦. ខ្ញុំមិនតម្រង់ទៅកាន់ទិសគិបឡាត់ ហើយក៏មិនបែរខ្នងដាក់
ទិសគិបឡាត់នោះដែរក្នុងពេលបត់ជើងតូច ឬបត់ជើងធំនោះ។

៧. ខ្ញុំប្រើប្រាស់ដៃធ្វេងរបស់ខ្ញុំក្នុងការសម្អាត និងមិនប្រើប្រាស់
ដៃស្តាំនោះទេ។

៨. ខ្ញុំមិនបន្ទោបង់នៅតាមផ្លូវដែលគេដើរ ឬក្នុងម្លប់ដែលគេជ្រក
នោះឡើយ។

៩. ខ្ញុំលាងសម្អាតដៃរបស់ខ្ញុំបន្ទាប់ពីបន្ទោបង់រួច។

១០. ខ្ញុំចេញមកវិញដោយឈានជើងធ្វេងមុន ហើយសូត្រថា៖

غُفْرَانَكَ

(សូមទ្រង់មេត្តាអភ័យទោសផងចុះ)

សុដីវធម៌ចំពោះម៉ាស៊ូត

សំណួរទី១៨. ចូរលើកឡើងពីសុដីវធម៌ចំពោះម៉ាស៊ូត។

ចម្លើយ. សុដីវធម៌ចំពោះម៉ាស៊ូតមានដូចជា ៖

១. ខ្ញុំឈានជើងស្តាំចូលមុន ហើយសូត្រថា៖

بِسْمِ اللَّهِ ، اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ

២. ខ្ញុំមិនអង្គុយចុះទេ ទាល់តែខ្ញុំបានសឡាតពីរវត្តាត់សិន។

៣. ខ្ញុំមិនដើរកាត់គេកំពុងសឡាតនោះទេ និងមិនប្រកាសរករបស់ដែលបាត់ ឬទិញឬលក់អ្វីមួយនៅក្នុងម៉ាស៊ូតឡើយ។

៤. ខ្ញុំចេញពីម៉ាស៊ូតដោយឈានជើងឆ្វេងចេញមុន ហើយសូត្រ

ថា ៖

اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ

(ឱអស់ឡោះជាម្ចាស់! ខ្ញុំសូមនូវការប្រោសប្រណីអំពីទ្រង់)

សុដីវធម៌នៅក្នុងការឲ្យសាឡាម

សំណួរទី១៩. ចូរលើកឡើងពីសុដីវធម៌នៃការឲ្យសាឡាម។

ចម្លើយ. សុដីវធម៌នៃការឲ្យសាឡាមមានដូចជា ៖

១. នៅពេលដែលខ្ញុំជួបអ្នកមូស្លីមណាម្នាក់ ខ្ញុំផ្ដើមឲ្យសាឡាមទៅកាន់គេមុនដោយពោលថា ៖ **السلام عليكم ورحمة الله وبركاته** ពុំមែនខ្ញុំជួបហើយដោយមិនឲ្យសាឡាមនោះទេ ហើយខ្ញុំក៏មិនចង្អុលទៅកាន់នរណាម្នាក់នោះដែរ។

២. ខ្ញុំបង្ហាញទឹកមុខញញឹមចំពោះអ្នកដែលខ្ញុំឲ្យសាឡាម ទៅកាន់។

៣. ខ្ញុំចាប់ដៃគាត់ដោយដៃស្តាំរបស់ខ្ញុំ។

៤. នៅពេលនរណាម្នាក់ស្វាគមន៍ខ្ញុំ ខ្ញុំនឹងតបទៅវិញឲ្យបានល្អ ជាង ឬក៏ស្មើគ្នា។

៥. ខ្ញុំមិនផ្ដើមឲ្យសាឡាមមុនទៅកាន់ពួកគ្មានជំនឿ(កាហ្វៀរ) នោះទេ តែប្រសិនបើគេឲ្យសាឡាមមកខ្ញុំមុន ខ្ញុំនឹងតបទៅវិញដូចគ្នា។

៦. អ្នកមានអាយុតិចឲ្យសាឡាមទៅអ្នកមានអាយុច្រើនជាង អ្នកជិះលើជំនិះឲ្យសាឡាមទៅកាន់អ្នកដើរ អ្នកដើរឲ្យសាឡាមទៅកាន់ អ្នកអង្គុយ ហើយអ្នកមានគ្នាតិច ឲ្យសាឡាមទៅកាន់អ្នកមានគ្នាច្រើន។

សុជីវធម៌ក្នុងការសុំការអនុញ្ញាត

សំណួរទី២០. ចូរលើកឡើងពីសុដីរធម៌នៃការសុំការអនុញ្ញាត។

ចម្លើយ. សុដីរធម៌ក្នុងការសុំការអនុញ្ញាតមានដូចជា ៖

១. ខ្ញុំសុំការអនុញ្ញាតជាមុន មុននឹងចូលកន្លែងណាមួយ។

២. ខ្ញុំសុំការអនុញ្ញាតចំនួនបីដង ដោយមិនបន្ថែមលើសនេះទេ ហើយបើគ្មានការឆ្លើយតបទេ គឺខ្ញុំត្រឡប់ទៅវិញ។

៣. ខ្ញុំគោះទ្វារដោយថ្មមៗ ហើយខ្ញុំមិនឈរចំពីមុខទ្វារនោះទេ តែខ្ញុំឈរនៅខាងស្តាំ ឬឈរខាងឆ្វេងនៃមាត់ទ្វារ។

៤. ខ្ញុំមិនចូលបន្ទប់ឪពុករបស់ខ្ញុំ ឬម្តាយរបស់ខ្ញុំ ឬក៏បន្ទប់នរណា ម្នាក់មុននឹងខ្ញុំសុំការអនុញ្ញាតនោះទេ ជាពិសេស គឺពេលមុនស្វិតុស

(ពេលទៀបភ្លឺ) ពេលបន្ទាប់ពីសឡាតហ្ស៊ីហោរ(ថ្ងៃត្រង់) និងពេលបន្ទាប់ពីសឡាតអ៊ីស្លា(ពេលយប់)។

៥. ខ្ញុំអាចចូលកន្លែងដែលមិនមែនជាកន្លែងដែលគេស្នាក់នៅដូចជាមន្ទីរពេទ្យ និងហាងលក់ទំនិញដោយមិនបាច់សុំការអនុញ្ញាតបាន។

សុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុ

សំណួរទី២១. តើសុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានអ្វីខ្លះ?

ចម្លើយ. សុដីវធម៌ទន់ភ្លន់ចំពោះសត្វធាតុមានដូចជា ៖

- ១. ខ្ញុំផ្តល់អាហារ និងទឹកដល់វា។
- ២. មានក្តីមេត្តាករុណាចំពោះសត្វធាតុ និងមិនត្រូវឲ្យវាដឹកអ្វីលើសពីសមត្ថភាពរបស់វានោះទេ។

៣. ខ្ញុំមិនធ្វើទណ្ឌកម្ម ឬធ្វើបាបសត្វធាតុទាំងនោះដោយវិធីសាស្ត្រណាមួយនោះឡើយ។

សុដីវធម៌ក្នុងការលេងកីឡា

សំណួរទី២២. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងកីឡា។

ចម្លើយ. សុដីវធម៌ក្នុងការលេងកីឡាមានដូចជា៖

- ១. ខ្ញុំលេងកីឡាដោយនៀតថា ដើម្បីជាការពង្រឹងរាងកាយដើម្បីគោរពប្រតិបត្តិអល់ឡោះ និងការពេញចិត្តពីទ្រង់។
- ២. ខ្ញុំមិនលេងកីឡាក្នុងម៉ោងសឡាតនោះឡើយ។
- ៣. មិនត្រូវឲ្យក្មេងប្រុសលេងកីឡាជាមួយនឹងក្មេងស្រីឡើយ។

៤. ខ្ញុំប្រកាន់ខ្ជាប់នូវការស្លៀកសំលៀកបំពាក់កីឡា ដោយបិទ-
បាំងជិតអារវ៉ាត់(កេរខ្មាស)ទាំងអស់របស់ខ្ញុំ។

៥. ខ្ញុំចៀសវាងពីប្រភេទកីឡាដែលត្រូវបានគេហាមឃាត់
ដូចជាប្រភេទកីឡាដែលមានការវាយលើផ្ទៃមុខ ឬលេចចេញ
អារវ៉ាត់(កេរខ្មាស)ជាដើម។

សុន្ទរធម៌ក្នុងការលេងសើច

សំណួរទី២៣. ចូរលើកឡើងពីសុដីវធម៌ក្នុងការលេងសើច។

ចម្លើយ. សុដីវធម៌ក្នុងការលេងសើចមានដូចជា៖

- ១. ខ្ញុំគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះដោយគ្មានពាក់ព័ន្ធ
នឹងការចំអក មើលងាយ បង្កទុក្ខទោស និងការគំរាមកំហែងឡើយ។
- ២. ការលេងសើចនោះ ត្រូវចៀសវាងពីការចំអកឡកឡើយ
មើលងាយ មើលស្រាល ធ្វើបាប ឬបំភ័យដល់នរណាម្នាក់។
- ៣. មិនត្រូវលេងសើចច្រើនឡើយ។

សុន្ទរធម៌ក្នុងការកណ្តាស់

សំណួរទី២៤. ចូរលើកឡើងពីសុដីវធម៌ក្នុងការកណ្តាស់។

ចម្លើយ. សុដីវធម៌ក្នុងការកណ្តាស់មានដូចជា៖

- ១. យកដៃ ឬអារ ឬកន្សែងបិទមាត់នៅពេលកណ្តាស់។
- ២. នៅពេលកណ្តាស់ ត្រូវថ្លែងសរសើរអស់ឡោះជាម្ចាស់ដោយ
សូត្រថា៖

"الحمد لله"

៣. អ្នកនៅក្បែរដែលពួកគេពោលថា៖ "الحمد لله" នោះ ត្រូវតបថា៖

"يَرْحَمَك اللهُ"

ហើយអ្នកដែលកណ្តាស់នោះ ត្រូវតបវិញថា៖

"يَهْدِيكُمْ اللهُ وَيُصْلِحْ بِكُمْ"

សុដីរធម៌ក្នុងការស្វាម

សំណួរទី២៥. ចូរលើកឡើងពីសុដីរធម៌ក្នុងការស្វាម។

ចម្លើយ. សុដីរធម៌ក្នុងការស្វាមមានដូចជា៖

- ១. ព្យាយាមទប់ស្កាត់
- ២. មិនត្រូវបញ្ចេញសំឡេងនៅពេលស្វាមឡើយ។
- ៣. យកដៃខ្ទប់មាត់នៅពេលស្វាម។

សុដីរធម៌ក្នុងការសូត្រគម្ពីរគួរអាន

សំណួរទី២៦. ចូរលើកឡើងពីសុដីរធម៌ក្នុងការសូត្រគម្ពីរគួរអាន?

ចម្លើយ. សុដីរធម៌ក្នុងការសូត្រគម្ពីរគួរអានមានដូចជា ៖

- ១. សូត្រគួរអានក្នុងភាពជ្រះស្អាត គឺបន្ទាប់ពីយកវូហូហើយ។
- ២. អង្គុយសូត្រប្រកបដោយសុដីរធម៌ និងមានភាពថ្លៃថ្នូរ។
- ៣. ខ្ញុំសុំការបញ្ជៀសអំពីអល់ឡោះពីពពួកស្តេចនៅពេលខ្ញុំ

ចាប់ផ្តើមសូត្រ។

៤. ខ្ញុំសូត្រគម្ពីរគួរអានជាមួយនឹងស្វែងយល់ពីអត្ថន័យរបស់វា។

ផ្នែកសីលធម៌

សំណួរទី១. ចូរលើកឡើងពីឧត្តមភាព(ហ្វាទីឡាត់)នៃសីលធម៌ល្អ។

ចម្លើយ. ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖

(أَكْمَلُ الْمُؤْمِنِينَ إِيمَانًا أَحْسَنُهُمْ خُلُقًا) رواه الترمذي وأحمد

មានន័យថា៖ “អ្នកមានជំនឿដែលមានជំនឿពេញលេញជាងគេ គឺអ្នកដែលមានសីលធម៌ល្អជាងគេ”។

សំណួរទី២. ហេតុអ្វីបានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ?

ចម្លើយ. បានជាយើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ព្រោះ៖

១. វាជាប្រការមួយដែលធ្វើឲ្យអស់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត។

២. វាជាកត្តាមួយដែលនាំឲ្យទទួលបាននូវការស្រឡាញ់ចូលចិត្តពីភារៈ(ម៉ាឌូក) ទាំងឡាយ

៣. ជាប្រការមួយដែលមានទម្ងន់ធ្ងន់បំផុតនៅលើភ្នែកជញ្ជឹង (នាថ្ងៃបរលោក)

៤. តាមរយៈសីលធម៌ល្អ ធ្វើឲ្យគេទទួលបានផលបុណ្យ និងការតបស្នង់ទ្រេដង។

៥. វាជាសញ្ញាបញ្ជាក់ពីភាពពេញលេញនៃជំនឿ(អ៊ីម៉ាន់)។

សំណួរទី៣. តើយើងដកស្រង់យកសីលធម៌ពីប្រភពណាមក?

ចម្លើយ. យើងដកស្រង់យកសីលធម៌ចេញពី៖

- ✓ គម្ពីរគួរអាន៖ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖
 ﴿إِنَّ هَذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ﴾ سورة الإسراء: 9
 មានន័យថា៖ “ពិតប្រាកដណាស់ គម្ពីរគួរអាននេះ វាចង្អុល
 បង្ហាញ(មនុស្សលោក)ទៅរកមាត់ដែលត្រឹមត្រូវ”។
- ✓ ស៊ុណ្ណៈណាពី(លំអានរបស់ព្យាការី)៖ ដោយរស្មីលុលឡោះ៖
 ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّمَا بُعِثْتُ لِأَتَمِّمَ صَالِحَ الْأَخْلَاقِ) رواه أحمد

មានន័យថា៖ “តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បី
 បំពេញនូវអត្ថចរិតដ៏ល្អប្រពៃ”។

សំណួរទី៤. តើអ្វីទៅជាសីលធម៌នៃអំពើល្អ(អាល់អៀហាសាន)

និងរូបភាពរបស់វា?

ចម្លើយ. អំពើល្អ(អាល់អៀហាសាន) គឺការដឹងពីការឃ្នាំមើលរបស់
 អល់ឡោះជានិច្ច និងខិតខំធ្វើអំពើល្អទៅចំពោះម៉ាខ្លួក(ភារៈ)ទាំងអស់។
 ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّ اللَّهَ كَتَبَ الْإِحْسَانَ عَلَى كُلِّ شَيْءٍ) رواه مسلم

មានន័យថា៖ “ជាការពិតណាស់ អល់ឡោះបានដាក់បទបញ្ជាឲ្យ
 ធ្វើល្អចំពោះអ្វីៗទាំងអស់”។

ក្នុងចំណោមរូបភាពនៃអំពើល្អ(អាល់អៀហាសាន)៖

- ✓ អំពើល្អក្នុងការគោរពសក្ការៈ(អ៊ីហ្គាហ្គាត់)ចំពោះអល់ឡោះ តាមរយៈការមានចិត្តជ្រះថ្លា(អៀខ្លឺស)នៅក្នុងការគោរពសក្ការៈនោះ
- ✓ អំពើល្អចំពោះឪពុកម្តាយទាំងតាមរយៈពាក្យសម្តី និងកាយវិការ
- ✓ អំពើល្អទៅកាន់ញាតិសណ្តាន
- ✓ អំពើល្អទៅកាន់អ្នកជិតខាង
- ✓ អំពើល្អទៅកាន់ក្មេងកំព្រា និងអ្នកក្រីក្រ
- ✓ អំពើល្អទៅកាន់មនុស្សដែលធ្វើទង្វើមិនគប្បីជាក់អ្នក
- ✓ អំពើល្អនៅក្នុងការនិយាយស្តី
- ✓ អំពើល្អនៅក្នុងការជជែកដេញដោល
- ✓ អំពើល្អទៅកាន់សត្វពាហនៈ

សំណួរទី៥. តើប្រការអ្វីដែលផ្ទុយនឹងអំពើល្អ(អាល់អៀហាសាន)?

ចម្លើយ. ប្រការដែលផ្ទុយនឹងអំពើល្អ(អាល់អៀហាសាន) គឺអំពើអាក្រក់។ ក្នុងនោះមានដូចជា៖

- ✓ ពុំមានភាពជ្រះថ្លា(អៀខ្លឺស)ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ
- ✓ អកតញ្ញាចំពោះឪពុកម្តាយ
- ✓ កាត់ផ្តាច់ចំណងសាច់សាលោហិត
- ✓ ធ្វើអំពើមិនគប្បីចំពោះអ្នកជិតខាង

✓ បោះបង់ការធ្វើល្អទៅកាន់ជនក្រីក្រ អ្នកខ្វះខាត ក៏ដូចជាអំពើ
អាក្រក់ផ្សេងៗទៀត ទាំងពាក្យសម្តី និងកាយវិការ។

សំណួរទី៦. តើទំនួលខុសត្រូវ(អាម៉ាណៈ)មានប៉ុន្មានប្រភេទ? តើ

វាមានរូបភាពបែបណាខ្លះ?

ចម្លើយ. ទំនួលខុសត្រូវ(អាម៉ាណៈ) មានពីរប្រភេទ៖

១. ទំនួលខុសត្រូវ(អាម៉ាណៈ) ក្នុងការថែរក្សាសិទ្ធិទាំងឡាយ
របស់អស់ឡោះជាម្ចាស់។

រូបភាពរបស់វា៖ ទំនួលខុសត្រូវក្នុងការបំពេញនូវកិច្ចសក្តារៈបូជា
ចំពោះអស់ឡោះជាម្ចាស់ ដូចជាការប្រតិបត្តិសឡាត បរិច្ចាគហ្សាតាត់
ការកាន់អំណត់បួស និងការធ្វើធម្មយាត្រាហាជ្ជី ក៏ដូចជាប្រការផ្សេងៗ
ទៀតដែលអស់ឡោះជាម្ចាស់ទ្រង់បានដាក់ជាកាតព្វកិច្ចមកលើយើង
ទាំងអស់គ្នា។

២. ទំនួលខុសត្រូវ(អាម៉ាណៈ)ក្នុងការថែរក្សាសិទ្ធិទាំងឡាយ
របស់ភារៈរបស់ទ្រង់(ម៉ាខ្លូក)។

រូបភាពរបស់វា៖ មានដូចជា ការថែរក្សាកិត្តិយសរបស់មនុស្ស
ទ្រព្យសម្បត្តិរបស់ពួកគេ អាយុជីវិតរបស់ពួកគេ រឿងអាថ៌កំបាំងរបស់
ពួកគេ ហើយនិងរាល់ប្រការទាំងអស់ដែលមនុស្សបានផ្តល់ទំនុកចិត្ត
លើអ្នក។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលលើកឡើងពីលក្ខណៈ
សម្បត្តិរបស់អ្នកដែលទទួលជោគជ័យថា៖

﴿وَالَّذِينَ هُمْ لِأَمَانَاتِهِمْ وَعَهْدِهِمْ رَاعُونَ﴾ سورة المؤمنون: 8

មានន័យថា៖ “ហើយនិងបណ្តាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការសន្យារបស់ពួកគេ”។

សំណួរទី៧. តើប្រការអ្វីដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណា:)?

ចម្លើយ. ប្រការដែលផ្ទុយនឹងទំនួលខុសត្រូវ(អាម៉ាណា:) គឺការក្បត់ ពោលគឺការមិនបំពេញនូវសិទ្ធិទាំងឡាយរបស់អស់ឡោះជាម្ចាស់ និងសិទ្ធិទាំងឡាយរបស់មនុស្សលោក។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(آيَةُ الْمُنَافِقِ ثَلَاثٌ: -وَذَكَرَ مِنْهَا- وَإِذَا أَوْفَى خَانَ) متفق عليه

មានន័យថា៖ “សញ្ញាសម្គាល់អ្នកពុតត្បូតមានបី៖ (លោកបានរំលឹកមួយក្នុងចំណោមនោះ) គឺនៅពេលគេទុកចិត្តគាត់ គាត់បោកប្រាស់គេ”។

សំណួរទី៨. តើអ្វីទៅជាសីលធម៌នៃភាពស្មោះត្រង់?

ចម្លើយ. គឺជាការនិយាយនូវអ្វីដែលជាការពិតជាក់ស្តែង។

ក្នុងចំណោមរូបភាពរបស់វា៖

- ✓ ភាពស្មោះត្រង់ក្នុងការនិយាយស្តី
- ✓ ស្មោះត្រង់ក្នុងការសន្យា
- ✓ ស្មោះត្រង់ក្នុងរាល់ពាក្យសម្តី និងទង្វើ។

ព្យាករឹមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّ الصِّدْقَ يَهْدِي إِلَى الْبِرِّ وَإِنَّ الْبِرَّ يَهْدِي إِلَى الْجَنَّةِ ، وَإِنَّ الرَّجُلَ لِيَصْدُقَ حَتَّى يُكْتَبَ عِنْدَ اللَّهِ صَدِيقًا) متفق عليه

មានន័យថា៖ “ពិតណាស់ សេចក្តីទៀងត្រង់នាំទៅរកទង្វើកុសល ហើយទង្វើកុសលនាំទៅរកឋានសួគ៌។ ហើយមានអ្នកខ្លះនៅនិយាយ ទៀងត្រង់ រហូតដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្ស ទៀងត្រង់”។

សំណួរទី៩. តើប្រការអ្វីដែលជួយនឹងភាពស្មោះត្រង់?

ចម្លើយ. គឺការកុហក ពោលគឺការនិយាយខុសពីការពិត។ ក្នុង ចំណោមនោះមានដូចជា ការកុហកមនុស្សលោក ការធ្វើខុសពីអ្វីដែល បានសន្យា និងការធ្វើសាក្សីបោកប្រាស់ជាដើម។

ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(وَإِنَّ الْكُذِبَ يَهْدِي إِلَى الْفُجُورِ وَإِنَّ الْفُجُورَ يَهْدِي إِلَى النَّارِ ، وَإِنَّ الرَّجُلَ لِيَكْذِبَ حَتَّى يُكْتَبَ عِنْدَ اللَّهِ كَذَّابًا) متفق عليه

មានន័យថា៖ “ចំណែកការភូតកុហកនាំទៅរកទង្វើអាក្រក់ ហើយ ទង្វើអាក្រក់ នាំទៅរកឋាននរក។ ហើយអ្នកខ្លះនៅនិយាយកុហក រហូត ដល់ត្រូវគេកត់ត្រានៅនឹងអល់ឡោះថា ជាមនុស្សកុហក”។

លោកបានមានប្រសាសន៍ទៀតថា៖

(آيَةُ الْمُنَافِقِ ثَلَاثٌ : - وَذَكَرَ مِنْهَا - إِذَا حَدَّثَ كَذَبَ ، وَإِذَا وَعَدَ أَخْلَفَ) متفق عليه

មានន័យថា៖ “សញ្ញាសម្គាល់អ្នកពុតត្បុត(មូណាហ្វិក)មានបី៖ (លោកបានរំលឹកក្នុងចំណោមនោះ) គឺនៅពេលនិយាយ គាត់កុហក នៅពេលសន្យា គាត់មិនបំពេញតាមការសន្យា”។

សំណួរទី១០. ចូរលើកឡើងពីប្រភេទនៃការអត់អ្នត់។

ចម្លើយ. ការអត់ធ្មត់មានបីប្រភេទ៖

១. អត់ធ្មត់លើការគោរពប្រតិបត្តិចំពោះអល់ឡោះ

២. អត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ

៣. អត់ធ្មត់ចំពោះព្រេងវាសនាជូរចត់ដែលអល់ឡោះជាម្ចាស់ បានកំណត់ ហើយថ្លែងអំណរគុណអល់ឡោះនៅគ្រប់ស្ថានភាព ទាំងអស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَاللَّهُ يُحِبُّ الصَّابِرِينَ ﴾ سورة آل عمران: 146

មានន័យថា៖ “ហើយអល់ឡោះទ្រង់ស្រឡាញ់អ្នកដែលអត់ធ្មត់”។

ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(عَجَبًا لِأَمْرِ الْمُؤْمِنِ إِنَّ أَمْرَهُ كُلُّهُ لَهُ خَيْرٌ ، وَلَيْسَ ذَلِكَ لِأَحَدٍ إِلَّا لِلْمُؤْمِنِ : إِنَّ أَصَابَتَهُ سَرَاءٌ شَكَرَ فَكَانَ خَيْرًا لَهُ ، وَإِنْ أَصَابَتْهُ صَرَاءٌ صَبَرَ فَكَانَ خَيْرًا لَهُ)

رواه مسلم

មានន័យថា៖ “អស្ចារ្យណាស់ កិច្ចការរបស់អ្នកមានជំនឿ! ពិតណាស់ កិច្ចការរបស់គេទាំងអស់សុទ្ធតែល្អ ហើយប្រការនេះ មិនមានចំពោះអ្នកណាម្នាក់ក្រៅពីអ្នកមានជំនឿឡើយ។ ប្រសិនបើប្រការល្អ

កើតមានចំពោះគាត់ គាត់ថ្លែងអំណរគុណ(អស់ឡោះផ្តល់ផលបុណ្យឲ្យគាត់)។ ដូចនេះ វាជាការប្រសើរសម្រាប់គាត់។ ហើយប្រសិនបើប្រការអាក្រក់កើតមានចំពោះគាត់ គាត់អត់ធ្មត់(អស់ឡោះក៏ផ្តល់ផលបុណ្យឲ្យគាត់)។ ដូចនេះ វាក៏ជាការល្អប្រសើរសម្រាប់គាត់ដែរ។

សំណួរទី១១. តើប្រការអ្វីដែលជួយនឹងការអត់ធ្មត់?

ចម្លើយ. គឺការគ្មានភាពអត់ធ្មត់ក្នុងការគោរពប្រតិបត្តិចំពោះអស់ឡោះ គ្មានភាពអត់ធ្មត់ក្នុងការចៀសវាងពីអំពើល្មើសផ្សេងៗ ហើយនិងខឹងសម្បាចំពោះព្រេងវាសនាជូរចត់ដែលអស់ឡោះជាម្ចាស់បានកំណត់ ទាំងតាមរយៈពាក្យសម្តី ឬកាយវិការ។

ក្នុងចំណោមរូបភាពរបស់វា៖

- ការប្រាថ្នាចង់ស្លាប់
- ហែកហោបៅអាវ
- ហែកអាវ
- បោចសក់
- បូងស្លុងសុំឲ្យខ្លួនឯងទទួលរងនូវក្តីវិនាស

ព្យាករីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(إِنَّ عِظَمَ الْجَزَاءِ مَعَ عِظَمِ الْبَلَاءِ ، وَإِنَّ اللَّهَ تَعَالَى إِذَا أَحَبَّ قَوْمًا ابْتَلَاهُمْ ،

فَمَنْ رَضِيَ فَلَهُ الرِّضَا ، وَمَنْ سَخِطَ فَلَهُ السُّخْطُ) (رواه الترمذي)

មានន័យថា៖ “ប្រាកដណាស់ ការតបស្នង(ដោយផលបុណ្យ)ដ៏ធំធេងនោះ គឺនៅពេលដែលមានការសាកល្បងធំធេងដែរ។ ពិតណាស់

អស់ឡោះ នៅពេលទ្រង់ស្រលាញ់ក្រុមណាមួយ ទ្រង់នឹងសាកល្បង ពួកគេ។ ដូចនេះ ជនណាដែលពេញចិត្ត(ចំពោះការសាកល្បង) ទ្រង់ក៏ ពេញចិត្តចំពោះគេដែរ។ រីឯជនណាមិនពេញចិត្ត(ចំពោះការសាក- ល្បង) ទ្រង់ក៏មិនពេញចិត្តចំពោះគេវិញដែរ។

សំណួរទី១២. ចូរលើកឡើងពីសីលធម៌នៃការរួមសហការគ្នា។

ចម្លើយ. គឺការដែលមនុស្សសហការគ្នាទៅវិញទៅមកលើប្រការ ដែលពិត និងប្រការល្អផ្សេងៗ។

ក្នុងចំណោមរូបភាពរបស់វា៖

- សហការគ្នាក្នុងការបង្វិលទៅកាន់ម្ចាស់ដើមវិញនូវសិទ្ធិ របស់គេ
- សហការគ្នាក្នុងការតបតទៅកាន់អ្នកដែលបំពានលើគេ
- សហការគ្នាក្នុងការដោះស្រាយតម្រូវការរបស់មនុស្ស និង ជនក្រីក្រ
- សហការគ្នាលើរាល់ប្រការល្អទាំងឡាយ
- តែគេមិនត្រូវសហការគ្នាលើប្រការដែលជាអំពើបាប ប្រការ ដែលបង្កនូវទុក្ខទោសនិងគ្រោះថ្នាក់ ហើយនិងប្រការដែល បង្កនូវភាពជាសត្រូវនឹងគ្នានោះឡើយ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَتَعَاوَنُوا عَلَى الْبِرِّ وَالتَّقْوَىٰ ۖ وَلَا تَعَاوَنُوا عَلَى الْإِثْمِ وَالْعُدْوَانِ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ

اللَّهَ شَدِيدُ الْعِقَابِ ﴿ سورة المائدة: 2

មានន័យថា៖ “ហើយចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អនិងកោតខ្លាចអស់ឡោះ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាបនិងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាចអស់ឡោះ។ ពិតណាស់ អស់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត”។

ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(الْمُؤْمِنُ لِلْمُؤْمِنِ كَالْبُنْيَانِ يَشُدُّ بَعْضُهُ بَعْضًا) متفق عليه

មានន័យថា៖ “ទំនាក់ទំនងរវាងអ្នកមានជំនឿនឹងអ្នកមានជំនឿ គឺប្រៀបដូចជាសំណង់មួយដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក”។

ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖

(الْمُسْلِمُ أَخُو الْمُسْلِمِ ، لا يَظْلِمُهُ ، ولا يُسْلِمُهُ ، مَنْ كَانَ فِي حَاجَةِ أَخِيهِ كَانَ اللَّهُ فِي حَاجَتِهِ ، وَمَنْ فَرَّجَ عَنْ مُسْلِمٍ كُرْبَةً فَرَّجَ اللَّهُ عَنْهُ كُرْبَةً مِنْ كُرْبٍ يَوْمَ الْقِيَامَةِ ، وَمَنْ سَتَرَ مُسْلِمًا سَتَرَهُ اللَّهُ يَوْمَ الْقِيَامَةِ) متفق عليه

មានន័យថា៖ “អ្នកអ៊ីស្លាម គឺជាបងប្អូននឹងអ្នកអ៊ីស្លាម មិនប្រព្រឹត្តអយុត្តិធម៌លើគ្នា មិនបោះបង់ការជួយគ្នា។ បុគ្គលណាជួយបំពេញតម្រូវការរបស់គាត់ អស់ឡោះនឹងជួយបំពេញតម្រូវការរបស់គាត់វិញ។ បុគ្គលណាជួយដោះទុក្ខលំបាកមួយរបស់អ្នកអ៊ីស្លាម អស់ឡោះនឹងជួយដោះទុក្ខលំបាកគាត់មួយវិញក្នុងចំណោមទុក្ខលំបាកនានានៅថ្ងៃបរលោក។ បុគ្គលណាជួយលាក់បាំងប្រការមិនល្អរបស់អ្នកអ៊ីស្លាម នោះអស់ឡោះនឹងជួយលាក់បាំងប្រការមិនល្អរបស់គាត់វិញនៅថ្ងៃបរលោក”។

សំណួរទី១៣. តើការខ្មាសអៀនមានប៉ុន្មានប្រភេទ?

ចម្លើយ. មានពីរប្រភេទ៖

១. ខ្មាសអៀនចំពោះអល់ឡោះ៖ តាមរយៈការមិនប្រព្រឹត្តអំពើល្មើសនឹងទ្រង់

២. ខ្មាសអៀនចំពោះមនុស្សលោក៖ តាមរយៈការបោះបង់ពាក្យសម្តីអាសត្រាម និងមិនបើកបង្ហាញនូវកេរខ្មាសរបស់ខ្លួន។

រស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(الإيمان بضع وسبعون ، أو بضع وستون شعبةً ، أعلاها قول : لا إله إلا

الله ، وأدناها إماطة الأذى عن الطريق ، والحياء شعبة من الإيمان)

رواه مسلم

មានន័យថា៖ “ជំនឿ(អ៊ីម៉ាន់)មានច្រើនជាង៧០ផ្នែក ឬច្រើនជាង ៦០ផ្នែក។ លំដាប់ដែលខ្ពស់បំផុតរបស់វា គឺការពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្តារៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ) ហើយលំដាប់ក្រោមបំផុត គឺការយកអ្វីដែលបង្កបញ្ហាដល់អ្នកដំណើរចេញពីផ្លូវ ហើយការខ្មាសអៀន គឺជាផ្នែកមួយនៃជំនឿ”។

សំណួរទី១៤. ចូរលើកឡើងពីរូបភាពនៃក្តីមេត្តាករុណា។

ចម្លើយ. មានដូចជា៖

- មានក្តីករុណាចំពោះមនុស្សចាស់ និងផ្តល់ការគោរពចំពោះពួកគេ

- មានក្តីករុណាចំពោះអ្នកដែលមានអាយុតិចជាងខ្លួន និងក្មេងៗ
- មានក្តីមេត្តាករុណាចំពោះទុគ៌តជន ជនក្រីក្រ និងអ្នកដែលមានតម្រូវការចាំបាច់
- មានក្តីមេត្តាករុណាចំពោះសត្វធាតុដោយការផ្តល់ចំណីអាហារដល់ពួកវា និងមិនធ្វើបាបពួកវា។

ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(تَرَى الْمُؤْمِنِينَ فِي تَرَاحِمِهِمْ وَتَوَادِّهِمْ وَتَعَاطُفِهِمْ كَمَثَلِ الْجَسَدِ، إِذَا اشْتَكَى عُضْوًا، تَدَاعَى لَهُ سَائِرُ جَسَدِهِ بِالسَّهْرِ وَالْحَمَى) متفق عليه

មានន័យថា៖ “ការប្រៀបធៀបបណ្តាអ្នកមានជំនឿចំពោះការស្រលាញ់គ្នា ការសណ្តោសប្រណីគ្នា និងការអាណិតអាសូរគ្នារបស់ពួកគេ គឺប្រៀបដូចជាខ្លួនប្រាណតែមួយ។ ប្រសិនបើអវៈយវៈណាមួយឈឺ គឺខ្លួនប្រាណទាំងមូលក៏ឈឺដែរ ដោយសារគេឯមិនលក់ និងគ្រុនក្តៅ”។

លោកបានមានប្រសាសន៍ទៀតថា៖

(الرَّاحِمُونَ يَرْحَمُهُمُ الرَّحْمَنُ، ارْحَمُوا أَهْلَ الْأَرْضِ يَرْحَمَكُم مِّن فِي السَّمَاءِ)

رواه ابو داود والترمذي

មានន័យថា៖ “អ្នកទាំងឡាយដែលមានចិត្តមេត្តាករុណា នោះម្ចាស់ដ៏មហាសប្បុរសនឹងមានក្តីករុណាចំពោះពួកគេវិញ។ ចូរពួកអ្នក

មានក្តីករុណាចំពោះអ្នកដែលនៅលើផែនដី នោះអ្នកដែលនៅលើមេឃ
នឹងមានក្តីករុណាចំពោះពួកអ្នកវិញដូចគ្នា។”

សំណួរទី១៥. តើក្តីស្រឡាញ់មានប្រភេទអ្វីខ្លះ?

ចម្លើយ. ក្តីស្រឡាញ់មាន៖

១. ក្តីស្រឡាញ់ចំពោះអស់ឡោះ៖

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَالَّذِينَ آمَنُوا أَشَدُّ حُبًّا لِلَّهِ ﴾ سورة البقرة: 165

មានន័យថា៖ “រីឯបណ្តាអ្នកដែលមានជំនឿវិញ គឺពួកគេ
ស្រឡាញ់អស់ឡោះលើសពីអ្វីៗទាំងអស់។”

២. ក្តីស្រឡាញ់ចំពោះអ្នកនាំសារ ﷺ ៖

រ៉េស៊ីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(وَالَّذِي نَفْسِي بِيَدِهِ لَا يُؤْمِنُ أَحَدُكُمْ حَتَّىٰ أَكُونَ أَحَبَّ إِلَيْهِ مِنْ وَلَدِهِ

وَوَالِدِهِ) رواه البخاري

មានន័យថា៖ “ខ្ញុំសូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុង
កណ្តាប់ដៃរបស់ទ្រង់ថា បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិន
ទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រលាញ់មកចំពោះខ្ញុំ ជាង
កូនៗរបស់គេ និងជាងឪពុកម្តាយរបស់គេ។”

៣. ក្តីស្រឡាញ់ចំពោះអ្នកមានជំនឿ ស្រឡាញ់ពេញចិត្តចង់ឲ្យ
ពួកគេបានល្អដូចខ្លួនដែរ៖

ព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(لَا يُؤْمِنُ أَحَدُكُمْ حَتَّىٰ يُحِبَّ لِأَخِيهِ مَا يُحِبُّ لِنَفْسِهِ) رواه البخاري

មានន័យថា៖ “បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នក មិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគាត់ស្រលាញ់ចង់បានល្អដល់បងប្អូនរបស់គាត់ ដូចអ្វីដែលគាត់ចង់បានសម្រាប់ខ្លួនឯង”។

សំណួរទី១៦. ចូរឲ្យនិយមន័យពាក្យថា“មុខស្រស់”។

ចម្លើយ. គឺការមានទឹកមុខស្រស់ថ្លា ព្រមជាមួយនឹងភាពរីករាយស្ម័គ្រចិត្ត និងភាពទន់ភ្លន់ ហើយបង្ហាញនូវភាពរីករាយនៅពេលជួបមនុស្ស។

ពាក្យផ្ទុយរបស់វា គឺ“មុខជូរ”នៅពេលជួបនឹងមនុស្ស ដែលនាំឲ្យពួកគេងាកចេញ ឬបែរចេញពីខ្លួន។

ចំពោះឧត្តមភាពរបស់វា គឺមានហាទីស្តមួយដែលរាយការណ៍ដោយ អាពូហ្សារិន رضي الله عنه បាននិយាយថា៖ ព្យាការី ﷺ បានមានប្រសាសន៍មកកាន់ខ្ញុំថា៖

(لَا تَحْقِرَنَّ مِنَ الْمَعْرُوفِ شَيْئًا وَلَوْ أَنْ تَلْقَىٰ أَخَاكَ بِوَجْهِ طَلْقٍ) رواه مسلم

មានន័យថា៖ “អ្នកមិនត្រូវមើលស្រាលទង្វើល្អទេ សូម្បីតែការញញឹមពេលជួបបងប្អូនរបស់អ្នក ក៏ជាទង្វើល្អមួយដែរ”។

រីស៊ូលុលឡោះ: ﷺ លោកបានមានប្រសាសន៍ផងដែរថា៖

(تَبَسُّمُكَ فِي وَجْهِ أَخِيكَ لَكَ صَدَقَةٌ) رواه الترمذي

មានន័យថា៖ “ការញញឹមរបស់អ្នកនៅចំពោះមុខបងប្អូនរបស់អ្នក គឺជាការដាក់ទានមួយសម្រាប់អ្នក”។

សំណួរទី១៧. អ្វីទៅជាការច្រណែនឈ្មានីស?

ចម្លើយ. គឺការប្រាថ្នាចង់ឲ្យឧបការគុណ(នឿកម៉ាត់)ដែលអ្នកដទៃមាន វិនាសអន្តរាយ ឬមិនពេញចិត្តចំពោះឧបការគុណដែលអ្នកដទៃមាន។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ﴾ سورة الفلق: 5

មានន័យថា៖ “ហើយនិង(សុំបញ្ចៀស)ពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្មានីស នៅពេលដែលគេច្រណែនឈ្មានីស”។

អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រឺស៊ីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(لا تَبَاغَضُوا وَلَا تَحَاسَدُوا وَلَا تَدَابَرُوا، وَكُونُوا عِبَادَ اللَّهِ إِخْوَانًا) رواه البخاري
ومسلم

មានន័យថា៖ “ចូរពួកអ្នកកុំចងកំហឹងនឹងគ្នា កុំឈ្មានីសគ្នា កុំបែរខ្នងជាក់គ្នា ហើយត្រូវធ្វើជាខ្ញុំអស់ឡោះក្នុងនាមជាបងប្អូននឹងគ្នា”។

សំណួរទី១៨. តើអ្វីទៅជាការសើចចំអក?

ចម្លើយ. គឺជាការចំអកឡើយទៅកាន់បងប្អូនមូស្លីមរបស់ខ្លួន និងមើលស្រាលចំពោះពួកគេ ហើយទង្វើនេះ គឺមិនត្រូវបានអនុញ្ញាតឡើយ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលហាមឃាត់អំពីវាថា៖

﴿يَا أَيُّهَا الَّذِينَ آمَنُوا لَا يَسْخَرْ قَوْمٌ مِّنْ قَوْمٍ عَسَىٰ أَن يَكُونُوا خَيْرًا مِنْهُمْ وَلَا نِسَاءٌ مِّنْ نِّسَاءٍ عَسَىٰ أَن يَكُنَّ خَيْرًا مِنْهُنَّ ۗ وَلَا تَلْمِزُوا أَنفُسَكُمْ وَلَا تَنَابَزُوا بِاللِّقَابِ ۗ بئسَ الاسمُ الفُسُوقُ بَعْدَ الْإِيمَانِ ۗ وَمَن لَّمْ يَتُبْ فَأُولَٰئِكَ هُمُ الظَّالِمُونَ﴾ سورة الحجرات: 11

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរកុំឱ្យក្រុមមួយមើលងាយក្រុមមួយទៀតឱ្យសោះ។ ជួនកាលពួកគេ(ក្រុមដែលត្រូវគេមើលងាយនោះ)ល្អជាងពួកគេ(ក្រុមមើលងាយគេ)ទៅទៀត។ ហើយកុំឱ្យស្ត្រីមើលងាយស្ត្រីដូចគ្នា។ ជួនកាលពួកនាង(ស្ត្រីដែលត្រូវគេមើលងាយនោះ) ល្អជាងពួកនាង(ស្ត្រីដែលមើលងាយគេ)ទៅទៀត។ ហើយចូរពួកអ្នកកុំប្រមាថគ្នា និងកុំដាក់ងារគ្នាឱ្យសោះ។ ការដាក់ងារមិនល្អក្រោយពីមានជំនឿហើយនោះ គឺអាក្រក់បំផុត។ ហើយអ្នកណាដែលមិនបានសារភាពទោសកំហុស ពួកទាំងនោះ គឺជាពួកដែលបំពាន”។

សំណួរទី១៩. ចូរឲ្យនិយមន័យពាក្យថា“ឱនលំទោន ឬដាក់ខ្លួន”

(تواضع) ។

ចម្លើយ. គឺការដែលមនុស្សមិនមើលមកខ្លួនឯងថា ជាមនុស្សដែលល្អប្រសើរជាងអ្នកដទៃ។ ដូចនេះ ពួកគេមិនមើលស្រាលចំពោះអ្នកដទៃនោះទេ ហើយក៏មិនបដិសេធចំពោះការពិតនោះដែរ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَعِبَادُ الرَّحْمَنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا﴾ سورة الفرقان: 63

មានន័យថា៖ “ហើយបណ្តាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺបណ្តាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា”។

រ៉ស្មីលុលឡោះ: ﷺ លោកបានមានប្រសាសន៍ថា៖

(وَمَا تَوَاضَعُ أَحَدٌ لِلَّهِ إِلَّا رَفَعَهُ اللَّهُ) رواه مسلم

មានន័យថា៖ “ហើយអ្នកដែលខិនលំទោនដើម្បីអស់ឡោះ នោះទ្រង់នឹងលើកតម្កើងគេ”។

លោកបានមានប្រសាសន៍ទៀតថា៖

(إِنَّ اللَّهَ أَوْحَى إِلَيَّ أَنْ تَوَاضَعُوا حَتَّى لَا يَفْخَرَ أَحَدٌ عَلَى أَحَدٍ ، وَلَا يَبْغِي أَحَدٌ عَلَى أَحَدٍ) رواه مسلم

មានន័យថា៖ “ពិតណាស់ អស់ឡោះបានផ្តល់វាហ៊ុំមកកាន់ខ្ញុំថា ចូរពួកអ្នកខិនលំទោន ដើម្បីកុំឲ្យពួកអ្នកអូតអាងនិងបំពានលើគ្នាទៅវិញទៅមក”។

សំណួរទី២០. តើការក្រអឺតក្រទមដែលគេហាមឃាត់នោះ មានប្រភេទអ្វីខ្លះ?

ចម្លើយ. មានដូចជា៖

- ១. ក្រអឺតក្រទមចំពោះការពិត ពោលគឺការបដិសេធការពិត និងមិនទទួលយកការពិតនោះ។
- ២. ក្រអឺតក្រទមចំពោះមនុស្ស ពោលគឺមើលងាយ មើលស្រាល និងចំអកឡូកឡើយចំពោះពួកគេ។

រ៉ស្មីលុលឡោះ: ﷺ លោកបានមានប្រសាសន៍ថា:

(لا يَدْخُلُ الْجَنَّةَ مَنْ كَانَ فِي قَلْبِهِ مِثْقَالُ ذَرَّةٍ مِنْ كِبَرٍ. فَقَالَ رَجُلٌ: إِنَّ
الرَّجُلَ يُحِبُّ أَنْ يَكُونَ ثَوْبُهُ حَسَنًا وَنَعْلُهُ حَسَنًا قَالَ: « إِنَّ اللَّهَ جَمِيلٌ يُحِبُّ
الْجَمَالَ الْكِبْرُ بَطْرُ الْحَقِّ وَغَمَطُ النَّاسِ) رواه مسلم

មានន័យថា: “មិនចូលឋានសួគ៌ឡើយ អ្នកដែលនៅក្នុងចិត្ត
របស់គេមានភាពក្រអឺតក្រទមប៉ុនគ្រាប់ស្ពៃ”។ ពេលនោះមានបុរស
ម្នាក់បានសួរថា: មនុស្សដែលចង់ឲ្យសម្លៀកបំពាក់ និងស្បែកជើង
របស់គាត់ល្អ តើយ៉ាងណាដែរ? លោកបានឆ្លើយថា: “អល់ឡោះ
ជាម្ចាស់ទ្រង់ស្អាតស្អំ ទ្រង់ស្រឡាញ់ភាពស្អាតស្អំ។ ប៉ុន្តែភាពក្លែងក្លាង
គឺការបដិសេធនូវភាពត្រឹមត្រូវ និងមើលស្រាលមនុស្ស”។

❖ ការចូលចិត្តសម្លៀកបំពាក់ឬស្បែកជើងដែលល្អស្អាត មិនមែន
ជាភាពក្រអឺតក្រទមឡើយ។

សំណួរទី២១. ចូរលើកឡើងពីប្រភេទមួយចំនួននៃការបោកប្រាស់
ដែលត្រូវបានហាមឃាត់។

ចម្លើយ. មានដូចជា :

- ❖ ការបោកប្រាស់នៅក្នុងការទិញលក់ ពោលគឺការលាក់បាំងពី
ភាពអន់នៃទំនិញ
- ❖ ការបោកប្រាស់នៅក្នុងការសិក្សាចំណេះវិជ្ជា ដែលក្នុងនោះ
គឺការដែលកូនសិស្សលួចចម្លងនៅក្នុងពេលប្រឡង។

- ❖ ការបោកប្រាស់នៅក្នុងពាក្យសម្តី ដូចជាការធ្វើសាក្សី បោកប្រាស់ និងការនិយាយកុហក។
- ❖ ការដែលគេមិនព្រមបំពេញតាមអ្វីដែលខ្លួនបាននិយាយ និង បានឯកភាពគ្នាជាមួយនឹងអ្នកដទៃ។

នៅក្នុងការហាមឃាត់អំពីការបោកប្រាស់នេះ គឺមានហាទីស្តមួយ បានរាយការណ៍ថា៖

(أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مَرَّ عَلَى صُبْرَةِ طَعَامٍ ، فَادْخَلَ يَدَهُ فِيهَا ، فَنَالَتْ أَصَابِعُهُ بَلَاءً ، فَقَالَ : مَا هَذَا يَا صَاحِبَ الطَّعَامِ ؟ « قَالَ أَصَابَتْهُ السَّمَاءُ يَا رَسُولَ اللَّهِ قَالَ : أَفَلَا جَعَلْتَهُ فَوْقَ الطَّعَامِ حَتَّى يَرَاهُ النَّاسُ ، مَنْ غَشَّ فَلَيْسَ مِنِّي) رواه مسلم

មានន័យថា ៖ “រ៉ស្មីលុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយ ពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់ លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វី ទៅ?” គាត់បានឆ្លើយថា៖ ឱរ៉ស្មីលុលឡោះ! វាត្រូវភ្លៀង។ លោកក៏បាន តបវិញថា៖ “ហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេ មើលឃើញ! ជនណាដែលបោកប្រាស់ គឺមិនមែនជាក្រុមរបស់ខ្ញុំទេ”។

សំណួរទី២២. តើអ្វីទៅជាការនិយាយដើម?

ចម្លើយ. គឺការដែលអ្នករំលឹកពីបងប្អូនមូស្លីមរបស់អ្នកនូវអ្វីដែល គាត់មិនពេញចិត្ត ក្នុងពេលដែលគាត់មិននៅ ឬគ្មានវត្តមាន។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَلَا يَغْتَب بَّعْضُكُم بَعْضًا ۚ أَيُّحِبُّ أَحَدُكُمْ أَنْ يَأْكُلَ لَحْمَ أَخِيهِ مَيْتًا فَكَرِهْتُمُوهُ ۚ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ تَوَّابٌ رَحِيمٌ ﴾ سورة الحجرات: 12

មានន័យថា៖ “ហើយចូរពួកអ្នកកុំនិយាយដើមគ្នាឱ្យសោះ។ តើម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់ឬ? ពិតណាស់ ពួកអ្នកពិតជាខ្ពើមវាមិនខាន។ ហើយចូរពួកអ្នកកោតខ្លាចអស់ឡោះ។ ពិតប្រាកដណាស់ អស់ឡោះជាអ្នកទទួលយកនូវការសារភាពទោសកំហុស មហាអាណិតស្រឡាញ់”។

សំណួរទី២៣. ចូរឲ្យនិយមន័យពាក្យ“ការនិយាយចាក់រុក”។

ចម្លើយ. គឺការពាំនាំពាក្យសម្តីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងបំណងបំផ្លាញពួកគេ(ធ្វើឲ្យពួកគេមានបញ្ហារវាងគ្នានិងគ្នា)។

វិស្វលុលឡោះ: ﷺ លោកបានមានប្រសាសន៍ថា៖

(لَا يَدْخُلُ الْجَنَّةَ نَمَّامٌ) متفق عليه

មានន័យថា៖ “មិនចូលឋានសួគ៌ឡើយ ពួកដែលដើរនិយាយចាក់រុកគេ”។

សំណួរទី២៤. តើអ្វីទៅជាការខ្ជិលច្រអូស?

ចម្លើយ. គឺការមានអារម្មណ៍ធ្ងន់ខ្លួនក្នុងការប្រព្រឹត្តទង្វើដែលល្អនិងអ្វីដែលជាកាតព្វកិច្ចលើគេត្រូវបំពេញ។

ក្នុងចំណោមនោះ គឺការមានភាពខ្ជិលច្រអូសក្នុងការអនុវត្តប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប)។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ

﴿يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا﴾ سورة النساء: 142

មានន័យថា: “ពិតណាស់ ពួកពុតត្បុតទាំងនោះកំពុងតែបោក-បញ្ឆោតអស់ឡោះ ប៉ុន្តែទ្រង់ទេជាអ្នកបោកបញ្ឆោតពួកគេនោះ។ ហើយនៅពេលដែលពួកគេក្រោកឈរសឡាត គឺពួកគេក្រោកឈរទាំងខ្ជិលច្រអូស ដោយពួកគេចង់ឱ្យតែមនុស្សមើលឃើញប៉ុណ្ណោះ។ ហើយពួកគេមិនរំលឹកចំពោះអស់ឡោះឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ”។

ដូចនេះ គប្បីលើអ្នកមានជំនឿត្រូវបោះបង់ភាពខ្ជិលច្រអូស ហើយត្រូវខិតខំព្យាយាមធ្វើការ ធ្វើចលនា និងកិច្ចខិតខំផ្សេងៗក្នុងឆាកជីវិតនេះចំពោះប្រការទាំងឡាយណាដែលអស់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។

សំណួរទី២៥. ចូរលើកឡើងពីប្រភេទនៃការខឹងសម្បា។

ចម្លើយ. វាមានដូចជា៖

១. ការខឹងសម្បាដែលគេកោតសរសើរ៖ គឺការខឹងសម្បាក្នុងនាមអស់ឡោះជាម្ចាស់នៅពេលណាដែលពួកគ្មានជំនឿ ឬពួកពុតត្បុត ឬអ្នកដទៃទៀតក្រៅពីពួកគេ ប្រព្រឹត្តនូវប្រការដែលអស់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។

២. ការខឹងសម្បាដែលគេរិះគន់៖ គឺការខឹងសម្បាទាំងឡាយណាដែលនាំឱ្យមនុស្សនិយាយ ឬប្រព្រឹត្តនូវទង្វើដែលមិនគួរគប្បី។

ការព្យាបាលចំពោះប្រភេទការខឹងសម្បាដែលគេរិះគន់៖

- ✓ យកទឹករូហ្ស
- ✓ ត្រូវអង្គុយចុះ ប្រសិនបើគេកំពុងឈរ ហើយត្រូវគេងផ្អៀង ប្រសិនបើគេកំពុងអង្គុយ។
- ✓ ត្រូវប្រកាន់ខ្ជាប់នឹងពាក្យបណ្តាំរបស់ព្យាការីមូហាំម៉ាត់ ﷺ ដែលលោកបានមានប្រសាសន៍ថា៖ "សូមអ្នកកុំខឹង"។
- ✓ ត្រូវចេះទប់អារម្មណ៍នៅពេលខឹងសម្បា
- ✓ ត្រូវសុំការបញ្ចៀសពីអល់ឡោះអំពីពពួកស្តែតនដោយសូត្រថា៖

أعوذ بالله من الشيطان الرجيم

- ✓ ត្រូវនៅស្ងៀម

សំណួរទី២៦. តើអ្វីទៅជាការស៊ើបការណ៍អ្នកដទៃ?

ចម្លើយ. គឺការគាស់កកាយ និងស្វែងរកប្រការអាថ៌កំបាំងរបស់អ្នកដទៃ។

ក្នុងចំណោមរូបភាពរបស់វាដែលត្រូវបានហាមឃាត់មានដូចជា៖

- ការលួចមើលនូវប្រការអាថ៌កំបាំងរបស់អ្នកដទៃពីក្នុងផ្ទះរបស់ពួកគេ
- ការលួចស្តាប់ក្រុមណាមួយនិយាយគ្នាដោយមិនឲ្យពួកគេដឹង

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ៖

﴿وَلَا تَجَسَّسُوا﴾ سورة الحجرات: 12

មានន័យថា: “ហើយចូរពួកអ្នកកុំស៊ើបការណ៍(ប្រការដែលមិនល្អរបស់អ្នកមានជំនឿ)”។

សំណួរទី២៧. តើអ្វីទៅជាការខ្លះខ្លាយ? អ្វីទៅជាភាពកំណាញ់? និងអ្វីទៅជាភាពសប្បុរស?

ចម្លើយ. និយមន័យ:

ការខ្លះខ្លាយ: គឺជាការចំណាយទ្រព្យសម្បត្តិមិនត្រូវរឿង ឬចំណាយទ្រព្យសម្បត្តិលើរឿងដែលមិនគួរចំណាយ។ ពាក្យផ្ទុយរបស់វាគឺ “ភាពកំណាញ់” ពោលគឺការមិនហ៊ានចំណាយចំពោះអ្វីដែលត្រូវចំណាយ។

ប៉ុន្តែដែលត្រឹមត្រូវនោះ: គឺត្រូវនៅកណ្តាលរវាងប្រការទាំងពីរ ពោលគឺត្រូវចំណាយឲ្យសមល្មមតាមតម្រូវការដែលខ្លួនត្រូវការ ហើយអ្នកមូស្លីម គួរធ្វើខ្លួនជាអ្នកដែលមានចិត្តសប្បុរស។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា :

﴿وَالَّذِينَ إِذَا أَنْفَقُوا لَمْ يُسْرِفُوا وَلَمْ يَقْتُرُوا وَكَانَ بَيْنَ ذَلِكَ قَوَامًا﴾ سورة الفرقان: 67

មានន័យថា: “និងបណ្តាអ្នកដែលនៅពេលពួកគេបរិច្ចាគ(ទ្រព្យសម្បត្តិ)គឺពួកគេមិនខ្លះខ្លាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួកគេចំណាយធុនកណ្តាលរវាងទាំងពីរនោះ:”។

សំណួរទី២៨. តើអ្វីទៅជាភាពកំសាក? អ្វីទៅជាភាពក្លាហាន?

ចម្លើយ. និយមន័យ:

ភាពកំសាក៖ គឺការខ្លាចចំពោះប្រការដែលមិនគួរខ្លាច ដូចជា ការខ្លាចមិនហ៊ាននិយាយការពិត ឬខ្លាចមិនហ៊ាននិយាយហាមឃាត់ពី ប្រការអាក្រក់ផ្សេងៗ។

ភាពក្លាហាន៖ គឺការមានភាពអង់អាចចំពោះប្រការដែលពិត ដូចជាការមានភាពអង់អាចនៅក្នុងទីលានប្រយុទ្ធ ដើម្បីការពារ សាសនាអ៊ីស្លាម និងអ្នកមូស្លីមជាដើម។

ព្យាការីមូហាំម៉ាត់ ﷺ លោកធ្លាប់បានសុំទូអាថា៖

(اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْجَبْنِ...)

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពី ទ្រង់មេត្តាបញ្ជៀសរូបខ្ញុំពីភាពកំសាក...”។

ហើយរ៉ស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍ផងដែរថា៖

(الْمُؤْمِنُ الْقَوِيُّ خَيْرٌ وَأَحَبُّ إِلَى اللَّهِ مِنَ الْمُؤْمِنِ الضَّعِيفِ وَفِي كُلِّ خَيْرٍ)

رواه مسلم

មានន័យថា៖ “អ្នកមានជំនឿដែលខ្លាំង គឺល្អប្រសើរ ហើយ អស់ឡោះស្រលាញ់ ជាងអ្នកមានជំនឿដែលទន់ខ្សោយ។ ហើយ ពួកគេម្នាក់ៗ សុទ្ធតែបានល្អ”។

សំណួរទី២៩. ចូរលើកឡើងនូវពាក្យសម្តីមួយចំនួនដែលត្រូវបាន គេហាមឃាត់។

ចម្លើយ. មានដូចជា៖

- ការជេរប្រមាថ និងដាក់បណ្តាសា

- ការហៅបុគ្គលណាម្នាក់ថា “អាណា” ឬពាក្យផ្សេងទៀតដែលប្រហាក់ប្រហែលគ្នានេះ(ដូចជា “អាឆ្កែ” ជាដើម)។
 - ការរំលឹក ឬលើកឡើងពីរឿងដែលទាក់ទងនឹងកេរខ្មាស ដូចជាពាក្យសម្តីអសីលធម៌ និងពាក្យសម្តីអាសគ្រាមជាដើម។
- រ៉ស្មីលុលឡោះ: ﷺ លោកបានមានប្រសាសន៍ថា៖

(لَيْسَ الْمُؤْمِنُ بِالطَّعَّانِ ، وَلَا اللَّعَّانِ ، وَلَا الْفَاحِشِ ، وَلَا الْبَذِيءِ)

رواه الترمذي

មានន័យថា៖ “មិនមែនជាអ្នកមានជំនឿឡើយ អ្នកដែលបន្តុះបង្ហាប់គេ ដាក់បណ្តាសាគេ និយាយពាក្យសំដីអាក្រក់ និងអសីលធម៌នោះ”។


សំណួរទី៣០. ចូរលើកឡើងពីប្រការមួយចំនួនដែលអាចជួយអ្នកមូស្លីមឲ្យប្រកាន់ខ្ជាប់នឹងសីលធម៌ដែលល្អប្រពៃ។

ចម្លើយ. មានដូចជា៖

១. សុំទូអាបូងស្ងួតសុំពីអស់ឡោះជាម្ចាស់ សុំឲ្យទ្រង់មេត្តាប្រទាននូវសីលធម៌ល្អ និងជួយអ្នកឲ្យប្រកាន់ខ្ជាប់នឹងសីលធម៌ល្អនេះ។
២. ដឹងពីការឃ្នាំមើលរបស់អស់ឡោះជាម្ចាស់ ហើយពិតណាស់ទ្រង់ដឹងអំពីអ្នក ស្តាប់ឮអ្នក និងមើលឃើញអ្នក។
៣. រំលឹកពីផលបុណ្យនៃសីលធម៌ល្អ ដែលវាគឺជាមូលហេតុមួយដែលនាំឲ្យរូបគេបានចូលឋានសួគ៌របស់អស់ឡោះជាម្ចាស់។

៤. រំលឹកពីទណ្ឌកម្មនៃភាពអសីលធម៌ ហើយវាគឺជាមូលហេតុ
មួយដែលនាំឲ្យរូបគេចូលឋាននរក។

៥. រំលឹកខ្លួនឯងជានិច្ចថា ជាការពិតណាស់ ការប្រកាន់ខ្ជាប់នឹង
សីលធម៌ល្អ នាំឲ្យរូបគេទទួលបាននូវក្តីស្រឡាញ់ពីអស់ឡោះជាម្ចាស់
និងពីម៉ាខ្លួនទាំងឡាយរបស់ទ្រង់ ហើយទង្វើអសីលធម៌ គឺនាំឲ្យរូបគេ
ទទួលបាននូវការខឹងសម្បាពីអស់ឡោះជាម្ចាស់ និងពីម៉ាខ្លួន
ទាំងឡាយរបស់ទ្រង់ដែលទ្រង់បានបង្កើត។

៦. អានដីប្រវត្តិរបស់ព្យាការីមូហាំម៉ាត់  និងយកគំរូតាម
លោក។

៧. រាប់អានមិត្តភក្តិដែលល្អៗ និងចៀសឲ្យឆ្ងាយពីមិត្តដែល
មិនល្អ។

ផ្នែកទូរា និងហ្សីកៀវ

(ការប្តូរស្នង និងលើកចំពោះអល់ឡោះ)

សំណួរទី១. តើអ្វីទៅជាឧត្តមភាព(ហ្វាទី ឡាត់)នៃការហ្សីកៀវ (លើកចំពោះអល់ឡោះ)?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖
(مَثَلُ الَّذِي يَذْكُرُ رَبَّهُ وَالَّذِي لَا يَذْكُرُهُ ، مَثَلُ الْحَيِّ وَالْمَيِّتِ) رواه البخاري
មានន័យថា៖ “ការប្រៀបធៀបអ្នកដែលរលឹកទៅចំពោះម្ចាស់របស់គាត់ នឹងអ្នកដែលមិនរលឹកទៅចំពោះទ្រង់ គឺដូចជាការរស់ និងការស្លាប់”។

នេះគឺដោយសារតែជីវិតរស់នៅរបស់មនុស្សមានតម្លៃ គឺអាស្រ័យលើកម្រិតនៃការហ្សីកៀវរបស់គេចំពោះអល់ឡោះជាម្ចាស់។

សំណួរទី២. ចូរលើកឡើងពីផលប្រយោជន៍មួយចំនួននៃការហ្សីកៀវ។

- ចម្លើយ.** ផលប្រយោជន៍មួយចំនួននៃការហ្សីកៀវមានដូចជា៖
១. ធ្វើឲ្យម្ចាស់មហាសប្បុរសពេញចិត្ត
 ២. ជួយបណ្តេញស្នែកតន
 ៣. អាចជួយការពារជនមូស្លីមពីប្រការអាក្រក់ទាំងឡាយ
 ៤. ទទួលបាននូវផលបុណ្យពីអល់ឡោះជាម្ចាស់។

សំណួរទី៣. តើហ្សីក្ស៊ែរមួយណា ល្អដែលជាងគេ?

ចម្លើយ. គឺការពោលពាក្យ "لَا إِلَهَ إِلَّا اللهُ" (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអស់ឡោះ)។

សំណួរទី៤. តើយើងសូត្រដូចម្តេចនៅពេលក្រោកពីដំណេក?

ចម្លើយ. យើងសូត្រថា៖

اَلْحَمْدُ لِلّٰهِ الَّذِيْ اٰخِيَانَا بَعْدَمَا اٰمَاتَنَا وَاِلَيْهِ النُّشُوْرُ

មានន័យថា៖ ការសរសើរទាំងឡាយសម្រាប់អស់ឡោះជាម្ចាស់ដែលបានផ្តល់ឱ្យយើងនូវជីវិតរស់រានឡើងវិញក្រោយពីការដកយកវាពីយើង(នៅពេលគេងលក់) ហើយអ្វីៗនឹងវិលទៅរកទ្រង់វិញ។

សំណួរទី៥. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀកបំពាក់?

ចម្លើយ. យើងសូត្រថា៖

اَلْحَمْدُ لِلّٰهِ الَّذِيْ كَسٰنِيْ هٰذَا الثَّوْبَ وَرَزَقْنِيْهِ مِنْ غَيْرِ حَوْلٍ مِّنِّيْ وَلَا قُوَّةٍ

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះដែលជាអ្នកផ្តល់សម្លៀកបំពាក់នេះដល់ខ្ញុំ និងផ្តល់លាភសក្ការៈមកឱ្យខ្ញុំដែលមិនមែនជាអាណុភាពឬកម្លាំងពលំចេញពីរូបខ្ញុំឡើយ។

សំណួរទី៦. តើយើងសូត្រដូចម្តេចនៅពេលដោះសម្លៀកបំពាក់?

ចម្លើយ. យើងសូត្រថា៖ "بِسْمِ اللّٰهِ" មានន័យថា៖ ក្នុងនាមអស់ឡោះ។

សំណួរទី៧. តើយើងសូត្រដូចម្តេចនៅពេលស្លៀកសម្លៀកបំពាក់ថ្មី?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ لَكَ الْحَمْدُ ؛ أَنْتَ كَسَوْتَنِيهِ، أَسْأَلُكَ مِنْ خَيْرِهِ وَخَيْرِ مَا صُنِعَ لَهُ،
وَأَعُوذُ بِكَ مِنْ شَرِّهِ وَشَرِّ مَا صُنِعَ لَهُ

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់ជាអ្នកផ្តល់ឲ្យខ្ញុំនូវសម្លៀកបំពាក់នេះ។ ខ្ញុំសុំអំពី ទ្រង់នូវភាពល្អរបស់វា និងភាពល្អនៃអ្វីដែលត្រូវគេធ្វើសម្រាប់វា។ ហើយខ្ញុំសុំអំពីទ្រង់ សូមទ្រង់មេត្តាបញ្ជៀសនូវភាពអាក្រក់របស់វា និង ភាពអាក្រក់នៃអ្វីៗដែលត្រូវគេធ្វើសម្រាប់វា”។

សំណួរទី៨. តើយើងត្រូវសូត្រដូចម្តេចទៅកាន់អ្នកដែលស្លៀកសម្លៀកបំពាក់ថ្មី?

ចម្លើយ. នៅពេលដែលអ្នកឃើញនរណាម្នាក់ស្លៀកសម្លៀកបំពាក់ថ្មី ចូរអ្នកបូងសូងសុំទូអាឲ្យគេ ហើយសូត្រថា៖

تُبْلِي وَيُخْلِفُ اللَّهُ تَعَالَى

មានន័យថា៖ “សូមអស់ឡោះផ្តល់ឲ្យអ្នកបានពាក់វារហូតដល់ខូច ហើយសូមអស់ឡោះប្តូរនឹងរបស់មួយផ្សេងទៀត”។

សំណួរទី៩. ចូរលើកឡើងពីទូអាដែលត្រូវសូត្រនៅពេលចូលបន្ទប់ទឹក។

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الْحُبْثِ وَالْحَبَائِثِ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់បញ្ចៀសរូបខ្ញុំពីអំពើអាក្រក់នៃបណ្តាស្នែកតនប្រុស និងស្នែកតនស្រី។

សំណួរទី១០. ចូរលើកឡើងពីទូអាដែលយើងត្រូវសូត្រនៅពេលចេញពីបន្ទប់ទឹក។

ចម្លើយ. យើងត្រូវសូត្រថា៖ “غُفْرَانَكَ” មានន័យថា៖ ខ្ញុំសូមពីទ្រង់នូវការសណ្តោសប្រណី។

សំណួរទី១១. តើយើងសូត្រដូចម្តេចមុនពេលយករូបឬ?

ចម្លើយ. យើងសូត្រថា៖ “بِسْمِ اللَّهِ” មានន័យថា៖ ក្នុងនាមអល់ឡោះ។

សំណួរទី១២. តើហ្សីកៀវអ្វីដែលយើងត្រូវសូត្រនៅពេលយករូបឬ?

ចម្លើយ. យើងសូត្រថា៖

أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَشْهَدُ أَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ
មានន័យថា៖ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះជាម្ចាស់តែមួយគត់ គ្មានទេស្តីរិកចំពោះទ្រង់ ហើយខ្ញុំសូមធ្វើសាក្សីទៀតថា មូហាំម៉ាត់ គឺជាខ្ញុំបម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់។

សំណួរទី១៣. តើហ្សីកៀវអ្វីដែលយើងត្រូវសូត្រពេលចេញពីផ្ទះ?

ចម្លើយ. យើងសូត្រថា៖

بِسْمِ اللَّهِ، تَوَكَّلْتُ عَلَى اللَّهِ، وَلَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ

មានន័យថា៖ ក្នុងនាមអស់ឡោះ! រូបខ្ញុំសូមប្រគល់ខ្លួនចំពោះ ទ្រង់។ គ្មានអំណាចឬឥទ្ធិពលអ្វីឡើយ គឺមានតែអស់ឡោះ។

សំណួរទី១៤. តើហ្សីកៀវអ្វីដែលយើងត្រូវសូត្រពេលចូលផ្ទះ?

ចម្លើយ. យើងសូត្រថា៖

بِسْمِ اللَّهِ وَجَنَّا، وَبِسْمِ اللَّهِ خَرَجْنَا، وَعَلَى اللَّهِ رَبِّنَا تَوَكَّلْنَا

មានន័យថា៖ “ក្នុងនាមអស់ឡោះ យើងបានចូល(ផ្ទះ) ហើយក្នុង នាមអស់ឡោះ យើងបានចេញ(ពីផ្ទះ) ហើយនៅលើអស់ឡោះដែលជា ម្ចាស់របស់ពួកយើងផងដែរ ដែលពួកយើងប្រគល់ការទុកចិត្ត”។

បន្ទាប់មក គេត្រូវឲ្យសាឡាមទៅកាន់ក្រុមគ្រួសាររបស់គេ។

សំណួរទី១៥. តើហ្សីកៀវអ្វីដែលយើងត្រូវសូត្រនៅពេលចូល ម៉ាស៊ីត?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកបណ្តាទ្វារ នៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ។

សំណួរទី១៦. តើហ្សីកៀវអ្វីដែលយើងត្រូវសូត្រពេលចេញពី ម៉ាស៊ីត?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវក្តីប្រោសប្រណីអំពីទ្រង់”។

សំណួរទី១៧. តើយើងសូត្រដូចម្តេចនៅពេលពួកគេអាហ្សាន?

ចម្លើយ. គឺយើងត្រូវសូត្រដូចអ្វីដែលអ្នកអាហ្សានបានសូត្រដែរ លើកលែងតែត្រង់កន្លែង៖

حَيَّ عَلَى الصَّلَاةِ ، حَيَّ عَلَى الْفَلَاحِ

(តោះយើងនាំគ្នាមកសឡាត! តោះយើងនាំគ្នាមករកភាពជោគជ័យ)

ដោយយើងត្រូវសូត្រថា៖

لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ

(គ្មានទេអានុភាព និងឥទ្ធិពល លើកលែងតែពីទ្រង់)

សំណួរទី១៨. តើយើងសូត្រដូចម្តេចក្រោយពេលគេអាហ្សានរួច?

ចម្លើយ. យើងត្រូវសឡាតលើណាពី ﷺ ហើយសូត្រថា៖

اللَّهُمَّ رَبِّ هَذِهِ الدَّعْوَةِ النَّامَةِ وَالصَّلَاةِ الْقَائِمَةِ آتِ مُحَمَّدًا الْوَسِيلَةَ وَالْفَضِيلَةَ وَابْعَثْهُ مَقَامًا مَحْمُودًا الَّذِي وَعَدْتَهُ

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់នៃការអាហ្សានដ៏ពេញលេញ និងសឡាតដែលគេបញ្ឈប់ឡើង! សូមទ្រង់ផ្តល់ឲ្យមូហាំម៉ាត់នូវតំណែងដ៏ខ្ពង់ខ្ពស់ និងពិសេសបំផុត(នៅក្នុងឋានសួគ៌) ហើយសូមទ្រង់មេត្តាតែងតាំងលោកនៅទីកន្លែងដែលត្រូវគេកោតសរសើរដែលទ្រង់បានសន្យាចំពោះលោកផងចុះ ។

ត្រូវសុំទូអាឲ្យបានច្រើននៅចន្លោះរវាងអាហ្សាន និងអ៊ីកម៉ៈ ព្រោះថាការទូអានៅពេលនោះ គឺមិនត្រូវបានគេច្រានចោលឡើយ។

សំណួរទី១៩. តើហ្សីកៀរអ្វីខ្លះដែលយើងត្រូវសូត្រនៅពេលព្រឹក និងពេលល្ងាច?

ចម្លើយ. យើងត្រូវសូត្រ៖

១. អាយ៉ាត់គួរស៊ីយ៍

﴿اللَّهُ لَا إِلَهَ إِلَّا هُوَ الْحَيُّ الْقَيُّومُ ۚ لَا تَأْخُذُهُ سِنَّةٌ وَلَا نَوْمٌ ۚ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ مَنْ ذَا الَّذِي يَشْفَعُ عِنْدَهُ إِلَّا بِإِذْنِهِ ۚ يَعْلَمُ مَا بَيْنَ أَيْدِيهِمْ وَمَا خَلْفَهُمْ ۗ وَلَا يُحِيطُونَ بِشَيْءٍ مِنْ عِلْمِهِ إِلَّا بِمَا شَاءَ ۚ وَسِعَ كُرْسِيُّهُ السَّمَاوَاتِ وَالْأَرْضَ ۗ وَلَا يَئُودُهُ حِفْظُهُمَا ۚ وَهُوَ الْعَلِيُّ الْعَظِيمُ﴾ سورة البقرة: 255

មានន័យថា៖ អល់ឡោះតែមួយគត់ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលរស់ជាអមតៈ ដែលជាអ្នកគ្រប់គ្រងនោះឡើយ។ ទ្រង់មិនងងុយ ហើយក៏មិនគេងដែរ។ អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់។ គ្មានបុគ្គលណាម្នាក់ហ៊ានធ្វើអន្តរាគមន៍នៅចំពោះមុខទ្រង់ឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ដឹងនូវអ្វីដែលមាននៅពីមុខ និងនៅពីក្រោយពួកគេ។ ហើយពួកគេមិនដឹងអំពីពុទ្ធិរបស់ទ្រង់ឡើយ លើកលែងតែអ្វីដែលទ្រង់មានចេតនាប៉ុណ្ណោះ។ ហើយគួរស៊ីយ៍របស់ទ្រង់ទូលំទូលាយនៅលើមេឃជាច្រើនជាន់និងផែនដី។ ហើយ

ការថែរក្សាភពទាំងពីរនោះ មិនបានធ្វើឱ្យទ្រង់លំបាកឡើយ។ ហើយ ទ្រង់មហាខ្ពង់ខ្ពស់ មហាឧត្តុង្គឧត្តម។

២. សូត្រ៖

• សូរ៉េអ៊ែស(سورة الإخلاص)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿١﴾ قُلْ هُوَ اللَّهُ أَحَدٌ. اللَّهُ الصَّمَدُ. لَمْ يَلِدْ وَلَمْ يُولَدْ. وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ ﴿٣﴾

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ អល់ឡោះគឺជា ម្ចាស់តែមួយគត់(១)។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់(២)។ ទ្រង់មិនប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេប្រសូតដែរ(៣)។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ(៤)។”

• សូរ៉េអាល់ហ្វាឡីក(سورة الفلق)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿١﴾ قُلْ أَعُوذُ بِرَبِّ الْفَلَقِ. مِنْ شَرِّ مَا خَلَقَ. وَمِنْ شَرِّ غَاسِقٍ إِذَا وَقَبَ. وَمِنْ شَرِّ النَّفَّاثَاتِ فِي الْعُقَدِ. وَمِنْ شَرِّ حَاسِدٍ إِذَا حَسَدَ ﴿٤﴾

មានន័យថា : “ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់ គ្រប់គ្រងពេលទៀបភ្លឺឱ្យបញ្ចៀស(១) អំពីប្រការអាក្រក់ទាំងឡាយ ដែលទ្រង់បានបង្កើតមក(២) និងអំពីប្រការអាក្រក់នៃពេលយប់នៅ ពេលដែលភាពងងឹតបានមកដល់(៣) និងអំពីប្រការអាក្រក់របស់ ពួកស្រ្តីមន្តអាគមដែលសូត្រផ្តុំមន្តអាគមទៅក្នុងខ្សែចំណង(៤) ហើយ និងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្មានីសនៅពេលដែលគេ ច្រណែនឈ្មានីស(៥)។”

• ស៊ីរ៉ាហ៍: អាស័ណាស(سورة الناس)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ ﴿قُلْ أَعُوذُ بِرَبِّ النَّاسِ. مَلِكِ النَّاسِ. إِلَهِ النَّاسِ. مِنْ شَرِّ الْوَسْوَاسِ الْخَنَّاسِ. الَّذِي يُوَسْوِسُ فِي صُدُورِ النَّاسِ. مِنَ الْغِيَةِ وَالنَّاسِ.﴾

មានន័យថា : ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក(១) ដែលជាស្តេចគ្រប់គ្រងមនុស្សលោក(២) ជាម្ចាស់នៃមនុស្សលោក(៣) ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ពួកស្លែតន(៤) ដែលវាញុះញង់នៅក្នុងចិត្តមនុស្សលោក(៥)។ (ស្លែតននោះ)មកអំពីជិន និងមនុស្សលោក(៦)។

៣. សូត្រ៖

اللَّهُمَّ أَنْتَ رَبِّي لَا إِلَهَ إِلَّا أَنْتَ، خَلَقْتَنِي وَأَنَا عَبْدُكَ، وَأَنَا عَلَى عَهْدِكَ
وَوَعْدِكَ مَا اسْتَطَعْتُ، أَعُوذُ بِكَ مِنْ شَرِّ مَا صَنَعْتُ، أَبُوءُ لَكَ بِنِعْمَتِكَ
عَلَيَّ، وَأَبُوءُ بِذَنْبِي فَاغْفِرْ لِي فَإِنَّهُ لَا يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ទ្រង់ជាម្ចាស់របស់ខ្ញុំ។ គ្មានម្ចាស់ណាដែលរូបខ្ញុំត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់បង្កើតរូបខ្ញុំ ហើយរូបខ្ញុំជាខ្ញុំបម្រើរបស់ទ្រង់។ រូបខ្ញុំសូមធ្វើតាមកិច្ចសន្យារបស់ទ្រង់ទៅតាមលទ្ធភាពរបស់ខ្ញុំ។ ខ្ញុំសូមពីទ្រង់បញ្ចៀសរូបខ្ញុំពីប្រការដែលខ្ញុំបានធ្វើអាក្រក់។ រូបខ្ញុំទទួលស្គាល់ហើយនូវឧបការគុណទាំងឡាយរបស់ទ្រង់ដែលបានប្រទានឱ្យរូបខ្ញុំ ហើយរូបខ្ញុំក៏ទទួលស្គាល់ផងដែរនូវបាបកម្មទាំងឡាយរបស់ខ្ញុំ។ ហេតុនេះ សូម

ទ្រង់មេត្តាអភ័យទោសឱ្យខ្ញុំផង ព្រោះគ្មាននរណាម្នាក់ដែលអាចលើកលែងទោសឱ្យរូបខ្ញុំបានទេ គឺមានតែទ្រង់មួយគត់។

សំណួរទី២០. តើយើងសូត្រអ្វីនៅពេលចូលគេង?

ចម្លើយ. យើងសូត្រថា៖

بِسْمِكَ اللَّهُمَّ أَمُوتُ وَ أَحْيَا

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! ក្នុងនាមរបស់ទ្រង់ហើយដែលខ្ញុំស្លាប់ ឬរស់នោះ។

សំណួរទី២១. តើយើងត្រូវសូត្រដូចម្តេចមុនពេលទទួលទានអាហារ?

ចម្លើយ. យើងសូត្រថា៖ “بِسْمِ اللَّهِ” មានន័យថា៖ “ក្នុងនាមអស់ឡោះ”។ តែប្រសិនបើយើងភ្លេចមិនបានសូត្រនៅពេលចាប់ផ្តើមទទួលទានអាហារទេ យើងត្រូវសូត្រថា៖

بِسْمِ اللَّهِ فِي أَوَّلِهِ وَآخِرِهِ

មានន័យថា៖ “ក្នុងនាមអស់ឡោះទាំងក្នុងពេលដំបូងរបស់វា និងពេលចុងក្រោយរបស់វា”។

សំណួរទី២២. តើយើងត្រូវសូត្រដូចម្តេចក្រោយពេលទទួលទានអាហាររួច?

ចម្លើយ. យើងសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلَا قُوَّةَ

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះជាម្ចាស់ដែលជាអ្នកប្រទានអាហារនេះដល់ខ្ញុំ និងផ្តល់លាភសក្ការៈមកឱ្យខ្ញុំ ដែលមិនមែនជាអានុភាព ឬកម្លាំងពលំចេញពីរូបខ្ញុំឡើយ។

សំណួរទី២៣. តើទូរាអ្វីដែលភ្ញៀវត្រូវទូរាឱ្យម្ចាស់អាហារ (ម្ចាស់ផ្ទះ)?

ចម្លើយ. គឺត្រូវសូត្រថា៖

اللَّهُمَّ بَارِكْ لَهُمْ فِي مَا رَزَقْتَهُمْ، وَاعْفِرْ لَهُمْ وَارْحَمْهُمْ

មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ពួកគេនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកគេ ហើយសូមទ្រង់មេត្តាអភ័យទោសនិងអាណិតស្រឡាញ់ចំពោះពួកគេផងចុះ”។

សំណួរទី២៤. តើយើងត្រូវពោលដូចម្តេចពេលមានគេកណ្តាស់?

ចម្លើយ. យើងសូត្រថា៖

(الْحَمْدُ لِلَّهِ)

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះ។ ហើយអ្នកដែលបានឮ ត្រូវពោលទៅកាន់អ្នកដែលកណ្តាស់នោះថា៖

(بِرَحْمَتِكَ اللَّهُ)

មានន័យថា៖ សូមអស់ឡោះអាណិតស្រលាញ់អ្នក។

ហើយនៅពេលដែលមានគេពោលមកកាន់ខ្លួនដូច្នោះ អ្នកដែលកណ្តាស់នោះ ត្រូវពោលតបទៅវិញថា៖

(يَهْدِيكُمْ اللَّهُ وَيُصْلِحْ بِكُمْ)

មានន័យថា៖ សូមអស់ឡោះចង្អុលបង្ហាញ និងកែលម្អស្ថានភាពរបស់អ្នក។

សំណួរទី២៥. តើយើងត្រូវសូត្រដូចម្តេចនៅពេលដែលបញ្ចប់ការជួបជុំគ្នា(ទូអាពេលចប់ការជួបជុំ)?

ចម្លើយ. យើងសូត្រថា៖

سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ، أَشْهَدُ أَنْ لَا إِلَهَ إِلَّا أَنْتَ، أَسْتَغْفِرُكَ وَأَتُوبُ إِلَيْكَ
មានន័យថា៖ “ឱអស់ឡោះជាម្ចាស់! ទ្រង់ដ៏មហាបរិសុទ្ធ។ ខ្ញុំសូមធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្តារៈដ៏ត្រឹមត្រូវ គឺមានតែទ្រង់ប៉ុណ្ណោះ។ ខ្ញុំសូមអភ័យទោស និងសារភាពកំហុសទៅចំពោះទ្រង់”។

សំណួរទី២៦. តើអ្វីទៅជាទូអាពេលជិះលើជំនិះ?

ចម្លើយ. យើងសូត្រថា៖

بِسْمِ اللَّهِ وَالْحَمْدُ لِلَّهِ ﴿سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ﴾ * وَإِنَّا إِلَى رَبِّنَا لَمُنْقَلِبُونَ ﴿. الْحَمْدُ لِلَّهِ، الْحَمْدُ لِلَّهِ، الْحَمْدُ لِلَّهِ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، سُبْحَانَكَ اللَّهُمَّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَإِنَّهُ لَا يَغْفِرُ الذُّنُوبَ إِلَّا أَنْتَ

មានន័យថា៖ ក្នុងនាមអស់ឡោះ ហើយការកោតសរសើរទាំងឡាយ គឺសម្រាប់ទ្រង់។ ទ្រង់មហាបរិសុទ្ធដែលបានសម្រួលដល់ពួកយើងខ្ញុំចំពោះរឿងនេះ ហើយពុំមែនពួកយើងខ្ញុំជាអ្នកមានលទ្ធភាព

ចំពោះរឿងនេះឡើយ។ ពិតប្រាកដណាស់ ពួកយើងនឹងត្រូវវិលត្រឡប់
ទៅកាន់ម្ចាស់របស់យើងវិញ។ ការសរសើរទាំងឡាយ គឺសម្រាប់
អល់ឡោះ(បីដង)។ អល់ឡោះមហាធំធេង(បីដង)។ ទ្រង់មហាបរិសុទ្ធ។
ឱអល់ឡោះជាម្ចាស់! ជាការពិតណាស់ ខ្ញុំពិតជាបានបំពានលើ
ខ្លួនឯង។ ហេតុនេះ សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង ព្រោះគ្មាន
អ្នកណាអាចអភ័យទោសឲ្យខ្ញុំ ក្រៅពីទ្រង់ឡើយ។

សំណួរទី២៧. ចូរលើកឡើងពីទូអាពេលធ្វើដំណើរ?

ចម្លើយ. យើងសូត្រថា៖

اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، اللَّهُ أَكْبَرُ، ﴿سُبْحَانَ الَّذِي سَخَّرَ لَنَا هَذَا وَمَا كُنَّا لَهُ مُقْرِنِينَ
* وَإِنَّا إِلَىٰ رَبِّنَا لَمُنْقَلِبُونَ﴾. اللَّهُمَّ إِنَّا نَسْأَلُكَ فِي سَفَرِنَا هَذَا الْبِرَّ وَالتَّقْوَىٰ، وَمِنَ
الْعَمَلِ مَا تَرْضَىٰ، اللَّهُمَّ هَوِّنْ عَلَيْنَا سَفَرَنَا هَذَا وَاطْوِ عَنَّا بُعْدَهُ، اللَّهُمَّ أَنْتَ
الصَّاحِبُ فِي السَّفَرِ، وَالْخَلِيفَةُ فِي الْأَهْلِ، اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ وَعَثَاءِ
السَّفَرِ، وَكَآبَةِ الْمَنْظَرِ، وَسُوءِ الْمُنْقَلَبِ فِي الْمَالِ وَالْأَهْلِ

មានន័យថា៖ អល់ឡោះដ៏មហាធំធេង(បីដង)។ ទ្រង់មហាបរិសុទ្ធ
ដែលបានសម្រួលដល់ពួកយើងខ្ញុំចំពោះរឿងនេះ ហើយពុំមែនពួក
យើងខ្ញុំជាអ្នកមានលទ្ធភាពចំពោះរឿងនេះឡើយ។ ពិតប្រាកដណាស់
ពួកយើងនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់យើងវិញ។ ឱអល់ឡោះ
ជាម្ចាស់! ពិតណាស់ ពួកយើងសូមបូងសូងចំពោះទ្រង់លើការធ្វើ
ដំណើររបស់យើងខ្ញុំឱ្យស្ថិតក្នុងប្រការល្អ និងការកោតខ្លាចចំពោះទ្រង់
ព្រមទាំងការប្រតិបត្តិវិធីដែលទ្រង់យល់ព្រម។ ឱអល់ឡោះជាម្ចាស់!

សូមទ្រង់មេត្តាជួយសម្រួលដល់ការធ្វើដំណើររបស់យើងខ្ញុំនេះឱ្យមាន ភាពងាយស្រួល និងសូមទ្រង់បង្រួមចម្ងាយនៃដំណើរនេះដល់យើងខ្ញុំ ផង។ ឱអស់ឡោះជាម្ចាស់! ទ្រង់ជាអ្នកថែរក្សាពួកយើងក្នុងការធ្វើ ដំណើរ និងជាអ្នកគ្រប់គ្រងលើគ្រួសារ។ ឱអស់ឡោះជាម្ចាស់! ពិតណាស់ ខ្ញុំសូមទ្រង់មេត្តាបញ្ជៀសរូបខ្ញុំឱ្យឆ្ងាយពីការលំបាកនៃការ ធ្វើដំណើរ ការនឿយហត់ និងការផ្លាស់ប្តូរស្ថានភាពពីល្អទៅអាក្រក់ ដែលកើតមានឡើងក្នុងគ្រួសារ និងទ្រព្យសម្បត្តិផងចុះ។

ហើយនៅពេលវិលត្រឡប់មកវិញ ត្រូវសូត្រដូចខាងលើនេះដែរ តែត្រូវបន្ថែមថា៖

آيُّونَ تَائِبُونَ عَابِدُونَ لِرَبِّنَا حَامِدُونَ

មានន័យថា៖ យើងខ្ញុំវិលត្រឡប់មកវិញក្នុងនាមជាអ្នកសារភាព កំហុស(តាវហ្គាត់) ជាអ្នកគោរពប្រតិបត្តិ និងជាអ្នកកោតសរសើរទៅ ចំពោះម្ចាស់របស់ពួកយើង។

សំណួរទី២៨. តើអ្នកដែលធ្វើដំណើរត្រូវពោលដូចម្តេចទៅកាន់ អ្នកដែលមិនធ្វើដំណើរ?

ចម្លើយ. គឺត្រូវពោលថា៖

أَسْتَوْدِعُكُمْ اللَّهُ الَّذِي لَا تَضِيعُ وَدَائِعُهُ

មានន័យថា៖ ខ្ញុំសូមពីអស់ឡោះឱ្យថែរក្សារូបអ្នក ព្រោះទ្រង់ជា អ្នកថែរក្សាជំនួបបំផុត។

សំណួរទី២៩. តើអ្នកដែលមិនធ្វើដំណើរត្រូវពេលដូចម្តេចទៅកាន់អ្នកដែលធ្វើដំណើរ?

ចម្លើយ. គឺត្រូវពេលថា៖

أَسْتَوْدِعُ اللَّهَ دِينَكَ وَأَمَانَتَكَ وَخَوَاتِمَ عَمَلِكَ

មានន័យថា៖ ខ្ញុំសូមផ្ទុកផ្តាក់នឹងអស់ឡោះចំពោះសាសនារបស់អ្នក ភាពទៀងត្រង់របស់អ្នក និងទង្វើចុងក្រោយរបស់អ្នក។

សំណួរទី៣០. តើអ្វីទៅជាទូរាពេលចូលផ្សារ?

ចម្លើយ. គឺយើងត្រូវសូត្រថា៖

لَا إِلَهَ إِلَّا اللَّهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ يُحْيِي وَيُمِيتُ وَهُوَ حَيٌّ لَا يَمُوتُ، بِيَدِهِ الْخَيْرُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ

មានន័យថា៖ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្តារៈដ៏ត្រឹមត្រូវមានតែអស់ឡោះម្នាក់គត់ គ្មានទេស្ត្រីទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ។ ទ្រង់ជាអ្នកធ្វើឲ្យរស់(ប្រទានជីវិត) និងជាអ្នកធ្វើឲ្យស្លាប់(ដកហូតជីវិត) ហើយទ្រង់ជាម្ចាស់ដែលរស់(ជាអមតៈ) ដោយពុំស្លាប់ឡើយ។ ប្រការល្អទាំងឡាយ ស្ថិតក្នុងកណ្តាប់ដៃទ្រង់ ហើយទ្រង់គឺជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។

សំណួរទី៣១. ចូរលើកឡើងពីទូរានៅពេលខឹងសម្បា។

ចម្លើយ. គឺយើងសូត្រថា៖

(أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ)

មានន័យថា៖ ខ្ញុំសុំពីអស់ឡោះបញ្ចៀសពីស្នែតនដែលត្រូវគេ ដាក់បណ្តាសា។

សំណួរទី៣២. តើយើងត្រូវពោលដូចម្តេចទៅកាន់អ្នកដែលបាន ធ្វើល្អដាក់យើង?

ចម្លើយ. គឺយើងពោលថា៖ “جَزَاكَ اللهُ خَيْرًا” មានន័យថា៖ សូម អស់ឡោះតបស្នងល្អដល់អ្នក។

សំណួរទី៣៣. តើអ្វីទៅជាទូអាដែលត្រូវសូត្រនៅពេលដែល យានជំនិះមានភាពយ៉ាប់យឺន?

ចម្លើយ. គឺយើងសូត្រថា៖ “بِسْمِ اللهُ” មានន័យថា៖ ក្នុងនាម អស់ឡោះ។

សំណួរទី៣៤. តើយើងត្រូវពោលដូចម្តេចនៅពេលទទួលបាន ដំណឹងរីករាយ?

ចម្លើយ. យើងសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي بِنِعْمَتِهِ تَتِمُّ الصَّالِحَاتُ

មានន័យថា៖ ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះ។ ដោយការប្រោសប្រទានរបស់ទ្រង់ ទើបកិច្ចការដ៏ប្រពៃត្រូវបាន សម្រេច។

សំណួរទី៣៥. តើយើងត្រូវពោលដូចម្តេចនៅពេលដែលទទួល បានដំណឹងមិនល្អ?

ចម្លើយ. គឺយើងសូត្រថា៖

الْحَمْدُ لِلَّهِ عَلَى كُلِّ حَالٍ

មានន័យថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះ នៅគ្រប់កាលៈទេសៈទាំងអស់។

សំណួរទី៣៦. តើយើងត្រូវឲ្យសាឡាម និងទទួលសាឡាម ដូចម្តេច?

ចម្លើយ. គឺយើងពោលថា៖

السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ

មានន័យថា៖ សូមសុខសន្តិភាព និងក្តីមេត្តាករុណារបស់ អស់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់ កើតមានដល់អ្នក។

ហើយគេត្រូវតបវិញថា៖

وَعَلَيْكُمْ السَّلَامُ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ

មានន័យថា៖ ហើយក៏សូមឲ្យសុខសន្តិភាព និងក្តីមេត្តាករុណា របស់អស់ឡោះ ព្រមទាំងពរជ័យរបស់ទ្រង់ កើតមានដល់អ្នកដូចគ្នា។

សំណួរទី៣៧. តើយើងសូត្រដូចម្តេចនៅពេលមានភ្លៀងធ្លាក់?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ صَيِّبًا نَافِعًا

មានន័យថា៖ ឱអស់ឡោះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យទឹកភ្លៀង មានប្រយោជន៍ដល់យើង។

សំណួរទី៣៨. តើយើងសូត្រដូចម្តេចក្រោយពេលភ្លៀងធ្លាក់រួច?

ចម្លើយ. យើងសូត្រថា៖

مُطِرْنَا بِفَضْلِ اللَّهِ وَرَحْمَتِهِ

មានន័យថា៖ ពួកយើងត្រូវបានគេផ្តល់ទឹកភ្លៀងឲ្យដោយសារតែ ភាពសប្បុរស និងក្តីអាណិតស្រលាញ់របស់អល់ឡោះ។

សំណួរទី៣៩. ចូរលើកឡើងពីទូអានៅពេលមានខ្យល់ខ្លាំង?

ចម្លើយ. យើងសូត្រថា៖

اللَّهُمَّ إِنِّي أَسْأَلُكَ خَيْرَهَا، وَخَيْرَ مَا فِيهَا، وَخَيْرَ مَا أُرْسِلَتْ بِهِ، وَأَعُوذُ بِكَ مِنْ شَرِّهَا، وَشَرِّ مَا فِيهَا، وَشَرِّ مَا أُرْسِلَتْ بِهِ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវ ប្រការល្អរបស់វា ប្រការល្អនៃអ្វីៗដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែល វាត្រូវគេបញ្ជូនមក។ ហើយខ្ញុំសុំពីទ្រង់មេត្តាបញ្ជៀសពីប្រការអាក្រក់ របស់វា ប្រការអាក្រក់នៃអ្វីៗដែលនៅក្នុងវា និងប្រការអាក្រក់នៃអ្វីៗ ដែលគេបញ្ជូនវាមក។

សំណួរទី៤០. ចូរលើកឡើងពីទូអានៅពេលពួសំឡេងផ្លូវ រន្ទះ?

ចម្លើយ. យើងត្រូវសូត្រថា៖

سُبْحَانَ الَّذِي يُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ

មានន័យថា៖ ទ្រង់(អល់ឡោះ)មហាបរិសុទ្ធ ដែលផ្លូវលាន់ និង បណ្តាម៉ាឡាអ៊ីកាត់ទាំងឡាយបានលើកតម្កើង ជាមួយនឹងការកោត- សរសើរចំពោះទ្រង់ ព្រោះតែការកោតខ្លាចចំពោះទ្រង់។

សំណួរទី៤១. តើយើងត្រូវសូត្រដូចម្តេចនៅពេលយើញនរណា ម្នាក់ទទួលរងគ្រោះថ្នាក់?

ចម្លើយ. គឺយើងត្រូវសូត្រថា៖

الْحَمْدُ لِلَّهِ الَّذِي عَافَانِي مِمَّا ابْتَلَاكَ بِهِ، وَفَضَّلَنِي عَلَى كَثِيرٍ مِّنْ خَلْقٍ تَفْضِيلًا

មានន័យថា៖ “ការសរសើរទាំងឡាយ គឺសម្រាប់អស់ឡោះដែល ទ្រង់បានជួយសង្គ្រោះដល់រូបខ្ញុំពីអ្វីដែលទ្រង់បានសាកល្បងចំពោះវា ហើយទ្រង់បានលើកតម្កើងរូបខ្ញុំប្រសើរជាងអ្វីដែលទ្រង់បានបង្កើត មក”។

សំណួរទី៤២. ចូរលើកឡើងពីទូអាដែលអ្នកដែលមានការបារម្ភ ខ្លាចមានប្រការអ្វីមួយកើតឡើងដោយសារតែភ្នែក ត្រូវសូត្រ?

ចម្លើយ. គឺព្យាការីមូហាំម៉ាត់ ﷺ លោកបានមានប្រសាសន៍ថា៖

(إِذَا رَأَى أَحَدَكُمْ مِنْ أَخِيهِ أَوْ مِنْ نَفْسِهِ أَوْ مِنْ مَالِهِ مَا يُعْجِبُهُ، فَلْيَدْعُ لَهُ

بِالْبُرْكَ. فَإِنَّ الْعَيْنَ حَقٌّ) رواه أحمد وابن ماجه وغيرهما

មានន័យថា៖ “នៅពេលនរណាម្នាក់ក្នុងចំណោមពួកអ្នកមើល ឃើញពីបងប្អូនរបស់គាត់ ឬខ្លួនរបស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់នូវ អ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍នោះ ចូរឲ្យគាត់បូងសូងសុំពរជ័យឲ្យ កើតមានដល់វា ព្រោះថាពិតណាស់ភ្នែក(ឥទ្ធិពលរបស់វា) គឺពិតជាមាន ជាក់ច្បាស់”។

សំណួរទី៤៣. តើគេត្រូវសឡាវ៉ាតលើណាពីយ៉ាងដូចម្តេច?

ចម្លើយ. គឺត្រូវសូត្រថា៖

اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى إِبْرَاهِيمَ وَعَلَى
 آلِ إِبْرَاهِيمَ إِنَّكَ حَمِيدٌ مَجِيدٌ، اللهم بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ ، كَمَا
 بَارَكْتَ عَلَى إِبْرَاهِيمَ وَعَلَى آلِ إِبْرَاهِيمَ ، إِنَّكَ حَمِيدٌ مَجِيدٌ

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់សឡាវ៉ាត(លើកសរសើរ)ទៅចំពោះមូហាំម៉ាត់ និងក្រុមគ្រួសារមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតទៅចំពោះអ៊ីប្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីប្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់ប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុមគ្រួសាររបស់មូហាំម៉ាត់ ដូចដែលបានប្រទានពរជ័យដល់អ៊ីប្រហ៊ីម និងក្រុមគ្រួសាររបស់អ៊ីប្រហ៊ីមផងចុះ។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើងបំផុត។

ផ្នែកផ្សេងៗ

សំណួរទី១. តើច្បាប់បញ្ញត្តិទាំងប្រាំមានអ្វីខ្លះ?

ចម្លើយ. មានដូចជា៖

១. វ៉ាធិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)
២. ស្វិណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)
៣. ហាវ៉ា(ប្រការដែលគេហាមឃាត់ដាច់ខាត)
៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)
៥. មូហ្គាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)

សំណួរទី២. ចូរពន្យល់ពីច្បាប់បញ្ញត្តិទាំងនេះ?

ចម្លើយ. ច្បាប់បញ្ញត្តិទាំងនេះមាន៖


១. វ៉ាធិប(កាតព្វកិច្ច ឬប្រការដែលចាំបាច់ត្រូវធ្វើដាច់ខាត)៖ ដូចជាការប្រតិបត្តិសឡាតទាំងប្រាំពេល ការបួសខែរ៉ម៉ាហ្វន កតញ្ញូចំពោះឪពុកម្តាយជាដើម។

- ❖ ប្រការវ៉ាធិប គឺគេផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវា ហើយគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។

២. ស៊ូណិត(ទង្វើស្ម័គ្រចិត្ត ឬប្រការគួរគប្បីធ្វើ)៖ ដូចជាការសឡាតស៊ូណិតរ៉ាតិប(ស៊ូណិតអមហ្វីរទូ) ការប្រតិបត្តិសឡាតពេលយប់(គឺយ៉ាមុលឡៃល៍) ការផ្តល់ចំណីអាហារដល់អ្នកដទៃ ការឲ្យសាឡាមជាដើម។

- ❖ ចំពោះប្រការស៊ូណិត គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបានធ្វើវា តែគេមិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម) ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះទេ។

កំណត់សម្គាល់៖

គប្បីលើជនមូស្លីម នៅពេលដែលគេឮថា ប្រការនេះជាប្រការស៊ូណិត គឺគប្បីរសរាន់អនុវត្តន៍វា និងប្រតិបត្តិវាតាមគំរូរបស់ព្យាការីមូហាំម៉ាត់ ។

៣. ហារ៉ាំ(ប្រការដែលគេហាមឃាត់ដាច់ខាត)៖ ដូចជាការដឹកស្រា អកតញ្ញូចំពោះឪពុកម្តាយ ការកាត់ផ្តាច់ចំណងសាច់សាលោហិតជាដើម។

- ❖ ចំពោះប្រការហារ៉ាំ គឺគេដាក់ទណ្ឌកម្ម(ទទួលបានបាបកម្ម)ចំពោះអ្នកដែលបានធ្វើវា ហើយគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា។

៤. ម៉ាក្រុះ(ទង្វើដែលគេមិនពេញចិត្ត ឬប្រការដែលមិនគួរគប្បីធ្វើ)៖ ដូចជាការផ្តល់ឲ្យឬទទួលយកអ្វីមួយដោយដៃឆ្វេង ការមូរសម្លៀកបំពាក់ក្នុងពេលសឡាតជាដើម។

- ❖ ប្រការម៉ាក្រុះ គឺគេផ្តល់ផលបុណ្យចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វា តែគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលធ្វើវានោះដែរ។

៥. មូហ្គាស(ប្រការដែលគេអនុញ្ញាត ចង់ធ្វើក៏បាន មិនចង់ធ្វើក៏បាន)៖ ដូចជាការបរិភោគផ្លែប៉ោម និងការដឹកកាហ្វេដើម ហើយគេឲ្យឈ្មោះវាមួយទៀតថា ប្រការហារូស(ប្រការដែលគេអនុញ្ញាត) និងប្រការហាឡាល់។

- ❖ ចំពោះប្រការមូហ្គាស គឺគេមិនផ្តល់ផលបុណ្យដល់អ្នកដែលធ្វើវានោះទេ ហើយគេក៏មិនដាក់ទណ្ឌកម្ម(មិនទទួលបានបាបកម្ម)ចំពោះអ្នកដែលបោះបង់(មិនប្រតិបត្តិ)វានោះដែរ។

សំណួរទី៣. តើច្បាប់អ៊ីស្លាមចែងយ៉ាងដូចម្តេចចំពោះការលក់ដូរ និងការប្រាស្រ័យទាក់ទង?

ចម្លើយ. ជាគោលការណ៍ រាល់ការលក់ដូរ និងការប្រាស្រ័យទាក់ទងទាំងអស់ គឺត្រូវបានអនុញ្ញាត(ហាឡាល់) លើកលែងតែមួយចំនួនប៉ុណ្ណោះដែលត្រូវបានអស់ឡោះជាម្ចាស់ហាមឃាត់។ អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ﴾ سورة البقرة: 275

មានន័យថា៖ “ប៉ុន្តែអស់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”។

សំណួរទី៤. ចូរលើកឡើងពីប្រភេទមួយចំនួននៃការលក់ដូរ និងការប្រាស្រ័យទាក់ទងដែលត្រូវបានហាមឃាត់។

ចម្លើយ. មានដូចជា៖

១. ការបោកប្រាស់(នៅក្នុងការលក់ដូរ) ហើយក្នុងចំណោមនោះគឺការលក់បាំងពីភាពអន់នៃទំនិញនោះ។

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ مَرَّ عَلَى صُبْرَةِ طَعَامٍ ، فَأَدْخَلَ يَدَهُ فِيهَا ، فَنَالَتْ أَصَابِعُهُ بِلَاءً ، فَقَالَ : « مَا هَذَا يَا صَاحِبَ الطَّعَامِ ؟ » قَالَ أَصَابَتْهُ السَّمَاءُ يَا رَسُولَ اللَّهِ . قَالَ : « أَفَلَا جَعَلْتَهُ فَوْقَ الطَّعَامِ حَتَّى يَرَاهُ النَّاسُ ، مَنْ غَشَّ فَلَيْسَ مِنِّي » رواه مسلم

មានន័យថា៖ អំពី អាពូហ្វិរីយរ៉ោះ រុដ្យិ- លុលឡោះ ﷺ បានដើរឆ្លងកាត់អាហារមួយពំនូក លោកក៏បានលូកដៃចូលក្នុងអាហារនោះ ស្រាប់តែម្រាមដៃរបស់លោកមានសំណើមទឹក។ លោកក៏សួរថា៖ “ឱម្ចាស់អាហារ! តើនេះជាអ្វីទៅ?” គាត់បានឆ្លើយថា៖ “ឱរុស្វីលុលឡោះ! វាត្រូវទឹកភ្លៀង។ លោកក៏បានតបវិញថា៖ “ចុះហេតុអ្វីបានជាអ្នកមិនដាក់វានៅលើអាហារដើម្បីឲ្យគេមើលឃើញ! ជនណាដែលបោកប្រាស់ មិនមែនជាក្រុមរបស់ខ្ញុំទេ”។

២. ការប្រាក់៖ ឧទាហរណ៍ដូចជា ការដែលបុគ្គលម្នាក់ខ្ចីលុយពីបុគ្គលម្នាក់ទៀតចំនួនមួយពាន់ដុល្លា ហើយសងត្រឡប់ទៅវិញចំនួនពីរពាន់ដុល្លា។

អ្វីដែលបានបន្ថែមលើសនោះ(លើសប្រាក់ដើមដែលបានខ្ចី) គឺ ជាការប្រាក់ដែលត្រូវបានហាមឃាត់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ﴾ سورة البقرة: 275

មានន័យថា៖ “ប៉ុន្តែអល់ឡោះបានអនុញ្ញាតចំពោះការលក់ដូរ ហើយទ្រង់បានហាមឃាត់អំពីការយកការប្រាក់”។

៣. ភាពមិនច្បាស់លាស់ និងការមិនដឹង៖ ដូចជាគេនិយាយថា ខ្ញុំ លក់ទឹកដោះដែលនៅក្នុងខ្លួនពពែឲ្យអ្នក ឬលក់ត្រីក្នុងទឹកឲ្យអ្នក ទាំង ដែលគេមិនទាន់បាននេសាទវាមកសោះ។

នៅក្នុងហាទីស្តមួយបានបញ្ជាក់ថា៖ “រីស៊ីលុលឡោះ លោក បានហាមឃាត់ពីការលក់ដូរដែលមិនច្បាស់លាស់”។

សំណួរទី៥. ចូរលើកឡើងពីនៀកម៉ាត់(ឧបការគុណ)មួយចំនួន របស់អល់ឡោះជាម្ចាស់មកលើរូបអ្នក។

ចម្លើយ. មានដូចជា៖

១. នៀកម៉ាត់អ៊ីស្លាម ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំមកឲ្យ ស្ថិតក្នុងចំណោមអ្នកគ្មានជំនឿ(កាហ្វៀរ)ឡើយ។

២. នៀកម៉ាត់ស៊ីណូ: ខណៈដែលទ្រង់មិនបានបង្កើតរូបខ្ញុំឲ្យ ស្ថិតក្នុងចំណោមអ្នកដែលបង្កើតថ្មី(ពួកពិតអះ)ឡើយ។

៣. នៀកម៉ាត់សុខភាពល្អ និងភាពសុខសាន្ត ដូចជាអាចមើល ឃើញ អាចស្តាប់ឮ អាចដើរបាន និងផ្សេងៗទៀត។

៤. នៀកម៉ាត់ចំណីអាហារ ភេសជ្ជៈ និងសម្លៀកបំពាក់។

ហើយនៀកម៉ាត់(ឧបការគុណ)របស់អល់ឡោះជាម្ចាស់មកលើយើង គឺច្រើនណាស់ ដោយយើងមិនអាចគណនា ឬរាប់វាអស់ឡើយ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَعَفُورٌ رَحِيمٌ﴾ سورة النحل: 18

មានន័យថា៖ “ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់អល់ឡោះនោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។

សំណួរទី៦. ចំពោះនៀកម៉ាត់(ឧបការគុណ)ទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់បានប្រោសប្រទានដល់យើង តើយើងចាំបាច់ត្រូវធ្វើដូចម្តេច? ហើយតើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំងនោះដោយរបៀបណា?

ចម្លើយ. គឺចាំបាច់លើយើងត្រូវដឹងគុណចំពោះនៀកម៉ាត់ទាំងនោះ តាមរយៈការថ្លែងអំណរគុណ និងកោតសរសើរដល់អល់ឡោះជាម្ចាស់ ព្រោះទ្រង់គឺជាម្ចាស់តែមួយគត់ដែលបានប្រោសប្រទានវាដល់យើង ហើយយើងត្រូវប្រើប្រាស់នៀកម៉ាត់ទាំងនេះក្នុងផ្លូវដែលអល់ឡោះទ្រង់ពេញចិត្ត ពុំមែនប្រើប្រាស់វាក្នុងការប្រព្រឹត្តល្មើសនឹងទ្រង់ឡើយ។

សំណួរទី៧. តើថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានប៉ុន្មាន?

ចម្លើយ. ថ្ងៃរ៉យ៉ា(ថ្ងៃបុណ្យ)របស់ជនមូស្លីមមានពីរ គឺថ្ងៃរ៉យ៉ាហ្វិតរ៉ោ និងថ្ងៃរ៉យ៉ាហាជ្ជី។

ដូចដែលមានបញ្ជាក់ក្នុងហាទីស្តមួយដែលរាយការណ៍ដោយអាណាស គាត់បាននិយាយថា៖

قَدِمَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ الْمَدِينَةَ وَهُمْ يَوْمَانِ يَلْعَبُونَ فِيهِمَا، فَقَالَ : مَا هَذَانِ الْيَوْمَانِ ؟ قَالُوا : كُنَّا نَلْعَبُ فِيهِمَا فِي الْجَاهِلِيَّةِ . فَقَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ : إِنَّ اللَّهَ قَدْ أَبْدَلَكُمْ بِهِمَا خَيْرًا مِنْهُمَا : يَوْمَ الْأَضْحَى وَيَوْمَ الْفِطْرِ

មានន័យថា៖ ពេលដែលរ៉ស្មីលុលឡោះ ﷺ លោកបានទៅដល់ម៉ាទីណា៖ នៅពេលនោះ សម្រាប់អ្នកនៅម៉ាទីណា៖ ពួកគេមានពីរថ្ងៃដែលពួកគេលេងសប្បាយ។ ពេលនោះ លោកក៏បានសួរថា៖ “តើថ្ងៃទាំងពីរនេះជាថ្ងៃអ្វីដែរ?” ពួកគេបានឆ្លើយថា៖ “ពួកយើងលេងសប្បាយនៅក្នុងថ្ងៃទាំងពីរនេះតាំងពីសម័យកាលអរិជ្ជា(មុនអ៊ីស្លាម)មកម្ល៉េះ។” ពេលនោះ រ៉ស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ពួកគេវិញថា ៖

(إِنَّ اللَّهَ قَدْ أَبْدَلَكُمْ بِهِمَا خَيْرًا مِنْهُمَا : يَوْمَ الْأَضْحَى وَيَوْمَ الْفِطْرِ) رواه أبو داود

មានន័យថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជំនួសដល់ពួកអ្នកនូវពីរថ្ងៃផ្សេងវិញដែលវាល្អជាងថ្ងៃទាំងពីរនេះទៅទៀត គឺថ្ងៃរ៉យ៉ាហាជ្ជី និងថ្ងៃរ៉យ៉ាហ្វិតត្រោះ។”

ចំពោះថ្ងៃរ៉យ៉ា ឬថ្ងៃបុណ្យផ្សេងពីថ្ងៃទាំងពីរនេះ គឺជាប្រការដែល
គេបង្កើតថ្មី(ពិតអះ)។

សំណួរទី៨. តើខែណាដែលល្អជាងគេ?

ចម្លើយ. គឺខែរ៉ម៉ាហ្វាន។

សំណួរទី៩. តើថ្ងៃណាដែលល្អជាងគេ?

ចម្លើយ. គឺថ្ងៃជុមអាត់(ថ្ងៃសុក្រ)។

សំណួរទី១០. ក្នុងរយៈពេលមួយឆ្នាំ តើថ្ងៃណាដែលល្អប្រសើរ
ជាងគេបំផុត?

ចម្លើយ. គឺថ្ងៃអាវហ្វះ។

សំណួរទី១១. ក្នុងរយៈពេលមួយឆ្នាំ តើយប់អ្វីដែលល្អប្រសើរជាង
គេបំផុត?

ចម្លើយ. គឺយប់ឡៃឡាទុលក៍ទើរ។

សំណួរទី១២. នៅពេលដែលយើងឃើញស្រ្តីដែលអាចរៀបការ
នឹងគ្នាបាន តើចាំបាច់ត្រូវធ្វើដូចម្តេច?

ចម្លើយ. គឺចាំបាច់ត្រូវទម្លាក់ភ្នែកចុះ។

អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿قُلْ لِلْمُؤْمِنِينَ يَعْضُوا مِنْ أَبْصَارِهِمْ﴾ سورة النور: 30

មានន័យថា៖ “ចូរអ្នក(មូហាំម៉ាត់)ពោលទៅកាន់បណ្តាបុរសដែល
មានជំនឿឱ្យពួកគេទម្លាក់ក្រសែភ្នែករបស់ពួកគេចុះពីការសម្លឹងមើល
(ស្រ្តី និងអ្វីដែលច្បាប់អ៊ីស្លាមបានហាមឃាត់)”។

សំណួរទី១៣. តើសត្រូវរបស់មនុស្សលោក មានអ្វីខ្លះ?

ចម្លើយ. សត្រូវរបស់មនុស្សលោកមាន៖

១. តណ្ហាដែលតែងប្រើឲ្យធ្វើអាក្រក់(វិញ្ញាណអាក្រក់)៖ គឺ ដោយសារមនុស្សតែងមានទំនោរទៅតាមចំណង់តណ្ហារបស់គេក្នុង ការប្រព្រឹត្តនូវអំពើដែលប្រឆាំងនឹងអល់ឡោះជាម្ចាស់។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۗ إِنَّ رَبِّي غَفُورٌ رَحِيمٌ﴾ يوسف: 53

មានន័យថា៖ “តាមពិត តណ្ហាទេដែលអូសទាញទៅរកប្រការ ដែលអាក្រក់ លើកលែងតែជនណាដែលម្ចាស់របស់ខ្ញុំបានអាណិត ស្រឡាញ់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យ ទោស មហាអាណិតស្រឡាញ់”។

២. ស្លែតន៖ វាជាសត្រូវរបស់កូនចៅអាហ្សាំ(មនុស្សលោក) ហើយគោលបំណងរបស់វា គឺធ្វើឲ្យមនុស្សលោកវង្វេង ញុះញង់ និង ទាញពួកគេឲ្យធ្វើប្រការអាក្រក់ ព្រមទាំងឲ្យពួកគេបានចូលឋាននរក ដូចវាដែរ។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ﴾ سورة البقرة: 168

មានន័យថា៖ “ហើយចូរកុំដើរតាមមាតិកានានារបស់ស្លែតនឱ្យ សោះ។ ពិតប្រាកដណាស់ ស្លែតនគឺជាសត្រូវយ៉ាងពិតប្រាកដចំពោះ ពួកអ្នក”។

សំណួរទី១៤. តើអ្វីទៅជាការសារភាពកំហុស(តាវហ្គាត់)?

ចម្លើយ. ការសារភាពកំហុស(តាវហ្គាត់) គឺជាការវិលត្រឡប់(ដកខ្លួន)អំពីការប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ទៅកាន់ការគោរពប្រតិបត្តិទ្រង់វិញ(ឈប់ប្រព្រឹត្តល្មើសនឹងទ្រង់)។

អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَإِنِّي لَعَفَّارٌ لِّمَن تَابَ وَآمَنَ وَعَمِلَ صَالِحًا ثُمَّ اهْتَدَى﴾ سورة طه: 82

មានន័យថា៖ “ហើយពិតណាស់ យើងគឺជាអ្នកដែលមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុស និងបានជឿ ហើយនិងបានសាងអំពើល្អ បន្ទាប់មក គេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ(រហូតដល់ស្លាប់)”។

សំណួរទី១៥. តើលក្ខខណ្ឌនៃការសារភាពកំហុសមានអ្វីខ្លះ?

ចម្លើយ. មានដូចជា៖

- ១. បោះបង់ចោលទង្វើខុសឆ្គងនោះ
- ២. សោកស្តាយចំពោះអ្វីដែលបានកន្លងហួស
- ៣. ប្តេជ្ញាថាមិនត្រឡប់ទៅប្រព្រឹត្តទង្វើនោះម្តងទៀតឡើយ។
- ៤. បង្វិលត្រឡប់ទៅកាន់ម្ចាស់ដើមវិញនូវអ្វីដែលគេបានបំពាន អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ وَمَنْ يَغْفِرِ اللَّهُ فَرِحُوا وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَلَمْ يُصِرُّوا عَلَىٰ مَا فَعَلُوا وَهُمْ يَعْلَمُونَ﴾ آل عمران: 135

មានន័យថា៖ “និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេប្រព្រឹត្តអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអស់ឡោះ ហើយពួកគេសុំអភ័យទោសនូវរាល់ទោសកំហុសរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអភ័យទោសនូវរាល់កំហុសទាំងអស់ក្រៅពីអស់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែលពួកគេបានប្រព្រឹត្តនោះទេ ខណៈដែលពួកគេដឹងហើយនោះ។”

សំណួរទី១៦. តើការសឡាវ៉ាតលើណាពី ﷺ មានន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា អ្នកបូងស្ទូងសុំពីអស់ឡោះជាម្ចាស់ឲ្យទ្រង់ថ្លែងសរសើរលើណាពី(ព្យាការី)របស់ទ្រង់នៅក្នុងចំណោមបណ្តាម៉ាឡាអ៊ីកាត់ដែលមានឋានៈខ្ពង់ខ្ពស់។

សំណួរទី១៧. តើពាក្យថា “سُبْحَانَ اللَّهِ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ជាការលើកតំកើង និងបញ្ជាក់ពីភាពបរិសុទ្ធ ជ្រះស្អាតរបស់អស់ឡោះជាម្ចាស់ពីរាល់កង្វះខាតទាំងឡាយ

សំណួរទី១៨. តើពាក្យថា “الْحَمْدُ لِلَّهِ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា អ្នកថ្លែងសរសើរដល់អស់ឡោះជាម្ចាស់ និងប្រគល់ជូនទ្រង់នូវលក្ខណៈសម្បត្តិដ៏ពេញលេញ។

សំណួរទី១៩. តើពាក្យថា “اللَّهُ أَكْبَرُ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ទ្រង់ជាម្ចាស់ដ៏មហាធំធេង មហាឧត្តុង្គឧត្តម មហាខ្លាំងពូកែលើសពីអ្វីៗទាំងអស់។

សំណួរទី២០. តើពាក្យថា “لَا حَوْلَ وَلَا قُوَّةَ إِلَّا بِاللَّهِ” មានអត្ថន័យ

ដូចម្តេច?

ចម្លើយ. គឺមានន័យថា ជាការបដិសេធពីអនុភាព និងឥទ្ធិពលរបស់ខ្ញុំបម្រើទាំងឡាយ ហើយប្រគល់វាជូនចំពោះអស់ឡោះជាម្ចាស់តែមួយគត់។

សំណួរទី២១. តើពាក្យថា “أَسْتَغْفِرُ اللَّهَ” មានអត្ថន័យដូចម្តេច?

ចម្លើយ. គឺមានន័យថា ខ្ញុំសុំការអភ័យទោសពីអស់ឡោះជាម្ចាស់ សូមឲ្យទ្រង់មេត្តាអភ័យទោសចំពោះបាបកម្មរបស់ខ្ញុំ និងបិទបាំងភាពអាម៉ាស់របស់ខ្ញុំ។

សេចក្តីបញ្ចប់

ជាទីបញ្ចប់៖

សំណួរទាំងអស់នេះ គឺជាអ្វីដែលឪពុកម្តាយគ្រប់រូបគប្បីបង្រៀន និងពន្យល់វាដល់កូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេចម្រើនលូតលាស់នៅ លើវាចា កាយវិការ និងគោលជំនឿដែលត្រឹមត្រូវ ហើយការអប់រំកូនៗ ដើម្បីឲ្យពួកគេក្លាយជាអ្នកដែលស្ថិតនៅលើប្រការទាំងនេះ គឺសំខាន់ ជាងគេផ្តល់ចំណីអាហារ និងសម្លៀកបំពាក់ដល់ពួកគេទៅទៀត។ អស់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖

﴿ يَا أَيُّهَا الَّذِينَ آمَنُوا قُوا أَنْفُسَكُمْ وَأَهْلِيكُمْ نَارًا وَقُودُهَا النَّاسُ وَالْحِجَارَةُ عَلَيْهَا مَلَائِكَةٌ غِلَاظٌ شِدَادٌ لَا يَعْصُونَ اللَّهَ مَا أَمَرَهُمْ وَيَفْعَلُونَ مَا يُؤْمَرُونَ ﴾ التحريم: 6

មានន័យថា៖ “ឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកការពារខ្លួនរបស់ពួកអ្នក និងក្រុមគ្រួសាររបស់ពួកអ្នកពីភ្លើងនរក ដែលវត្ថុសម្រាប់ដុតវានោះ គឺមនុស្សនិងដុំថ្ម។ នៅពីលើវា មានម៉ាឡាអ៊ីកាត់ជាច្រើនដែលមានទឹកមុខម៉ឺងម៉ាត់ ដែលពួកគេមិនជំទាស់នឹងអស់ឡោះនូវអ្វីដែលទ្រង់បានបញ្ជាដល់ពួកគេឡើយ ហើយពួកគេធ្វើនូវអ្វីដែលអស់ឡោះទ្រង់ដាក់បទបញ្ជា”។

ហើយរ៉ស្មីលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

(وَالرَّجُلُ رَاعٍ فِي أَهْلِهِ وَمَسْئُولٌ عَنْ رَعِيَّتِهِ ، وَالْمَرْأَةُ رَاعِيَةٌ فِي بَيْتِ زَوْجِهَا وَمَسْئُولَةٌ عَنْ رَعِيَّتِهَا) متفق عليه

មានន័យថា៖ “បុរស គឺជាអ្នកមើលការខុសត្រូវចំពោះគ្រួសាររបស់ខ្លួន ហើយគាត់ត្រូវទទួលខុសត្រូវអំពីអ្នកនៅក្រោមការគ្រប់គ្រងរបស់គាត់។ ហើយស្ត្រី គឺជាអ្នកមើលការខុសត្រូវផ្ទះស្វាមីរបស់នាង ហើយនាងត្រូវទទួលខុសត្រូវអំពីអ្នកដែលនៅក្រោមការគ្រប់គ្រងរបស់នាង”។

وصلی الله على سيدنا محمد وعلى آله وصحبه أجمعين



موسوعة المصطلحات الإسلامية
TerminologyEnc.com



موسوعة تضم ترجمات المصطلحات
الإسلامية وشروحها بعدة لغات



موسوعة الأحاديث النبوية
HadeethEnc.com



موسوعة تضم ترجمات للأحاديث
النبوية وشروحها بعدة لغات



موسوعة القرآن الكريم
QuranEnc.com



موسوعة تضم تفاسير وتراجم
مؤثوقة لمعاني القرآن الكريم

IslamHouse.com



مرجعية مجانية إلكترونية
مؤثوقة للتعريف بالإسلام



منتقى
المحتوى الإسلامي



موسوعة تضم المنتقى من
المحتوى الإسلامي باللغات

نشر 100 الإسلام بأكثر من لغة

جمعية خدمة المحتوى
الإسلامي باللغات



جمعية الدعوة
وتوعية الجاليات بالربوة

